

**ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី
និងក្រុមហ៊ុនបុត្រសម្ព័ន្ធ**

របាយការណ៍ហិរញ្ញវត្ថុរួម
និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
និង
របាយការណ៍របស់សវនករឯករាជ្យ

ធនាគារ អេស៊ីលីដា ភីអិលស៊ី

**របាយការណ៍ហិរញ្ញវត្ថុរួម និង របាយការណ៍ហិរញ្ញវត្ថុដោយឡែក
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០**

មាតិកា

ទំព័រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

១ - ៨

របាយការណ៍របស់សវនករឯករាជ្យ

៩ - ១៤

របាយការណ៍ហិរញ្ញវត្ថុ៖

របាយការណ៍ហិរញ្ញវត្ថុរួម៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម

១៥

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម

១៦ - ១៧

របាយការណ៍បម្រែបម្រួលមូលធនរួម

១៨ - ១៩

របាយការណ៍លំហូរសាច់ប្រាក់រួម

២០ - ២១

របាយការណ៍ហិរញ្ញវត្ថុដោយឡែក៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក

២២

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក

២៣

របាយការណ៍បម្រែបម្រួលមូលធនដោយឡែក

២៤ - ២៥

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក

២៦ - ២៧

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

២៨ - ២១១



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (ដែលតទៅនេះ ទាំងធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា “សម្ព័ន្ធធនាគារ”) និង របាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ (ដែលតទៅនេះ ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

អំពីធនាគារ

មុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯកទេស ដែលមាន ទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន១៤ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្ម សម្រាប់រយៈពេលបីឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាប័ណ្ណរបស់ធនាគារ ត្រូវបានប្តូរសាជាថ្មី ម្តងទៀត ទៅជាអាជ្ញាប័ណ្ណអចិន្ត្រៃយ៍។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ៦១ មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អាចបង្កើតការិយាល័យ បន្ថែមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាចផ្លាស់ប្តូរទីតាំងការិយាល័យ ដែលបានចុះបញ្ជីរួចហើយ ដោយចុះបញ្ជីការ ផ្លាស់ប្តូរទាំងនោះ នៅក្រសួងពាណិជ្ជកម្ម និងត្រូវមានការអនុម័តយល់ព្រមពីធនាគារជាតិ នៃ កម្ពុជា។

សកម្មភាពអាជីវកម្មបឋម

ធនាគារធ្វើប្រតិបត្តិការក្រោមបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃ កម្ពុជា ដោយផ្ដោតជាពិសេសលើការផ្តល់ ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និង មធ្យម ព្រមទាំង សកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

ព្រឹត្តិការណ៍សំខាន់ៗ

ការបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈដំបូង (“IPO”)

នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ ធនាគារទទួលបានការអនុម័ត ជាគោលការណ៍សម្រាប់ការបោះផ្សាយមូលបត្រ កម្មសិទ្ធិ ជាសាធារណៈដំបូង (“IPO”) ពីក្រុមប្រឹក្សាភិបាលរបស់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)។ ធនាគារ និង ក្រុមហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី (“YSC”) បានបើកដំណើរការប៊ុកបៀលឌីង (Book Building) ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លទ្ធផលនៃប៊ុកបៀលឌីងត្រូវបាន ផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីអ្នកវិនិយោគិនចំនួន ២.១៨០នាក់ ក្នុងនោះមានវិនិយោគិនក្នុងស្រុក ចំនួន ៩៥,៥៥% និងវិនិយោគិនបរទេសចំនួន ៤,៤៥%។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

ព្រឹត្តិការណ៍សំខាន់ៗ (ត)

ការបោះផ្សាយមូលបត្រកម្ពុជា ជាសាធារណៈដំបូង ("IPO") (ត)

តម្លៃភាគហ៊ុនចុងក្រោយដែលបានកំណត់ ដោយអនុលោមតាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិសកម្ម ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) គឺ ១៦.២០០ រៀល (៣,៩៧ ដុល្លារអាមេរិក)។

ដំណើរការបរិសកម្ម ចាប់ផ្តើមពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ហើយលទ្ធផលនៃការធ្វើបរិសកម្មត្រូវបានផ្សព្វផ្សាយ ជាសាធារណៈនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដែលក្នុងនោះមានភាគហ៊ុនចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ត្រូវបានធ្វើបរិសកម្ម។

ភាគហ៊ុនរបស់ធនាគារ ត្រូវបានចុះបញ្ជី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់សម្ព័ន្ធធនាគារ និង ធនាគារ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម និង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកនៅលើទំព័រទី១៦ - ១៧ និងទំព័រទី២៣ ។

ដើមទុន និងបុព្វលាភភាគហ៊ុន

ដើមទុន និងបុព្វលាភភាគហ៊ុនត្រូវបានចាត់ថ្នាក់ជាមូលធន។ ចំណាយប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយដើមទុនថ្មី ត្រូវបានបង្ហាញក្នុងមូលធនបន្ទាប់ពីបានកាត់ពន្ធពីសាច់ប្រាក់ទទួលបានពីការលក់ភាគហ៊ុន។ ព័ត៌មានលម្អិតនៃភាគហ៊ុនត្រូវបានបង្ហាញដូចខាងក្រោម៖

	ចំនួនទឹកប្រាក់	
	ជាដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
នៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២០	៤២៨.៨១៨.១៥៤	១.៧៤៧.៤៣៣.៩៧៨
សាច់ប្រាក់បានមកពីការបោះផ្សាយភាគហ៊ុនថ្មី	១៧.០៨២.១០៥	៦៩.៦៤៣.៧៤២
ថ្លៃដើមប្រតិបត្តិការ	(១.០៣១.០២៥)	(៤.២០៣.៤៨៨)
សាច់ប្រាក់ទទួលបាន - សុទ្ធ	១៦.០៥១.០៨០	៦៥.៤៤០.២៥២
ជាបុព្វលាភភាគហ៊ុន	(១១.៧០៦.២១៥)	(៤៧.៧២៦.២៣៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៣.០០៣.៥៨១)
នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០	៤៣៣.១៦៣.០១៩	១.៧៥២.១៤៤.៤១២

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (គ.ម.ក.)។ ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយ មានចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ដែលមានតម្លៃបារីក ៤.០០០ (០,៩៨ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន នឹងតម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង ១៦.២០០ (៣,៩៧ ដុល្លារអាមេរិក) រៀលក្នុងមួយភាគហ៊ុន។ ភាគហ៊ុនដែលបោះផ្សាយទាំងអស់ត្រូវបានទូទាត់រួចរាល់។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តរវាងទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានអាក្រក់ និងឥណទានសង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការជម្រះបុរេប្រទាន និងឥណទានអាក្រក់ចេញពីបញ្ជី ឬការធ្វើសំវិធានធនបុរេប្រទាន និងឥណទានសង្ស័យ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់បុរេប្រទាន និងឥណទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសំវិធានធនពេញលេញសម្រាប់បុរេប្រទាន និងឥណទានអាក្រក់ និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនាំឲ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬសំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ ដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយដែលទំនងជាមិនអាចបម្រើនៅក្នុងប្រតិបត្តិការអាជីវកម្មទៅតាមតម្លៃដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រើប្រាស់និងទទួលបានជាក់ស្តែង ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការវាយតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយអាចបណ្តាលឲ្យប៉ះពាល់ដល់វិធីសាស្ត្រកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះពុំមាន៖

- (ក) បន្ទុកណាមួយលើទ្រព្យសកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទមក ដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

បំណុលយថាភាព និងបំណុលផ្សេងៗទៀត (ត)

- (ខ) បំណុលយថាភាពណាមួយដែលកើតមាន ឬអាចនឹងកើតមានឡើងចំពោះសម្ព័ន្ធធនាគារ និងធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែបន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទដែលនឹងមាន ឬអាចនឹងមានប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលនឹងបណ្តាលឲ្យចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយឡើយលើកលែងការផ្ទុះឡើងនូវណូដែលវីរុសកូវីដ១៩ (“កូវីដ-១៩”)។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំនេះ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

វិសក្ខរណ៍ និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក ត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ច ដែលបានព្យាករណ៍មួយចំនួននៅក្នុងការិយបរិច្ឆេទរបាយការណ៍។ ការផ្ទុះឡើងនៃ ណូដែលវីរុសកូវីដ១៩ (“កូវីដ-១៩”) បានរាលដាលលើប្រទេសចិនដ៏គោក កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ធ្វើឲ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងសូចនាករសំខាន់ផ្សេងៗ ត្រូវបានពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលប្រើប្រាស់ក្នុងការព្យាករណ៍ការខាតបង់ឥណទានរំពឹងទុកដែលក្នុងនោះការគណនានៃការខាតបង់ឥណទានរំពឹងទុក នៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនជាក់លាក់។ អ្នកគ្រប់គ្រងព្យាករណ៍ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើសម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែការព្យាករណ៍អាចនឹងមានការផ្លាស់ប្តូរជាសារវន្តពេលមានព្រឹត្តិការណ៍ថ្មីកើតឡើង។ មើលកំណត់សម្គាល់លេខ ៣ (ខ) សម្រាប់លម្អិតបន្ថែម។

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិ

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងការិយបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

▪ លោក នាយ សៀន	ប្រធានក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ)
▪ បណ្ឌិត អ៊ុន ចាន់នី	សមាជិក (អភិបាលប្រតិបត្តិ)
▪ លោក វ៉ត្លូ យូម៉េង	សមាជិក (អភិបាលប្រតិបត្តិ)
▪ លោក Kenichiro Mori	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ អ្នកនាង Mirjam Janssen	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ លោក Stéphane Mangiavacca	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ បណ្ឌិត Pieter Kooi	សមាជិក (អភិបាលឯករាជ្យ)
▪ លោក Ian Samuel Lydall	សមាជិក (អភិបាលឯករាជ្យ)
▪ លោក Van Sou Ieng	សមាជិក (អភិបាលឯករាជ្យ)

(បានតែងតាំងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០)

សមាជិកគណៈកម្មាធិការប្រតិបត្តិដែលបានបម្រើការក្នុងការិយបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

▪ បណ្ឌិត អ៊ុន ចាន់នី	ប្រធាននាយកប្រតិបត្តិ
▪ បណ្ឌិត សូ ជនណារី	អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
▪ លោកស្រី ម៉ារ អមរា	អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ
▪ លោក វ៉ត្លូ យូម៉េង	អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិវត្ថុនាភិបាល
▪ លោក លី ថៃ	អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច
▪ លោកស្រី ប៊ុត ប៊ុនសីហា	អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយិកាប្រតិបត្តិនីតិកម្ម និង លេខាធិការក្រុមហ៊ុន
▪ លោក ម៉ា ថៃ ធាវី	អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា
▪ បណ្ឌិត ឡឿង សុភាព	អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិហានិភ័យ

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

ការទទួលខុសត្រូវរបស់ប្រធាននាយកប្រតិបត្តិ លើរបាយការណ៍ហិរញ្ញវត្ថុ

ប្រធាននាយកប្រតិបត្តិ ដោយមានការផ្តល់ប្រឹក្សាពីគណៈកម្មាធិការប្រតិបត្តិ ទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាព ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយមានការផ្តល់ប្រឹក្សាពីគណៈកម្មាធិការប្រតិបត្តិ ប្រធាននាយក ប្រតិបត្តិ ចាំបាច់ត្រូវ៖

- (i) អនុម័តគោលនយោបាយគណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ប្រមាណសមហេតុ ផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តឲ្យមានសង្គតិភាព។
- (ii) អនុវត្តតាមតម្រូវការលាតត្រដាងព័ត៌មាន ដែលអនុលោមទៅតាម ស.វ.ទ.ហ.អ.ក ឬប្រសិនបើមានការប្រាសចាក ណាមួយក្នុងការបង្ហាញឲ្យមានភាពពិត និងត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបង្ហាញ ពន្យល់ និងកំណត់ បរិមាណឲ្យបានសមស្រប នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (iii) រក្សាទុកកំណត់ត្រាគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុក្នុងការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមិនមានភាពសមស្រប ដែលសន្មតថាសម្ព័ន្ធធនាគារ និងធនាគារ នឹងបន្តនិរន្តរភាពនៃដំណើរការអាជីវកម្មនាពេលអនាគត និង
- (v) ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារឲ្យមានប្រសិទ្ធភាព តាមការសម្រេចចិត្តជាសារវន្តទាំងអស់ ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយត្រូវប្រាកដថា កិច្ចការ ទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ការទទួលខុសត្រូវរបស់ប្រធាននាយកប្រតិបត្តិ លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា សម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តតាមរាល់តម្រូវការដូចបាន
រាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។



លោកស្រី អ៊ែង អេង

អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ



ប្រធាននាយកប្រតិបត្តិ

ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៖ 25 FEB 2021

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងកំណត់សម្គាល់ទាំងឡាយដែលភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី ១៥ ដល់ទី ២១១ ថាបានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាម ស.វ.ទ.ហ.អ.ក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ច.ហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ។

លោក នាយ ស្នៀង

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៖ 25 FEB 2021



KPMG Cambodia Ltd
 4th Floor, Delano Center
 No. 144, Street 169, Sangkat Veal Vong
 Khan 7 Makara, Phnom Penh
 Kingdom of Cambodia
 +855 23 216 899 | kpmg.com.kh

របាយការណ៍របស់សវនករឯករាជ្យ ជូនចំពោះភាគហ៊ុនិក ធនាគារ អេស៊ីលីដា ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ដែលតទៅនេះទាំងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា (“សម្ព័ន្ធធនាគារ”) និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែករបស់ធនាគារ ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងដោយឡែក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងលំហូរសាច់ប្រាក់រួម និងដោយឡែក សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី១៥ ដល់ទី២១១ (ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីសម្ព័ន្ធធនាគារ និងធនាគារ ដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

បញ្ហាសំខាន់ៗក្នុងការធ្វើសវនកម្ម

បញ្ហាសំខាន់ៗ ក្នុងការធ្វើសវនកម្ម គឺជាបញ្ហាមួយដែលតាមការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំ កំណត់ថាជាបញ្ហាសំខាន់បំផុតក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែក សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្ន។ បញ្ហាទាំងនេះត្រូវបានដោះស្រាយក្នុងបរិបទនៃការធ្វើសវនកម្មនិងជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុរួមនិងដោយឡែក ទាំងមូល ដោយមិនមានការបញ្ចេញមតិសវនកម្មដាច់ដោយឡែកសម្រាប់បញ្ហានេះទេ។

បញ្ហាសំខាន់ៗក្នុងការធ្វើសវនកម្ម	វិធីដែលបញ្ហានេះត្រូវបានដោះស្រាយក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ
ការខាតបង់ឥណទានរំពឹងទុក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារមានឥណទានដែលបានផ្តល់ជូនអតិថិជន ចំនួនស្មើនឹង ៦៨,២៥% និង៦៧,២៥% នៃទ្រព្យសកម្មសរុបរៀងគ្នា។ ស.រ.ហ.អ.ក ៩ “ឧបករណ៍ហិរញ្ញវត្ថុ” បានដាក់ចេញនូវម៉ូដែលក្នុងការកំណត់ សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន លើទ្រព្យសកម្មដែលបានវាស់វែងតាមរំលស់ថ្លៃដើម។ សម្ព័ន្ធធនាគារ និងធនាគារ បានបង្កើតម៉ូដែលសម្រាប់កំណត់សំវិធានធនលើសម្ពាធឥណទានទាំងនេះ។ ការវិនិច្ឆ័យជាសាធារណៈ ត្រូវបានយកមកប្រើក្នុងការបង្កើតម៉ូដែលទាំងនេះ និងកំណត់ធាតុចូលនិងការសន្មតផ្សេងៗដែលមានទំនាក់ទំនងគ្នា។ ចំពោះសម្ពាធឥណទានដែលមិនទាន់មានឱនភាពនៃតម្លៃ ការសន្មត និងការវិនិច្ឆ័យត្រូវបានតម្រូវឲ្យយកមកប្រើក្នុងចំណុចដូចខាងក្រោម៖ • បង្កើតប៉ារ៉ាម៉ែត្រម៉ូដែល នៃការរំពឹងទុកលើការខាតបង់ឥណទាន (ECL) ដែលរួមមាន ប្រូបាប៊ីលីតេនៃការខកខានសង (PD) ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (LGD) និងទំហំនៃការខកខានសង (EAD) • ការជ្រើសរើសយកលក្ខណៈវិនិច្ឆ័យ ដើម្បីកំណត់ថាតើសម្ពាធឥណទានបានកើតឡើងជាសាធារណៈ នូវហានិភ័យឥណទាន ដែលនាំឲ្យមានការគណនាសំវិធានធន សម្រាប់ពេញមួយអាយុកាល (Life-time ECL) និង	យើងខ្ញុំបានធ្វើតេស្តលើការបង្កើត ការអនុវត្ត និងប្រសិទ្ធភាពប្រតិបត្តិការ នៃការគ្រប់គ្រងសំខាន់ៗទាក់ទងនឹងការកំណត់សំវិធានធនលើការរំពឹងទុក លើការខាតបង់ឥណទាន។ យើងខ្ញុំក៏មានការចូលរួមពី អ្នកឯកទេសព័ត៌មានវិទ្យា (“IT Specialist”) ដើម្បីពិនិត្យលើរបាយការណ៍ឥណទានហួសកាលកំណត់សង ព្រមទាំងសិទ្ធិក្នុងការចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យា និងការត្រួតពិនិត្យការគ្រប់គ្រងលើការផ្លាស់ប្តូរ។ ដើម្បីធ្វើឲ្យប្រាកដលើភាពត្រឹមត្រូវ នៃធាតុចូលសំខាន់ៗ របស់របាយការណ៍ឥណទានហួសកាលកំណត់សង យើងខ្ញុំក៏បានធ្វើការពិនិត្យឥណទានមួយចំនួន ធៀបទៅនឹងសក្ខីបត្រដើម។ យើងខ្ញុំបានវាយតម្លៃលើភាពសមស្រប នៃលក្ខណៈវិនិច្ឆ័យ ដែលបានយកមកប្រើប្រាស់ដើម្បីកំណត់លើការកើនឡើងជាសាធារណៈនៃហានិភ័យឥណទាន។ យើងខ្ញុំ ក៏មានការចូលរួមពីសំណាក់អ្នកឯកទេសវាយតម្លៃ ការខាតបង់ឥណទាន (“ECL Specialist”) លើចំណុចដូចខាងក្រោម៖ • ត្រួតពិនិត្យការធ្វើចំណាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ • ត្រួតពិនិត្យការកាត់បំណែងចែកក្នុងការធ្វើម៉ូដែលលើការខាតបង់ឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ

បញ្ហាសំខាន់ៗក្នុងការធ្វើសវនកម្ម	វិធីដែលបញ្ហានេះត្រូវបានដោះស្រាយក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ
ការកំណត់កត្តាម៉ាក្រូសេដ្ឋកិច្ចផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីយកទៅប្រើជាមួយម៉ូដែលនោះ។ ការវិនិច្ឆ័យ និងការប៉ាន់ស្មានរបស់អ្នកគ្រប់គ្រងចំពោះសម្ពាធពន្ធនាគារ ដែលមានឱនភាពនៃតម្លៃ (“credit impaired exposures”) មានដូចជា៖ (i) ការកំណត់សម្ពាធពន្ធនាគារដែលមានឱនភាពនៃតម្លៃ (ii) ការប៉ាន់ស្មានទឹកប្រាក់ដែលអាចប្រមូលបានមកវិញ (iii) ការកំណត់តម្លៃទ្រព្យធានា និងពេលវេលានៃលំហូរសាច់ប្រាក់ដែលបានរំពឹងទុក ក្នុងករណីដែលអាចកំណត់បាន។ ដោយសារតែ លក្ខណៈជាសាវ័ន្តនៃឥណទានដែលបានផ្តល់ជូនអតិថិជន និងភាពមិនប្រាកដប្រជានៃការប៉ាន់ស្មានដែលពាក់ព័ន្ធនឹងសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន ឱនភាពនៃតម្លៃនៃឥណទានដែលបានផ្តល់ជូនអតិថិជនត្រូវបានចាត់ទុកជាបញ្ហាសំខាន់ក្នុងការធ្វើសវនកម្ម។	- វាយតម្លៃលើអនុលោមភាពនៃវិធីសាស្ត្រ ដែលយកមកប្រើដើម្បី បង្កើតម៉ូដែលសម្រាប់កំណត់ការខាតបង់ឥណទានរំពឹងទុកទៅលើសម្ពាធពន្ធនាគារសំខាន់ៗមួយចំនួន ដោយធ្វើការប្រៀបធៀបជាមួយនឹងតម្រូវការរបស់ ស.រ.ហ.អ.ក ៩ និង - ត្រួតពិនិត្យលើការគណនាលើការរំពឹងទុកលើការខាតបង់ឥណទាន សម្រាប់ឥណទានដែលបានជ្រើសរើស។ យើងខ្ញុំបានវាយតម្លៃលើភាពសមស្របនៃការយកមកប្រើសេណារីយ៉ូសេដ្ឋកិច្ចតាមកំរិតថ្លឹងប្រូបាប៊ីលីតេក្នុងម៉ូដែល រួមទាំងការកែតម្រូវបន្ថែមរបស់អ្នកគ្រប់គ្រងសម្រាប់គណនីដែលមានឱនភាពនៃតម្លៃ (ដំណាក់កាលទី៣) និងគណនីដែលមិនទាន់មានឱនភាពនៃតម្លៃ (ដំណាក់កាលទី១ និងទី២)។ យើងខ្ញុំបានធ្វើការគណនាឡើងវិញដោយឯករាជ្យ នូវចំនួនសំវិធានធន លើការរំពឹងទុក លើការខាតបង់ឥណទាន លើគំរូឥណទានមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវនៃការគណនា ដែលធ្វើឡើងដោយសម្ព័ន្ធធនាគារ និងធនាគារ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ជាព័ត៌មាននៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី១ ដល់ទី៨។

មតិរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

ការទទួលខុសត្រូវរបស់យើងខ្ញុំ ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសាវ័ន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុឬការយល់ដឹងរបស់យើងខ្ញុំដែលទទួលបាននៅក្នុងការធ្វើសវនកម្មឬមានបង្ហាញនូវកំហុសធ្ងន់ជាសាវ័ន្ត។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសធ្ងន់ជាសាវ័ន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងទទួលខុសត្រូវលើប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់បានពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់សម្ព័ន្ធនានា និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការសម្ព័ន្ធនានា និងធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធនានា និងធនាគារ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលមតិរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតិនិយម ក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របជាមូលដ្ឋានសម្រាប់មតិរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលកើតឡើងដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការសមគំនិតគ្នា ការលួចបន្លំ ការលួចបោលដោយចេតនាការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់សម្ព័ន្ធនានា និងធនាគារឡើយ។

- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង និងដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថា តើភាពមិនច្បាស់លាស់សារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់សម្ព័ន្ធនាគារនិងធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថាមានភាពមិនប្រាកដប្រជាជាសារវន្តបានកើតឡើង យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវធ្វើការកែប្រែមតិរបស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យសម្ព័ន្ធនាគារ និងធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្មបាន។
- វាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថា តើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។
- ទទួលបាននូវភស្តុតាងសវនកម្មដែលសមស្រប និងគ្រប់គ្រាន់ ពាក់ព័ន្ធនឹងព័ត៌មានហិរញ្ញវត្ថុរបស់បណ្តាបុគ្គលសម្ព័ន្ធ នៅក្នុងសម្ព័ន្ធនាគារ ដើម្បីបញ្ចេញមតិលើរបាយការណ៍ហិរញ្ញវត្ថុរួម។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំ ការត្រួតត្រាមើល និងការប្រតិបត្តិនៃសវនកម្មរបស់សម្ព័ន្ធនាគារ។ យើងខ្ញុំរក្សាការទទួលខុសត្រូវលើមតិសវនកម្មរបស់យើងខ្ញុំ។


យើងខ្ញុំផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច រួមបញ្ចូលទាំងបញ្ហាផ្សេងទៀត ដូចជាវិសាលភាពនិងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏បានផ្តល់សេចក្តីបញ្ជាក់ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចថា យើងខ្ញុំបានអនុលោមតាម លក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈដែលពាក់ព័ន្ធលើឯករាជ្យភាពរបស់យើងខ្ញុំ និងបានជម្រាបជូន ពួកគាត់នូវរាល់ទំនាក់ទំនង និងបញ្ហាផ្សេងៗទៀតដែលអាចត្រូវបានយកមកពិចារណាយ៉ាងសមហេតុផល ថាអាចមានទំនាក់ទំនងទៅនឹងការការពារឯករាជ្យភាពរបស់យើងខ្ញុំ។

បញ្ហាដែលយើងខ្ញុំបានជម្រាបជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច គឺជាបញ្ហាដែលយើងខ្ញុំកំណត់ថា មានសារៈសំខាន់បំផុត នៅក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ហើយបញ្ហានេះគឺជាបញ្ហាសំខាន់ក្នុងការធ្វើសវនកម្ម ។

យើងខ្ញុំបង្ហាញបញ្ហានេះ នៅក្នុងរបាយការណ៍សវនកម្មលើកលែងតែច្បាប់ ឬបទប្បញ្ញត្តិ រារាំងនូវការលាតត្រដាង ជាសាធារណៈអំពីបញ្ហានេះក្នុងការធ្វើសវនកម្ម ឬក៏ក្នុងកាលៈទេសៈដ៏កម្របំផុត នៅពេលដែលយើងខ្ញុំរកឃើញ ថាបញ្ហានោះមិនគួរត្រូវបានបង្ហាញក្នុងរបាយការណ៍របស់យើងខ្ញុំ ដោយសារតែផលអវិជ្ជមាន អាចមានច្រើនជាង អត្ថប្រយោជន៍ជាសាធារណៈ ដែលកើតចេញពីការជូនដំណឹងនេះ ។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជី ខេមបូឌា ចំភាគ**


ខេតី អ៊ីម ជី ខេមបូឌា

ខេតី អ៊ីម ជី ខេមបូឌា
K P M G CAMBODIA LTD.
ទីស្នាក់ការកណ្តាលភ្នំពេញ

ខេតី អ៊ីម ជី
Engagement Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ ក្នុងដៃ	៥	៤១២.៧៥៩.០៥១	៤២១.៥២៧.២៣៨	១.៦៦៩.៦១០.៣៦១	១.៧១៧.៧២៣.៤៩៥
ប្រាក់បញ្ញើ នៅធនាគារផ្សេងៗ	៦	៥៣៤.៦៥៣.១៤៦	៥៨៧.៧៣០.៥៣១	២.១៦២.៦៧១.៩៧៦	២.៣៩៥.០០១.៩១៤
កាត់និយោគហិរញ្ញវត្ថុ	៧	៥៦៦.៦៧៤.៥២៣	៥២៧.៤៧៤.៩៧៦	២.២៩២.១៩៨.៤៤៦	២.១៤៩.៤៦០.៥២៧
ឥណទាន និងបុរេប្រទាន-សុទ្ធ	៨	៤៤៧១.៣០០.៦១៨	៣.៨៤៦.០២០.៥១៩	១៨.០៨៦.៤១១.០០០	១៥.៦៧២.៥៣៣.៦១៥
ទ្រព្យសកម្មផ្សេងៗ	៩	២២.៧៦៦.៩១៣	១៧.៥២៩.៨៣៣	៩២.០៩២.១៦៣	៧១.៤៣៤.០៧០
ប្រាក់បញ្ញើតាមច្បាប់	១០	៣៦០.៣៧៧.០០៨	៥៨៧.៣៣៦.០៩៩	១.៤៥៧.៧២៤.៩៩៧	២.៣៩៣.៣៩៤.៦០៣
ទ្រព្យនិងបរិក្ខារ	១២	១២៧.៥៤៦.៤៤១	១៣១.១៥៩.៧៩២	៥១៥.៩២៥.៣៥៤	៥៣៤.៤៧៦.១៥៣
ទ្រព្យសកម្មអរូបី	១៣	១៤.៦៩០.៦៧៥	៨.៩៩៨.៩៩៣	៥៩.៤២៣.៧៨០	៣៦.៦៧០.៨៩៦
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៤	២៩.៥២៩.៧៦៨	៣២.៥៦៩.៤៥៧	១១៩.៤៤៧.៩១២	១៣២.៧២០.៥៣៧
ទ្រព្យសកម្មពន្ធ ពន្យារ-សុទ្ធ	១៥	១១.១៩៥.៨៤៥	១៤.៨១៤.៣៥៤	៤៥.២៨៧.១៩៣	៦០.៣៦៨.៤៩៤
ទ្រព្យសកម្មសរុប		៦.៥៥១.៤៩៣.៩៨៨	៦.១៧៥.១៦១.៧៩២	២៦.៥០០.៧៩៣.១៨២	២៥.១៦៣.៧៨៤.៣០៤
បំណុលនិងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៦	៣១៧.០០៩.៤៥៩	២៨៥.១៧៥.១៤៥	១.២៨២.៣០៣.២៦២	១.១៦២.០៨៨.៧១៦
ប្រាក់បញ្ញើរបស់អតិថិជន	១៧	៤.២៩៤.២៨៦.០៨៨	៤.០៨២.៧២២.៨៥៣	១៧.៣៧០.៣៨៧.០៦៤	១៦.៦៣៧.០៩៥.៦២៦
បំណុលផ្សេងៗ	១៨	៦៣.៧៥១.១០៨	៥៨.៨១០.៨៧៥	២៥៧.៨៧៣.២៣២	២៣៩.៦៥៤.៣១៦
ប្រាក់កម្ចី	១៩	៥៤២.៣៩៨.៩១៦	៥៦៤.៩៧១.៧០១	២.១៩៤.០០៣.៦១៥	២.៣០២.២៥៩.៦៨២
បំណុលបន្ទាប់បន្សំ	២០	១៦៧.១៥៨.៦២៣	១៣៩.៣០២.៥៨០	៦៧៦.១៥៦.៦៣០	៥៦៧.៦៥៨.០១៤
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	២៩(ក)	៣០.២៩២.៣៧០	៣០.៤៥៩.៣០៣	១២២.៥៣២.៦៣៧	១២៤.១២១.៦៦០
បំណុលកាត់សន្យា	២១	២៨.៦១៧.៩០២	៣០.៩១៥.៩៣៩	១១៥.៧៥៩.៤១៤	១២៥.៩៨២.៤៥១
អត្ថប្រយោជន៍និយោជិត	២២	១៨.៣៤៤.០៥៥	១៨.៣៤១.៧៩៦	៧៤.២៤២.១៥២	៧៤.៧៤២.៨១៩
បំណុលសរុប		៥.៤៦១.៨៦៨.៤៨១	៥.២១០.៧០០.១៩២	២២.០៩៣.២៥៨.០០៦	២១.២៣៣.៦០៣.២៨៤
មូលធន					
ដើមទុន	២៣	៤៣៣.១៦៣.០១៩	៤២៨.៨១៨.១៥៤	១.៧៥២.១៤៤.៤១២	១.៧៤៧.៤៣៣.៩៧៨
បុព្វលាភភាគហ៊ុន	២៣	១១.៧០៦.២១៥	-	៤៧.៣៥១.៦៤០	-
ទុនប្រុង	៣៣	៥០៣.០៩៤.២៣៦	៤១៤.៧៤៨.៧២៦	២.០៤៨.៧០៨.៩៩៧	១.៧០៨.០៨៥.២៦៦
ប្រាក់ចំណេញរក្សាទុក		១៤១.៦៦២.០៣៧	១២០.៨៩៤.៧២០	៥៥៩.៣៣០.១២៧	៤៧៤.៦៦១.៧៧៦
មូលធនសរុប		១.០៨៨.៦២៥.៥០៧	៩៦៤.៤៦១.៦០០	៤.៤០៧.៥៣៥.១៧៦	៣.៩៣០.១៨១.០២០
អប្បបរមាភាគកម្ម		-	-	-	-
បំណុលនិងមូលធនសរុប		៦.៥៥១.៤៩៣.៩៨៨	៦.១៧៥.១៦១.៧៩២	២៦.៥០០.៧៩៣.១៨២	២៥.១៦៣.៧៨៤.៣០៤

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលស្តីពីផ្សេងៗ សម្រាប់ត្រីមាសបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	២០២០	២០១៩	២០២០	២០១៩
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព	២៤	៥១៥.០៩៨.៤៧៦	៤៨៣.៥៤៣.៤៦៦	២.១០០.០៤០.១៧៩	១.៩៩៩.៣១៨.១២៤
ចំណាយការប្រាក់	២៥	(១៥០.៧៧៧.៣១៧)	(១៥៦.៨៧២.៦៨០)	(៦១៤.៧១៩.១២១)	(៦៣៥.៦៤៨.០៩៩)
ចំណូលការប្រាក់សុទ្ធ		៣៦៤.៣២១.១៥៩	៣២៦.៦៧០.៧៨៦	១.៤៨៥.៣២១.០៥៨	១.៣៦៣.៦៧០.០២៥
ចំណូលកម្រៃនិងជើងសារ	២៦	៤៥.៧៧៥.១៦៥	៤៨.៧៣៤.៦១៩	១៨៦.៦២៥.៣៤៨	១៩៧.៤៧២.៦៧៦
ចំណាយកម្រៃនិងជើងសារ		(១.៧៨២.១២៥)	(៩៩៦.៨៩៧)	(៧.១០២.៦៤៤)	(៤.០៣៩.៥២៧)
ចំណូលកម្រៃនិងជើងសារសុទ្ធ		៤៤.០០៣.០៤០	៤៧.៧៣៧.៧២២	១៧៩.៥២២.៧០៤	១៩៣.៤៣៣.១៤៩
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃរបស់ឥណទាន និងបុរេប្រទានប្រាក់បញ្ញើនៅធនាគារផ្សេងៗ និងគណនីត្រូវទទួលផ្សេងៗ	៣៥.១(២)	(២០.៧៩៤.០៣១)	(២៣.៤១១.២០៥)	(៨៤.៧៧៧.២៦៤)	(៩៤.៨៦២.២០៣)
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃកិច្ចសន្យាក្រៅតារាងតុល្យការ		៥៤.១៥៦	៨៧.៩៨៩	២២០.៧៩៤	៣៥៦.៥៣១
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ		(២០.៧៣៩.៨៧៥)	(២៣.៣២៣.២១៦)	(៨៤.៥៥៦.៤៧០)	(៩៤.៥០៥.៦៧២)
ចំណូលបន្ទាប់ពីសំវិធានធនសម្រាប់ឱនភាពនៃតម្លៃសុទ្ធ		៣៨៧.៦១០.៣២៤	៣៥១.០៨៥.២៩២	១.៥៨០.២៨៧.២៩២	១.៤៦២.៥៩៨.៦០២
ចំណូលផ្សេងៗ	២៧	១៨.៣៥១.៣៥៨	១៧.៨៤៩.៧២៣	៧៤.៨១៨.៤៨៧	៧២.៣២៧.០៧៨
ចំណាយទូទៅនិងរដ្ឋបាល	២៨	(២២៥.៩២៦.២២០)	(២១៥.៤១២.៣៩៤)	(៩២១.១០១.១៩៩)	(៨៧២.៨៥១.០២០)
		(២២៥.៩២៦.២២០)	(២១៥.៤១២.៣៩៤)	(៩២១.១០១.១៩៩)	(៨៧២.៨៥១.០២០)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		១៨០.០៣៤.៤៦២	១៥៣.៥២២.៦២១	៧៣៤.០០៤.៥៨០	៦៦២.០៧៣.៦៦០
ចំណាយពន្ធលើប្រាក់ចំណេញ	២៩(ខ)	(៣៨.៥៤២.៨៧២)	(៣២.៦៦២.៨០៩)	(១៥៧.១៣៩.២៩១)	(១៣២.៣៤៩.៧០២)
ប្រាក់ចំណេញក្នុងឆ្នាំ(យោងទៅទំព័របន្ទាប់)		១៤១.៤៩២.៥៩០	១២០.៨៥៩.៨១២	៥៧៦.៨៦៥.២៨៩	៥២៩.៧២៣.៩៥៨

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ប្រាក់ចំណេញក្នុងឆ្នាំ(យោងមកពីទំព័រមុន)		១៤១.៤៩២.៥៩០	១២០.៨៩៩.៨១២	៥៧៦.៨៦៥.២៨៩	៤៨៩.៧២៣.៩៥៨
លទ្ធផលលម្អិតផ្សេងៗ៖					
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញ ទៅចំណេញឬខាត៖ ភាគរស់រាន់ឡើងវិញនៃភាគពូកិច្ច អត្ថប្រយោជន៍និយោជិត		១៦៩.៤៤៧	៣៤.៩០៨	៦៩០.៨៣៥	១៤១.៤៤៧
ធាតុដែលត្រូវប្រភាពត្រូវបានចាត់ថ្នាក់ឡើងវិញ នៅគ្រាបន្ទាប់ទៅចំណេញឬខាត៖ លម្អៀងពីការប្តូររូបិយប័ណ្ណ លទ្ធផលលម្អិតផ្សេងៗក្នុងឆ្នាំ		- ១៦៩.៤៤៧	- ៣៤.៩០៨	(៨.១៦០.០២៦) (៧.៤៦៩.១៩១)	៧.៣៣០.១៦៥ ៧.៤៧១.៦១២
លទ្ធផលលម្អិតផ្សេងៗក្នុងឆ្នាំសរុប		<u>១៤១.៦៦២.០៣៧</u>	<u>១២០.៨៩៩.៧២០</u>	<u>៥៦៨.៣៩៦.០៩៨</u>	<u>៤៩៧.១៩៥.៥៧០</u>
		-	-	-	-
ប្រាក់ចំណេញក្នុងឆ្នាំដែលផ្តល់ជូនដល់៖					
ភាគហ៊ុនិករបស់ធនាគារ		១៤១.៤៩២.៥៩០	១២០.៨៩៩.៨១២	៥៧៦.៨៦៥.២៨៩	៤៨៩.៧២៣.៩៥៨
អប្បបរមាភាគកម្ម		-	-	-	-
		<u>១៤១.៤៩២.៥៩០</u>	<u>១២០.៨៩៩.៨១២</u>	<u>៥៧៦.៨៦៥.២៨៩</u>	<u>៤៨៩.៧២៣.៩៥៨</u>
		-	-	-	-
លទ្ធផលលម្អិតសរុបដែលផ្តល់ជូនដល់៖		-	-	-	-
ភាគហ៊ុនិករបស់ធនាគារ		១៤១.៦៦២.០៣៧	១២០.៨៩៩.៧២០	៥៦៨.៣៩៦.០៩៨	៤៩៧.១៩៥.៥៧០
អប្បបរមាភាគកម្ម		-	-	-	-
		<u>១៤១.៦៦២.០៣៧</u>	<u>១២០.៨៩៩.៧២០</u>	<u>៥៦៨.៣៩៦.០៩៨</u>	<u>៤៩៧.១៩៥.៥៧០</u>
ចំណូលក្នុងមួយភាគហ៊ុនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារក្នុងឆ្នាំត្រូវបានបង្ហាញដូចខាងក្រោម៖					
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	៣០	០.៣៣	០.២៩	១.៣២	១.២០
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	៣០	០.៣៣	០.២៩	១.៣២	១.២០

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធនរួម
សម្រាប់ភារិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

ផ្តល់ជូនភាវូទ្យនិករបស់ក្រុមហ៊ុន															
	ដើមទុន		បុព្វលាភភាវូទ្យនិក		ទុនប្រមូល		បំណែនាំភាវូទ្យនិក		សរុប		បេសកកម្មភាវូទ្យនិក		មូលធនសរុប		
	បុណ្ណាគណនី	កាលប្រើប្រាស់	បុណ្ណាគណនី	កាលប្រើប្រាស់	បុណ្ណាគណនី	កាលប្រើប្រាស់	បុណ្ណាគណនី	កាលប្រើប្រាស់	បុណ្ណាគណនី	កាលប្រើប្រាស់	បុណ្ណាគណនី	កាលប្រើប្រាស់	បុណ្ណាគណនី	កាលប្រើប្រាស់	
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		
នាថ្ងៃទី ១ខែមករាឆ្នាំ ២០២០	៨២៨៨១០៨១៥	១.៧៤៧.៨៣៧.៨៧៨	-	-	៨១៨៧៨៨៧២៦	១.៧០៨.០៨៥២៦៦	១២០.៨៩៤.៧២០	៨៧៨៦៦១.៧៧៦	៩៦៨.៨៦១.៦០០	៣.៩៣០.១៨១.០២០	-	-	៩៦៨.៨៦១.៦០០	៣.៩៣០.១៨១.០២០	
ប្រាក់ចំណេញក្នុងការិយាល័យ ១	-	-	-	-	-	-	-	១៨១.៨៩២.៨៩០	៨៧៦.៨៦៨២៨៩	១៨១.៨៩២.៨៩០	៨៧៦.៨៦៨២៨៩	-	-	១៨១.៨៩២.៨៩០	៨៧៦.៨៦៨២៨៩
លទ្ធផលប្រតិបត្តិការដោះស្រាយ															
ការវាស់វែងឡើងវិញនៃកាតព្វកិច្ច															
អត្ថប្រយោជន៍និយោជិត	-	-	-	-	-	-	-	១៦៩.៨៤៧	៦៩០.៨៣៥	១៦៩.៨៤៧	៦៩០.៨៣៥	-	-	១៦៩.៨៤៧	៦៩០.៨៣៥
លម្អៀងពីការប្តូរបិយប័ណ្ណ	-	-	-	-	-	(៨១៦.០២៦)	-	-	-	-	(៨១៦.០២៦)	-	-	-	(៨១៦.០២៦)
លទ្ធផលប្រតិបត្តិការសរុបសម្រាប់ភារិយបរិច្ឆេទ	-	-	-	-	-	(៨១៦.០២៦)	១៨១.៦៦២.០៦៣	៨៧៧.៨៥៦.១២៤	១៨១.៦៦២.០៦៣	៨៧៧.៨៥៦.១២៤	-	-	១៨១.៦៦២.០៦៣	៨៧៧.៨៥៦.១២៤	
ប្រតិបត្តិការសរុបសម្រាប់ភាវូទ្យនិក															
ការផ្ទេរពីប្រាក់ចំណេញភាវូទ្យនិក															
ការផ្ទេរពីប្រាក់ចំណេញភាវូទ្យនិកទៅទៅជាដើមទុន	-	-	-	-	(៨៨៨១.៨៦៦)	(១៨១.៥០២.៥៥០)	៨៨៨១.៨៦៦	១៨១.៥០២.៥៥០	-	-	-	-	-	-	
ភាគលាភដែលបានបង់	-	-	-	-	-	-	(៣២.៧១៤.៨២៥)	(១៣៣.៣៩៤.៥៥០)	(៣២.៧១៤.៨២៥)	(១៣៣.៣៩៤.៥៥០)	-	-	(៣២.៧១៤.៨២៥)	(១៣៣.៣៩៤.៥៥០)	
ការផ្ទេរពីប្រាក់ចំណេញភាវូទ្យនិកទៅជាទុនប្រុង	-	-	-	-	៦៦.២៨៤.៧៩៥	២.៧០២.៤៧.១៨៦	(៦៦.៧៣០.៤៨៥)	(២.៧២.០៦០.៥៩៥)	(៤៤.៤៧៩០)	(១.៨១៣.៤០៩)	-	-	(៤៤.៤៧៩០)	(១.៨១៣.៤០៩)	
ការបោះផ្សាយភាគហ៊ុន	៤៣៨៨៨៦៥	១៧.៧១៤.០១៥	១១.៧០៦.២១៥	៥៧.៧២៦.២៣៩	-	-	-	-	១៦.០៥១.០៨០	៦៤.៤៤០.២៥៤	-	-	១៦.០៥១.០៨០	៦៤.៤៤០.២៥៤	
ការផ្ទេរពីប្រាក់ចំណេញភាវូទ្យនិកទៅជាទុនប្រុងតាមបទប្បញ្ញត្តិ	-	-	-	-	២៤.៨៩៧.១៧៤	១០៥.៥៧៧.៧៧៨	(២៤.៨៩៧.១៧៤)	(១០៥.៥៧៧.៧៧៨)	-	-	-	-	-	-	
លម្អៀងពីការប្តូរបិយប័ណ្ណ - ក្រុមហ៊ុនបុត្រសម្ព័ន្ធមេស	-	-	-	-	៦១៤.៨០៥	២.៥០៤.៩២៩	-	-	៦១៤.៨០៥	២.៥០៤.៩២៩	-	-	៦១៤.៨០៥	២.៥០៤.៩២៩	
លម្អៀងពីការប្តូរបិយប័ណ្ណ	-	(១៣.០០៣.៨៨១)	-	(៣៧.៤៥៩៩)	-	(១១.៤០០.៨៨៦)	-	-	-	(២៤.៧៧៩.០៦៦)	-	-	-	(២៤.៧៧៩.០៦៦)	
ប្រតិបត្តិការសរុបសម្រាប់ភាវូទ្យនិកសរុប	៤៣៨៨៨៦៥	៤.៧១០.៤៣៤	១១.៧០៦.២១៥	៥៧.៣៥១.៦៤០	៨៨.៣៤៥.៥៩០	៣៤.៨៧៨.៣៧៧	(១២០.៨៩៤.៧២០)	(៤៩២.៨៨៧.៧៧៣)	(១៦.៨៩៤.១៣០)	(៥២.០៤១.៩៧២)	-	-	(១៦.៨៩៤.១៣០)	(៥២.០៤១.៩៧២)	
នាថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២០	៨៣៣.១៦៣.០១៩	១.៧៥២.១៨៨១២	១១.៧០៦.២១៥	៥៧.៣៥១.៦៤០	៨០៣.០៩៥២៣៦	២.០៤៧.០៨៩៩៧	១៨១.៦៦២.០៦៣	៨៨៨.៣៣០.១២៧	១.០៨៦.២៥៥០៧	៤.៨០៧.៥៣៥.១៧៦	-	-	១.០៨៦.២៥៥០៧	៤.៨០៧.៥៣៥.១៧៦	

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធនរួម (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	មូលធនភាគហ៊ុនិករបស់ក្រុមហ៊ុនរួម								គណនីបញ្ចប់ប្រចាំឆ្នាំ			
	ដើមទុន		ទុនប្រមូល		ប្រាក់ចំណេញរក្សាទុក		ស្នេម		គណនីបញ្ចប់ប្រចាំឆ្នាំ		មូលធនរួម	
	ទុន្តាននធម៌ក	ពាន់រៀល (កំណត់សម្គាល់ ៨)	ទុន្តាននធម៌ក	ពាន់រៀល (កំណត់សម្គាល់ ៨)	ទុន្តាននធម៌ក	ពាន់រៀល (កំណត់សម្គាល់ ៨)	ទុន្តាននធម៌ក	ពាន់រៀល (កំណត់សម្គាល់ ៨)	ទុន្តាននធម៌ក	ពាន់រៀល (កំណត់សម្គាល់ ៨)	ទុន្តាននធម៌ក	ពាន់រៀល (កំណត់សម្គាល់ ៨)
នាថ្ងៃទី១ខែមករាឆ្នាំ ២០១៩												
ការកែសម្រួលលើការអនុវត្តជាលើកដំបូងនៃសម្ភារៈរក្សាទុកបន្ទាប់ពីកាត់កងពន្ធ	-	-	-	-	-	-	-	-	-	-	-	-
សម្រាប់ប្រព័ន្ធដែលបានបញ្ជាក់ឡើងវិញនៅថ្ងៃទី១ខែមករាឆ្នាំ ២០១៩	៣៩៥២២៤១០៥	១.៥៨៤០១០.៤៥៥	៣៧៧៧៩៨២៨៦	១.៥២៩២២៦.៩០៣	៧៩.៨១៧២.៩៩១	៣០៩.៤៧២.៤៨២	៨៥២.៨៣៩៦៨២	៣.៥២៦.៧០៩.៨៣៩	-	-	៨៥២.៨៣៩៦៨២	៣.៥២៦.៧០៩.៨៣៩
	-	-	-	-	-	-	-	-	-	-	-	-
	៣៩៥២២៤១០៥	១.៥៨៤០១០.៤៥៥	៣៧៧៧៩៨២៨៦	១.៥២៩២២៦.៩០៣	៧៩.៨១៧២.៩៩១	៣០៩.៤៧២.៤៨២	៨៥២.៨៣៩៦៨២	៣.៥២៦.៧០៩.៨៣៩	-	-	៨៥២.៨៣៩៦៨២	៣.៥២៦.៧០៩.៨៣៩
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	-	-	១២០.៨៥៥.៨១២	៤៨៩.៧២៣.៩៥៨	១២០.៨៥៥.៨១២	៤៨៩.៧២៣.៩៥៨	-	-	១២០.៨៥៥.៨១២	៤៨៩.៧២៣.៩៥៨
<i>លទ្ធផលលម្អិតផ្សេងៗ៖</i>												
ការវាស់វែងឡើងវិញនៃភាគហ៊ុន	-	-	-	-	៣៤.៩០៨	១៤១.៤៤៧	៣៤.៩០៨	១៤១.៤៤៧	-	-	៣៤.៩០៨	១៤១.៤៤៧
អត្ថប្រយោជន៍និយោជិត	-	-	-	-	-	-	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៧.៣៣០.១៦៥	-	-	-	៧.៣៣០.១៦៥	-	-	-	៧.៣៣០.១៦៥
លទ្ធផលលម្អិតរួមទុក្ខស្រាយ	-	-	-	៧.៣៣០.១៦៥	១២០.៨៩០.៧២០	៤៨៩.៨៦៤.៨០៥	១២០.៨៩០.៧២០	៤៨៩.១៩៥.៥៧០	-	-	១២០.៨៩០.៧២០	៤៨៩.១៩៥.៥៧០
	-	-	-	-	-	-	-	-	-	-	-	-
ប្រតិបត្តិការវាយតម្លៃហ៊ុនិក៖												
ភាគលាភជាភាគហ៊ុន	៣៣.៥៩៥០៤៩	១៣៦.៧៦១.៣៧៣	-	-	(៣៣.៥៩៥០៤៩)	(១៣៦.៧៦១.៣៧៣)	-	-	-	-	-	-
ភាគលាភជាសាច់ប្រាក់	-	-	-	-	(៤.៥១៤.២៧៣)	(៣៤.០៦០.៣៣៣)	(៤.៥១៤.២៧៣)	(៣៤.០៦០.៣៣៣)	--	-	(៤.៥១៤.២៧៣)	(៣៤.០៦០.៣៣៣)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនប្រុងទុកទៅ	-	-	៥០២.១០.៩៦០	២០៤.៥០៨.៨១៨	(៥០២.១០.៩៦០)	(២០៤.៥០៨.៨១៨)	-	-	-	-	-	-
ការផ្ទេរពីទុនប្រុងតាមបទប្បញ្ញត្តិទៅជាប្រាក់ចំណេញរក្សាទុក	-	-	(១២.៥០៥.៩៩១)	(៥០.៥៥៤.៤១៣)	១២.៥០៥.៩៩១	៥០.៥៥៤.៤១៣	-	-	-	-	-	-
ការទិញយកអប្បបរមាភាគកម្មដែលមាននៅAMM	-	-	១៤២.៧៩.៣៤៤	៥៨១.៨៤៣.៧	-	-	១៤២.៧៩.៣៤៤	៥៨១.៨៤៣.៧	-	-	១៤២.៧៩.៣៤៤	៥៨១.៨៤៣.៧
លម្អៀងពីការប្តូររូបិយប័ណ្ណ ក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេស	-	-	(១៥.១៣៣.៨៧៣)	(៦១.៦៧០.៥៣២)	-	-	(១៥.១៣៣.៨៧៣)	(៦១.៦៧០.៥៣២)	-	-	(១៥.១៣៣.៨៧៣)	(៦១.៦៧០.៥៣២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២២.៦៦២.១៥១	-	២១.១៥៥.៩៩៨	-	-	-	៤៣.៨១៤.១៤៩	-	-	-	៤៣.៨១៤.១៤៩
ប្រតិបត្តិការវាយតម្លៃសរុបសភាគហ៊ុនិករួម	៣៣.៥៩៥០៤៩	១៥៥.៨២៣.៥២៥	៣៦.៩៥០.៤៤០	១៧១.៥២៤.១៩៨	(៧៩.៨១៧.២៩១)	(៣២.៤៦៧.៦១១)	(៥.២៧២.៨០២)	៦២.៧៥៦.១១	-	-	(៥.២៧២.៨០២)	៦២.៧៥៦.១១
	-	-	-	-	-	-	-	-	-	-	-	-
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	៤២៨.៨១៤.១៥៥	១.៧៤៧.៤៣៣.៩៧៨	៤១៤.៧៤៨.៧២៦	១.៧០៤.០៨៥.២៦៦	១២០.៨៩០.៧២០	៤៧៤.៦៦១.៧៦៦	៩៦៤.៥៦១.៦០០	៣.៩៣០.១៨១.០២០	-	-	៩៦៤.៥៦១.៦០០	៣.៩៣០.១៨១.០២០

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីប៊ីជាកីរីវងស៊ី

របាយការណ៍លំហូរសាច់ប្រាក់រួម សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

		២០២០	២០១៩	២០២០	២០១៩
	កំណត់សម្គាល់	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	រៀល (កំណត់សម្គាល់ ៤)	រៀល (កំណត់សម្គាល់ ៤)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងឆ្នាំ		១៤១.៤៩២.៥៩០	១២០.៨៥៩.៨១២	៥៧៦.៨៦៥.២៨៩	៤៨៩.៧២៣.៩៥៨
និយ័តភាពលើ៖					
រំលស់លើទ្រព្យនិងបរិក្ខារ	១២	២១.២៤៩.២១៨	២១.៤២៦.៤៧០	៨៦.៦៣៣.០៦២	៨៦.៨២០.០៥៦
រំលស់លើទ្រព្យសកម្មអរូបី	១៣	៣.៦៦៧.៥៨៣	៣.៥៣៧.៤៥៧	១៤.៩៥២.៧៣៦	១៤.៣៣៣.៧៧៦
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៤	១០.៦២៧.១២០	១០.៤៦៩.៨១៩	៤៣.៣២៦.៧៦៨	៤២.៤២៣.៧០៧
និយ័តភាពលើទ្រព្យនិងបរិក្ខារ		១៨.៥៣៤	៤៧.៥៥២	៧៥.៥៦៣	១៩២.៦៨១
និយ័តភាពលើទ្រព្យសកម្មអរូបី		២៩០.២៨៤	៤០៥.០១៧	១.១៨៣.៤៨៨	១.៦៤១.១២៩
ចំណាយមូលនិធិសោធននិវត្តន៍		-	២២៩.២១១	-	៩២៨.៧៦៣
សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	៨	២០.៧៣៩.៨៧៥	២៣.៣២៣.២១៦	៨៤.៥៥៦.៤៧០	៩៤.៥០៥.៦៧២
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្តន៍	២២(ក)	១.៦៩៧.៣៤១	១.៥៥៧.៦៥៤	៦.៩២០.០៦០	៦.៣១១.៦១៥
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២២(គ)	៦.៥៦៣.៧១៩	៣.២៣៣.៩១៥	២៦.៧៦០.២៨២	១៣.១០៣.៨២៤
ចំណាយពន្ធលើប្រាក់ចំណេញ	២៩(ខ)	៣៨.៥៥២.៨៧២	៣២.៦៦២.៨០៩	១៥៧.១៣៩.២៩១	១៣២.៣៤៩.៧០២
ទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ		៦១៤.៤០៥	(៨៥៤.៥២៩)	២.៥០៤.៩២៩	(៣.៤៦២.៥៥២)
ចំណូលការប្រាក់សុទ្ធ		(៣៦៤.៣១៧.១៥៩)	(៣២៦.៦៧០.៧៨៦)	(១.៤៨៥.៣២១.០៥៤)	(១.៣២៣.៦៧០.០២៥)
ចំណេញពីការលក់ទ្រព្យនិងបរិក្ខារ និងទ្រព្យសកម្មអរូបី		(៣៦៩.៥២៨)	(៧៦.៤៨១)	(១.៥០៦.៥៦៦)	(៣០៩.៩០១)
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់បានទទួលស្គាល់		(២៦២.៣៨៨)	(១.០៩៨.២៧៩)	(១.០៦៩.៦៣៥)	(៤.៤៥០.២២៥)
		(១១៩.៤៥៥.៥០៤)	(១១០.៩៤៧.១៤៣)	(៤៨៦.៩៧៩.៣២១)	(៤៤៩.៥៥៧.៨២០)
បម្រែបម្រួល៖					
ឥណទាននិងបុរេប្រទាន		(៦៤៦.០៦៣.៥៣០)	(២៧៤.២៦២.១៥៨)	(២.៦៣៤.០០១.០១២)	(១.១១១.៣១០.២៦៤)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		១៨១.៦០២.០៨៦	(១.១២៧.២៦៩)	៧៤០.៣៩១.៧០៥	(៤.៥៦៧.៦៩៤)
ប្រាក់បញ្ញើតាមច្បាប់		៤៣.៤៤៩.២៨៨	(៤៦.៧៦១.១២៦)	១៧៧.១៤២.៧៤៧	(១៨៩.៤៧៦.០៨៣)
ទ្រព្យសកម្មផ្សេងៗ		(៥.៥៦០.២៣៧)	៤.៩៣៣.១១៩	(២២.៦៦៩.០៨៦)	១៩.៩៨៨.៩៩៨
ប្រាក់បញ្ញើរបស់អតិថិជន		២១១.៥៦៣.១៩៥	៥០០.៧៩៩.៣៨១	៨៦២.៨៤៣.១៤៦	២.០២៩.២៣៩.០៩២
ប្រាក់បញ្ញើពីធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		៣១.៨៣៤.៣១៤	(៣៦២.៧៤៤៥)	១២៩.៧៨៤.៤៩៨	(១៤៦.៩៨៤.៤០៧)
មូលនិធិសោធននិវត្តន៍		-	២១០.១១០	-	៨៥១.៣៦៦
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ		១.៣១២.៦៤១	១.៣៨៥.៤៩៣	៥.៣៥១.៦៣៧	៥.៦១៤.០១៨
បំណុលផ្សេងៗ		១០.៣០១.៧២៨	(៦.៥២០.៩៥៧)	៤២.០០០.១៤៥	(២៦.៤២២.៩១៤)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង)បានពីប្រតិបត្តិការ		(២៩១.០០៦.០១៩)	៦៤.០៨២.០០៥	(១.១៨៦.៤៣១.៥៤១)	២៥៩.៦៦០.២៨៨
ចំណូលការប្រាក់បានទទួល		៥១៥.៤៦៦.១៧៣	៤៨១.៤៦៩.៥៥៥	២.១០១.៥៦៣.៧៤១	១.៩៥០.៩១៤.៦៣៧
ចំណាយការប្រាក់បានបង់		(១៥៤.០១១.៣០៦)	(១៤៧.៧២៣.១២០)	(៦២៧.៩០៤.០៩៥)	(៥៩៨.៥៧៤.០៨២)
ពន្ធលើប្រាក់ចំណេញបានបង់	២៩(ក)	(៣៥.០៦៤.៦៥២)	(១៩.២១៦.៧៥៦)	(១៤២.៩៥៨.៥៨៦)	(៧៧.៨៦៦.២៩៥)
មូលនិធិសោធននិវត្តន៍បានបង់		-	(៤៣០.៩៧៣)	-	(១.៧៤៦.៣០៣)
អត្ថប្រយោជន៍ពេលចូលនិវត្តន៍បានបង់	២២(ក)	(២១៦.៨៤០)	(១៩៥.៤៤៤)	(៨៨៤.០៥៧)	(៧៩១.៩៣៩)
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	២២(ខ)	(២.០៨៥.៣១៥)	(១.៤៦៥.៣៩៣)	(៨.៥០១.៨២៩)	(៥.៩៣៧.៧៧២)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	២២(គ)	(៦.៩៩៨.២៧៧)	(៦.២២៥.៨៦៩)	(២៨.៥៣១.៨៤៤)	(២៥.២២៧.២២១)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		២៦.០៨៥.៧៨៤	៣៧០.២៩៥.០០៥	១០៦.៣៥១.៧៣៩	១.៥០០.៤៣១.៣១៣

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់រួម (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់សម្គាល់	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ រៀល (កំណត់សម្គាល់ ៥)	២០១៩ រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ការវិនិយោគហិរញ្ញវត្ថុ		២២.៩៤៦.៥៧៦	២២.៤០៧.៤៤១	៩៣.៥៥៣.១៩០	៩០.៧៩៤.៩៥១
ការទិញទ្រព្យនិងបរិក្ខារ	១២	(១៧.៧០៤.៤៨៩)	(១៤.៨៣០.៤៩៧)	(៧២.១៨១.២០២)	(៦០.០៩៣.១៧៤)
ការទិញទ្រព្យសកម្មរួម	១៣	(៩.៦៨៩.២៣១)	(២.០២៧.២៥១)	(៣៩.៥០២.៩៩៥)	(៤.២១៤.៤២១)
សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារ		៤០៨.៩៥៨	៣៦១.១១៧	១.៦៦៧.៣២២	១.៤០៣.២៤៦
សាច់ប្រាក់(ប្រើប្រាស់ក្នុង)បានពីសកម្មភាពប្រតិបត្តិការ		(៤.០៣៨.១៨៦)	៥.៩១០.៨១០	(១៦.៤៦៣.៦៥៥)	២៣.៩៩០.៦០២
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់ភាគលាភ		(៣២.៧១៨.៨២៥)	(៤.៤១៨.២៧៣)	(១៣៣.៣៩៤.៦៥០)	(៣៤.១១០.៨៥២)
ការបង់ពន្ធលើការបង្កើនដើមទុននៅឡៅ		(៤៤៤.៧៩០)	-	(១.៨១៣.៤០៩)	-
ការសងប្រាក់កម្ចី		(២០១.១៦៣.២៦៣)	(៤៥៤.៥៥៥.០៧៦)	(៨២០.១៥២.៦២៣)	(១.៨៤១.៨៥៧.១៦៤)
សាច់ប្រាក់បានពីប្រាក់កម្ចី		១៧៨.៥៩០.៤៧៨	២២៩.២៦៦.៣៨៥	៧២៨.១១៣.៣៧៩	៩២៨.៩៨៧.៣៩២
ការសងបំណុលបន្ទាប់បន្សំ		(៧.១៤៣.៩៥៧)	(៣២.០០០.០០០)	(២៩.១២៥.៩១៣)	(១២៩.៦៦៤.០០០)
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		៣៥.០០០.០០០	៩៣.៨៣៣.៦៦៧	១៥២.៦៩៥.០០០	៣៨០.២១៤.០១៩
សាច់ប្រាក់បានពីការបោះផ្សាយភាគហ៊ុន		៤.៣៤៤.៨៦៥	-	១៧.៧១៤.០១៥	-
សាច់ប្រាក់បានពីបុព្វលាភភាគហ៊ុន		១១.៧០៦.២១៥	-	៤៧.៧២៦.២៣៩	-
ការទូទាត់បំណុលកតិកាសន្យា	២១	(១១.៨៣៣.២៧៤)	(១១.២៨២.៤៧០)	(៤៨.២៤៤.២៥៨)	(៤៥.៧១៦.៥៦៨)
សាច់ប្រាក់សុទ្ធ ប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន		(២៣.៦៦២.៥៥១)	(១៨៣.១៥៥.៧៦៧)	(៩៦.៤៧២.២២០)	(៧៥២.១៤៧.១៦៧)
ការ(ថយចុះ)កើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមូលសុទ្ធ					
		(១.១១៤.៩៥៣)	១៩៣.០៤៩.០៤៨	(៦.៥៨៤.១៦៦)	៧៨២.២៣៤.៧៤៨
សាច់ប្រាក់និងសាច់ប្រាក់សមូលនៅដើមឆ្នាំ					
		១.៤៩៨.៧២០.៤៥៧	១.៣០៥.៦៧១.៤០៩	៦.១០៧.២៨៥.៨៦២	៥.២៤៦.១៨៧.៧២១
លម្អៀងពីការប្តូររូបិយប័ណ្ណ					
		-	-	(៤៤.៩០៩.៩៣២)	៧៨.៨៦៣.៣៩៣
សាច់ប្រាក់និងសាច់ប្រាក់សមូលនៅចុងឆ្នាំ	៣១	១.៤៩៨.៧២០.៤៥៧	១.៤៩៨.៧២១.៤០៩	៦.០៥៧.៣៧៥.៩៣០	៥.៣២៥.០១៤.៥១៧

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែក

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ទ្រព្យសកម្ម					
សាច់ប្រាក់ ក្នុងដៃ	៥	៤០០.៨១៦.១២៦	៤១០.៩៥៥.៨៦៧	១.៦២១.៣០១.២៣០	១.៦៧៤.៦៤៥.១៥៨
ប្រាក់បញ្ញើ នៅធនាគារផ្សេងៗ	៦	៥០៧.៦២៩.៤០៧	៥៥៨.៦១២.៣៤០	២.០៥៣.៣៦០.៩៥១	២.២៧៦.៣៤៥.២៨៦
កាតិសិ យោគហិរញ្ញវត្ថុ	៧	៥៦៦.៦៧៤.៥២៣	៥២៧.៤៧៤.៩៧៦	២.២៩២.១៩៨.៤៤៦	២.១៤៩.៤៦០.៥២៧
ឥណទាន និងបុរេប្រទាន-សុទ្ធ	៨	៤២៩២.៦៤៩.១៥៩	៣.៦៨៦.៥៧៨.៩៤៣	១៧.៣៦៣.៧៦៥.៨៤៨	១៥.០២២.៨០៩.១៩៣
ទ្រព្យសកម្ម ផ្សេងៗ	៩	២០.២៥៦.១១០	១៥.៦៦៧.៥៤០	៨១.៩៣៥.៩៦៥	៦៣.៨៤៥.២២៦
ប្រាក់បញ្ញើតាមច្បាប់	១០	៣៥៦.៧៥៣.៧៥៦	៥៨៣.១៩៥.៧៤១	១.៤៤៣.០៦៨.៩៤៣	២.៣៧៦.៥២២.៦៤៥
កាតិសិ យោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	១១	៩១.១១៥.៥៧១	៩១.១៣៥.៥៧១	៣៦៨.៥៦២.៤៨៥	៣៧១.៣៧៧.៤៥២
ទ្រព្យនិងបរិក្ខារ	១២	៩០.៨៣៦.៨២២	៩២.៩១១.៣៤៤	៣៦៧.៤៣៣.៣២៧	៣៧៨.៦១៣.៧២៨
ទ្រព្យសកម្មអរូបី	១៣	១៣.៨៨៤.៥៥៨	៧.៩១៥.៣៦២	៥៦.១៦៣.០៣៧	៣២.២៥៥.១០០
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៤	២៦.១៨២.១៧២	២៨.៨៤៧.៨៥០	១០៥.៩០៦.៨៨៦	១១៧.៥៥៤.៩៨៩
ទ្រព្យសកម្មពន្ធពន្យារ-សុទ្ធ	១៥	១២.៦៨៥.៩៤៧	១៤.០០៧.៧៤៣	៥១.៣១៤.៦៥៦	៥៧.០៨១.៥៥៣
ទ្រព្យសកម្មសរុប		៦.៣៧៩.៤៨៣.៧៥១	៦.០១៧.៣០៣.២៧៧	២៥.៨០៥.០១១.៧៧៤	២៤.៥២០.៥១០.៨៥៧
បំណុលនិងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៦	២៩៦.៧៦៤.៥៥៤	២៧៤.២៧៧.៧២១	១.២០០.៤១២.៦២១	១.១១៧.៦៨១.៧១៣
ប្រាក់បញ្ញើរបស់អតិថិជន	១៧	៤.១៨០.២៦៨.៧៣៧	៣.៩៨២.១៤៦.៥៥៩	១៦.៩០៩.១៨៧.០៤១	១៦.២២៧.២៤៧.២២៨
បំណុលផ្សេងៗ	១៨	៦២.៤០៨.៨៨២	៥៦.៥៩៧.៥៥១	២៥៥.៤៤៣.៩២៨	២៣០.៦៣៥.០២១
ប្រាក់កម្ចី	១៩	៥០៧.៣៥២.៩១៦	៥១៨.០៦៨.១២៨	២.០៥២.២៤២.៥៤៥	២.១១១.១២៧.៦២២
បំណុលបន្ទាប់បន្សំ	២០	១៦៧.១៥៥.៦២៣	១៣៩.៣០២.៥៨០	៦៧៦.១៥៦.៦៣០	៥៦៧.៦៥៨.០១៤
បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	២៩(ក)	២៧.៩៥០.៣៣៤	២៩.១៧៥.៥៦០	១១៣.០៥៩.១០១	១១៨.៨៩០.៤០៧
បំណុលកកស្ទះសន្យា	២១	២៥.៧៧២.៣៨៥	២៧.៧៨៩.១៦៨	១០៤.២៤៩.២៩៧	១១៣.២៤០.៨៦០
អត្ថប្រយោជន៍និយោជិត	២២	១៧.៧៨១.៧៦៣	១៧.៦៦៧.៤៧៧	៧១.៩២៧.២៣១	៧១.៩៩៤.៩៦៩
បំណុលសរុប		៥.២៨៥.៥៥៨.១៩៤	៥.០៤៥.០២៤.៧៤៤	២១.៣៧៩.៦៧៨.៣៩៤	២០.៥៥៨.៤៧៥.៨៣៤
មូលធន					
ដើមទុន	២៣	៤៣៣.១៦៣.០១៩	៤២៨.៨១៨.១៥៤	១.៧៥២.១៤៤.៤១២	១.៧៤៧.៤៣៣.៩៧៨
បុព្វលាភភាគហ៊ុន	២៣	១១.៧០៦.២១៥	-	៤៧.៣៥១.៦៤០	-
ទុនប្រមង់	៣៣	៥១០.៧៤១.៥៥៤	៤២៥.៧០៩.៦១២	២.០៧៩.៣៥៧.៨០២	១.៧៥២.៣៦៨.៦៥៦
ប្រាក់ចំណេញរក្សាទុក		១៣៨.៤១៤.៧៦៩	១១៧.៧៥០.៧៦៧	៥៤៦.៤៧៩.៥២៦	៤៦២.២៣២.៣៨៩
មូលធនសរុប		១.០៩៤.០២៥.៥៥៧	៩៧២.២៧៨.៥៣៣	៤.៤២៥.៣៣៣.៣៨០	៣.៩៦២.០៣៥.០២៣
បំណុលនិងមូលធនសរុប		៦.៣៧៩.៤៨៣.៧៥១	៦.០១៧.៣០៣.២៧៧	២៥.៨០៥.០១១.៧៧៤	២៤.៥២០.៥១០.៨៥៧

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីប៊ីជាកីរីវងស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែក សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់ សម្គាល់	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើ វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព	២៤	៤៧៨.៧៣៩.៣៤១	៤៥២.៦៥១.២៨៩	១.៩៥១.៨២០.២៩៣	១.៨៣៤.១៤៣.០២៣
ចំណាយការប្រាក់	២៥	(១៣៩.៨៥៦.១៤៧)	(១៤៦.៤៨៣.៩៨៧)	(៥៧០.១៩៣.៥១១)	(៥៩៣.៥៥៣.១១៥)
ចំណូលការប្រាក់សុទ្ធ		៣៣៨.៨៨៣.១៩៤	៣០៦.១៦៧.៣០២	១.៣៨១.៦២៦.៧៨២	១.២៤០.៥៨៩.៩០៨
ចំណូលកម្រៃនិងជើងសារ	២៦	៤២.៣៥៤.០៩៤	៤៦.០៤៨.២២៤	១៧២.៦៧៧.៦៤១	១៨៦.៥៨៧.៤០៤
ចំណាយកម្រៃនិងជើងសារ		(១.៥២៦.៣៧០)	(៦៦៧.៩៩២)	(៦.២២៣.០១០)	(២.៧០៦.៧០៤)
ចំណូលកម្រៃនិងជើងសារសុទ្ធ		៤០.៨២៧.៧២៤	៤៥.៣៨០.២៣២	១៦៦.៤៥៤.៦៣១	១៨៣.៨៨០.៧០០
សំវិធានធនលើឱនភាពនៃតម្លៃខាតបង់សម្រាប់ឥណទាននិង បុរេប្រទានប្រាក់បញ្ញើនៅធនាគារនានានិងប្រាក់ទទួល បានផ្សេងទៀត	៣៥.១(២)	(១៦.២៤៧.៦៧៦)	(២១.៧៨០.៦៣២)	(៦៦.២៤១.៧៧៥)	(៨៨.២៥៥.១២១)
សំវិធានធនកិច្ចសន្យាក្រៅតារាងតុល្យការ		១៣២.០៨២	(៣៦០.៣៥៤)	៥៣៨.៤៩៨	(១.៤៦០.១៥៤)
ឱនភាពនៃតម្លៃខាតបង់សុទ្ធ		(១៦.១១៥.៥៩៤)	(២២.១៤០.៩៨៦)	(៦៥.៧០៣.២៧៧)	(៨៩.៧១៤.២៧៥)
ចំណូលបន្ទាប់ពីសំវិធានធនសម្រាប់ឱនភាពនៃតម្លៃសុទ្ធ		៣២២.៥៩៥.៣២៤	៣២៩.៤០៦.៥៤៨	១.៤៨២.៣៧៨.១៣៦	១.៣៣៤.៧៥៥.៣៣៣
ចំណូលផ្សេងៗ	២៧	១៦.៦៦២.៧៤៨	១៦.២៣៣.៧៦៤	៦៧.៩៣៤.០២៤	៦៥.៧៧៩.២១២
ចំណាយទូទៅនិងរដ្ឋបាល	២៨	(២០៨.១០៣.៧៥៧)	(១៩៧.៤១៣.៩១០)	(៨៤៨.៤៣៩.០១៧)	(៧៩៩.៩២១.១១៣)
		(២០៨.១០៣.៧៥៧)	(១៩៧.៤១៣.៩១០)	(៨៤៨.៤៣៩.០១៧)	(៧៩៩.៩២១.១១៣)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		១២០.១៥៤.៣១៥	១៤៨.២២៦.៤០២	៧០១.៨៧៣.១៤៣	៦០០.៦១៣.៣៨២
ចំណាយពន្ធលើប្រាក់ចំណេញ	២៩(ខ)	(៣៣.៨១២.១៣៩)	(៣០.៣៣៩.៦២៣)	(១៣៧.៨៥២.០៩១)	(១២២.៩៣៦.១៥៣)
ប្រាក់ចំណេញក្នុងឆ្នាំ		១៣៨.៣៤២.១៧៦	១១៧.៨៨៦.៧៧៩	៥៦៤.០២១.០៥២	៤៧៧.៦៧៧.២២៩
លទ្ធផលលម្អិតផ្សេងៗ៖					
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញឬខាត៖					
ការវាស់ស្ទង់ឡើងវិញនៃភាគព័ត៌មានកិច្ចអត្ថប្រយោជន៍និយោជិត		៧២.៥៩៣	(១៣៦.០១២)	២៩៥.៩៦២	(៥៥១.១២១)
លម្អៀងពីការប្តូរចំណាយប្រចាំថ្ងៃ		-	-	(៧.៩៦១.៧៩៧)	៧.១៥៣.៧៥៥
លទ្ធផលលម្អិតផ្សេងៗក្នុងឆ្នាំ		៧២.៥៩៣	(១៣៦.០១២)	(៧.៦៦៥.៨៣៥)	៦.៦០២.៦៣៤
លទ្ធផលលម្អិតផ្សេងៗក្នុងឆ្នាំសរុប		១៣៨.៤១៤.៧៦៩	១១៧.៧៥០.៧៦៧	៥៥៦.៣៥៥.២១៧	៤៨៤.២៨០.៨៦៣
ប្រាក់ចំណេញដែលផ្តល់ជូនដល់៖					
ភាគហ៊ុនិករបស់ធនាគារ		១៣៨.៣៤២.១៧៦	១១៧.៨៨៦.៧៧៩	៥៦៤.០២១.០៥២	៤៧៧.៦៧៧.២២៩
លទ្ធផលលម្អិតសរុបផ្តល់ជូនដល់៖					
ភាគហ៊ុនិករបស់ធនាគារ		១៣៨.៤១៤.៧៦៩	១១៧.៧៥០.៧៦៧	៥៥៦.៣៥៥.២១៧	៤៨៤.២៨០.៨៦៣

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធនដោយផ្សេងៗ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	ផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ									
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		បំណេញរក្សាទុក		សរុប	
	បុព្វលាភធនាគារ	ពារនៀល (កំណត់សម្គាល់ ៥)	បុព្វលាភធនាគារ	ពារនៀល (កំណត់សម្គាល់ ៥)	បុព្វលាភធនាគារ	ពារនៀល (កំណត់សម្គាល់ ៥)	បុព្វលាភធនាគារ	ពារនៀល (កំណត់សម្គាល់ ៥)	បុព្វលាភធនាគារ	ពារនៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី ១ខែមករាឆ្នាំ ២០២០	៥២៨.៨១៨.១៥៥	១.៧៤៧.៤៣៣.៩៧៨	-	-	៥២៥.៧០៩.៦១២	១.៧៥២.៣៦៨.៦៥៦	១១៧.៧៥០.៧៦៧	៤៦២.២៣២.៣៨៩	៩៧២.២៧៨.៥៣៣	៣.៩៦២.០៣៥.០២៣
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	១៣៨.៣៥២.១៧៦	៥៦៤.០២១.០៥២	១៣៨.៣៥២.១៧៦	៥៦៤.០២១.០៥២
លទ្ធផលលម្អិតផ្សេងៗ៖										
ការវាស់ស្ទង់ឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍										
និយោជិត	-	-	-	-	-	-	៧២.៥៩៣	២៩៥.៩៦២	៧២.៥៩៣	២៩៥.៩៦២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	(៧.៩៦១.៧៩៧)	-	-	-	(៧.៩៦១.៧៩៧)
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	(៧.៩៦១.៧៩៧)	១៣៨.៤១៤.៧៦៩	៥៦៤.៣១៧.០១៤	១៣៨.៤១៤.៧៦៩	៥៥៦.៣៥៥.២១៧
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ភាគលាភដែលបានបង់	-	-	-	-	-	-	(៣២.៧១៨.៨២៥)	(១៣៣.៣៩៤.៦៥០)	(៣២.៧១៨.៨២៥)	(១៣៣.៣៩៤.៦៥០)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាដើមទុនបម្រុង	-	-	-	-	៦៦.៩៤៩.៣០៥	២៧២.៩៥២.៣១៦	(៦៦.៩៤៩.៣០៥)	(២៧២.៩៥២.៣១៦)	-	-
ការបោះផ្សាយភាគហ៊ុន	៥.៣៤៤.៨៦៥	១៧.៧១៤.០១៥	១១.៧០៦.២១៥	៤៧.៧២៦.២៣៩	-	-	-	-	១៦.០៥១.០៨០	៦៥.៤៨០.២៥៤
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុង										
តាមបទប្បញ្ញត្តិ	-	-	-	-	១៨.០៨២.៦៣៧	៧៣.៧២២.៩១១	(១៨.០៨២.៦៣៧)	(៧៣.៧២២.៩១១)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៣.០០៣.៥៨១)	-	(៣៧៤.៥៩៩)	-	(១១.៧២៤.២៨៤)	-	-	-	(២៥.១០២.៤៦៥)
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	៥.៣៤៤.៨៦៥	៤.៧១០.៤៣៤	១១.៧០៦.២១៥	៤៧.៣៥១.៦៤០	៨៥.០៣១.៩៥២	៣៣៤.៩៥០.៩៥៣	(១១៧.៧៥០.៧៦៧)	(៤៨០.០៦៩.៨៧៧)	(១៦.៦៦៧.៧៤៥)	(៩៣.០៥៦.៨៦០)
នាថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០២០	៥៣៣.១៦៣.០១៩	១.៧៥២.១៤៤.៤១២	១១.៧០៦.២១៥	៤៧.៣៥១.៦៤០	៥១០.៧៤១.៥៦៤	២.០៧៩.៣៥៧.៨០២	១៣៨.៤១៤.៧៦៩	៥៤៦.៤៧៩.៥២៦	១.០៩៤.០២៥.៥៥៧	៤.៥២៥.៣៣៣.៣៨០

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធនដោយឡែក (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	ដើមទុន		ទុនប្រមូល		ប្រាក់ចំណេញអន្តរកាល		សរុប	
	ទុណ្ឌអនធារិក	ការរំលែង (កំណត់សម្គាល់ ៥)	ទុណ្ឌអនធារិក	ការរំលែង (កំណត់សម្គាល់ ៥)	ទុណ្ឌអនធារិក	ការរំលែង (កំណត់សម្គាល់ ៥)	ទុណ្ឌអនធារិក	ការរំលែង (កំណត់សម្គាល់ ៥)
នាថ្ងៃទី១ខែមករាឆ្នាំ២០១៩	៣៩៥.២២៤.១០៥	១.៥៨៨.០១០.៤៥៥	៣៨៩.៧៣០.៩២៣	១.៥៧៦.៩៦០.១៨៨	៧៧.៩៩១.០១១	៣០២.៣៤៦.៥៤២	៨៦២.៩៨៦.០៣៩	៣.៤៦៧.៣១៧.១៨៤
ការកែសម្រួលលើការអនុវត្តជាលើកដំបូងនៃសមាហរណកម្មបន្ទាប់ពីកាត់កងពន្ធ	-	-	-	-	-	-	-	-
សមតុល្យដែលបានបញ្ជាក់ឡើងវិញនៅថ្ងៃទី១ខែមករាឆ្នាំ ២០១៩	៣៩៥.២២៤.១០៥	១.៥៨៨.០១០.៤៥៥	៣៨៩.៧៣០.៩២៣	១.៥៧៦.៩៦០.១៨៨	៧៧.៩៩១.០១១	៣០២.៣៤៦.៥៤២	៨៦២.៩៨៦.០៣៩	៣.៤៦៧.៣១៧.១៨៤
ប្រាក់ចំណេញក្នុងឆ្នាំ	-	-	-	-	១១៧.៨៨៦.៧៧៩	៤៧៧.៦៧៧.២២៩	១១៧.៨៨៦.៧៧៩	៤៧៧.៦៧៧.២២៩
<i>លទ្ធផលលម្អិតផ្សេងៗ៖</i>								
ការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	-	-	-	-	(១៣៦.០១២)	(៥៥១.១២១)	(១៣៦.០១២)	(៥៥១.១២១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៧.១៥៣.៧៥៥	-	-	-	៧.១៥៣.៧៥៥
លទ្ធផលលម្អិតសរុបក្នុងឆ្នាំ	-	-	-	៧.១៥៣.៧៥៥	១១៧.៧៥០.៧៦៧	៤៧៧.១២៦.១០៨	១១៧.៧៥០.៧៦៧	៤៨៤.២៧៩.៨៦៣
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖								
ភាគលាភជាភាគហ៊ុន	៣៣.៥៩៤.០៤៩	១៣៦.៧៦១.៣៧៣	-	-	(៣៣.៥៩៤.០៤៩)	(១៣៦.៧៦១.៣៧៣)	-	-
ភាគលាភជាសាច់ប្រាក់	-	-	-	-	(៨.៤១៨.២៧៣)	(៣៤.០៦០.៣៣៣)	(៨.៤១៨.២៧៣)	(៣៤.០៦០.៣៣៣)
ការផ្ទេរពីប្រាក់ចំណេញក្សាទុកទៅជាទុនប្រុងទុកទៅ	-	-	៤៨.៦៥០.៥៩៧	១៩៨.០៥៦.៥៨០	(៤៨.៦៥០.៥៩៧)	(១៩៨.០៥៦.៥៨០)	-	-
ការផ្ទេរពីទុនប្រុងតាមបទប្បញ្ញត្តិទៅជាប្រាក់ចំណេញក្សាទុក	-	-	(១២.៦៧១.៩០៨)	(៥១.៦៣៨.០២៥)	១២.៦៧១.៩០៨	៥១.៦៣៨.០២៥	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២២.៦៦២.១៥១	-	២១.៨៣៦.១៥៨	-	-	-	៤៤.៤៩៨.៣០៩
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	៣៣.៥៩៤.០៤៩	១៥៩.៤៥៣.៥២៤	៣៥.៩៧៨.៦៨៩	១៦៨.២៥៤.៧១៣	(៧៧.៩៩១.០១១)	(៣១៧.២៤០.២៦១)	(៨.៤១៨.២៧៣)	១០.៤៣៧.៩៧៦
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	៤២៨.៨១៨.១៥៤	១.៧៤៧.៤៣៣.៩៧៨	៤២៥.៧០៩.៦១២	១.៧៤២.៣៦៨.៦៥៦	១១៧.៧៥០.៧៦៧	៤៦២.២៣២.៣៨៩	៩៨០.៧៣៦.៨០៦	៣.៩០២.០៣៥.០២៣

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីប៊ីជាកីរីវងស៊ី

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក

សម្រាប់កាលិយមវិច្ឆ័យដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

	កំណត់សម្គាល់	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ លានរៀល (កំណត់សម្គាល់ ៥)	២០១៩ លានរៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងឆ្នាំ		១៣៨.៣៥២.១៧៦	១១៧.៨៨៦.៧៧៩	៥៦៤.០២១.០៥២	៤៧៧.៦៧៧.២២៩
<i>និយ័តកម្ម៖</i>					
រំលស់លើទ្រព្យនិងបរិក្ខារ	១២	១៩.១៨១.១៥១	១៩.២៧៥.៧៨៧	៧៨.២០១.៥៥៣	៧៨.១០៥.៤៨៩
រំលស់លើទ្រព្យសកម្មអរូបី	១៣	៣.៣៣៩.៥១០	៣.១៨២.៨២១	១៣.៦១៥.១៨២	១២.៨៩៦.៧៩១
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៤	៩.៧៧០.៦៣៨	៩.៦៤៧.៨៧១	៣៩.៨៣៤.៨៩១	៣៩.០៩៣.១៧៣
និយ័តកម្មលើទ្រព្យនិងបរិក្ខារ		១៨.៥៣៤	៤២.៧៩៧	៧៥.៥៦៣	១៧៣.៤១៣
និយ័តកម្មលើទ្រព្យសកម្មអរូបី		២៩០.២៨៤	៣៩១.១៥០	១.១៨៣.៤៨៨	១.៥៨៤.៩៤០
សំវិធានធនលើខាតបង់ឱនភាពនៃតម្លៃ	៨	១៦.១១៥.៩៩៤	២២.១៤០.៩៨៦	៦៥.៧០៣.២៧៧	៨៩.៧១៥.២៧៥
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្ត	២២(ក)	១.៥៧៧.៦៧៧	១.៤០២.០៧៧	៦.៤៣២.១៨៩	៥.៦៨១.២១៨
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២២(គ)	៦.៣៧៨.៧៣៨	៣.១៧១.១១៦	២៦.០០៦.១១៥	១២.៨៤៩.៣៦២
ចំណាយពន្ធលើប្រាក់ចំណេញ	២៩(ខ)	៣៣.៨១២.១៣៩	៣០.៣៣៩.៦២៣	១៣៧.៨៥២.០៩១	១២២.៩៣៦.១៥៣
ចំណូលការប្រាក់សុទ្ធ		(៣៣៨.៨៨៣.១៩៤)	(៣០៦.១៦៧.៣០២)	(១.៣៨១.៦២៦.៧៨២)	(១.២៤០.៥៨៩.៩០៨)
ចំណេញពីការលក់ទ្រព្យនិងបរិក្ខារនិងទ្រព្យសកម្មអរូបី		(៣២៦.២៩៩)	(៨៤៦.៣៧)	(១.៣៣០.៣២១)	(៣៤២.៩៤៩)
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់បានទទួលស្គាល់		(២២៧.៧៩៤)	(១.០១៩.៣៩០)	(៩២៨.៧១៦)	(៤.១៣០.៥៧០)
		(១១០.៦១០.៨៥៦)	(៩៩.៧៩០.៣២២)	(៤៥០.៩៦០.៤១៨)	(៤០៤.៣៥០.៣៨៤)
<i>បម្រែបម្រួល៖</i>					
ឥណទាននិងបុរេប្រទាន		(៦២២.២៤៨.០៧៩)	(២៤៨.៤៧៤.៨៥៩)	(២.៥៣៦.៩០៥.៤១៨)	(១.០០៦.៨២០.១២៩)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		១៨១.៣៥៩.៣៨៧	-	៧៣៩.៤០២.២២១	-
ប្រាក់បញ្ញើតាមច្បាប់		៤២.០៤៧.៥៥៨	(៤៥.២៤២.៤៦៩)	១៧១.៤២៧.៨៩៤	(១៨៣.៣២២.៤៨៤)
ទ្រព្យសកម្មផ្សេងៗ		(៤.៩១០.០៧៥)	៤.៤៧៣.៦០៩	(២០.០១៨.៣៧៦)	១៨.១២៧.០៦៤
ប្រាក់បញ្ញើរបស់អតិថិជន		១៩៨.១២២.១៧៨	៤៨០.៦៦៤.០៥៦	៨០៧.៧៤៤.១២០	១.៩៤៧.៦៤០.៧៥៥
ប្រាក់បញ្ញើនៅធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		២២.៤៨៦.៨៣៣	(១០.២៨៦.៥៨១)	៩១.៦៧៨.៨១៨	(៤១.៦៨១.២២៦)
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ		១.៣១២.៦៤១	១.៣៨៥.៤៩៣	៥.៣៥១.៦៣៧	៥.៦១៤.០១៨
បំណុលផ្សេងៗ		១១.៥៨៣.៧៥៦	(៦.៤៦០.៦៦៨)	៤៧.២២៦.៩៧៣	(២៦.១៧៨.៦២៧)
សាច់ប្រាក់សុទ្ធ(ប្រើប្រាស់ក្នុង)បានពីប្រតិបត្តិការ		(២៨០.៨៥៦.៦៤៧)	៧៦.២៦៨.២៥៩	(១.១៤៥.០៥២.៥៩៩)	៣០៩.០៣៨.៩៨៧
ចំណូលការប្រាក់បានទទួល		៤៧៩.១១៣.៧១៥	៤៥២.៦៦៨.៤២៣	១.៩៥៣.៣៤៦.៦១៦	១.៨៣៤.២១២.៤៥០
ចំណាយការប្រាក់បានបង់		(១៤៣.៦២០.៧១៤)	(១៣៨.៦៧២.៩៩៤)	(៥៨៥.៥៤១.៦៥១)	(៥៦១.៩០២.៩៧២)
ពន្ធលើប្រាក់ចំណូលបានបង់	២៩(ក)	(៣៣.៧១៥.៥៦៩)	(១៧.១៤០.៥៣១)	(១៣៧.៤៥៨.៣៧៥)	(៦៩.៤៥៣.៤៣២)
អត្ថប្រយោជន៍ពេលចូលនិវត្តបានបង់	២២(ក)	(១៤៣.០០៤)	(១៤៨.៣៥០)	(៥៨៣.០២៧)	(៦១១.១១៤)
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	២២(ខ)	(២.០៨៥.៣១៥)	(១.៤៦៥.៣៩៣)	(៨៥០.១៨២)	(៥.៩៣៧.៧៧២)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	២២(គ)	(៦.៨១៥.២៤៨)	(៦.១១២.៣១២)	(២៧.៧៨៥.៧៦៦)	(២៤.១៦៧.០៨៤)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		១១៨.៧៧២.១១៨	៣៦.៣៩៧.១០២	៤៨.៥២៣.៤១៩	១.៤៨០.៥៨៩.០៥៩

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែក (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ជាក់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

កំណត់សម្គាល់	២០២០		២០១៩	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
លំហូរសាច់ប្រាក់ពីសកម្មភាពនិយោគ				
ការវិនិយោគហិរញ្ញវត្ថុ		២២.៩៤៦.៥៧៦	២២.៤០៧.៤៤១	៩៣.៥៥៣.១៩០
ការទិញទ្រព្យនិងបរិក្ខារ	១២	(១៧.០៩៣.៧៩១)	(១៣.១៧២.៤៣៥)	(៦៩.៦៩១.៣៨៦)
ការទិញទ្រព្យសកម្មអរូបី	១៣	(៩.៦០៣.២៩៧)	(១.៧៥០.៦៥៦)	(៣៩.១៥២.៦៤២)
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ		២០.០០០	(៧.៩៦៥.២៩០)	៨១.៥៤០
សាច់ប្រាក់បានពីការលក់ទ្រព្យនិងបរិក្ខារ		៣៨៨.១០៥	៣៣៩.៤៤៩	១.៤១៩.២២៤
សាច់ប្រាក់សុទ្ធ ប្រើប្រាស់ក្នុងសកម្មភាពនិយោគ		(៣.៣៨២.៤០៧)	(១៤១.៤៩១)	(១៣.៧៩០.០៧៤)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការទូទាត់ភាគលាភ		(៣២.៧១៨.៨២៥)	(៨.៤១៨.២៧៣)	(១៣៣.៣៩៤.៦៥០)
ការសងប្រាក់កម្ចី		(១៨៦.២១៣.២៩៣)	(៤២៩.៩១២.៧៨៥)	(៧៥៩.១៩១.៥៩៦)
សាច់ប្រាក់បានពីប្រាក់កម្ចី		១៧៥.៤៩៨.០៨១	១៩៤.៣៨៨.៤៥១	៧១៥.៥០៥.៦៧៦
ការសងបំណុលបន្ទាប់បន្សំ		(៧.១៨៣.៩៥៧)	(៣២.០០០.០០០)	(២៩.១២៥.៩១៣)
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		៣៥.០០០.០០០	៩៣.៨៣៣.៦៦៧	១៥២.៦៩៥.០០០
សាច់ប្រាក់បានពីការបោះផ្សាយភាគហ៊ុន		៤.៣៤៤.៨៦៥	-	១៧.៧១៤.០១៥
សាច់ប្រាក់បានពីបុព្វលាភភាគហ៊ុន		១១.៧០៦.២១៥	-	-
ការទូទាត់បំណុលភតិសន្យា	២១	(១០.៨៨៣.៤០៦)	(១០.៤៥២.១៩៥)	(៤៤.៣៧១.៦៤៦)
សាច់ប្រាក់សុទ្ធ ប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន		(១០.៨១០.៣២០)	(១៩២.៥២១.១៣៥)	(៧៨០.២៥៧.៧១៩)
កើនឡើង(ថយចុះ)/កើនឡើងសាច់ប្រាក់និងសាច់ប្រាក់សមូលសុទ្ធ				
		(១.៩១៥.៥០៩)	១៧២.៦៩៤.៤៧៦	(៧.៨០៩.៥៣០)
សាច់ប្រាក់និងសាច់ប្រាក់សមូលនៅដើមឆ្នាំ				
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៤៣.៧២៧.១០៨)
សាច់ប្រាក់និងសាច់ប្រាក់សមូលនៅចុងឆ្នាំ	៣១	១.៤៥៧.៦៩៧.៩៣៩	១.៤៥៩.៦១៣.៤៤៨	៥.៨៩៦.៣៨៨.១៦៣

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១. ព័ត៌មានទូទៅ

មុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) គឺជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត ដែលបង្កើតឡើងក្រោមច្បាប់ព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯក ទេស ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិ នៃ កម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ធនាគារជាធនាគារពាណិជ្ជកម្ម សម្រាប់ រយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣។ អាជ្ញាប័ណ្ណរបស់ធនាគារ ត្រូវបានធ្វើជាថ្មីទៅជាអាជ្ញាប័ណ្ណ អចិន្ត្រៃយ៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារធ្វើប្រតិបត្តិការក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ដោយផ្ដោតជាពិសេសលើការផ្តល់ ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតសម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំង សកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

សកម្មភាពចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ១១ លើរបាយការណ៍ ហិរញ្ញវត្ថុ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ មានបុគ្គលិកចំនួន ១៣.៧០៤ នាក់ (២០១៩៖ ១៣.៦៥៥ នាក់)។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗខាងក្រោមនេះ ត្រូវបានអនុវត្តដោយសម្ព័ន្ធធនាគារ និងធនាគារ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។ គោលនយោបាយទាំងអស់នេះ ត្រូវបានយកមកអនុវត្តប្រកបដោយ សង្គតិភាពនៅគ្រប់ការិយបរិច្ឆេទ លើកលែងតែមានការបញ្ជាក់បន្ថែម។

(ក) មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.រ.ទ.ហ.អ.ក”)។ របាយការណ៍ហិរញ្ញវត្ថុត្រូវ បានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើម។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ក) មូលដ្ឋាននៃការរៀបចំ (ត)

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អនុលោមទៅតាម ស.រ.ទ.ហ.អ.ក តម្រូវឲ្យប្រើប្រាស់ការប៉ាន់ស្មាន គណនេយ្យសំខាន់ៗ។ វាក៏តម្រូវឲ្យក្រុមប្រឹក្សាភិបាលធ្វើការវិនិច្ឆ័យក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យ របស់សម្ព័ន្ធធនាគារ និងធនាគារ។ ផ្នែកពាក់ព័ន្ធនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញដែលមានកម្រិតខ្ពស់ ឬផ្នែកដែលមាន ការសន្មត និងការប៉ាន់ស្មានជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ៣។

(ខ) ស្តង់ដារបានចេញផ្សាយប៉ុន្តែមិនទាន់បានប្រើ

ស្តង់ដារថ្មី និងការធ្វើវិសោធនកម្មស្តង់ដារមួយចំនួន បានចូលជាធរមាន សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើម បន្ទាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដែលការអនុវត្តមុនកាលកំណត់ត្រូវបានអនុញ្ញាត ប៉ុន្តែសម្ព័ន្ធធនាគារ និង ធនាគារមិនបានអនុវត្តស្តង់ដារមុនកាលកំណត់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះនៅឡើយទេ។

ស្តង់ដារដែលបានវិសោធនកម្មខាងក្រោមនេះ ទាំងនោះមិនត្រូវបានរំពឹងថានឹងមិនមានផលប៉ះពាល់ជាសារវន្ត ទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។

- កិច្ចសន្យាខាតបង់ - ចំណាយដើម្បីបំពេញកិច្ចសន្យា (ការធ្វើវិសោធនកម្មចំពោះ ស.គ.អ.ក ៣៧)។
- សម្បទានការជួលទាក់ទងនឹងកូវីដ១៩ (ការធ្វើវិសោធនកម្មចំពោះ ស.រ.ហ.អ.ក ១៦)។
- ទ្រព្យ រោងចក្រ និងបរិក្ខារ៖ ចំណូលមុនពេលប្រើប្រាស់ដែលបានកំណត់ទុកជាមុន (ការធ្វើវិសោធនកម្ម ចំពោះ ស.គ.អ.ក ១៦)។
- ឯកសារយោងចំពោះក្របខ័ណ្ឌទស្សនទាន (ការធ្វើវិសោធនកម្មចំពោះ ស.រ.ហ.អ.ក ៣)។
- ការធ្វើចំណាត់ថ្នាក់បំណុល ជាបំណុលរយៈពេលខ្លី ឬពេលវែង (ការធ្វើវិសោធនកម្មចំពោះ ស.គ.អ.ក ១)។

(គ) របាយការណ៍ហិរញ្ញវត្ថុរួម

(i) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនទាំងឡាយណាដែលសម្ព័ន្ធមានអភិបាលភាព។ សម្ព័ន្ធអភិបាលក្រុមហ៊ុន មួយនៅពេលដែលសម្ព័ន្ធប្រឈម ឬមានសិទ្ធិចំពោះផលអចេរពីការវិនិយោគជាមួយក្រុមហ៊ុន និងមានឥទ្ធិពលទៅ លើផលទាំងនោះតាមរយៈសិទ្ធិអំណាចរបស់ខ្លួនក្នុងការដឹកនាំសកម្មភាពដែលពាក់ព័ន្ធរបស់ក្រុមហ៊ុន។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(គ) របាយការណ៍ហិរញ្ញវត្ថុរួម (ត)

(i) ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

របាយការណ៍ហិរញ្ញវត្ថុរួម គឺរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ដែលបានរៀបចំសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពត្រូវបានផ្ទេរទៅឲ្យសម្ព័ន្ធធនាគារ និងបញ្ឈប់ការរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពបានបញ្ចប់។

រាល់ប្រតិបត្តិការ និងសមតុល្យជាសារវន្តរវាងសម្ព័ន្ធធនាគារត្រូវបានលុបចោល ហើយរបាយការណ៍ហិរញ្ញវត្ថុរួម ឆ្លុះបញ្ចាំងតែប្រតិបត្តិការខាងក្រៅតែប៉ុណ្ណោះ។ នៅពេលចាំបាច់ គោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានផ្លាស់ប្តូរដើម្បីធានាឲ្យបាននូវសង្គតិភាពជាមួយនឹងគោលនយោបាយដែលអនុវត្តដោយសម្ព័ន្ធ។

(ii) ការផ្លាស់ប្តូរអត្ថប្រយោជន៍ភាគហ៊ុនិកក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដោយមិនផ្លាស់ប្តូរអភិបាលភាព

ប្រតិបត្តិការជាមួយអប្បបរមាភាគភាគកម្ម ដែលមិនធ្វើឲ្យមានការបាត់បង់អភិបាលភាព ត្រូវបានកត់ត្រាជាប្រតិបត្តិការមូលធន ដូចប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនក្នុងនាមជាម្ចាស់ដែរ។ ករណីមានការទិញពីអប្បបរមាភាគភាគកម្មលម្អៀងរវាង តម្លៃតបស្នងដែលបានបង់ និងចំណែកពាក់ព័ន្ធនៃតម្លៃយោងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានទិញ ត្រូវបានកត់ត្រាជាកចេញពីមូលធន។ ករណីមានការលក់អប្បបរមាភាគភាគកម្ម លម្អៀងរវាង តម្លៃតបស្នងដែលបានទទួល និងចំណែកពាក់ព័ន្ធនៃតម្លៃយោងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានលក់ ក៏ត្រូវកត់ត្រាក្នុងមូលធនដែរ។

(iii) ការលក់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ

នៅពេលដែលសម្ព័ន្ធលែងមានអភិបាលភាព អត្ថប្រយោជន៍ដែលមាននៅក្នុងក្រុមហ៊ុនត្រូវបានវាស់វែងឡើងវិញទៅតាមតម្លៃសមស្រប នៅកាលបរិច្ឆេទដែលអភិបាលភាពបានបាត់បង់ ជាមួយនឹងការផ្លាស់ប្តូរនៃតម្លៃ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ តម្លៃសមស្របគឺជាតម្លៃយោងដំបូងសម្រាប់គោលបំណងគណនេយ្យជាបន្តបន្ទាប់ សម្រាប់អត្ថប្រយោជន៍ដែលត្រូវទទួលបានទុកជាសមាគម ការដាក់ទុនរួមគ្នា ឬទ្រព្យសកម្មហិរញ្ញវត្ថុ។ លើសពីនេះទៀត ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅគ្រាមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗទាក់ទងនឹងអង្គភាពនោះ ត្រូវកត់ត្រាដូចករណីដែលសម្ព័ន្ធបានលក់ដោយផ្ទាល់នៃទ្រព្យសកម្ម ឬសងបំណុលដែលពាក់ព័ន្ធ។ វាអាចមានន័យថា ចំនួនដែលបានទទួលនៅគ្រាមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅរបាយការណ៍ប្រាក់ចំណេញ ឬខាត។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(គ) របាយការណ៍ហិរញ្ញវត្ថុរួម (ត)

(iv) ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរាយការណ៍តាមផ្ទៃដើម ដកការខាតបង់ឱនភាពនៃតម្លៃបង្គរ នៅក្នុងរបាយការណ៍ដោយឡែករបស់ធនាគារ។ នៅពេលលក់ការវិនិយោគនោះចេញវិញ តម្លៃលម្អៀងរវាងតម្លៃ តបស្ម័ងដែលបានមកពីការលក់ និងតម្លៃយោងរបស់វា ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញឬខាត។

ចំនួនទឹកប្រាក់ដែលត្រូវទទួលបានពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលធនាគារមិនរំពឹងថានឹងសងត្រឡប់មកវិញនា ពេលអនាគត ត្រូវបានចាត់ទុកជាផ្នែកមួយនៃការវិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស

(i) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

ធាតុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៃសម្ព័ន្ធ ត្រូវបានវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណនៃ បរិស្ថានសេដ្ឋកិច្ចសំខាន់ដែលក្រុមហ៊ុនប្រើនៅក្នុងកិច្ចប្រតិបត្តិការ (រូបិយប័ណ្ណមុខងារ)។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់ សម្ព័ន្ធធនាគារ និងធនាគារ។

(ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណមុខងារ តាមអត្រាប្តូរប្រាក់ នាការលបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណបរទេសដែលកើតមក ពីការទូទាត់នៃប្រតិបត្តិការទាំងនេះ និងពីការប្រែសម្រួលអត្រាប្តូរប្រាក់ នៅចុងការិយបរិច្ឆេទរបស់ទ្រព្យសកម្ម និង បំណុលរូបិយប័ណ្ណនានា ដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានកត់ត្រានៅក្នុង របាយការណ៍ចំណេញ ឬខាត។

(iii) សម្ព័ន្ធធនាគារ

របាយការណ៍លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុនៃកិច្ចប្រតិបត្តិការក្រៅប្រទេស (ដែលមិនមានរូបិយប័ណ្ណនៃ សេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់ហួសហេតុ) ដែលមានរូបិយប័ណ្ណមុខងារខុសគ្នាពីរូបិយប័ណ្ណសម្រាប់ការបង្ហាញ របស់ធនាគារ ត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណសម្រាប់ការបង្ហាញ ដូចខាងក្រោម៖

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស (ត)

(iii) សម្ព័ន្ធធនាគារ (ត)

- ក) ទ្រព្យសកម្មនិងបំណុលសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបានបង្ហាញ ត្រូវបានប្រែសម្រួលតាមអត្រាបិទបញ្ជីនៅចុងការិយបរិច្ឆេទនៃរបាយការណ៍។
- ខ) ប្រាក់ចំណូលនិងចំណាយ សម្រាប់ការរាយការណ៍ចំណេញ ឬខាតនីមួយៗ ត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រាក់ជាមធ្យម (លើកលែងតែអត្រាមធ្យមនេះមិនមែនជាភាពប្រហាក់ប្រហែលសមហេតុផលនៃផលប៉ះពាល់បង្គុយរបស់អត្រានៅកាលបរិច្ឆេទប្រតិបត្តិការក្នុងករណីដែលចំណូល និងចំណាយត្រូវបានប្រែសម្រួលតាមអត្រានៅកាលបរិច្ឆេទនៃប្រតិបត្តិការនេះ) និង
- គ) រាល់ភាពខុសគ្នានៃលម្អៀងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជាសមាសធាតុដាច់ដោយឡែកនៃមូលធន។

លម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតឡើងពីការប្រែសម្រួលនៃការវិនិយោគសុទ្ធ នៅក្នុងកិច្ចប្រតិបត្តិការបរទេសណាមួយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលស្តីពីផ្សេងៗ នៅក្នុងមូលដ្ឋាននៃការរួមបញ្ចូលគ្នា។ នៅពេលកិច្ចប្រតិបត្តិការបរទេស ត្រូវបានលក់ដោយផ្នែក លម្អៀងពីការប្តូររូបិយប័ណ្ណ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅរបាយការណ៍ចំណេញ ឬខាតដែលជាផ្នែកមួយនៃចំណេញ ឬខាតពីការលក់។

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និងការវាស់វែងលើកដំបូង

សម្ព័ន្ធធនាគារ ឬធនាគារទទួលស្គាល់លើកដំបូងនូវឥណទាននិងបុរេប្រទាន ប្រាក់បញ្ញើ ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ នៅកាលបរិច្ឆេទដែលកើតមាន។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (រួមមានការទិញ និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុជាប្រចាំ) ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទដូចជា ដែលជាភាគហិរញ្ញវត្ថុដែលសម្ព័ន្ធធនាគារឬធនាគារក្លាយជាភាគីនៃកិច្ចសន្យារបស់របស់ឧបករណ៍។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប ឬកន្លះ (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត ("FVTPL") ចំណាយប្រតិបត្តិការដែលកើតមកពីការទិញ ឬចេញផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់

នៅក្នុងការទទួលស្គាល់លើកដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជា៖ តម្លៃដករំលស់តម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ (“FVOCI”) ឬតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”)។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមតម្លៃដករំលស់ ប្រសិនបើវាបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ដែលជាត្រូវទូទាត់ប្រាក់ដើម និងការប្រាក់ តាមបរិមាណប្រាក់ដើមនៅជំពាក់ (“SPPI”)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងតាម FVOCI លុះត្រាតែវាបានបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ដែលជា SPPI។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរសម្ព័ន្ធធនាគារ និងធនាគារ ត្រូវអាចជ្រើសរើសជាស្ថាពរដើម្បីបង្ហាញការប្រែប្រួលតម្លៃសមស្របនៅគ្រាបន្ទាប់ ក្នុងលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកមូលដ្ឋានតាមការវិនិយោគនីមួយៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់លើកដំបូង សម្ព័ន្ធធនាគារ ឬធនាគារអាចនឹងកំណត់ជាស្ថាពរនូវទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាម FVTPL ប្រសិនបើបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមតម្លៃដករំលស់ ឬតាម FVOCI ប្រសិនបើអនុវត្តដូច្នេះត្រូវលុបបំបាត់ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

ការវាយតម្លៃម៉ូដែលអាជីវកម្ម

សម្ព័ន្ធធនាគារ ឬធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃម៉ូដែលអាជីវកម្ម ដែលទ្រព្យសកម្មមួយត្រូវបានកាន់កាប់ក្នុងកម្រិតសម្ពាធហ្វាស៊ីលីដីមួយ ព្រោះវាឆ្លុះបញ្ចាំងបានល្អបំផុតអំពីមធ្យោបាយដែលអាជីវកម្មត្រូវបានគ្រប់គ្រង និងព័ត៌មានទៅដែលបានផ្តល់ជូនអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានចែងសម្រាប់សម្ពាធហ្វាស៊ីលីដី និងការអនុវត្តជាក់ស្តែងនូវគោលនយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឲ្យមានលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសម្ពាធហ្វាស៊ីលីដី និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ ឬធនាគារ
- ហានិភ័យដែលជះឥទ្ធិពលដល់លទ្ធផលនៃម៉ូដែលអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងម៉ូដែលអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់ផ្នែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណនិងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់ទាំងនោះ និងការរំពឹងទុកអំពីសកម្មភាពនៃការលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពនៃការលក់មិនត្រូវបានយកមកពិចារណាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទាំងមូលនៃវិធីសាស្ត្រដែលសម្ព័ន្ធធនាគារ ឬធនាគារ បានចែងអំពីគោលបំណងសម្រាប់សម្រេចបានការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងវិធីសាស្ត្រក្នុងការទទួលបានលំហូរសាច់ប្រាក់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលទុកសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនទុកសម្រាប់ប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនទុកសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យានិងសម្រាប់លក់ឡើយ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii). ការធ្វើចំណាត់ថ្នាក់ (ត)

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាជាការទូទាត់តែប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់លើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើម នៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងកម្រិតប្រាក់ចំណេញ។

សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃថាតើសាច់ប្រាក់តាមកិច្ចសន្យា គឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ដែរ ឬទេ។ វារួមបញ្ចូលការវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនអាចបំពេញតាមលក្ខខណ្ឌនៃការទូទាត់តែប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ សម្ព័ន្ធធនាគារ និងធនាគារ ពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាហេតុដែលអាចផ្លាស់ប្តូរចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខណៈពិសេសអានុភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតសម្ព័ន្ធធនាគារឬធនាគារក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជា ឥណទានមានទ្រព្យដាក់បញ្ចាំជាក់លាក់) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមរយៈពេលកំណត់) ។

សម្ព័ន្ធធនាគារ ឬធនាគារមានសម្ពាធឥណទានមានអត្រាថេររយៈពេលវែងដែលសម្ព័ន្ធធនាគារ ឬធនាគារមានជម្រើសស្នើឱ្យកែប្រែអត្រាការប្រាក់នៅកាលបរិច្ឆេទនៃការកំណត់ជាថ្មីឡើងវិញតាមរយៈពេលកំណត់។ សិទ្ធិកំណត់ឡើងវិញទាំងនេះ ត្រូវបានកម្រិតតាមអត្រាទីផ្សារនៅពេលមានការកែប្រែដែលសម្ព័ន្ធធនាគារ ឬធនាគារមានជម្រើសក្នុងការទទួលយកអត្រាការប្រាក់ដែលបានកែតម្រូវ ឬសងប្រាក់ដើមឥណទានដោយមិនមានការពិន័យ។ សម្ព័ន្ធធនាគារ ឬធនាគារបានកំណត់ថា លំហូរសាច់ប្រាក់តាមកិច្ចសន្យានៃឥណទានទាំងនេះ គឺជា SPPI ពីព្រោះជម្រើសមានការផ្លាស់ប្តូរអត្រាការប្រាក់តាមរបៀបមួយដែលជាតម្លៃតបស្នងសម្រាប់ពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ ហានិភ័យឥណទាន ចំណាយ និងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត ទាក់ទងនឹងចំនួនប្រាក់ដើមដែលនៅជាប់ជំពាក់។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii). ការធ្វើចំណាត់ថ្នាក់ (ត)

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយសម្ព័ន្ធធនាគារ ឬធនាគារ ដែលត្រូវបានធានាដោយទ្រព្យដាក់បញ្ចាំរបស់អតិថិជន បានកម្រិតសម្ព័ន្ធធនាគារ ឬធនាគារក្នុងការទាមទារលំហូរសាច់ប្រាក់របស់ទ្រព្យដាក់បញ្ចាំ (ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់)។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ ឬធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថា ឥណទាននោះ បំពេញតាមលក្ខខណ្ឌទូទាត់តែប្រាក់ដើម និងការប្រាក់ដែរ ឬទេ។ ជាទូទៅសម្ព័ន្ធធនាគារ ឬធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃសំណងឥណទានដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជាបុគ្គលឬក្រុមបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់សម្ព័ន្ធធនាគារ ឬធនាគារនៃការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលទ្រព្យដាក់បញ្ចាំពេញលេញ
- វិសាលភាពដែលទ្រព្យដាក់បញ្ចាំបង្ហាញពីទ្រព្យសកម្មរបស់អតិថិជនទាំងអស់ ឬជាផ្នែកណាមួយ និង
- ថាតើសម្ព័ន្ធធនាគារ ឬធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការកើនតម្លៃនៃទ្រព្យសកម្មនេះ ឬទេ។

ការធ្វើចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចាត់ថ្នាក់ឡើងវិញបន្ទាប់ពីការទទួលស្គាល់លើកដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលបន្ទាប់ពីសម្ព័ន្ធធនាគារ ឬធនាគារផ្លាស់ប្តូរម៉ូដែលអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ ឬធនាគារ បានចាត់ថ្នាក់បំណុលហិរញ្ញវត្ថុរបស់ខ្លួន (ក្រៅពីការធានាហិរញ្ញវត្ថុ និងការសន្យាផ្តល់ឥណទាន) ជាការវាស់វែងតាមតម្លៃដករំលស់ថ្លៃដើម ឬ FVTPL។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ ឬធនាគារ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិតាមកិច្ចសន្យាក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ (សូមមើល(iv)) ឬការផ្ទេរសិទ្ធិទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលរាល់ហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាភាគីសិទ្ធិ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលសម្ព័ន្ធធនាគារ ឬធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាភាគីសិទ្ធិ ហើយវាមិនរក្សាអភិបាលភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

នៅពេលដែលមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i). តម្លៃតបស្ម័ងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលបានទទួលយក) និង (ii). ចំណេញ ឬខាតសរុប ដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ។

ការចំណេញ ឬខាតបង់សរុប ដែលត្រូវបានទទួលស្គាល់នៅក្នុង OCI ទាក់ទងនឹងមូលបត្រវិនិយោគមូលធនដែលបានកំណត់ជា FVOCI មិនត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត នៅពេលដែលមានការឈប់ទទួលស្គាល់នូវមូលបត្របែបនេះឡើយ ដូចដែលបានពន្យល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតនិងលទ្ធផលលម្អិតផ្សេងៗ។ ភាគកម្មលើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានផ្ទេរដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការឈប់ទទួលស្គាល់ដែលត្រូវបានបង្កើត ឬរក្សាទុកដោយសម្ព័ន្ធធនាគារ ឬធនាគារ ត្រូវបានទទួលស្គាល់ជា ទ្រព្យសកម្ម ឬបំណុលដាច់ដោយឡែក។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ ឬធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុមួយ នៅពេលកាតព្វកិច្ចតាមកិច្ចសន្យាត្រូវបានបោះបង់ចោល ឬត្រូវបានលុបចោល ឬផុតកាលកំណត់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(iv). ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះសម្ព័ន្ធធនាគារ ឬធនាគារវាយតម្លៃថាតើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតកាលកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (៣)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីមួយត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប ឬកន្លះ ចំណាយប្រតិបត្តិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានកាត់ត្រាដូចខាងក្រោម៖

- ថ្លៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែលជាសំណងនៃចំណាយប្រតិបត្តិការដែលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងលើកដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ ឬខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើការឈប់ទទួលស្គាល់។

ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅគឺដើម្បីទទួលបានមកវិញជាអតិបរមានៃលក្ខខណ្ឌតាមកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើសម្ព័ន្ធធនាគារ ឬធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ នោះត្រូវពិចារណាជាដំបូងថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបានលុបចេញពីបញ្ជី មុនពេលធ្វើការកែប្រែកើតឡើងដែរ ឬទេ (សូមមើលគោលនយោបាយការលុបចេញពីបញ្ជី នៅខាងក្រោម)។ វិធីសាស្ត្រនេះមានផលប៉ះពាល់ដល់លទ្ធផលនៃការវាយតម្លៃបរិមាណ និងមានន័យថាលក្ខណៈវិនិច្ឆ័យនៃកាលបរិច្ឆេទទទួលស្គាល់ ជាធម្មតាមិនបំពេញបានករណីទាំងនេះទេ។

ធនាគារ អេស៊ីលីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដករំលស់ ឬ FVOCI មិនបណ្តាលឲ្យមានការ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះសម្ព័ន្ធធនាគារ ឬធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងដុលនៃ ទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការ កែតម្រូវជាចំណេញ ឬខាត នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បី ឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែប្រែ។ រាល់ចំណាយ ឬថ្លៃសេវាដែលកើតឡើង និង ថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែប្រែ ធ្វើការកែតម្រូវតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបាន ធ្វើការប្រែ និងត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែនោះ។

ប្រសិនបើការកែប្រែនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ (សូមមើល (vii)) នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃរបស់ទ្រព្យសកម្ម។ ក្នុងករណីផ្សេង ទៀត ត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព (សូមមើល (កំណត់សម្គាល់២(៥)))។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ ឬធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែប្រែ ហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែប្រែនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មី មួយ ត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលត្រូវបានឈប់ ទទួលស្គាល់ និងតម្លៃតបស្នងដែលបានទូទាត់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។ តម្លៃតបស្នងដែលបាន ទូទាត់រួមមាន ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលថ្មី រួមទាំង បំណុលហិរញ្ញវត្ថុដែលបានកែប្រែថ្មី។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែប្រែបំណុលហិរញ្ញវត្ថុនេះមិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះតម្លៃដករំលស់នៃបំណុលត្រូវបានគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់បំណុលហិរញ្ញវត្ថុដែលមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែប្រែ។ រាល់ចំណាយ និងថ្លៃសេវាដែលកើតឡើង ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែប្រែនោះ ដោយធ្វើការគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

(v). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែសម្ព័ន្ធនាគារ ឬធនាគារ មានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏លក់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ចំណូល និងចំណាយ ត្រូវបានបង្ហាញជាមូលដ្ឋានសុទ្ធនៅពេលដែលត្រូវបានអនុញ្ញាតដោយ ស.រ.ហ.អ.ក ឬសម្រាប់ចំណេញ ឬខាត ដែលកើតឡើងពីក្រុមនៃប្រតិបត្តិការស្រដៀងគ្នា ដូចជានៅក្នុងសកម្មភាពជួញដូររបស់សម្ព័ន្ធនាគារ ឬធនាគារ។

(vi). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាថ្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬថ្លៃដែលបានសងចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារនានានៅកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលសម្ព័ន្ធនាគារ ឬធនាគារ អាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យមិនមែនប្រតិបត្តិការ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vi). ការវាស់វែងតម្លៃសមស្រប (ត)

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈពិសេសនៃតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវសងតាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចតម្រូវឲ្យសង។

សម្ព័ន្ធធនាគារ ឬធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមនៃតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii). ឱនភាពនៃតម្លៃ

សម្ព័ន្ធធនាគារ ឬធនាគារទទួលស្គាល់សំវិធានធនលើការខាតបង់ សម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក (ECL) ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលជាឧបករណ៍បំណុល
- គណនីភតិសន្យាត្រូវទទួល
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាផ្តល់ឥណទានដែលបានបោះផ្សាយ

ពុំមានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់លើការវិនិយោគមូលធនឡើយ។

សម្ព័ន្ធធនាគារ ឬធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ECL ពេញមួយអាយុកាលលើកលែងឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាម ECL ១២ ខែ ដូចខាងក្រោមនេះ៖

- មូលបត្រវិនិយោគបំណុលដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាបនាកាលបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីគណនីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

សំវិធានធនលើការខាតបង់សម្រាប់គណនីភតិសន្យាត្រូវទទួលតែងតែត្រូវបានវាស់វែងតាមចំនួនស្មើនឹង ECL ពេញមួយអាយុកាល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

សម្ព័ន្ធធនាគារ ឬធនាគារពិចារណាលើមូលបត្រវិនិយោគបំណុលមួយជាមានហានិភ័យឥណទានទាប នៅពេលដែលចំណាត់ថ្នាក់ហានិភ័យឥណទានរបស់វាស្មើទៅនឹងនិយមន័យដែលត្រូវបានគេស្គាល់ជាសកលនៃ “ថ្នាក់វិនិយោគ”។ សម្ព័ន្ធធនាគារ ឬធនាគារមិនអនុវត្តការលើកលែងហានិភ័យឥណទានទាបចំពោះឧបករណ៍ហិរញ្ញវត្ថុដទៃទៀតឡើយ។

ECL ១២ ខែ គឺជាផ្នែកនៃ ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល ១២ ខែ របស់ឧបករណ៍ហិរញ្ញវត្ថុមួយដែលអាចកើតឡើងក្នុងរយៈពេល ១២ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ECL ១២ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី ១”។

ECL ពេញមួយអាយុកាល (Life-time ECL) គឺជា ECL ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងអាយុកាលដែលរំពឹងទុក (expected life) ទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ប៉ុន្តែមិនមែនមានឱនភាពនៃតម្លៃឥណទាន (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី ២”។

ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានដែលបានផ្អែកតាមប្រូបាប៊ីលីតេនៃការខាតបង់ឥណទាន។ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះខាតសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងលំហូរសាច់ប្រាក់ដែលជំពាក់ ដោយយោងតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលសម្ព័ន្ធធនាគារ ឬធនាគាររំពឹងទុកថានឹងទទួលបាន) ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក។
- កិច្ចសន្យាផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជំពាក់សម្ព័ន្ធធនាគារ ឬធនាគារ ប្រសិនបើកិច្ចសន្យាឥណទានត្រូវបានប្រើប្រាស់ និងលំហូរសាច់ប្រាក់ដែលសម្ព័ន្ធធនាគារ ឬធនាគាររំពឹងទុកថានឹងទទួលបាន និង
- កិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ការទូទាត់ដែលរំពឹងទុក ចំពោះចំនួនទឹកប្រាក់ដែលនឹងផ្តល់ទៅអ្នកទទួលបានដោយដកចេញនូវចំនួនទឹកប្រាក់ដែលសម្ព័ន្ធធនាគារ ឬធនាគាររំពឹងថានឹងទទួលបានមកវិញ។

ធនាគារ អេស៊ីលីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការវាស់វែង ECL (ត)

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែង ECL គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (PD);
- ការខាតបង់ដែលបណ្តាលមកពីការខកខានសង (LGD) និង
- ទំហំនៃការខកខានសង (EAD)

ECL សម្រាប់ទំហំក្នុងដំណាក់កាលទី ១ ត្រូវបានគណនាដោយផលគុណនៃប្រូបាប៊ីលីតេនៃការខកខានសង ក្នុង ១២ ខែ នឹង ការខាតបង់ដែលបណ្តាលមកពីការខកខានសង នឹង ទំហំនៃការខកខានសង។ ECL ពេញមួយអាយុកាល ត្រូវបានគណនាដោយផលគុណនៃប្រូបាប៊ីលីតេនៃការខកខានសង ពេញមួយអាយុកាល នឹង ការខាតបង់ដែលបណ្តាលមកពីការខកខានសង នឹង ទំហំនៃការខកខានសង។

ប្រូបាប៊ីលីតេនៃការខកខានសង (PD) ផ្តល់នូវការប៉ាន់ប្រមាណនៃលទ្ធភាពដែលអតិថិជនម្នាក់នឹងមិនអាចបំពេញកាតព្វកិច្ចបំណុល ឬភាពខកខានក្នុងរយៈពេលជាក់លាក់មួយ។ ទ្រព្យសកម្មហិរញ្ញវត្ថុក្រោម វិធីសាស្ត្រទូទៅដែលតម្រូវមានដំណាក់កាលនឹងតម្រូវទាំងការប៉ាន់ស្មានប្រូបាប៊ីលីតេនៃការខកខានសងក្នុង១២ខែ និង ប្រូបាប៊ីលីតេនៃការខកខានសងក្នុងពេញមួយអាយុកាល ដោយយោងទៅតាមទិន្នន័យប្រវត្តិសាស្ត្រដោយប្រើវិធីសាស្ត្រ Migration (migration approach) ឬវិធីសាស្ត្រការផ្តល់ចំណាត់ថ្នាក់លទ្ធភាពសងពីភាគីឯករាជ្យ។

ការខាតបង់ដែលបណ្តាលមកពីការខកខានសង គឺជាកម្រិតដែលអាចបាត់បង់ប្រសិនបើមានការខកខានសង។ ការខាតបង់ដែលបណ្តាលមកពីការខកខានសង ត្រូវបានកំណត់ជាភាគរយនៃទំហំប្រឈមដែលធនាគារអាចនឹងបាត់បង់ក្នុងករណីដែលអតិថិជនខកខានសង។ ការខាតបង់ទាំងនេះជាធម្មតាត្រូវបានបង្ហាញជាភាគរយនៃទំហំនៃការខកខានសង (EAD) ហើយពឹងផ្អែកលើប្រភេទនិងចំនួនទ្រព្យដាក់បញ្ចាំព្រមទាំងប្រភេទនៃអតិថិជន និងការប្រមូលបំណុលដែលរំពឹងទុកពីអតិថិជន ។

ជាមួយនឹងតម្លៃទ្រព្យដាក់បញ្ចាំដែលត្រឹមត្រូវ ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មពីមួយពេលទៅមួយពេល ធនាគារអាចពិចារណាយកទ្រព្យដាក់បញ្ចាំចូលទៅក្នុងការគណនា ការខាតបង់ដែលបណ្តាលមកពីការខកខានសង សម្រាប់ការគណនា ECL។ ក្នុងករណីមានទ្រព្យដាក់បញ្ចាំលើសលុប កម្រិតទាបបំផុតរបស់ ការខាតបង់ដែល បណ្តាលមកពីការខកខានសង មួយ នឹងត្រូវយកទៅអនុវត្តសម្រាប់ការគណនា ECL។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការវាស់វែង ECL (ត)

ទំហំនៃការខកខានសង គឺជាចំនួនទឹកប្រាក់នៅជំពាក់ នៅពេលមានការខកខានសង។ ទោះយ៉ាងណា ទំហំនៃការខកខានសង ខុសគ្នាទៅតាមលក្ខណៈនៃផលិតផល៖

- ហ្វាស៊ីលីពីរវិស័យ៖ ចំនួនទឹកប្រាក់បច្ចុប្បន្នដែលត្រូវបានអនុញ្ញាតក្រោមកិច្ចសន្យា និងកើតឡើងពីការធ្វើវិលស្ទើរ
- ហ្វាស៊ីលីពីអាចប្រើប្រាស់ឡើងវិញ៖ អត្រាប្រើប្រាស់
- ក្រៅតារាងតុល្យការ៖ កត្តាបំប្លែងឥណទាន ("CCF")

ដូចការរៀបរាប់ខាងលើ និងដោយផ្អែកលើការប្រើប្រាស់ជាអតិបរមានៃប្រូបាប៊ីលីតេនៃការខកខានសងក្នុង ១២ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី១ សម្ព័ន្ធធនាគារ ឬធនាគារវាស់វែង ECL ដោយពិចារណាលើហានិភ័យនៃការខកខានសង ក្នុងរយៈពេលតាមកិច្ចសន្យាជាអតិបរមា (រួមបញ្ចូលទាំងជម្រើសការពន្យារពេលសងរបស់អតិថិជនប្រសិនបើមាន) ដែលប្រឈមនឹងហានិភ័យឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ សម្ព័ន្ធធនាគារ ឬ ធនាគារពិចារណាលើរយៈពេលដែលវែងជាងមួយ។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលសម្ព័ន្ធធនាគារ ឬធនាគារមានសិទ្ធិទាមទារការសងត្រឡប់នៃឥណទាន ឬបុរេប្រទាន ឬបញ្ចប់កិច្ចសន្យាធានា ឬកិច្ចសន្យាផ្តល់ឥណទាន។

ទោះយ៉ាងណាក៏ដោយ សម្រាប់ហ្វាស៊ីលីពីប័ណ្ណឥណទានដែលរួមមានទាំងឥណទាន និងធាតុការសន្យាផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់ ដែលសម្ព័ន្ធធនាគារ ឬធនាគារវាស់វែង ECL ក្នុងរយៈពេលមួយវែងជាងរយៈពេលតាមកិច្ចសន្យាអតិបរមា ប្រសិនបើ សមត្ថភាពតាមកិច្ចសន្យារបស់សម្ព័ន្ធធនាគារ ឬធនាគារ ក្នុងការទាមទារសំណង និងលុបចោលការសន្យាផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់ មិនកំណត់ការប្រឈមរបស់សម្ព័ន្ធធនាគារ ឬធនាគារចំពោះការខាតបង់ឥណទានចំពោះរយៈពេលជូនដំណឹងតាមកិច្ចសន្យា។ ហ្វាស៊ីលីពីទាំងនេះមិនមានរយៈពេលថេរ ឬធានាសម្ព័ន្ធសងត្រឡប់ទេ ហើយត្រូវបានគ្រប់គ្រងលើមូលដ្ឋានហ្វាស៊ីលីពីក្រុម។ សម្ព័ន្ធធនាគារ ឬធនាគារអាចលុបចោលពួកគេដោយប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែសិទ្ធិតាមកិច្ចសន្យានេះមិនត្រូវបានអនុវត្តនៅក្នុងការគ្រប់គ្រងប្រចាំថ្ងៃជាធម្មតាទេ ប៉ុន្តែនៅពេលដែលសម្ព័ន្ធធនាគារ ឬ ធនាគារ ដឹងអំពីការកើនឡើងហានិភ័យឥណទាននៅកម្រិតហ្វាស៊ីលីពី។ រយៈពេលវែងជាងនេះ ត្រូវបានប៉ាន់ប្រមាណដោយគិតគូរពីសកម្មភាពគ្រប់គ្រងហានិភ័យឥណទាន ដែលសម្ព័ន្ធធនាគារ ឬធនាគាររំពឹងថានឹងអនុវត្ត ហើយដែលអាចជួយកាត់បន្ថយ ECL បាន។ ទាំងនេះរួមបញ្ចូលទាំងការកាត់បន្ថយកម្រិតកំណត់ការលុបចោលនៃហ្វាស៊ីលីពី និង/ឬ បង្វែរសមតុល្យដែលនៅជំពាក់ទៅជាឥណទានដែលមានលក្ខខណ្ឌសងត្រឡប់វិញថេរ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាត់បន្ថយទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរសាច់ប្រាក់ដែលរំពឹងទុកថាទុកជាតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទវាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន

នៅកាលបរិច្ឆេទវាយការណ៍នីមួយៗ សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមតម្លៃដករំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុបំណុលដែលបានកត់ត្រាតាម FVOCI និងគណនីត្រូវទទួលបានភតិសន្យាហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទានដែរ ឬទេ (សំដៅលើ “ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី៣”។ ទ្រព្យសកម្មហិរញ្ញវត្ថុមួយមានឱនភាពនៃតម្លៃឥណទាន នៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើន ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ បានកើតឡើង។

ធនាគារ អេស៊ីលីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទាន រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានសង់ ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃឥណទាន ឬបុរេប្រទាន ដោយសម្ព័ន្ធនាគារ ឬធនាគារ លើលក្ខខណ្ឌដែលសម្ព័ន្ធនាគារ ឬធនាគារមិនគួរយល់ព្រម
- អតិថិជនទំនងជានឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុផ្សេងទៀតឡើងវិញ
- ការបាត់បង់ទីផ្សារសកម្មចំពោះទ្រព្យដាក់បញ្ចាំមួយដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានចាត់ទុកឡើងវិញ ដោយសារតែការធ្លាក់ចុះនៃស្ថានភាពរបស់អតិថិជន ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឲ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានសម្រាប់ការជួញដូររាយដែលហួសកាលកំណត់សង់ ៩០ថ្ងៃ ឬលើសពីនេះ ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន ទោះបីជានិយមន័យនៃការខកខានសង់តាមបទប្បញ្ញត្តិបានកំណត់ផ្សេងគ្នាក៏ដោយ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងដោយតម្លៃដករំលស់៖ ជាការកាត់បន្ថយពីតម្លៃយោងដុលរបស់ទ្រព្យសកម្ម
- ការសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ជាទូទៅ ជាការធ្វើសំវិធានធន
- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុមួយរួមបញ្ចូលទាំងសមាសធាតុមិនទាន់បានប្រើប្រាស់ និងបានប្រើប្រាស់ហើយសម្ព័ន្ធនាគារ ឬធនាគារមិនអាចកំណត់ ECL លើសមាសធាតុការសន្យាផ្តល់ឥណទានដោយឡែកពីសមាសធាតុនៃការសន្យាផ្តល់ឥណទានដែលបានប្រើប្រាស់ សម្ព័ន្ធនាគារ ឬធនាគារធ្វើការបង្ហាញសំវិធានធនខាតបង់រួមបញ្ចូលគ្នាសម្រាប់សមាសធាតុទាំងពីរ។ ចំនួនរួមបញ្ចូលគ្នាត្រូវបានបង្ហាញជាការកាត់ចេញពីតម្លៃយោងដុលនៃសមាសធាតុដែលបានប្រើប្រាស់។ ចំនួនលើសរបស់សំវិធានធនខាតបង់លើតម្លៃយោងដុលនៃសមាសធាតុដែលបានប្រើប្រាស់ ត្រូវបានបង្ហាញជាការធ្វើសំវិធានធន និង

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

សំវិធានធនខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម៖ (ត)

- ឧបករណ៍បំណុលដែលវាស់វែងតាម FVOCI៖ មិនមានសំវិធានធនខាតបង់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុទេ ពីព្រោះតម្លៃយោងនៃទ្រព្យសកម្មទាំងនេះគឺជាតម្លៃសមស្រប។ ទោះយ៉ាងណាក៏ដោយសំវិធានធនខាតបង់ត្រូវបានលាតត្រដាង និងទទួលស្គាល់នៅក្នុងទុនបម្រុងតម្លៃសមស្រប។

ការលុបចេញពីបញ្ជី

ឥណទាន និងមូលបត្របំណុលត្រូវបានលុបចេញពីបញ្ជី (ជាផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកសមហេតុផលថា អាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬចំណែកណាមួយ។ ករណីនេះមានជាទូទៅ នៅពេលសម្ព័ន្ធធនាគារ ឬធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងតាមកម្រិតទ្រព្យសកម្មទោល។

ទឹកប្រាក់ដែលប្រមូលបានមកវិញពីចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងរបាយការណ៍ចំណេញ ឬខាត និង OCI។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែអាចជាកម្មវត្ថុចំពោះសកម្មភាពទាមទារសងមកវិញតាមផ្លូវច្បាប់ ដើម្បីអនុលោមតាមនីតិវិធីរបស់សម្ព័ន្ធធនាគារ ឬធនាគារក្នុងការប្រមូលមកវិញនូវទឹកប្រាក់ដែលនៅដំណាក់។

ការធានាហិរញ្ញវត្ថុមិនមែនជាផ្នែកសំខាន់នៃកិច្ចសន្យា

សម្ព័ន្ធធនាគារ ឬធនាគារ វាយតម្លៃថាតើកិច្ចសន្យាធានាហិរញ្ញវត្ថុ គឺជាធាតុផ្សំមួយដ៏សំខាន់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានរាប់បញ្ចូលជាសមាសធាតុនៃឧបករណ៍នោះ ឬជាកិច្ចសន្យាដែលត្រូវបានកត់ត្រាដោយឡែកពីគ្នា។ កត្តាដែលសម្ព័ន្ធធនាគារ ឬធនាគារពិចារណានៅពេលធ្វើការវាយតម្លៃនេះរួមមាន៖

- ការធានាគឺជាផ្នែកមួយនៃលក្ខខណ្ឌតាមកិច្ចសន្យារបស់ឧបករណ៍បំណុល
- ការធានាត្រូវបានទាមទារដោយច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងកិច្ចសន្យារបស់ឧបករណ៍បំណុល
- ការធានាត្រូវបានបញ្ចូលក្នុងពេលដំណាលគ្នានឹងឧបករណ៍បំណុល និង
- ការធានាត្រូវបានផ្តល់ដោយក្រុមហ៊ុនមេរបស់អ្នកខ្ចី ឬក្រុមហ៊ុនផ្សេងទៀតនៅក្នុងសម្ព័ន្ធរបស់អ្នកខ្ចី។

ធនាគារ អេស៊ីលីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ប្រសិនបើសម្ព័ន្ធធនាគារ ឬធនាគារ កំណត់ថាការធានាគឺជាធាតុផ្សំសំខាន់មួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ នោះ បុព្វលាភត្រូវសងណាមួយទាក់ទងនឹងការទទួលស្គាល់លើកដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជា ចំណាយ ប្រតិបត្តិការក្នុងការធ្វើលទ្ធកម្មទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្ព័ន្ធធនាគារ ឬធនាគារពិចារណាលើផលប៉ះពាល់ នៃការការពារនៅពេលវាស់វែងតម្លៃសមស្របនៃឧបករណ៍បំណុល និងនៅពេលវាស់វែង ECL។

ប្រសិនបើសម្ព័ន្ធធនាគារ ឬធនាគារកំណត់ថាការធានាមិនមែនជាធាតុផ្សំសំខាន់នៃឧបករណ៍បំណុលទេ នោះវា ទទួលស្គាល់ជាទ្រព្យសកម្មមួយ ដែលបង្ហាញពីការបង់ប្រាក់ជាមុននៃបុព្វលាភនៃការធានា និងសិទ្ធិទូទាត់សង សម្រាប់ការខាតបង់ឥណទាន។ ទ្រព្យសកម្មបុព្វលាភបង់មុន ត្រូវបានទទួលស្គាល់លុះត្រាតែការធានាមិនមាន ឱនភាពនៃតម្លៃឥណទាន ឬមិនមានការកើនឡើងជាសារវន្តនូវ ហានិភ័យឥណទាននៅពេលការធានាត្រូវបាន ទទួលស្គាល់។ ទ្រព្យសកម្មទាំងនេះត្រូវបានទទួលស្គាល់នៅក្នុង “ទ្រព្យសកម្មផ្សេងៗ”។ សម្ព័ន្ធធនាគារ ឬធនាគារ បង្ហាញពីចំណេញ ឬខាត លើសិទ្ធិទទួលបានសំណងនៅក្នុងចំណេញ ឬខាត ក្នុងធាតុផ្សំ “ការខាតបង់លើឱនភាព នៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ”។

(ច) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ប្រាក់បញ្ញើ ដែលឥណ្ឌូបត្ថិបទដំបូងមានរយៈពេល ៣ខែ ឬតិចជាង និងដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមាន ហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

សាច់ប្រាក់ និងសមមូលសាច់ប្រាក់ ត្រូវបានគិតតាមតម្លៃដករំលស់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

(ឆ) ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមមានឥណទាន និង បុរេប្រទាន ដែលបានវាស់វែងតាមតម្លៃដករំលស់។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកដំបូងតាមតម្លៃ សមស្រប ឬក៏នឹងចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់បន្ថែម ហើយនាពេលបន្ទាប់ត្រូវកាត់ត្រាតាមតម្លៃ ដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ជ) ការវិនិយោគហិរញ្ញវត្ថុ

“មូលបត្រហិរញ្ញវត្ថុ” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមមាន៖

- មូលបត្រវិនិយោគបំណុល ដែលបានវាស់វែងតាមតម្លៃដករំលស់ថ្លៃដើម។ មូលបត្រវិនិយោគបំណុលទាំងនេះត្រូវបានវាស់លើកដំបូង តាមតម្លៃសមស្របបូកនឹងចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់បន្ថែម ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមតម្លៃដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។
- មូលបត្របំណុលដែលវាស់វែងតាម FVOCI និង
- មូលបត្រវិនិយោគលើមូលធនដែលបានកំណត់តាម FVOCI។

ចំពោះមូលបត្របំណុលដែលបានវាស់វែងតាម FVOCI ចំណេញ និងខាត ត្រូវបានទទួលស្គាល់នៅក្នុង OCI លើកលែងតែចំណុចដូចខាងក្រោម ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត តាមរបៀបដូចគ្នានឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់តាមតម្លៃដករំលស់៖

- ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព
- ECL និងការកត់ត្រាបញ្ចាស និង
- ចំណេញ និងខាតលើការប្តូររូបិយប័ណ្ណបរទេស។

នៅពេលដែលមូលបត្របំណុលវាស់វែងតាម FVOCI ត្រូវបានឈប់ទទួលស្គាល់ ចំណេញ ឬខាតបង្គរដែលបានទទួលស្គាល់ពីមុននៅក្នុង OCI ត្រូវបានចាត់ថ្នាក់ឡើងវិញពីមូលធន ទៅរបាយការណ៍ចំណេញ ឬខាត។

សម្ព័ន្ធធនាគារ ឬធនាគារជ្រើសរើសបង្ហាញនៅក្នុង OCI អំពីការផ្លាស់ប្តូរនៅក្នុងតម្លៃសមស្របនៃការវិនិយោគជាក់លាក់នៅក្នុងឧបករណ៍មូលធន ដែលមិនត្រូវបានទុកសម្រាប់ជួញដូរ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃឧបករណ៍នីមួយៗនៅពេលទទួលស្គាល់លើកដំបូងនិងជាស្ថាពរ។

ចំណេញ និងខាតលើឧបករណ៍មូលធនទាំងនេះនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅរបាយការណ៍ចំណេញ ឬខាតទេ ហើយក៏ពុំមានឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតដែរ។ ភាគលាភត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែវាបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញលើផ្នែកខ្លះរបស់ថ្លៃដើមនៃការវិនិយោគ ក្នុងករណីដែលពួកគេត្រូវបានទទួលស្គាល់នៅក្នុង OCI។ ចំណេញ និងខាតបង្គរដែលត្រូវបានទទួលស្គាល់នៅក្នុង OCI ត្រូវបានផ្ទេរទៅប្រាក់ចំណេញរក្សាទុកលើការលក់ចេញរបស់ការវិនិយោគ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ឈ) ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុមួយ ដែល បានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

(ញ) ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គុយ និងការខាតបង់ឱនភាពនៃតម្លៃបង្គុយ។ ថ្លៃដើមរួម មានការចំណាយផ្ទាល់នានា ក្នុងការធ្វើលទ្ធកម្មទ្រព្យសកម្មទាំងនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ។ ឬត្រូវបានកត់ត្រាជាទ្រព្យ ដាច់ដោយឡែក តាមការសមស្រប តែនៅពេលដែលមានភាពប្រាកដប្រជាថា ផលប្រយោជន៍សេដ្ឋកិច្ចនាពេល អនាគត នៃទ្រព្យនោះនឹងរហូតមកក្នុងសម្ព័ន្ធធនាគារ និងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែង គួរឲ្យជឿជាក់បានតែប៉ុណ្ណោះ។ តម្លៃយោងផ្នែកនៃទ្រព្យដែលបានជំនួសត្រូវបានឈប់ទទួលស្គាល់។ រាល់ចំណាយ លើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ចំណេញ ឬខាត ក្នុងឆ្នាំដែលប្រតិបត្តិការនោះកើតឡើង។

ដីធ្លីមិនត្រូវបានធ្វើរំលស់ទេ។ ទ្រព្យ និងបរិក្ខារផ្សេងៗទៀតត្រូវបានធ្វើរំលស់តាមមូលដ្ឋានរំលស់ថេរ ដើម្បី លុបចេញពីបញ្ជីនូវថ្លៃដើមនៃទ្រព្យសកម្មត្រឹមតម្លៃកាកសំណល់លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃ ទ្រព្យសកម្ម នីមួយៗ សង្ខេបដូចខាងក្រោម៖

	ឆ្នាំ
ការកែលម្អលើដី	៣ - ២០
អគារ និង ការកែលម្អ	៣ - ៣០
ការកែលម្អលើទ្រព្យជួល	១ - ៣
បរិក្ខារការិយាល័យ	១ - ១០
បរិក្ខារកុំព្យូទ័រ	១ - ១០
យានយន្ត	៣ - ៥

តម្លៃកាកសំណល់របស់ទ្រព្យសកម្ម និងអាយុកាលប្រើប្រាស់ត្រូវបានត្រួតពិនិត្យ និងកែតម្រូវប្រសិនបើមាន ភាពសមស្រប នៅរៀងរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ញ) ទ្រព្យ និងបរិក្ខារ (ត)

រំលស់លើទ្រព្យសកម្មដែលកំពុងសាងសង់ចាប់ផ្តើមនៅពេលដែលទ្រព្យសកម្មត្រូវបានត្រៀមរួចរាល់ សម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។

ទ្រព្យ និងបរិក្ខារ ត្រូវបានពិនិត្យឡើងវិញ សម្រាប់ការបង្ហាញពីឱនភាពនៃតម្លៃនៅរៀងរាល់កាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ និងរាល់ពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈបង្ហាញថា តម្លៃយោងអាចនឹងមិនអាចប្រមូលបានមកវិញ។ នៅពេលដែលតម្លៃយោងនៃទ្រព្យសកម្មណាមួយលើសពីតម្លៃដែលអាចប្រមូលបានមកវិញដែលប៉ាន់ស្មាន ត្រូវបានកាត់ត្រាបន្ថយឲ្យនៅត្រឹមតម្លៃដែលអាចប្រមូលបានមកវិញ។

ចំណេញ និងខាតពីការលក់ទ្រព្យ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបចំណូលបានមកពីការលក់ និងតម្លៃយោង ហើយត្រូវបានកាត់ត្រានៅក្នុងចំណូលផ្សេងៗ។

(ដ) ទ្រព្យសកម្មអរូបី

ទ្រព្យអរូបីរួមមានអាជ្ញាប័ណ្ណសូហ្វវែរកុំព្យូទ័រដែលបានធ្វើលទ្ធកម្ម និងចំណាយដែលទាក់ទង។ ទ្រព្យសកម្មអរូបីត្រូវបានទទួលស្គាល់តែនៅពេលដែលការចំណាយរបស់វាអាចវាស់វែងដោយជឿទុកចិត្តបាន ហើយទំនងជាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដែលរំពឹងទុក នឹងហូរចូលក្នុងសម្ព័ន្ធធនាគារ និងធនាគារ។

ទ្រព្យសកម្មអរូបីត្រូវបានរាយការណ៍តាមថ្លៃដើមប្រវត្តិសាស្ត្រដករំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានធ្វើរំលស់ដោយប្រើប្រាស់វិធីសាស្ត្រថេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្ម។ អាយុកាលប្រើប្រាស់របស់សូហ្វវែរកុំព្យូទ័រមានរយៈពេលប្រាំឆ្នាំ លើកលែងតែអាជ្ញាប័ណ្ណកម្មរបស់ប្រព័ន្ធធនាគារស្នូល ដែលមានអាយុកាលប្រើប្រាស់ដប់ឆ្នាំ។

ចំណាយផ្សេងៗពាក់ព័ន្ធនឹងការថែរក្សាសូហ្វវែរកុំព្យូទ័រ ត្រូវបានកាត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

(ប) ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មដែលមានអាយុកាលមិនអាចកំណត់បានមិនមែនជាកម្មវត្ថុក្នុងការធ្វើរំលស់ទេ និងត្រូវបានធ្វើតេស្តឡើងវិញជាប្រចាំឆ្នាំដើម្បីកំណត់ឱនភាពនៃតម្លៃ។ ទ្រព្យសកម្មជាកម្មវត្ថុក្នុងការធ្វើរំលស់ត្រូវបានត្រួតពិនិត្យឡើងវិញនៅពេលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរក្នុងកាលៈទេសៈ ដែលបង្ហាញថាតម្លៃយោងអាចនឹងមិនប្រមូលបានមកវិញ។ ការខាតបង់ឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ស្មើនឹងចំនួនដែលតម្លៃយោងរបស់ ទ្រព្យសកម្ម លើសពីតម្លៃដែលអាចប្រមូលបានមកវិញ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ប) ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

សម្រាប់គោលបំណងនៃការធ្វើតេស្តឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗបំផុត ដែលមានលំហូរសាច់ប្រាក់អាចកំណត់បានដោយផ្អែក (អង្គភាពរកសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពី មូលនិធិពាណិជ្ជកម្មដែលទទួលបាននូវឱនភាពនៃតម្លៃ ត្រូវបានពិនិត្យឡើងវិញចំពោះការកត់ត្រាបញ្ជាក់សមត្ថភាពរបស់ ឱនភាពនៃតម្លៃដែលអាចកើតមាន។ ការខាតបង់ឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

(ខ) ទុនបម្រុង

ទុនបម្រុងរួមមាន ទុនបម្រុងទូទៅ ទុនបម្រុងតាមបទប្បញ្ញត្តិ និងទុនបម្រុងផ្សេងៗ។

ទុនបម្រុងទូទៅ ត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលអនុវត្តការសម្រេច ចិត្តរបស់ខ្លួន សម្រាប់ការប្រើប្រាស់ និងថែរក្សាទុនបម្រុងទូទៅ។ ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងទូទៅ ត្រូវមានការយល់ព្រមពីក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននីមួយៗនៅក្នុងសម្ព័ន្ធ។

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នានៃសំវិធានធនរវាងឱនភាពនៃតម្លៃឥណទាន អនុលោមតាម ស.រ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ។ វាត្រូវបានផ្ទេររវាងប្រាក់ចំណេញរក្សាទុក និងទុនបម្រុង តាមបទប្បញ្ញត្តិ។

ទុនបម្រុងផ្សេងៗ គឺសម្រាប់លម្អៀងពីការប្តូររូបិយប័ណ្ណនៃការវិនិយោគសុទ្ធក្នុងកិច្ចប្រតិបត្តិការបរទេស។

(ឈ) ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ

ការចំណាយពន្ធសម្រាប់ការិយបរិច្ឆេទរួមមាន ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ។ ពន្ធត្រូវបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែវិសាលភាពដែលវាទាក់ទងទៅនឹងខ្ទង់ដែលត្រូវបាន ទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់នៅ ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធនរៀងៗគ្នា។

ចំណាយពន្ធបច្ចុប្បន្ន ត្រូវបានកំណត់យោងទៅតាមច្បាប់ពន្ធនៃយុគ្គាធិការនីមួយៗ ដែលសម្ព័ន្ធធនាគារ ប្រតិបត្តិការ និងបង្កើតប្រាក់ចំណេញដែលជាប់ពន្ធ និងរាប់បញ្ចូលពន្ធទាំងអស់ដែលផ្អែកលើប្រាក់ចំណេញជាប់ពន្ធ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ល) ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ (ត)

ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានទទួលស្គាល់ទាំងអស់ដោយប្រើវិធីសាស្ត្របំណុលលើភាពខុសគ្នាបណ្តោះអាសន្នដែលកើតឡើងរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងចំនួនតម្លៃយោងរបស់ពួកគេនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ទោះយ៉ាងណាក៏ដោយពន្ធលើប្រាក់ចំណូលពន្យារ មិនត្រូវបានរាប់បញ្ចូលប្រសិនបើវាកើតឡើងពីការទទួលស្គាល់លើកដំបូងនៃទ្រព្យសកម្ម ឬបំណុល នៅក្នុងប្រតិបត្តិការណាមួយក្រៅពីការរួមបញ្ចូលអាជីវកម្មដែលនៅពេលប្រតិបត្តិការមិនប៉ះពាល់ដល់គណនេយ្យ ឬចំណេញ ឬខាត ដែលជាប់ពន្ធ។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់ក្នុងវិសាលភាពដែលវាទំនងជាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងកើតមានសម្រាប់ភាពខុសគ្នាបណ្តោះអាសន្ន និងការខាតបង់ពន្ធដែលមិនបានប្រើ ឬឥណទានពន្ធដែលមិនបានប្រើ ។

(ណ) អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់នូវការទទួលស្គាល់បំណុល និងចំណាយសម្រាប់ប្រាក់បន្ថែម។ សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សំវិធានធនមួយនៅពេលមានកាតព្វកិច្ចមានកិច្ចសន្យា ឬមានការអនុវត្តកន្លងមកដែលបានបង្កើតកាតព្វកិច្ចស្ថាបនា។

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់បន្ថែម និងអត្ថប្រយោជន៍រយៈពេលខ្លីផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណាយក្នុងការិយបរិច្ឆេទ ដែលសេវាកម្មពាក់ព័ន្ធ ត្រូវបានផ្តល់ជូនដោយនិយោជិតរបស់សម្ព័ន្ធធនាគារ និងធនាគារ។

(ii) អត្ថប្រយោជន៍ក្រោយពីបំពេញការងារ

សម្ព័ន្ធធនាគារ និងធនាគារមានផែនការអត្ថប្រយោជន៍ក្រោយពីបំពេញការងារផ្សេងៗច្រើន។ ផែនការអត្ថប្រយោជន៍ទាំងនេះមានដូចខាងក្រោម។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ណ) អត្ថប្រយោជន៍និយោជិត (ត)

(ii) អត្ថប្រយោជន៍ក្រោយពីបំពេញការងារ (ត)

អត្ថប្រយោជន៍អតីតភាពការងារ

យោងទៅតាមប្រកាសលេខ ៤៤៣ កប/ប្រ.ក.ខ.ល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ និងសេចក្តីណែនាំ លេខ ០៤២/១៩ កប/ស.ណ.ន.ខ.ល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ លើកលែងតែធនាគារអេស៊ីលីដាឡាន និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ស៊ីលីដាមីយ៉ាន់ម៉ា នឹងផ្តល់ជូននិយោជិតនូវប្រាក់បំណាច់អតីតភាពការងារ ដូចខាងក្រោម៖

- ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្ន៖ និយោជិតដែលបម្រើការងារចាប់ពី ១ខែ ដល់ ៦ខែ (មិនរាប់បញ្ចូល រយៈពេលសាកល្បងការងារ) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឬថ្ងៃទី៣១ ខែធ្នូ នឹងទទួលបានប្រាក់បំណាច់ អតីតភាពការងារចំនួន ៧.៥ថ្ងៃ។
- ប្រាក់បំណាច់រំលឹកអតីតភាពការងារ៖ និយោជិតដែលបម្រើការងារក្រោមកិច្ចសន្យាការងារមានថេរវេលាមិន កំណត់ ហើយបម្រើការងារចាប់ពី ១ខែ ដល់ ៦ខែ ក្នុងករិយបរិច្ឆេទហិរញ្ញវត្ថុ នឹងទទួលបានប្រាក់រំលឹកអតីត ភាពការងារស្មើនឹង ៣ថ្ងៃ ហើយក្នុងករណីបម្រើការងារលើសពី ៣ខែ នឹងទទួលបាន ១៥ថ្ងៃ។ ប្រាក់ បំណាច់អតីតភាពការងារដែលត្រូវទូទាត់ មិនត្រូវលើសពី ៦ថ្ងៃ នៃប្រាក់ឈ្នួលមូលដ្ឋានគិតជាមធ្យមតាមឆ្នាំ នីមួយៗដែលបានទូទាត់ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ប៉ុន្តែមិនត្រូវលើសពី ១៥៦ថ្ងៃ ឡើយ។ ប្រាក់ បំណាច់នឹងត្រូវទូទាត់ចាប់ពីខែធ្នូ ឆ្នាំ២០២១។

បំណុលនេះត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ន នៃកាតព្វកិច្ចដែលបានកំណត់នាការបរិច្ឆេទរបាយការណ៍ ដោយប្រើវិធីសាស្ត្រឥណទានតាមឯកតាព្យាករណ៍ ដើម្បីប៉ាន់ស្មានតម្លៃអត្ថប្រយោជន៍ចុងក្រោយរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលនិយោជិតត្រូវទទួលបានចំពោះសេវាកម្មរបស់ពួកគេនៅក្នុងពេលបម្រើការងារចាប់ពីឆ្នាំ២០០៨ ដល់ ២០១៨។ សម្ព័ន្ធធនាគារ និងធនាគារបែងចែកអត្ថប្រយោជន៍ទៅតាមថេរវេលា ដែលត្រូវទូទាត់ប្រាក់បំណាច់រំលឹក អតីតភាពនេះ។ កាតព្វកិច្ចនេះកើតឡើងនៅពេលនិយោជិតបម្រើការងារដើម្បីទទួលបានប្រាក់បំណាច់រំលឹកអតីតភាព ការងារ ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងត្រូវទូទាត់នៅកាលបរិច្ឆេទរបាយការណ៍នាពេលអនាគត។

តម្លៃបច្ចុប្បន្នប្រាក់បំណាច់រំលឹកអតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បបរមាប្រាក់ដែលត្រូវទូទាត់នា ពេលអនាគត ដោយប្រើអត្រាការប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេល ៦០ខែ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ណ) អត្ថប្រយោជន៍និយោជិត (ត)

(ii) អត្ថប្រយោជន៍និយោជិតក្រោយពីបំពេញការងារ (ត)

អត្ថប្រយោជន៍ពេលចូលនិវត្ត

ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ លើកលែងតែស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ផ្តល់ជូនផែនការ អត្ថប្រយោជន៍ពេលចូលនិវត្តដែលមិនត្រូវបានផ្តល់ជាមូលនិធិ ដែលជាផែនការអត្ថប្រយោជន៍ដែលបានកំណត់ សម្រាប់បុគ្គលិកដែលមានសិទ្ធិទទួលបាននៅពេលដែលពួកគាត់ដល់អាយុចូលនិវត្ត ដូចខាងក្រោម៖

- បុគ្គលិកដែលមានអតីតភាពការងារជាមួយសម្ព័ន្ធធនាគារ ឬធនាគារ ចំនួន ១៥ឆ្នាំ ឬលើស ហើយត្រូវ ចូលនិវត្តនៅអាយុ ៥៨ឆ្នាំ ចំពោះអ្នកគ្មានជំនាញ និង ៦០ឆ្នាំ ចំពោះអ្នកមានជំនាញ នឹងទទួលបាន អត្ថប្រយោជន៍ពេលចូលនិវត្តស្មើនឹងប្រាក់បៀវត្សរ៍ចំនួន ១២ខែ នៃប្រាក់បៀវត្សរ៍ចុងក្រោយ។
- បុគ្គលិកដែលមានអតីតភាពការងារជាមួយសម្ព័ន្ធធនាគារ ឬធនាគារចំនួន ១៥ឆ្នាំ ឬលើស ហើយត្រូវ ចូលនិវត្តមុន នៅអាយុ ៥៥ឆ្នាំ ចំពោះអ្នកគ្មានជំនាញ និង ៥៧ឆ្នាំ ចំពោះអ្នកមានជំនាញ នឹងទទួលបាន អត្ថប្រយោជន៍ពេលចូលនិវត្តស្មើនឹងប្រាក់បៀវត្សរ៍ចំនួន ៦ខែ នៃប្រាក់បៀវត្សរ៍ចុងក្រោយ។

ចំពោះអត្ថប្រយោជន៍ពេលចូលនិវត្តនេះ មិនមានរក្សាទុកក្នុងមូលនិធិដាច់ដោយឡែកទេ ហើយការប្រាក់ត្រូវ បានផ្តល់សម្រាប់អត្ថប្រយោជន៍ពេលចូលនិវត្ត។

បំណុល ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបាន កំណត់ នាការិយបរិច្ឆេទរបាយការណ៍ ដោយប្រើវិធីសាស្ត្រឥណទានតាមឯកតាព្យាករណ៍ ដើម្បីប៉ាន់ស្មានតម្លៃ ចុងក្រោយបំផុតដែលសម្ព័ន្ធធនាគារ និងធនាគារត្រូវចំណាយចំពោះអត្ថប្រយោជន៍ដែលនិយោជិតត្រូវទទួលបាន ជាមួយនឹងការបម្រើការងាររបស់ពួកគេក្នុងពេលបច្ចុប្បន្ន និងពេលកន្លងមក។ សម្ព័ន្ធធនាគារ និងធនាគារបែងចែក អត្ថប្រយោជន៍តាមគ្រានីមួយៗ ដែលកាតព្វកិច្ចផ្តល់អត្ថប្រយោជន៍ពេលចូលនិវត្តបានកើតឡើង។ កាតព្វកិច្ចនោះ កើតឡើងនៅពេលដែលបុគ្គលិកបម្រើការងារ ដើម្បីទទួលបានអត្ថប្រយោជន៍ពេលចូលនិវត្ត ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងទូទាត់ក្នុងការិយបរិច្ឆេទរបាយការណ៍នាពេលអនាគត ។

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្ត ត្រូវបានកំណត់ដោយធ្វើការអប្បបរមាការទូទាត់ដែល រំពឹងទុកនាពេលអនាគត ដោយយោងទៅតាមអត្រាការប្រាក់នៃប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេល ប្រាំមួយឆ្នាំរបស់ធនាគារ ដោយសារមិនមានទីផ្សារមូលបត្រក្រុមហ៊ុនដែលមានគុណភាពខ្ពស់ ហើយក៏មិនមែនជា មូលបត្របំណុលរាជរដ្ឋាភិបាលដែរ ។

ធនាគារ អេស៊ីស៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ណ) អត្ថប្រយោជន៍និយោជិត (ត)

(ii) អត្ថប្រយោជន៍និយោជិតក្រោយពីបំពេញការងារ (ត)

អត្ថប្រយោជន៍ពេលចូលនិវត្ត (ត)

ចំណេញ និងខាតដែលគណនាដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ កើតឡើងពីការកែតម្រូវគណនីសម្រង់ និងពីបម្រែបម្រួលការសន្មត ដែលគណនាដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ និងទទួលស្គាល់ដោយផ្ទាល់ នៅក្នុងប្រាក់ចំណេញរក្សាទុក ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះកើតឡើង។ ចំណាយទាក់ទងនឹងការផ្តល់អត្ថប្រយោជន៍ទាំងនេះ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ ដើម្បីធ្វើការបែងចែកចំណាយទាំងនោះទៅតាមរយៈពេលបម្រើការងារ ដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍នេះ។ តម្លៃសេវាកម្មពីអតីតកាល ត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងចំណេញ ឬខាត។

អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង

ធនាគារផ្តល់អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រងដល់និយោជិត បម្រើការងារនៅក្នុងតួនាទីគ្រប់គ្រង ដូចខាងក្រោម៖

លំដាប់ថ្នាក់មុខតំណែងគ្រប់គ្រង	អត្ថប្រយោជន៍
លំដាប់ថ្នាក់ទី ៦	១.២៥០ ដុល្លារអាមេរិក
លំដាប់ថ្នាក់ទី ៧	២.៥០០ ដុល្លារអាមេរិក
លំដាប់ថ្នាក់ទី ៨	៣.៣៧៥ ដុល្លារអាមេរិក ទៅ ៣.៧៥០ ដុល្លារអាមេរិក

ពួកគេមានសិទ្ធិទទួលបានសមាជិកភាព លុះត្រាតែពួកគេបានធ្វើការចាប់តាំងពីកាលបរិច្ឆេទនៃការតែងតាំងនៅក្នុងមុខតំណែងគ្រប់គ្រងបានរយៈពេលពីរឆ្នាំជាប់ៗគ្នា ហើយការវាយតម្លៃលទ្ធផលការងាររបស់ពួកគេមានកម្រិតខ្ពស់ (ឧទាហរណ៍៖ ពិន្ទុនៃការវាយតម្លៃស្មើនឹង ឬខ្ពស់ជាង ៧០០ និងគ្មានលិខិតព្រមាន)។ ពួកគេនឹងមានសិទ្ធិទទួលបានសមាជិកភាពដោយស្វ័យប្រវត្តិនៅថ្ងៃដំបូងនៃឆ្នាំទីបីរបស់ពួកគេ។

បំណុលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍នៅចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដោយប្រើវិធីសាស្ត្រឥណទានតាមឯកតាព្យាករណ៍។ តម្លៃបច្ចុប្បន្ន ត្រូវបានកំណត់ដោយការធ្វើអប្បបរមាការទូទាត់នាពេលអនាគតដែលបានប៉ាន់ស្មាន ដោយយោងទៅលើអត្រាការប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេលបីឆ្នាំ ដោយសារសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍មានរយៈពេលបីឆ្នាំ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ក) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ចស្ថាបនា នាពេលបច្ចុប្បន្ន ដែលជាលទ្ធផល នៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចមានការហូរចេញនៃធនធានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយទឹកប្រាក់នៃកាតព្វកិច្ចអាចត្រូវបានប៉ាន់ស្មានដោយភាពជឿជាក់។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន ភាពដែលកើតមានឡើងនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយធ្វើការពិចារណាលើថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ទោះបីជាលទ្ធភាពនៃលំហូរចេញទាក់ទងនឹងធាតុណាមួយដែលបានរួមបញ្ចូលនៅក្នុងថ្នាក់ដូចគ្នានៃកាតព្វកិច្ច អាចមានតិចតួចក៏ដោយ។

សំវិធានធន ត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថានឹងត្រូវធ្វើការទូទាត់កាតព្វកិច្ចនោះដោយប្រើប្រាស់អត្រាមុនគិតពន្ធ ដើម្បីឆ្លុះបញ្ចាំងពីការវាយតម្លៃតាមទីផ្សារបច្ចុប្បន្ននៃពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ និងហានិភ័យជាក់លាក់ចំពោះកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារ ការកន្លងផុតទៅនៃពេលវេលា ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

(ខ) ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអប្បបរមាការទទួល ឬទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក ក្នុងអាយុកាលដែលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ មកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- តម្លៃដករំលស់របស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើត សម្ព័ន្ធធនាគារ ឬធនាគារធ្វើការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌតាមកិច្ចសន្យាទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ដែលរំពឹងទុក (ECL) នោះទេ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើត អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរសាច់ប្រាក់នាពេលអនាគតដែលប៉ាន់ស្មានរួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL)។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ថ) ការប្រាក់ (ត)

អត្រាការប្រាក់ប្រសិទ្ធភាព (ត)

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាពរួមបញ្ចូលនូវចំណាយប្រតិបត្តិការ និងកម្រៃដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ចំណាយប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលចូលរួមដោយផ្ទាល់ទៅនឹងការធ្វើលទ្ធកម្ម ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

តម្លៃដករំលស់ និងតម្លៃយោងដុល

តម្លៃដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់លើកដំបូង ដកការសងមកវិញនូវប្រាក់ដើម ឬក ឬដករំលស់បង្គរដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព នៃភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់លើកដំបូង និងចំនួននៅឥណ្ឌាប្រតិទាន និងត្រូវធ្វើនិយ័តកម្មចំពោះការខាតបង់ឥណទានដែលរំពឹងទុក (ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ)។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាតម្លៃដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលធ្វើនិយ័តកម្មសំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុក។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនាលើការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានអនុវត្តលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន) ឬតម្លៃដករំលស់នៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានធ្វើការកែប្រែឡើងវិញ ដែលជាលទ្ធផលនៃការប៉ាន់ស្មានឡើងវិញតាមពេលកំណត់ របស់លំហូរសាច់ប្រាក់នៃឧបករណ៍ដែលមានអត្រាការប្រាក់អថេរ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការធ្វើនិយ័តកម្មតម្លៃសមស្របនៃការទប់ស្កាត់ហានិភ័យ នៅកាលបរិច្ឆេទធ្វើរំលស់នៃការធ្វើនិយ័តកម្មការទប់ស្កាត់ហានិភ័យ ត្រូវចាប់ផ្តើម។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទានបន្ទាប់ពីបានទទួលស្គាល់លើកដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព លើតម្លៃដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន នោះការគណនាចំណូលការប្រាក់ត្រូវប្តូរមកលើមូលដ្ឋានតម្លៃដុលវិញ។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ថ) ការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាននៅពេលទទួលស្គាល់លើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវឥណទាន លើតម្លៃដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និង OCI រួមមាន៖

- ការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុវាស់តាមតម្លៃដករំលស់
- ការប្រាក់លើឧបករណ៍បំណុលវាស់វែងតាម FVOCI
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងដេរីវេការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិ ដែលបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់នៃភាពប្រែប្រួលរបស់លំហូរសាច់ប្រាក់ការប្រាក់ ក្នុងអំឡុងពេលដូចគ្នា ខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការប្រាក់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងដេរីវេការទប់ស្កាត់ហានិភ័យ ដែលបានកំណត់ជាតម្លៃសមស្របនៃការទប់ស្កាត់ហានិភ័យនៃតម្លៃហានិភ័យអត្រាការប្រាក់។

ចំណាយការប្រាក់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និង OCI រួមមាន៖

- បំណុលហិរញ្ញវត្ថុដែលវាស់វែងតាមតម្លៃដករំលស់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងដេរីវេការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិ ដែលបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់ នៃភាពប្រែប្រួលរបស់លំហូរសាច់ប្រាក់ការប្រាក់ក្នុងអំឡុងពេលដូចគ្នា ខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការប្រាក់។

ចំណូល និងចំណាយការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ តាម FVTPL ត្រូវបានបង្ហាញជាប្រាក់ចំណូលសុទ្ធពីឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតតាម FVTPL។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ទ) កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព នៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសារផ្សេងៗ រួមមានកម្រៃសេវាកម្មគណនី កម្រៃគ្រប់គ្រងការវិនិយោគ ជើងសារលើការលក់ កម្រៃបញ្ញើ និងកម្រៃការប្រមូលផ្តុំ ត្រូវបានទទួលស្គាល់ជាសេវាកម្មពាក់ព័ន្ធត្រូវបានបម្រើ។ ប្រសិនបើ កិច្ចសន្យាផ្តល់ឥណទានមិនត្រូវបានរំពឹងថានឹងមានការដកប្រើប្រាស់ជាឥណទាន នោះកម្រៃកិច្ចសន្យាផ្តល់ឥណទានដែលទាក់ទង ត្រូវបានទទួលស្គាល់ដោយឈរលើមូលដ្ឋានថេរ ក្នុងរយៈពេលនៃកិច្ចសន្យា។

កិច្ចសន្យាជាមួយអតិថិជនដែលបង្កើតឲ្យមានការទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធនាគារ ឬធនាគារ អាចជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ និងជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ១៥។ ក្នុងករណីនេះ សម្ព័ន្ធនាគារ ឬធនាគារត្រូវអនុវត្តជាដំបូង ស.រ.ហ.អ.ក ៩ ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលស្ថិតក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ ហើយបន្ទាប់មកអនុវត្តស.រ.ហ.អ.ក ១៥ ចំពោះផ្នែកដែលនៅសេសសល់។

(ធន) ការទទួលស្គាល់កម្រៃសេវា និងចំណូលផ្សេងៗ

(i) ភាគលាភ

ភាគលាភ ត្រូវបានទទួលស្គាល់នៅពេលសិទ្ធិទទួលបានការទូទាត់ត្រូវបានបង្កើតឡើង។ ជាធម្មតានេះ គឺជាកាលបរិច្ឆេទនៃការបែងចែកភាគលាភ (អិចឌីវីដង់) សម្រាប់មូលបត្រមូលធនសម្រង់។

ភាគលាភលើឧបករណ៍មូលធនកំណត់តាម FVOCI ដែលបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញ របស់ផ្នែកនៃថ្លៃដើមរបស់ការវិនិយោគត្រូវបង្ហាញនៅក្នុង OCI។

(ii) សេវាកម្មបណ្តុះបណ្តាល និងប្រឹក្សាយោបល់

សម្ព័ន្ធនាគារ និងធនាគារទទួលស្គាល់ចំណូលពីសេវាកម្ម នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងហូរចូលសម្ព័ន្ធនាគារ ឬធនាគារ ហើយចំនួនទឹកប្រាក់នៃចំណូលអាចវាស់វែងដោយជឿជាក់។ ចំណូលពីសេវាកម្មបណ្តុះបណ្តាល និងសេវាកម្មប្រឹក្សាយោបល់ ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានផ្តល់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ន) ភតិសន្យា

នៅដំណាក់កាលដំបូងនៃកិច្ចសន្យា សម្ព័ន្ធធនាគារ និងធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមាន ឬជា ភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជា ឬមានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិអភិបាលការប្រើប្រាស់ទ្រព្យសកម្ម ជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្មីនឹងតម្លៃតបស្មង។

គោលនយោបាយនេះត្រូវបានអនុវត្តចំពោះកិច្ចសន្យាដែលបានចូលជាធរមាន(ប្រផ្លាស់ប្តូរ)នៅថ្ងៃ ឬបន្ទាប់ពីថ្ងៃ ទី០១ ខែមករា ឆ្នាំ២០១៩។

ក្នុងនាមជាកតិកៈ

នៅពេលចាប់ផ្តើម ឬការកែប្រែនៃកិច្ចសន្យាដែលមានសមាសធាតុភតិសន្យា សម្ព័ន្ធធនាគារ និងធនាគារបែង ចែកតម្លៃតបស្មងនៅក្នុងកិច្ចសន្យាទៅសមាសធាតុភតិសន្យានីមួយៗ ដោយផ្អែកលើមូលដ្ឋានថ្លៃតែម្នាក់ឯង។

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យានៅកាលបរិច្ឆេទចាប់ ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់ដំបូងតាមថ្លៃដើម ដែលរួមមានតម្លៃដំបូងនៃបំណុលភតិ សន្យាដែលត្រូវបានកែតម្រូវសម្រាប់ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើម ឬកន្លង ចំណាយដោយផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មាននៃចំណាយដើម្បីរុះរើ និងផ្លាស់ចេញទ្រព្យសកម្មជា មូលដ្ឋាន ឬដើម្បីស្តារឡើងវិញនូវទ្រព្យសកម្មជាមូលដ្ឋាន ឬទីតាំងដែលវាស្ថិតនៅ ឬស្តារឡើងវិញនូវទ្រព្យសកម្មជា មូលដ្ឋានទៅតាមលក្ខខណ្ឌតម្រូវ ក្នុងលក្ខខណ្ឌនៃភតិសន្យា (លើកលែងតែចំណាយដែលកើតឡើងក្នុងការផលិត សន្និធិ) ដកចេញការលើកទឹកចិត្តភតិសន្យាដែលបានទទួល។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានរំលស់ជាបន្តបន្ទាប់ តាមវិធីសាស្ត្រថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើម រហូតដល់ចុងបញ្ចប់នៃអាយុកាលភតិសន្យា លើកលែងតែភតិសន្យា ផ្ទេរការកាន់កាប់ទ្រព្យសកម្មជាមូលដ្ឋានទៅឲ្យសម្ព័ន្ធធនាគារ និងធនាគារនៅចុងការិយបរិច្ឆេទនៃរយៈពេលភតិសន្យា ឬថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឆ្លុះបញ្ចាំងថា សម្ព័ន្ធធនាគារ និងធនាគារនឹងអនុវត្តជម្រើសធ្វើលទ្ធកម្ម។ ក្នុង ករណីដែលសិទ្ធិប្រើប្រាស់ទ្រព្យសកម្មនឹងត្រូវបានធ្វើរំលស់ក្នុងអាយុប្រើប្រាស់នៃទ្រព្យសកម្មជាមូលដ្ឋាន ដែលត្រូវ បានកំណត់ដោយផ្អែកលើមូលដ្ឋានដូចគ្នានៅនឹងទ្រព្យនិង បរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញនៃបំណុល ភតិសន្យា។ បំណុលភតិសន្យា ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់ បានបង់ នៅកាលបរិច្ឆេទចាប់ផ្តើម ធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ដែលបង្កប់នៅក្នុងភតិសន្យា ឬករណីដែល អត្រានោះមិនអាចកំណត់សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួន។ ជាទូទៅសម្ព័ន្ធ ធនាគារ និងធនាគារប្រើប្រាស់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួនជាអត្រាអប្បបរមា។

ធនាគារ អេស៊ីលីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ន) ភតិសន្យា (ត)

ក្នុងនាមជាកតិកៈ (ត)

ការទូទាត់ភតិសន្យាដែលបានរួមបញ្ចូលក្នុងការវាស់វែងនៃបំណុលភតិសន្យា មានដូចខាងក្រោម៖

- ការទូទាត់ថេររួមទាំងការទូទាត់ថេរជាស្ថានភាពជាក់ព័ត
- ការទូទាត់ភតិសន្យាអថេរដែលអាស្រ័យលើសន្ទស្សន៍ ឬអត្រាមួយ ដែលវាស់វែងលើកដំបូងដោយប្រើសន្ទស្សន៍ ឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម
- តម្លៃដែលរំពឹងថានឹងត្រូវបង់នៅក្រោមតម្លៃកាកសំណល់មានការធានា និង

ថ្លៃអនុវត្តដែលស្ថិតក្រោមជម្រើសនៃការធ្វើលទ្ធកម្មដែលសម្ព័ន្ធធនាគារ និងធនាគារមានភាពប្រាកដប្រជាក្នុងការអនុវត្ត ការទូទាត់ភតិសន្យានៅក្នុងរយៈពេលមានជម្រើសនៃការបន្តជាថ្មីប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារមានភាពប្រាកដប្រជាក្នុងការអនុវត្តជម្រើសពន្យារ និងការពិន័យ សម្រាប់ការបញ្ចប់ភតិសន្យាមុនពេលកំណត់លើកលែងតែ សម្ព័ន្ធធនាគារ និងធនាគារមានភាពប្រាកដប្រជាមិនបញ្ចប់មុនពេលកំណត់។ បំណុលភតិសន្យាត្រូវបានវាស់វែងតាមតម្លៃដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការផ្លាស់ប្តូរនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែតម្លៃប៉ាន់ស្មានដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងត្រូវទូទាត់ក្រោមតម្លៃកាកសំណល់មានការធានា។ ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរ ការវាយតម្លៃ ថាតើត្រូវអនុវត្តជម្រើសការធ្វើលទ្ធកម្ម ពន្យារ ឬបញ្ចប់ដែរ ឬទេ ឬប្រសិនបើមានការទូទាត់ថេរ ជាស្ថានភាពជាក់ព័តដែលកែប្រែ។ នៅពេលដែលបំណុលភតិសន្យា ត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។ សម្ព័ន្ធធនាគារ និងធនាគារបង្ហាញនូវសិទ្ធិប្រើប្រាស់ទ្រព្យសកម្មនិងបំណុលភតិសន្យាដោយឡែកពីគ្នា នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប

សម្ព័ន្ធធនាគារ និងធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាត្រឹមត្រូវ សម្រាប់ភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប និងភតិសន្យារយៈពេលខ្លី។ សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ការទូទាត់ភតិសន្យាដែលទាក់ទងនឹងភតិសន្យាទាំងនេះ ជាការចំណាយតាមមូលដ្ឋានថេរក្នុងរយៈពេលនៃភតិសន្យា។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២. សេចក្តីសង្ខេបអំពីគោលនយោបាយគណនេយ្យសំខាន់ៗ (ត)

(ប) ទ្រព្យសកម្មយថាភាព និងបំណុលយថាភាព

ទ្រព្យសកម្មយថាភាព គឺជាការកើតឡើងដោយមិនបានគ្រោងទុក ឬរំពឹងទុកដែលបណ្តាលមកពីភាពដែលអាចទៅរួចនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចទៅលើសម្ព័ន្ធធនាគារ និងធនាគារ។ ជាលទ្ធផល វាត្រូវបានគេចាត់ទុកថាជាចំណូលដែលមិនអាចទទួលស្គាល់ ទ្រព្យសកម្មយថាភាព មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។

បំណុលយថាភាព ត្រូវបានរាប់បញ្ចូលទាំងការធានា និងលិខិតឥណទានដែលត្រូវបានដាក់តំកល់ជាទ្រព្យបញ្ចាំ គឺកាតព្វកិច្ចដែលអាចកើតមានបណ្តាលពីព្រឹត្តិការណ៍អតីតកាលទាំងឡាយ ដែលអត្ថិភាពរបស់វានឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមិនប្រាកដប្រជាមួយ ឬច្រើន ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬជាកាតព្វកិច្ចបច្ចុប្បន្ន ដែលកើតឡើងពីព្រឹត្តិការណ៍អតីតកាលដែលមិនបានទទួលស្គាល់ ពីព្រោះវាអាចជាលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច ឬព្រោះតែមិនអាចវាស់វែងទៅលើចំនួននៃកាតព្វកិច្ចអោយបានច្បាស់លាស់។

បំណុលយថាភាព មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែត្រូវបានដាក់បង្ហាញ លើកលែងតែប្រូបាប៊ីលីតេនៃការកាត់កង គឺស្មើតែគ្មាន។

៣. ការប៉ាន់ស្មាន និង វិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធនឹងអនាគត។ តាមនិយមន័យការប៉ាន់ស្មានគណនេយ្យនឹងកម្រស្មើនឹងលទ្ធផលជាក់ស្តែងដែលទាក់ទង។ ដើម្បីលើកកម្ពស់ខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មានអថេរសំខាន់ៗមួយចំនួន ដែលត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជា ជាសារវន្តដល់លទ្ធផល និងក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានសាកល្បងសម្រាប់ភាពប្រែប្រួលទៅនឹងការផ្លាស់ប្តូរនៅក្នុងប៉ារ៉ាម៉ែត្រជាមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតដែលមានហានិភ័យជាសារវន្តក្នុងការបង្កឲ្យមានការកែតម្រូវជាសារវន្តទៅនឹងតម្លៃយោងនៃទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់មានដូចខាងក្រោម៖

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

**៣. ការប៉ាន់ស្មាន និងវិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ
គណនេយ្យ (ត)**

(ក) ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានឥទ្ធិពលជាសារវន្ត លើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម។

- កំណត់សម្គាល់ ២(ច) (ii)៖ ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃម៉ូដែលអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") តាមបរិមាណប្រាក់ដើមដែលនៅជាប់ជំពាក់។
- កំណត់សម្គាល់ ៣៥.១(ច)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មាននាពេលអនាគតទៅក្នុងការវាស់វែងនៃ ឥណទានដែលរំពឹងថានឹងបាត់បង់ (ECL) និងការជ្រើសរើស និងការអនុម័តលើម៉ូដែលដែលប្រើដើម្បីវាស់វែង ECL។

(ខ) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន

- កំណត់សម្គាល់ ៣៥.១(ច)៖ ឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងម៉ូដែលនៃការវាស់វែង ការខាតបង់ឥណទានដែលរំពឹងទុក (ECL) រួមទាំងការបញ្ចូលព័ត៌មាននាពេលអនាគត។
- កំណត់សម្គាល់ ៣៥.៤៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុជាមួយទិន្នន័យមិនអាចអង្កេតបានជាសារវន្ត។
- កំណត់សម្គាល់ ២២(ក)(iv)៖ ការវាស់វែងនៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់៖ ការសន្មតដែលគណនាដោយផ្អែកលើមូលដ្ឋានច្បាស់លាស់។
- កំណត់សម្គាល់ ៣២៖ ការទទួលស្គាល់ និងការវាស់វែងយថាភាព៖ ការសន្មតសំខាន់ៗអំពីលទ្ធភាព និងទំហំនៃលំហូរធនធាន។
- កំណត់សម្គាល់ ២(ច)(vii)៖ ឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មាន លំហូរសាច់ប្រាក់ដែលអាចប្រមូលមកវិញបាន។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

**៣. ការប៉ាន់ស្មាន និងវិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយ
គណនេយ្យ (ត)**

(ខ) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន (ត)

វិស័យក្រីក្រ និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុកត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ច ដែលបានព្យាករណ៍ មួយចំនួននៅក្នុងការិយបរិច្ឆេទរាយការណ៍។ ការផ្ទុះឡើងនៃលក្ខខណ្ឌវិស័យក្រីក្រ (“កូវីដ-១៩”) បានរាលដាលលើ ប្រទេសចិនដ៏ធំជាងគេ កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ធ្វើឲ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងសូចនាករសំខាន់ៗផ្សេងៗត្រូវបានពិចារណាក្នុងការកំណត់ ភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលប្រើប្រាស់ក្នុងការព្យាករណ៍ការខាតបង់ឥណទានរំពឹងទុក អ្នកគ្រប់គ្រងរំពឹងថាអាចមានខាតបង់ឥណទានរំពឹងទុកបន្ថែម ចំនួន ៧.៤ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយផ្អែកទៅលើស្ថានភាពអនាគតដែលអាចកើតឡើង ដោយគិតពីភាពជាក់ស្តែង លក្ខខណ្ឌ និងការ ព្យាករណ៍នៃស្ថានភាពសេដ្ឋកិច្ចពេលអនាគត និងព័ត៌មានដែលអាចប្រើប្រាស់បាននៅក្នុងការិយបរិច្ឆេទរាយការណ៍។

ការគណនាការខាតបង់ឥណទានរំពឹងទុកនៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនជាក់លាក់ជាសារវន្ត។ អ្នក គ្រប់គ្រងបានព្យាករណ៍ទៅលើផលប៉ះពាល់របស់វិស័យក្រីក្រទៅលើសម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែការព្យាករណ៍ នេះអាចនឹងប្រែប្រួលជាសារវន្តពេលមានព្រឹត្តិការណ៍កើតឡើង។ ជាលទ្ធផល គួរលេខនេះគួរតែមិនអាចយកជាការ ណែនាំជាក់លាក់ ឬការព្យាករណ៍នៃផលប៉ះពាល់ហិរញ្ញវត្ថុចុងក្រោយដែលបានរំពឹងទុកនោះទេ។ នៅពេលដែល ផលប៉ះពាល់នោះកាន់តែមានសភាពធ្ងន់ធ្ងរ និងយូរជាងការរំពឹងទុក នោះនឹងបណ្តាលឲ្យមានផលប៉ះពាល់ទៅលើ ខាតបង់ឥណទានរំពឹងទុក ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។

អត្ថប្រយោជន៍ពេលចូលនិវត្តន៍

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ចូលនិវត្តន៍អាស្រ័យលើកត្តាមួយចំនួន ដែលត្រូវបានកំណត់ដោយ ការគ្រប់គ្រង ដោយប្រើការសន្មតមួយចំនួនដូចជាអត្រាកំណើនប្រាក់ខែ អត្រាឈប់ពីការងារ និងអត្រាមរណភាព។ ការ សន្មតដែលត្រូវបានប្រើក្នុងការកំណត់ចំណាយសុទ្ធសម្រាប់អត្ថប្រយោជន៍ពេលចូលនិវត្តន៍ រួមមានអត្រាអប្បបរមា។ ការផ្លាស់ប្តូរណាមួយនៅក្នុងការសន្មតទាំងនេះ នឹងប៉ះពាល់ដល់តម្លៃនៃកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍។

អត្តមាននៃទីផ្សារសញ្ញាប័ណ្ណ និងមូលបត្របំណុលរដ្ឋាភិបាល ការគ្រប់គ្រងបានប្រើអត្រាការប្រាក់បញ្ញើមាន កាលកំណត់រយៈពេល ៦ ឆ្នាំ របស់ពួកគេ ជាអត្រាអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេល អនាគតប៉ាន់ស្មាន ដែលគេរំពឹងថានឹងត្រូវបានតម្រូវដើម្បីទូទាត់កាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៤. ការប្តូរពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីសម្រាប់តែអនុវត្តទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រា នាការលបរិច្ឆេទរបាយការណ៍។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងករិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

សម្ព័ន្ធធនាគារ និង ធនាគារ ប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

		អត្រានាការលបរិច្ឆេទ	
		របាយការណ៍	អត្រាមធ្យម
ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០	១ ដុល្លារអាមេរិក =	៤.០៤៥រៀល	៤.០៧៧រៀល
ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩	១ ដុល្លារអាមេរិក =	៤.០៧៥រៀល	៤.០៥២រៀល

តួលេខដែលត្រូវបានប្តូរនេះ មិនគួរបកស្រាយថាតួលេខនេះជាតួលេខសម្រាប់បង្ហាញ ដូចតួលេខជាប្រាក់ដុល្លារអាមេរិក ឬយល់ថាជាតួលេខត្រូវបានប្តូរ ឬអាចប្តូរទៅជាប្រាក់រៀលតាមអត្រាប្តូរប្រាក់ខាងលើ ឬអត្រាប្តូរប្រាក់ផ្សេងទៀតទេ។

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៥. សាច់ប្រាក់ក្នុងដៃ

	សង្គ្រោះបន្តបន្ទាប់				បន្តបន្ទាប់			
	២០២០ បុព្វបទស្រុក	២០១៩ បុព្វបទស្រុក	២០២០ កាន់កាប់ (កំណត់សម្គាល់ ៤)	២០១៩ កាន់កាប់ (កំណត់សម្គាល់ ៤)	២០២០ បុព្វបទស្រុក	២០១៩ បុព្វបទស្រុក	២០២០ កាន់កាប់ (កំណត់សម្គាល់ ៤)	២០១៩ កាន់កាប់ (កំណត់សម្គាល់ ៤)
តាមរូបិយប័ណ្ណ៖								
ជាប្រាក់បៀវត្សប្រាក់ប្រចាំថ្ងៃ	២៨៤.៨៩២.០៩៨	៣២៨.១១២.៥៨៤	១.១៥២.៣៨៨.៥៣៦	១.៣៣៧.០៥៨.៧៨០	២៨៣.០២៨.៨២៨	៣២៦.៤៨១.១៦៤	១.១៤៤.៨៥៩.៦០៩	១.៣៣០.៤១០.៧៤៣
ជាប្រាក់បៀវត្សប្រាក់ប្រចាំថ្ងៃ	១០៣.៤៨៨.២៤៧	៧៣.៨៣២.៩៣៨	៤១៨.៦០៩.៩៥៩	៣០០.៨៦៩.២២២	១០៣.៤៨០.៣២៥	៧៣.៨២៤.៤១៧	៤១៨.៥៧៧.៩១៥	៣០០.៨៣៤.៤៩៩
ជាប្រាក់បៀវត្សប្រាក់ប្រចាំថ្ងៃ	១២.២៤៧.១៦០	៩.៨២០.៤១៣	៤៩.៥៣៩.៧៦២	៤០.០១៨.១៨៣	៩.៩២៧.០៤៤	៧.៨៤៦.៩១៣	៤០.១៥៤.៨៩៣	៣១.៩៧៦.១៧០
ជាប្រាក់បៀវត្សប្រាក់ប្រចាំថ្ងៃ	២.៩៦៧.៥០២	១.៦៩៧.៨០៤	១២.០០៣.៥៤៦	៦.៩១៨.៥៥១	២.៩៦៥.១០៦	១.៦៨០.០៥៧	១១.៩៩៣.៨៥៤	៦.៦៨៣.២៣២
ជាប្រាក់បៀវត្សប្រាក់ប្រចាំថ្ងៃ	៩.១៦៤.០៤៤	៨.០៦៣.៤៩៩	៣៧.០៦៨.៥៥៨	៣២.៨៥៨.៧៥៩	១.៤១៤.៨២៣	១.១៦៣.៣១៦	៥.៧២២.៩៥៩	៤.៧៤០.៥១៤
	៤១២.៧៥៩.០៤១	៤២១.៥២៧.២៣៨	១.៦៦៩.៦១០.៣៦១	១.៧១៧.៧២៣.៨៩៥	៤០០.៨១៦.១២៦	៤១០.៩៥៥.៨៦៧	១.៦២១.៣០១.២៣០	១.៦៧៤.៦៤៥.១៥៨

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៦. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

	សង្កេតធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ រោយ៉ាង (កំណត់សម្គាល់ ៤)	២០១៩ រោយ៉ាង (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ រោយ៉ាង (កំណត់សម្គាល់ ៤)	២០១៩ រោយ៉ាង (កំណត់សម្គាល់ ៤)
សមតុល្យជាមួយ ធនាគារក្នុងស្រុក៖								
ធនាគារជាតិនៃកម្ពុជា	២៦៤.១៩៧.៥៦៣	៤៤៨.៥៩១.៩៩០	១.០៦៨.៦៧៩.១៤២	១.៨២៨.០១២.៣៥៩	២៦៤.១៩៧.៥៦៣	៤៤៨.៥៩១.៩៩០	១.០៦៨.៦៧៩.១៤២	១.៨២៨.០១២.៣៥៩
ធនាគារផ្សេងៗ	១០.៨០៣.៧៣០	១.៥៧៩.៤៩២	៤៣.៧០១.០៨៨	៦.៤៣៦.៤៣០	៣.៣១៨.៧៥១	៤៥២.២២៣	១៣.៤២៤.៣៤៨	១.៨៤២.៨០៩
	<u>២៧៥.០០១.២៩៣</u>	<u>៤៥០.១៧១.៤៨២</u>	<u>១.១១២.៣៨០.២៣០</u>	<u>១.៨៣៤.៤៤៨.៧៨៩</u>	<u>២៦៧.៥១៦.៣១៤</u>	<u>៤៥៩.០៤៤.២១៣</u>	<u>១.០៨២.១០៣.៤៩០</u>	<u>១.៨២៩.៨៥៥.១៦៨</u>
សមតុល្យជាមួយ ធនាគារនៅក្រៅប្រទេស៖								
ធនាគារឡាវ	១៩.៧៧១.៤៤៤	១៩.០៣៧.២៩៨	៧៩.៩៧៥.៤៩១	៧៧.៥៧៦.៩៨៩	-	-	-	-
ធនាគារផ្សេងៗ	២៤០.៤៦២.៨៥៣	១១៩.១១១.៧០៧	៩៧២.៦៧២.២៤០	៤៨៥.៣៨០.២០៦	២៤០.២៥៤.៦៣៦	១០៩.៦១៣.៣៦៨	៩៧១.៨៣០.០០៣	៤៤៦.៦៧៤.៤៧៥
	<u>២៦០.២៣៤.២៩៧</u>	<u>១៣៨.១៤៨.០០៥</u>	<u>១.០៥២.៦៤៧.៧៣១</u>	<u>៥៦២.៩៥៦.១៩៥</u>	<u>២៤០.២៥៤.៦៣៦</u>	<u>១០៩.៦១៣.៣៦៨</u>	<u>៩៧១.៨៣០.០០៣</u>	<u>៤៤៦.៦៧៤.៤៧៥</u>
សរុបធនធានលើឱនភាពនៃតម្លៃខាតបង់	៥៣៥.២៣៥.៥៩០	៥៨៨.៣២០.៤៨៧	២.១៦៥.០២៧.៩៦១	២.៣៩៧.៤០៥.៩៨៤	៥០៧.៨៧០.៩៥០	៥៥៨.៦៥៧.៥៨១	២.០៥៣.៩៣៣.៤៩៣	២.២៧៦.៥២៩.៦៤៣
	<u>(៥៨២.៤៤៤)</u>	<u>(៥៨៩.៩៥៦)</u>	<u>(២.៣៥៥.៩៨៥)</u>	<u>(២.៤០៤.០៧០)</u>	<u>(១៤១.៥៤៣)</u>	<u>(៤៥.២៤១)</u>	<u>(៥៧២.៥៤២)</u>	<u>(១៨៤.៣៥៧)</u>
	<u>៥៣៤.៦៥៣.១៤៦</u>	<u>៥៨៧.៧៣០.៥៣១</u>	<u>២.១៦២.៦៧១.៩៧៦</u>	<u>២.៣៩៥.០០១.៩១៤</u>	<u>៥០៧.៦២៩.៤០៧</u>	<u>៥៥៨.៦១២.៣៤០</u>	<u>២.០៥៣.៣៦០.៩៥១</u>	<u>២.២៧៦.៣៤៥.២៨៦</u>
ប្រាក់បញ្ញើរយៈពេលខ្លី	៥៣៤.៦៥៣.១៤៦	៥៨៧.៧៣០.៥៣១	២.១៦២.៦៧១.៩៧៦	២.៣៩៥.០០១.៩១៤	៥០៧.៦២៩.៤០៧	៥៥៨.៦១២.៣៤០	២.០៥៣.៣៦០.៩៥១	២.២៧៦.៣៤៥.២៨៦
ប្រាក់បញ្ញើរយៈពេលវែង	-	-	-	-	-	-	-	-
	<u>៥៣៤.៦៥៣.១៤៦</u>	<u>៥៨៧.៧៣០.៥៣១</u>	<u>២.១៦២.៦៧១.៩៧៦</u>	<u>២.៣៩៥.០០១.៩១៤</u>	<u>៥០៧.៦២៩.៤០៧</u>	<u>៥៥៨.៦១២.៣៤០</u>	<u>២.០៥៣.៣៦០.៩៥១</u>	<u>២.២៧៦.៣៤៥.២៨៦</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៦. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ (ត)

ក) តាមប្រភេទគណនី

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យជាមួយ យន្តនាគាក្នុងស្រុក៖								
គណនីចរន្ត	២៧០.៣៨៨.២១០	៤៤៩.០៤៤.២១៣	១.០៩៣.៥៥៨.៥០៩	១.៨២៩.៨៥៥.១៦៨	២៦៤.៤៨១.០៥៤	៤៤៩.០៤៤.២១៣	១.០៦៩.៨២៥.៨៦៣	១.៨២៩.៨៥៥.១៦៨
ប្រាក់បញ្ញើមានកាលកំណត់	៤.៦៥៣.០៨៣	១.១២៧.២៦៩	១៨.៨២១.៧២១	៤.៥៩៣.៦២១	៣.០៣៥.២៦០	-	១២.២៧៧.៦២៧	-
	២៧៥.០០១.២៩៣	៤៥០.១៧១.៤៨២	១.១១២.៣៨០.២៣០	១.៨៣៤.៤៤៨.៧៨៩	២៦៧.៥១៦.៣១៤	៤៤៩.០៤៤.២១៣	១.០៨២.១០៣.៤៩០	១.៨២៩.៨៥៥.១៦៨
សមតុល្យជាមួយ យន្តនាគានៅប្រទេស៖								
គណនីចរន្ត	២៦០.២៣៤.២៩៧	១៣៧.៣១៣.២៤៤	១.០៥២.៦៤៧.៧៣១	៥៥៩.៥៥១.៤៦៩	២៣៩.៧៥១.៩៥៨	១០៨.៧៧៧.៦០៨	៩៦៩.៧៩៦.៦៧០	៤៤៣.២៦៨.៧៥៣
គណនីសន្សំ	-	៨៣៥.៧៦១	-	៣.៤០៥.៧២៦	-	៨៣៥.៧៦០	-	៣.៤០៥.៧២៦
ប្រាក់បញ្ញើមានកាលកំណត់	-	-	-	-	៥០២.៦៧៨	-	២.០៣៣.៣៣៣	-
	២៦០.២៣៤.២៩៧	១៣៨.១៤៩.០០៥	១.០៥២.៦៤៧.៧៣១	៥៦២.៩៥៧.១៩៥	២៤០.២៥៤.៦៣៦	១០៩.៦១៣.៣៦៨	៩៧១.៨៣០.០០៣	៤៤៦.៦៧៤.៤៧៩
សំវិធានធនលើឱនភាពនៃតម្លៃខាតបង់	៥៣៥.២៣៥.៥៩០ (៥៨២.៤៨៤)	៥៨៨.៣២០.៤៨៧ (៥៨៩.៩៥៦)	២.១៦៥.០២៧.៩៦១ (២.៣៥៥.៩៨៥)	២.៣៩៧.៤០៥.៩៨៤ (២.៤០៥.០៧០)	៥០៧.៧៧០.៩៥០ (១៤១.៥៤៣)	៥៥៨.៦៥៧.៥៨១ (៤៥.២៤១)	២.០៥៣.៩៣៣.៤៩៣ (៥៧២.៥៥២)	២.២៧៦.៥២៩.៦៤៣ (១៨៤.៣៥៧)
	៥៣៥.៦៥៣.១៤៦	៥៨៧.៧៣០.៥៣១	២.១៦២.៦៧១.៩៧៦	២.៣៩៥.០០១.៩១៤	៥០៧.៦២៩.៤០៧	៥៥៨.៦១២.៣៤០	២.០៥៣.៣៦០.៩៤១	២.២៧៦.៣៤៥.២៨៦

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៦. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ (ត)

ខ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	២០២០	២០១៩	២០២០	២០១៩
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
គណនីសន្សំ	០,២០%-០,៥០%	០,០០%-០,៥០%	គ្មាន	០,០០%-០,៥០%
ប្រាក់បញ្ញើមានកាលកំណត់	០,១២%-៧,៥០%	១,០០%-៨,២៥%	០,១២%-៣,៣០%	១,០០%-៨,២៥%

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៧. ការវិនិយោគហិរញ្ញវត្ថុ

	កំណត់ សម្គាល់	សម្ព័ន្ធធនាគារ				ធនាគារ			
		២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ ៨)	(កំណត់សម្គាល់ ៨)			(កំណត់សម្គាល់ ៨)	(កំណត់សម្គាល់ ៨)
មូលបត្រភាគហ៊ុនដែលមិនបានចុះបញ្ជី - ដោយតម្លៃសមស្រប									
តាមរយៈលទ្ធផលលម្អិតផ្សេងៗ៖									
ក្រុមហ៊ុន Credit Bureau Holding (Cambodia) Ltd	(ក)	១៥៣.៥២៩	១៥៣.៥២៩	៦២១.០២៥	៦២៥.៦៣១	១៥៣.៥២៩	១៥៣.៥២៩	៦២១.០២៥	៦២៥.៦៣១
ការវិនិយោគហិរញ្ញវត្ថុសរុបនៅតម្លៃសមស្រប									
តាមរយៈលទ្ធផលលម្អិតផ្សេងៗ									
គ្មានលេខៈក្នុងបញ្ជី៖									
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចរចាបាន ជាមួយ									
ធនាគារជាតិនៃកម្ពុជា	(ខ)	៥៦៦.៥២០.៩៩៤	៥២៧.៣២១.៤៤៧	២.២៩១.៥៧៧.៤២១	២.១៤៨.៨៣៤.៨៩៦	៥៦៦.៥២០.៩៩៤	៥២៧.៣២១.៤៤៧	២.២៩១.៥៧៧.៤២១	២.១៤៨.៨៣៤.៨៩៦
ការវិនិយោគហិរញ្ញវត្ថុសរុបនៅក្នុងតម្លៃដករំលស់									
		៥៦៦.៥២០.៩៩៤	៥២៧.៣២១.៤៤៧	២.២៩១.៥៧៧.៤២១	២.១៤៨.៨៣៤.៨៩៦	៥៦៦.៥២០.៩៩៤	៥២៧.៣២១.៤៤៧	២.២៩១.៥៧៧.៤២១	២.១៤៨.៨៣៤.៨៩៦
		៥៦៦.៦៧៤.៥២៣	៥២៧.៨៤៨.៩៧៦	២.២៩២.១៩៨.៤៤៦	២.១៤៩.៤៦០.៥២៧	៥៦៦.៦៧៤.៥២៣	៥២៧.៨៤៨.៩៧៦	២.២៩២.១៩៨.៤៤៦	២.១៤៩.៤៦០.៥២៧

- (ក) នេះតំណាងឲ្យការវិនិយោគមូលធនរបស់ធនាគារនៅក្នុង Credit Bureau Holding (Cambodia) Ltd. ("CBC") ដោយផ្ទាល់ ៥% និងដោយប្រយោល ១% តាមរយៈសមាគមធនាគារនៅកម្ពុជា ("ABC")។
- (ខ) ធនាគារបានដាក់មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ចំនួន ១៤.៣៧៤.៨៧១ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ ៣៦.៨៩៩.០៨០ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជាជាទ្រព្យបញ្ជាំសម្រាប់ទូទាត់។ មូលបត្រអាចជួញដូរបានផ្សេងទៀត មានទឹកប្រាក់ចំនួន ៥៥២.១៤៦.១២៣ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ ៤៩០.៤២២.៣៦៧ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជាក្នុងគោលបំណងរកចំណូលការប្រាក់។ មូលបត្រអាចជួញដូរបានមានរយៈពេលមិនលើសបីខែ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារមិនទាន់បានប្រើឥណទានវិបារូបន៍នេះនៅឡើយទេ។

ធនាគារ អេស៊ីប៊ីស៊ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៨. ឥណទាន និងបុរេប្រទាន - សុទ្ធ

	សម្ព័ន្ធធនាគារ											
	២០២០			២០១៩			២០២០			២០១៩		
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ពាន់ រៀល (កំណត់ សម្គាល់ ៥)	សំវិធានធន ECL ពាន់ រៀល (កំណត់ សម្គាល់ ៥)	តម្លៃយោង ពាន់ រៀល (កំណត់ សម្គាល់ ៥)	តម្លៃយោងដុល ពាន់ រៀល (កំណត់ សម្គាល់ ៥)	សំវិធានធន ECL ពាន់ រៀល (កំណត់ សម្គាល់ ៥)	តម្លៃយោង ពាន់ រៀល (កំណត់ សម្គាល់ ៥)
សេវាឥណទានខ្នាតតូច	២២១១.១៩៧.២៧២	១៧.៣៥៣.៧៧៣	២.១៩៣.៨៤៣.៩៩៩	២.០០៨.៣៦៩.២៥៨	៩.៨៦៣.៥៧៣	១.៩៩៨.៩០៤.៦៨៥	៨.៩៤៤.២៩២.៩៦៥	៧០.១៩៦.០១២	៨.៨៧៤.០៩៦.៩៥៣	៨.១៨៤.១០៤.៧២៦	៣៨.៥៦៤.០៦០	៨.១៨៤.៥៥០.៦៦៦
ឥណទានគេហដ្ឋានបុគ្គលិក	២៥២.៣៩៧.៧៦៣	១៧.០០៩	២៥២.២២៧.៧៥៤	៣៣.១៨០.១១១	៩១៦.៤៩០	៣២.២៦៣.៦២១	១០២.០៩៤.៨៤១	៦៨.៨០១	១០២.០២៦.០៤០	១៣៥.២០៨.៩៥២	៣.៧៣៤.៦៩៧	១៣១.៤៧៤.២៥៥
ឥណទានគេហដ្ឋានសាធារណៈ	១៣៥.៥៥៥.៣៦១	១.០៣២.៦០៥	១៣៤.៥២២.៧៥៦	១៥០.១១១.៧៥៧	២៦៤.៨៦២	១៤៩.៨៦៨.៨៩៥	៥៤៨.៣២១.៨៣៥	៤១៧៦.៨៨៧	៥៤៤.១៤៤.៥៤៨	៦១១.៧០៥.៤៩០	១.០៧៩.៣១៣	៦១០.៦២៦.០៩៧
ឥណទានបុគ្គលិក	២២១.៩២៣.៧៦១	២២៤.៨៤១	២២១.៦៩៨.៩២០	១៦៩.៣៤៩.៥៦៧	៨៧០.៩៧៣	១៦៨.៤៧៨.៤៩៤	៨៩៧.៦៨១.៦១៣	៩១៣.៥២៧	៨៩៦.៧៦៨.០៨៦	៦៩០.០៩៩.០៧៨	៣.៥៤៩.២១៥	៦៨៦.៥៤៩.៨៦៣
ឥណទានវិបាកប្រតិបត្តិ	៥៨០.៣៦.៣០២	៣៥២.៩៩០	៥៧៦.៨៣៣.៥២	៤៧.៩៣១.៨៦៥	៨៤៧.០០៩	៤៧០.៨៤៨.៨៦	២៣៤.៧៥៦.៨៤២	១.៤២៧.៦៨៣	២៣៣.៣៦៩.១៥៩	១៩៥.៣២២.៣៥០	៣.៤៥១.៥៦២	១៩១.៨៧០.៧៨៨
ឥណទានកែលម្អគេហដ្ឋាន	៤៧៧.៨០.២៩៥	៣៣៤.៦៤៤	៤៧៤.៤៥៦.៥១	៧៤៨.៣៧.៥៧៩	២១៩.៩៨៦	៧៤៦.១៧.៥៩៣	១៩៣.២៧១.២៩៣	១.៣៥៣.៦៣៥	១៩១.៩១៧.៦៨៨	៣០៤.៩៦៣.៣៤	៨៩៦.៤៨៣	៣០៤.០៦៦.៦៩១
ឥណទានផ្ទាល់ខ្លួននិងអ្នក ប្រើប្រាស់ផ្សេងៗ	១៨៨.៣០០.២៨៤	១.០៦១.៩៧២	១៨៧.២៣៨.៣១២	១១៩.៧៤៤.៧៨៩	៣៥៦.៤៣៧	១១៩.៣៨៩.៣៥២	៦៤០.៣២៤.៦៤៩	៤២៩.៥៦៧៦	៦៣៦.០២៤.៩៧៣	៤៨៧.៩៦៤.០៩០	១.៤៥២.៤៨០	៤៨៦.៥១១.៦១០
ប័ណ្ណឥណទាន	២៥៦.៤១.៩៦២	៦៦៧.៣៤៥	២៤៩.៧៤៦.១៧	១៦.៨៩១.២៣៧	៧៦៧.៣១៨	១៦.១២៣.៩១៩	១០៣.៧២១.៧៣៦	២.៦៩៩.៤១១	១០១.០២២.៣២៥	៦៨៨.៣១.៧៩១	៣.១២៦.៨២១	៦៨៧.០៤.៩៧០
ឥណទានពាណិជ្ជកម្ម	៩៦៣.២៦.៥៦	២១.៥៧៨	៩៦១.១០៧.៨	១២.៥៦២.៣៨៥	៧២២.៥៥៥	១២.៣៩០.១៣០	៣៨.៩៦៤.០៩៤	៨៧២.៨៣	៣៨.៨៧៦.៨១១	៥០.៧៨៤.២១៩	២៩៤.៤៣៩	៥០.៤៨៩.៧៨០
ឥណទានឆ្នើម	៣៣២.៩៦.២៧២	២៣.៥១២	៣៣២.៧២.៧៦០	៣៨.៧៣១.៣១៧	៣៨២.៥២.៥៦	៣៨.៩០៦.០៦១	១៣៤.៦៨៣.៥២០	៩៥.១០៦	១៣៤.៥៨៨.៣១៤	១៥៧.៨៣០.១១៧	១៥.៥៨៧.៩១៨	១៥២.២៤២.១៩៩
ឥណទានខ្នាតមធ្យម	១.៥៨០.០៣៩.២៣៧	១.៤២៥.១៣១	១.៥៦៤.៧៨៧.៩១៩	១.២០៧.៨៥២.៨០៩	១.៥៨៣.៨៩៦	១.១៩២.០១៣.៩១៣	៦.៣៩១.២៤៨.៧១៤	៥៧.៦៤៦.៥៨១	៦.៣៣៦.១២.១៣៣	៤.៩២២.០០០.១៩៧	៦៤.៥៤៣.៨០១	៤.៨៥៧.៤៥៦.៦៩៦
	៤.៥០៦.០៤៣.១៦៥	៣៥.៣៤២.៥៤៧	៤.៥៧១.៣០៦.១០៨	៣.៨៧៩.៥៦៣.៥៧៤	៣៣.៤៨៣.០៥៥	៣.៨៥៦.០២០.៥១៩	១៨.២២៩.៣៧១.៦០២	១៤២.៩៦០.៦០២	១៨.០៨៦.៤១១.០០០	១៥.៨០៤.៨១៤.០៦៤	១៣៦.២៨០.៤៤៩	១៥.៦៧២.៥៣៣.៦១៥

(*) ក្នុងឆ្នាំ ២០១៩ រួមបញ្ចូលទាំងសំវិធានធនលើសមតុលក្រៅតារាងតុល្យការដែលទទួលបាន ២០៧.៤៧៩ ដុល្លារអាមេរិក របស់សម្ព័ន្ធធនាគារ និងធនាគារ ។ ដូចបង្ហាញក្នុងកំណត់សម្គាល់៣៥.១(២) សម្រាប់ប្រែប្រួលនៃ ECL ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៨. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

	ធនាគារ											
	២០២០			២០១៩			២០២០			២០១៩		
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ពាន់ រៀល (កំណត់សម្គាល់ ៥)	សំវិធានធន ECL ពាន់ រៀល (កំណត់សម្គាល់ ៥)	តម្លៃយោង ពាន់ រៀល (កំណត់សម្គាល់ ៥)	តម្លៃយោងដុល ពាន់ រៀល (កំណត់សម្គាល់ ៥)	សំវិធានធន ECL ពាន់ រៀល (កំណត់សម្គាល់ ៥)	តម្លៃយោង ពាន់ រៀល (កំណត់សម្គាល់ ៥)
សេវាឥណទានខ្នាតតូច	២.០៤៨.៩៣៦.៨១២	១៣.៣៤៣.៥៥២	២.០៣៥.៥៩២.៨៦០	១.៨៦៤.៥១៣.៥៩០	៨.៣៥៧.២៤៩	១.៨៥៦.១៥៦.៣៤១	៨២៨.៧៩៤.៧៨៧	៥៣.៩៧៤.៦៦៨	៨២៣.៩៧៣.១១៩	៧.៥៩៧.៨៩២.៨៧៩	៣៤.០៥៥.៧៩០	៧.៥៦៣.៨៣៧.០៨៩
ឥណទានគេហដ្ឋានបុគ្គលិក	២៥.១០៨.៨៧៩	១៦.៩០៧	២៥.០៩១.៩៧២	៣២.៩៩៥.៧៧៣	៩១៦.៣១៤	៣២.០៧៩.៨៥៩	១០១.៥៦៥.៨១៦	៦៨.៣៨៩	១០១.៤៩៧.០២៧	១៣៤.៤៥៧.៧៧៥	៣.៧៣៣.៩៨០	១៣០.៧២៣.៧៩៥
ឥណទានគេហដ្ឋានសាធារណៈ	១៣៥.០៨៤.០៥៦	១.០១៦.៧៨៩	១៣៤.០៦៧.២៦៧	១៤៩.៩៨៥.៨៣៨	២៦.៤៥៩៩	១៤៩.៧២១.២៤៣	៥៤៦.៤១៥.០០៧	៤១១.៩១២	៥៤២.៣០២.០៩៥	៦១១.១៩២.២៩០	១.០៧៨.២២៥	៦១០.១១៤.០៦៥
ឥណទានបុគ្គលិក	២១៤.៣៨៩.១២១	២០៩.៩០៦	២១៤.១៧៩.២១៥	១៦៣.២២៧.៩២៤	៨៤៨.៣៤៦	១៦២.៣៧៩.៥៧៨	៨៦៧.២០៣.៩៩៤	៨៤៩.០៧០	៨៦៦.៣៤៤.៩២៤	៦៦៥.១៥៣.៧៩០	៣.៤៥៧.០១០	៦៦១.៦៦៦.៧៨០
ឥណទាននិព្វាបន៍	៥៧.៩៤៨.២៣៦	៣៥១.៤៣២	៥៧.៥៩៦.៨០៤	៤៧.៩៣១.៨៦៥	៨៤៧.០០៩	៤៧.០៨៤.៨៥៦	២៣៤.៤០០.៦១៥	១.៤២១.៥៥២	២៣២.៩៧៩.០៧៣	១៩៥.៣២២.៣៥០	៣.៤៥១.៥៦២	១៩១.៨៧០.៧៨៨
ឥណទានកែលម្អគេហដ្ឋាន	៤៤២៦១.៤២១	២៩៤.៤០១	៤៣.៩៦៧.០២០	៧៣.១១៤.៨៨៥	២១៣.៤២៣	៧២.៩០១.១៦២	១៧៩.០៣៧.៤៤៨	១១៩០.៨៥២	១៧៧.៨៦៦.៥៩៦	២៩៧.៩៤១.៩៣៤	៨៦៦.៦៩៩	២៩៧.០៧២.២៣៥
ឥណទានផ្ទាល់ខ្លួននិងអ្នកប្រើប្រាស់ផ្សេងៗ	១៥៧.២២៨.៥៥១	១.០៨៣.៧៩៣	១៥៦.១៤៤.៧៤៨	១១៤.៤០៨.៤៤៤	៤៨១.០៧២	១១៧.៩២៧.៣៧២	៦៣៥.៩៨៩.៤៤៨	៤.៣៨៣.៩៤១	៦៣១.៦០៥.៥០៧	៤៨២.៥១៤.៤០៩	១.៩៦០.៣៦៦	៤៨០.៥៥៤.០៤៣
ប័ណ្ណឥណទាន	២៥៦៤១.៩៦២	៦៦៧.៣៤៥	២៤៩៧៤.៦១៧	១៦.៨៩១.២៣៧	៧៦៧.៣១៨	១៦.១២៣.៩១៩	១០៣.៧២១.៧៣៦	២៦៩៩.៤១១	១០១.០២២.៣២៥	៦៨៨.៣១.៧៩១	៣.១២៦.៨២១	៦៥៧.០៤៩.៧០
ឥណទានកាណីដូកម្ម	៩៦៣២៦.៥៦	២១.៥៧៨	៩៦១១០.៧៨	១២.៤៦២.៣៨៥	៧២២.៥៥	១២.៣៩០.១៣០	៣៨.៩៦៤.០៩៤	៨៧.២៨៣	៣៨.៨៧៦.៨១១	៥០.៧៨៤.២១៩	២៩៤.៤៣៩	៥០.៤៨៩.៧៨០
ឥណទានឆ្នើម	៣៣.២៩៦.២៧២	២៣.៥១២	៣៣.២៧២.៧៦០	៣៨.៧៣១.៣១៧	៣៨២.៥២៥៦	៣៨.៩០៦.០៦១	១៣៤.៦៨៣.៨២០	៩៥.១០៦	១៣៤.៥៨៣.១១៤	១៥៧.៨៣០.១១៧	១៥.៥៨៧.៩១៨	១៤២.២៤២.១៩៩
ឥណទានខ្នាតតូចផ្សេងៗ	១៥៧២.៣៣០.៩៩២	១៤.១៨០.១៧៤	១៥៥៨៤.១៥០.៨១៨	១២០១.១៦១.៣៨៧	១៦២.៥២៥.៦៥	១.១៨៤.៩០៨.៨២២	៦.៣៦០.០៧៨.៨៦១	៥៧.៣៨៨.៨០៤	៦.៣០២.៧២០.៥៧៧	៤៨.៩៤៧.៣២៦.៥១	៦៦.២២៩.២០២	៤៨.២៨៨.៨០៣.៤៩៩
	<u>៤.៣២៣.៨៥៨.៥៥៨</u>	<u>៣១.២០៩.៣៨៩</u>	<u>៤.២៩២.៦៤៩.១៥៩</u>	<u>៣.៧១៩.៥២៤.៣៨៥</u>	<u>៣២.៨៤៥.៤០២</u>	<u>៣៦.៨៦៥.៧៨.៩៥៣</u>	<u>១៧៤.៩០០.០៧៨.២៦៦</u>	<u>១២៦.២៤១.៩៧៨</u>	<u>១៧៣៦.៣៧៦.៥៨៤</u>	<u>១៥.១៥៦.៥៥២.២០៥</u>	<u>១៣.៨៨៤.៥០១</u>	<u>១៥.០២២.៨០៣.៩៩៣</u>

(*) ក្នុងឆ្នាំ ២០១៩ រួមបញ្ចូលទាំងសំវិធានធនលើសមតុល្យក្រៅតារាងតុល្យការដែលទទួលបាន ៦៥៥.៨២២ដុល្លារអាមេរិក របស់សម្ព័ន្ធធនាគារ និងធនាគារ ។ ដូចបង្ហាញក្នុងកំណត់សម្គាល់៣៥.១(២) សម្រាប់បម្រែបម្រួលនៃ ECL ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៨. ឥណទាន និងបុរេប្រទាន - សុទ្ធ

(ក) ឥណទាន និងបុរេប្រទានជាចំនួនដុលតាមឥណប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
មិនលើសពី១ឆ្នាំ	១.១៩៩.៥៨៣.០០២	១.១០៩.៣០២.៤៣៣	៤.៨៥២.៣១៣.២៤៣	៤.៥២០.៤០៧.៤១៥	១.១១៤.៨១០.៨០១	១.០២៨.២៥០.៥៤០	៤.៥០៩.៤០៩.៦៩០	៤.១៩០.១២០.៩៥១
លើស១ឆ្នាំ ប៉ុន្តែមិនលើសពី ៣ឆ្នាំ	១.៦៦៩.៩៩២.១០៩	១.៤៨៥.៤១៥.០៧១	៦.៧៥៥.១១៨.០៨១	៦.០៥៣.០៦៦.៤១៤	១.៦០៧.៤៨៧.០៣៥	១.៤២៦.៨០៤.៨៦២	៦.៥០២.២៨៥.០៥៧	៥.៨១៤.២២៩.៨១៣
លើស៣ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	១.០៧៤.៥៩៧.៧៥៣	៩៣៣.០៤៨.៤៤២	៤.៣៤៦.៧៤៧.៩១១	៣.៨០២.២១៣.១៥១	១.០៤៩.០៧៥.៧០៤	៩១៣.០៨៧.៣៤១	៤.២៤៣.៥១១.២២៣	៣.៧២០.៨៣០.៩១៥
លើសពី៥ឆ្នាំ	៥៦២.៤៧០.៣០១	៣៥១.៦៨៧.៦២៨	២.២៧៥.១៩២.៣៦៧	១.៤៣៣.១២៧.០៨៤	៥៥២.៤៨៥.០០៨	៣៥១.២៨១.៦០២	២.២៣៤.៨០១.៨៥៦	១.៤៣១.៤៧២.៥២៧
	៤.៥០៦.៦៤៣.១៦៥	៣.៨៧៩.៤០៣.៥៧៤	១៨.២២៩.៣៧១.៦០២	១៥.៨០៨.៨១៤.០៦៤	៤.៣២៣.៨៥៨.៥៤៨	៣.៧១៩.៤៦៤.៣៤៥	១៧.៤៩០.០០៧.៨២៦	១៥.១៥៦.៦៥៤.២០៦

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៨. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

សម្រាប់ការិយបរិច្ឆេទ ធនាគារ និងសម្ព័ន្ធនាយកដ្ឋានបានទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃដូចខាងក្រោម៖

	សម្ព័ន្ធនាយកដ្ឋាន				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃលើ៖								
ឥណទាន និងបុរេប្រទាន	២០.៨៥២.៣៥៧	២២.៦០០.២៨០	៨៥.០១៥.០៥៩	៩១.៥៧៦.៣៣៥	១៦.២០៤.៤៦២	២១.៤៦២.២៩៧	៦៦.០៦៥.៥៩២	៨៦.៩៦៥.២២៨
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	(៧.៧៨៦)	៥២៣.៧៥៣	(៣១.៧៤៤)	២.១២២.២៤៨	៩៦.០៨៣	៣១.១៥៣	៣៩១.៧៣០	១២៦.២៣២
គណនីត្រូវទទួលផ្សេងៗ	(៥០.៥៤០)	២៨៧.១៧២	(២០៦.០៥១)	១.១៦៣.៦២០	(៥២.៨៦៩)	២៨៧.១៨២	(២១៥.៥៤៧)	១.១៦៣.៦៦១
	២០.៧៩៨.០៣១	២៣.៤១១.២០៥	៨៤.៧៧៧.២៦៤	៩៤.៨៦២.២០៣	១៦.២៤៧.៦៧៦	២១.៧៨០.៦៣២	៦៦.២៤១.៧៧៥	៨៨.២៥៥.១២១
កិច្ចសន្យាក្រៅតារាងតុល្យការ	(៥៤.១៥៦)	(៨៧.៩៨៩)	(២២០.៧៩៤)	(៣៥៦.៥៣១)	(១៣២.០៨២)	៣៦០.៣៥៤	(៥៣៨.៤៩៨)	១.៤៦០.១៥៤
	២០.៧៣៩.៨៧៥	២៣.៣២៣.២១៦	៨៤.៥៥៦.៤៧០	៩៤.៥០៥.៦៧២	១៦.១១៥.៥៩៤	២២.១៤០.៩៨៦	៦៥.៧០៣.២៧៧	៨៩.៧១៥.២៧៥

ធនាគារ អេស៊ីប៊ីជាកីរីវង

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៨. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

បម្រែបម្រួលការខាតបង់ឱនភាពនៃតម្លៃសម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់ សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់ សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៤)
នាដើមការិយបរិច្ឆេទ	៣៣.៤៤៣.០៥៥	៣៤.១៨៨.៣៣០	១៣៦.២៨០.៤៤៩	១៣៨.៤៦២.៧៣៧	៣២.៨៤៥.៤០២	៣២.៨៤៥.៦៧៣	១៣៣.៨៤៥.០១២	១៣១.៨៦៥.៧៩១
សំវិធានធនកិច្ចសន្យាក្រៅតារាងតុល្យការ	(២០៧.៤៧៩)	-	(៨៣៩.២៥៣)	-	(៦៥៥.៨២២)	-	(២.៦៥២.៨០០)	-
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃ								
សម្រាប់ការិយបរិច្ឆេទ	២០.៨៥២.៣៥៧	២២.៥១២.២៩១	៨៥.០១៥.០៥៩	៩១.២១៩.៨០៤	១៦.២០៤.៤៦២	២១.៨២២.៦៥១	៦៦.០៦៥.៥៩២	៨៨.៤២៥.៣៨២
លុបចេញពីបញ្ជីសម្រាប់ការិយបរិច្ឆេទ	(១៨.៦៧៦.៤៥៩)	(២៣.៩៩៤.៣២៩)	(៧៦.១៤៣.៩២៣)	(៩៧.២២៥.០២១)	(១៧.១៥៨.០៥៤)	(២២.៤៣៦.៣១៩)	(៦៩.៩៥៣.៣៨៦)	(៩០.៩១១.៩៦៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៦៨.៩២៧)	៧៣៦.៧៦៣	(២៨១.០១៥)	២.៩៨៥.៣៦៤	(២៦.៥៩៩)	៦១៣.៣៩៧	(១០៨.៤៤៤)	២.៤៨៥.៤៨៤
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(១.០៧០.៧១៥)	៨៣៧.៥៦៥	-	-	(៩៥៣.៩៩៦)	១.៩៨០.៣២០
នាចុងការិយបរិច្ឆេទ	៣៥.៣៥២.៥៤៧	៣៣.៤៤៣.០៥៥	១៤២.៩៦០.៦០២	១៣៦.២៨០.៤៤៩	៣១.២០៩.៣៨៩	៣២.៨៤៥.៤០២	១២៦.២៤១.៩៧៨	១៣៣.៨៤៥.០១២

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៩. ទ្រព្យសកម្មផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ រោល្យឡា (កំណត់សម្គាល់ ៥)	២០១៩ រោល្យឡា (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ រោល្យឡា (កំណត់សម្គាល់ ៥)	២០១៩ រោល្យឡា (កំណត់សម្គាល់ ៥)
ការទូទាត់ជាមុន និងបុរេប្រទាន	១២.៨៦៦.៤៥៩	១១.៣៦៨.២២៣	៥២.០៤៤.៨២៧	៤៦.៣២៥.៥០៩	១០.៧៨២.៤៦០	៩.៩១៣.១៥២	៤៣.៦១៥.០៥១	៤០.៣៩៦.០៩៤
ការផ្គត់ផ្គង់ សម្ភារការិយាល័យ	២.៤២៣.៧៨០	១.៨៥៥.៣៩៧	៩.៨០៥.១៩០	៧.៥៦០.៧៤៣	២.២៤៨.៣៩២	១.៦៥១.៧២៥	៩.០៩៤.៧៤៦	៦.៧៣០.៧៧៩
ប្រាក់ទទួលបានពី Western Union	៣.៧៥៥.០៦៤	៩២២.៣០២	១៥.១៨៩.២៣៤	៣.៧៥៨.៣៨១	៣.៦៦៦.០២១	៩០៤.២៦៣	១៤.៨២៩.០៥៥	៣.៦៨៤.៨៧២
ផ្សេងៗ	៣.៧២១.៦១០	៣.៣៨៣.៩១១	១៥.០៥៣.៩១២	១៣.៧៨៩.៤៣៧	៣.៥៥៩.២៣៧	៣.១៩៨.៤០០	១៤.៣៩៧.១១៣	១៣.០៣៣.៤៨១
	២២.៧៦៦.៩១៣	១៧.៥២៩.៨៣៣	៩២.០៩២.១៦៣	៧១.៤៣៤.០៧០	២០.២៥៦.១១០	១៥.៦៦៧.៥៤០	៨១.៩៣៥.៩៦៥	៦៣.៨៤៥.២២៦

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ រោល្យឡា (កំណត់សម្គាល់ ៥)	២០១៩ រោល្យឡា (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ រោល្យឡា (កំណត់សម្គាល់ ៥)	២០១៩ រោល្យឡា (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មរយៈពេលខ្លី	១៧.១៧០.៥៨៤	១៧.១៧៨.១៥៣	៦៩.៤៥៥.០១២	៧០.០០០.៩៧៣	១៥.៣៥៣.៨០៧	១៥.៤៤១.៨២៨	៦២.១០៦.១៤៩	៦២.៩២៥.៤៤៩
ទ្រព្យសកម្មរយៈពេលវែង	៥.៥៩៦.៣២៩	៣៥១.៦៨០	២២.៦៣៧.១៥១	១.៤៣៣.០៩៧	៤.៩០២.៣០៣	២២៥.៧១២	១៩.៨២៩.៨១៦	៩១៩.៧៧៧
	២២.៧៦៦.៩១៣	១៧.៥២៩.៨៣៣	៩២.០៩២.១៦៣	៧១.៤៣៤.០៧០	២០.២៥៦.១១០	១៥.៦៦៧.៥៤០	៨១.៩៣៥.៩៦៥	៦៣.៨៤៥.២២៦

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១០. ប្រាក់បញ្ញើតាមច្បាប់

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ជាមួយធនាគារកណ្តាល(ក)	៣៥៧.០០០.៩៧៥	៥៨៣.១៩៥.៧៤១	១.៤៤៤.០៦៨.៩៤៤	២.៣៧៦.៥២២.៦៤៥	៣៥៦.៧៥៣.៧៥៦	៥៨៣.១៩៥.៧៤១	១.៤៤៣.០៦៨.៩៤៣	២.៣៧៦.៥២២.៦៤៥
ជាមួយធនាគារកណ្តាលផ្សេងៗ(ខ)	៣.៣៧៦.០៣៣	៣.៨៩៤.៩៥៩	១៣.៦៥៦.០៥៣	១៥.៨៧១.៩៥៨	-	-	-	-
ផ្សេងៗ(គ)	-	២៤៥.៣៩៩	-	១.០០០.០០០	-	-	-	-
	<u>៣៦០.៣៧៧.០០៨</u>	<u>៥៨៧.៣៣៦.០៩៩</u>	<u>១.៤៥៧.៧២៤.៩៩៧</u>	<u>២.៣៩៣.៣៩៤.៦០៣</u>	<u>៣៥៦.៧៥៣.៧៥៦</u>	<u>៥៨៣.១៩៥.៧៤១</u>	<u>១.៤៤៣.០៦៨.៩៤៣</u>	<u>២.៣៧៦.៥២២.៦៤៥</u>

(ក) ជាមួយធនាគារកណ្តាល

(i) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា ៨% ចំពោះប្រាក់រៀល និង ១២,៥០% ចំពោះរូបិយប័ណ្ណផ្សេងៗ នៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារ អនិវាសនជន និង ប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុ និង ប្រាក់កម្ចីអនិវាសនជន ។ យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១៨-២៨២ប្រ.ក. ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចមិនមានការប្រាក់ទេចាប់តាំងពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ។

នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ធនាគារជាតិ នៃ កម្ពុជាបានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសកាត់បន្ថយអត្រាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់រៀល ពី៨% មកត្រឹម៧%។ ចំពោះរូបិយប័ណ្ណផ្សេងៗ អត្រាទុនបម្រុងកាតព្វកិច្ចត្រូវបានកាត់បន្ថយពី១២,៥០% មកត្រឹម ៧% ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ពីការឆ្លងរាលដាលជម្ងឺកូវីដ១៩មកលើសេដ្ឋកិច្ចកម្ពុជា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១១. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ

		ធនាគារ			
		២០២០	២០១៩	២០២០	២០១៩
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
				(កំណត់សម្គាល់ ៨)	(កំណត់សម្គាល់ ៨)
ភាគហ៊ុនធម្មតាដែលមិនត្រូវបានចុះបញ្ជីលើផ្សារភាគហ៊ុន					
តាមថ្លៃដើម					
ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត	(ក)	៤៩.៣៨៩.៥៦៦	៤៩.៣៨៩.៥៦៦	១៩៩.៧៨០.៧៩៤	២០១.២៦២.៤៨១
ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី	(ខ)	២.០១០.០០០	២.០១០.០០០	៨.១៣០.៤៥០	៨.១៩០.៧៥០
វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា	(គ)	១៩.៨០៥.០០០	១៩.៨០៥.០០០	៨០.១១១.២២៥	៨០.៧០៥.៣៧៥
ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា	(ឃ)	១៩.៩១១.០០៥	១៩.៩១១.០០៥	៨០.៥៤០.០១៦	៨១.១៣៧.៣៤៦
អេស៊ីលីដា ប្រូ ភីអិលស៊ី	(ង)	-	២០.០០០	-	៨១.៥០០
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធសរុប-រយៈពេលវែង		៩១.១១៥.៥៧១	៩១.១៣៥.៥៧១	៣៦៨.៥៦២.៤៨៥	៣៧១.៣៧៧.៤៥២

(ក) ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត

ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត (ហៅកាត់ថា “អេស៊ីលីដា ឡាវ”) ត្រូវបានបង្កើតឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ដោយបានទទួលអាជ្ញាប័ណ្ណជាលើកដំបូងពីធនាគារជាតិឡាវ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានភាគហ៊ុនក្នុងធនាគារ អេស៊ីលីដា ឡាវ ចំនួន ៩៩.៩០%។ ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ទទួលបានការអនុញ្ញាតពីធនាគារជាតិឡាវអោយបង្កើនដើមទុនចំនួន ៤០.០០០.០០០.០០០ ឡាវគីប (ស្មើស្របនឹង ៤.៤៥១.៨៦៤ ដុល្លារអាមេរិក) ដែលធ្វើឲ្យដើមទុនចុះបញ្ជីកើនឡើងពីចំនួន ៣០០.០០០.០០០.០០០ ឡាវគីប (ស្មើស្របនឹង ៣៦.៤០៩.៤៦៧ ដុល្លារអាមេរិក) ដល់ចំនួន ៣៤០.០០០.០០០.០០០ ឡាវគីប (ស្មើស្របនឹង ៤០.៨៦១.៣៣១ ដុល្លារអាមេរិក) តាមរយៈការផ្ទេរពីប្រាក់ចំណេញរក្សាទុកដោយបានការអនុញ្ញាតពីធនាគារជាតិឡាវ នៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២០។

សកម្មភាពចម្បងរបស់ធនាគារ អេស៊ីលីដា ឡាវ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់នូវសេវាហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗទៀតនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

(ខ) ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី

នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០១០ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យូរីធី ភីអិលស៊ី (ហៅកាត់ថា “អេស៊ីលីដា ស៊ីឃ្យូរីធី”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា និង បានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ Co.០៤៤៨ KH/២០១០។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ គណៈកម្មការមូលបត្រកម្ពុជា (ហៅកាត់ថា “គ.ម.ក”) បានផ្តល់អាជ្ញាប័ណ្ណដល់ អេស៊ីលីដា ស៊ីឃ្យូរីធី ជាឈ្មួញជើងសារមូលបត្រ។ ដើមទុនចុះបញ្ជីរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី មានចំនួន ២.០១០.០០០ ដុល្លារអាមេរិក ដោយបែងចែកជា ២.០១០.០០០ ភាគហ៊ុន និង មានតម្លៃចារិក ១ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន។ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី ទាំងស្រុង។

សកម្មភាពចម្បងរបស់ អេស៊ីលីដា ស៊ីឃ្យូរីធី គឺការផ្តល់សេវាជាឈ្មួញជើងសារមូលបត្រ និង សេវាផ្សេងៗទៀតដែលអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១១. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(គ) វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា

វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា (អតីត ក្រុមហ៊ុនអេស៊ីលីដា ត្រេននឹង សេនធីរ) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអាជ្ញាប័ណ្ណចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្មលេខ Co. ១៣៣២KH/២០១១ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១១។ ដើមទុនចុះបញ្ជីរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា មានចំនួន ១៧.៨០៥.០០០ ដុល្លារអាមេរិក ដោយបែងចែកជា ១៧.៨០៥.០០០ ភាគហ៊ុន និង មានតម្លៃចារិក ១ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទាំងស្រុង។ ក្នុងការិយបរិច្ឆេទ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានបង្កើនដើមទុនចុះបញ្ជី ចំនួន ២.០០០.០០០ ដុល្លារអាមេរិក ដល់ ១៩.៨០៥.០០០ ដុល្លារអាមេរិក។ លក្ខន្តិកៈថ្មី ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ក្រោមអនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ពីរាជរដ្ឋាភិបាលកម្ពុជា។ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ផ្តល់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ង់ គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញហិរញ្ញវត្ថុ និងធនាគារ។ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា អាចបើកសាខា មហាវិទ្យាល័យថ្មី ដេប៉ាតឺម៉ង់ថ្មី ឯកទេស កម្រិតថ្មី ឬថ្នាក់ថ្មី ប្រភេទបណ្តុះបណ្តាលថ្មី សុំប្តូរឈ្មោះថ្មី ឬ ទីតាំងថ្មី ដោយរៀបចំសំណុំបែបបទសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និង កីឡា។

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ហៅកាត់ថា “អេស៊ីលីដា MFI”) បានចុះបញ្ជីនៅក្នុងប្រទេស មីយ៉ាន់ម៉ា ក្រោមច្បាប់ស្តីពីវិនិយោគបរទេសនៃប្រទេសមីយ៉ាន់ម៉ា ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីបំពេញសេវាផ្សេងៗគ្នាមិនមែនជាប្រតិបត្តិការហិរញ្ញវត្ថុលេខ ១៤៣៧១៥០៩៤។ ឆ្នាំហិរញ្ញវត្ថុនៃរបាយការណ៍ហិរញ្ញវត្ថុរបស់អេស៊ីលីដាមីក្រូហិរញ្ញវត្ថុ គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែកញ្ញា។

អេស៊ីលីដា MFI ត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើក្នុងប្រទេស មីយ៉ាន់ម៉ា ដោយផ្តល់នូវសេវា ផ្នែកមីក្រូហិរញ្ញវត្ថុមួយ ចំនួនជូនទីផ្សារប្រជាជន ដែលមានប្រាក់ចំណូលទាប និងធ្វើសកម្មភាពផ្សេងៗទៀត ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរត្រួតពិនិត្យផ្នែកមីក្រូហិរញ្ញវត្ថុ នៅក្នុងតំបន់ចំនួន ៤៥ ក្នុងទីក្រុង Yangon និង នៅក្នុងតំបន់ចំនួន ២៨ ក្នុងទីក្រុង Bago ៣ ក្នុងទីក្រុង Mon State និង ២៥ ក្រុងក្នុងតំបន់ Magway។

ដោយមានការសម្រេចដោយក្រុមប្រឹក្សាភិបាលរបស់អេស៊ីលីដា MFI នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ធនាគារ អេស៊ីលីដា បានទិញភាគហ៊ុនធម្មតាចំនួន ៣.៦០០.០០០ (៤៥%) ពី KFW, COFIBRED S.A និង IFC ក្នុងតម្លៃ ៦.១៩៣.៣២១ ដុល្លារអាមេរិក។ ការផ្ទេរភាគហ៊ុន ការតែងតាំងតំណាងភាគទុននិក និងការផ្លាស់ប្តូរសមាជិកក្រុម ប្រឹក្សាភិបាល ត្រូវបានអនុម័តដោយលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ សាធារណៈរដ្ឋសហភាព មីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១១. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(យ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ត)

អេស៊ីលីដា MFI បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣។ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ អេស៊ីលីដា MFI ចំនួន ៩៩,៩៩% នៃភាគហ៊ុនចំនួន ២០.១៤០.០០០.០០០ ក្បាត (ឆ្នាំ២០១៨៖ ៩៩,៩៩% នៃ ៨.០០០.០០០.០០០ក្បាត)។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារអេស៊ីលីដា ភីអិលស៊ី បញ្ចូលដើមទុនជាសាច់ប្រាក់ចំនួន ៣.៩៦៩.៩២៣.២០ ដុល្លារអាមេរិក ស្មើនឹង ៦.០៩៩.៣៩០.០០០ ក្បាត និងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បញ្ចូលទឹកប្រាក់បន្ថែមលើដើមទុនចំនួន ៣.៩៩៥.៣៦៦.៥០ ដុល្លារអាមេរិក ស្មើនឹង ៦.០៣៩.៣៩៦.០០០ ក្បាត។

(ង) ក្រុមហ៊ុន អេស៊ីលីដា ប្រូតេចី អិលធីឌី

ក្រុមហ៊ុន អេស៊ីលីដា ប្រូតេចី អិលធីឌី (ហៅកាត់ថា “អេស៊ីលីដា ប្រូតេចី”) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអាជ្ញាប័ណ្ណចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្មលេខ Co.០៦៥១KH/២០១៥ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមានដើមទុន ចុះបញ្ជីចំនួន ២០ លានរៀល (ប្រហាក់ប្រហែលនឹង ៥.០០០ ដុល្លារអាមេរិក) តាមរយៈការចេញផ្សាយភាគហ៊ុនចំនួន ៥.០០០ ភាគហ៊ុន និង មានតម្លៃចារិក ៥.០០០ រៀល ក្នុងមួយភាគហ៊ុន។ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ អេស៊ីលីដា ប្រូតេចី ទាំងស្រុង។ នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន អេស៊ីលីដា ប្រូតេចី អិលធីឌី បានបង្កើនដើមទុនពី ១៥.០០០ ដុល្លារអាមេរិក ទៅ ២០.០០០ ដុល្លារអាមេរិក។ លក្ខន្តិកៈក្រុមហ៊ុន ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨។

សកម្មភាពអាជីវកម្មចម្បងរបស់ អេស៊ីលីដា ប្រូតេចី គឺការទិញ លក់ ជួលចលនទ្រព្យ និង អចលនទ្រព្យ ការទិញ លក់ និងផ្គត់ផ្គង់សម្ភារផ្គត់ផ្គង់ការិយាល័យ និងអាជីវកម្មផ្សេងៗទៀតដែលបានអនុញ្ញាតដោយច្បាប់ ក្នុងគោលដៅ ដើម្បីពង្រីកដំណើរការរបស់ អេស៊ីលីដា ប្រូតេចី ឱ្យបានកាន់តែប្រសើរឡើង ព្រមទាំងសកម្មភាពអាជីវកម្មផ្សេងៗទៀតដែលស្របតាមគោលដៅតាមការវិនិច្ឆ័យរបស់ក្រុមប្រឹក្សាភិបាល។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលនៃអេស៊ីលីដា ប្រូតេចី បានយល់ព្រមជម្រះបញ្ជីក្រុមហ៊ុនហើយ ក្រុមហ៊ុនទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ និង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ រៀងៗខ្លួន។ ក្រុមហ៊ុនបានដាក់ពាក្យសុំការទូទាត់ ហើយកំពុងរង់ចាំការអនុម័តចុងក្រោយពីក្រសួងពាណិជ្ជកម្ម។

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជាតាមលិខិតលេខ ធ៧-០១៩-៧១៧.គ.ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីធនាគារ អេស៊ីលីដា ភីអិលស៊ី ស្នើសុំដំណើរការនីតិវិធីដើម្បីជម្រះបញ្ជីក្រុមហ៊ុន អេស៊ីលីដា ប្រូតេចីដោយស្ម័គ្រចិត្ត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១១. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(ង) ក្រុមហ៊ុន អេស៊ីលីដា ប្រូភីធី អិលធីឌី (ត)

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុន អេស៊ីលីដា ប្រូភីធី បានស្នើសុំទៅអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ) ដើម្បីជម្រះបញ្ជីក្រុមហ៊ុនដោយស្ម័គ្រចិត្ត។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន អេស៊ីលីដា ប្រូភីធីបានទទួលលិខិតលេខ ២៦៦៨០ អ.ព.ជ នៃស្ថានភាពពន្ធដារ ដើម្បីបញ្ចប់ការជម្រះបញ្ជីក្រុមហ៊ុនពី អ.ព.ជ។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន អេស៊ីលីដា ប្រូភីធី បានជូនដំណឹងទៅក្រសួងពាណិជ្ជកម្មស្តីពីការជម្រះបញ្ជីក្រុមហ៊ុន។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន អេស៊ីលីដា ប្រូភីធី អិលធីឌីបានទទួលការអនុម័តពីក្រសួងពាណិជ្ជកម្មស្តីពីការជម្រះបញ្ជីក្រុមហ៊ុន។

(ច) ធនាគារ អេស៊ីលីដា ភីអិលស៊ី (ការិយាល័យតំណាង)

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលវិញ្ញាបនបត្រចុះបញ្ជីជាការិយាល័យតំណាងធនាគារបរទេស លេខ FB/R.O-១/(០៤) ២០១៦ ពីធនាគារកណ្តាលមីយ៉ាន់ម៉ា និង បានទទួលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មជាការិយាល័យតំណាង លេខ ៥៨FC/២០១៦-២០១៧ (YGN) ពីក្រសួងផែនការ និង ហិរញ្ញវត្ថុ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ វិញ្ញាបនបត្រនេះមាន សុពលភាពរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ។ ការិយាល័យតំណាងត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពដូចខាងក្រោម៖

- ក. ធ្វើទីផ្សារ ផ្សព្វផ្សាយ ចរចា និង រៀបចំឯកសារសម្រាប់គោលដៅអាជីវកម្មជូនអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
- ខ. ណែនាំអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អំពីធនាគារផ្សេងៗដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេស មីយ៉ាន់ម៉ា ហើយត្រួតពិនិត្យ និង គ្រប់គ្រងប្រាក់កម្ចីដែលផ្តល់ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១២. ទ្រព្យនិងបរិក្ខារ

២០២០	សម្ព័ន្ធធនាគារ								
	ដីធ្លី ដុល្លារអន្តរជាតិ	ការកែលម្អ ដីធ្លី ដុល្លារអន្តរជាតិ	អគារនិង ការកែលម្អ ដុល្លារអន្តរជាតិ	ការកែលម្អ លើទ្រព្យរូប ដុល្លារអន្តរជាតិ	បរិក្ខារ ការិយាល័យ ដុល្លារអន្តរជាតិ	បរិក្ខារអំពូល ដុល្លារអន្តរជាតិ	យានយន្ត ដុល្លារអន្តរជាតិ	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
ផ្ទះដី									
នាថ្ងៃទី ១ ខែ មករា	១៤.៥៤២.២៨០	១.៧៤៧.១៧៩	៩៨.៧៨៧.៤៨៥	៤.៩៦៣.៨៨៧	៦១.១១៩.៧២៩	៧០.៩២៣.៨៩២	១៨.២០៥.២៦៣	១.៦៥៨.១៩៤	២៧១.៩៤៧.៩០៩
ការទិញបន្ថែម	-	៤.៧៥៥	១៨.៨៧៥	៣៣១.៣៨៨	៤.៧៨៥.១៩៨	៦.៦២១.១៦៤	១.៩២១.៧៣២	៤.០២១.៣៧៧	១៧.៧០៤.៨៨៩
ការលក់ ចេញ/ការផ្ទេរចេញពីបញ្ជី	-	-	-	(១៧៨.៥១៤)	(៩៩៩.០០៤)	(១.១៥៧.៧១១)	(១.០៣២.៤០៧)	-	(៣.៣៦៧.៦៤០)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	១០០.៣២៧	១២១.០៦៣	២០.៧៩០	៥៤.០០០	(២៩៦.១៨០)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(១២.៦៣១)	(៥០.៤៨០)	(២៩០.៤២០)	(៤៧.៣៣៩)	-	(៤០០.៨៧០)
និយ័តកម្ម	-	-	-	៨០០	(៨០០)	-	-	(១៨.៥៣៤)	(១៨.៥៣៤)
នាថ្ងៃទី ៣១ ខែ ធ្នូ	១៤.៥៤២.២៨០	១.៧៥១.៩៣៤	៩៨.៨០៦.៣៦០	៥.២០៥.២៥៣	៦៤.៩៧៤.៧០៦	៧៦.១១៧.៧១៥	១៩.១០១.២៤៩	៥.៣៦៤.៨៥៧	២៨៥.៨៦៥.៣៥៤
ដក់រំលស់បង្ក									
នាថ្ងៃទី ១ ខែ មករា	-	៤២៧.៥៣៥	១៧.៥២៧.៧៦៨	៤.២៦៧.៩៤១	៤៥.៤៣៦.៩៩៨	៥៧.២១០.៨៧៣	១៥.៩១៧.០០២	-	១៤០.៧៨៨.១១៧
រំលស់ក្នុងឆ្នាំ	-	២២៤.៧៧០	៤.៦០៩.០៩៩	៣៦០.២៩១	៦.៩៨៦.៩៣៩	៧.៧៨៧.៧៣៨	១.២៨០.៣៨១	-	២១.២៤៩.២១៨
ការលក់ ចេញ	-	-	-	(១៧១.១៣៦)	(៩៧៥.០៩៧)	(១.១៣៧.២៣៦)	(១.០២៧.២០៧)	-	(៣.៣១០.៦៧៦)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១១៥)	(១១.៦៩៤)	(១៤.៥៨៩)	(៨៨.៣៧៥)	(២៣៥.៩០៣)	(៥៧.០៧០)	-	(៤០៧.៧៤៦)
និយ័តកម្ម	-	-	-	៨០០	(៨០០)	-	-	-	-
នាថ្ងៃទី ៣១ ខែ ធ្នូ	-	៦៥២.១៩០	២២.១២៥.១៧៣	៤.៤៥៣.៣០៧	៥១.៣៥៩.៦៦៥	៦៣៦២៥.៤៧២	១៦.១១៣.១០៦	-	១៥៨.៣១៨.៩១៣
តម្លៃយោង	១៤.៥៤២.២៨០	១.០៩៩.៧៤៤	៧៦.៦៨១.១៨៧	៧៦១.៩៥៦	១៣.៦១៥.០៤១	១២.៤៩២.២៤៣	២.៩៨៨.១៤៣	៥.៣៦៤.៨៥៧	១២៧.៥៤៦.៤៤១
សម្បូលនឹងការត្រៀម (កំណត់សម្គាល់ ៤)	៥៨.៨២៣.៥២៣	៤.៤៤៨.៤៦៤	៣១០.១៧៥.៤០១	៣.០៨២.០៧២	៥៥.០៧៦.៨៨៦	៥០.៥៣១.១២៣	១២.០៨៧.០៣៨	២១.៧០០.៨៤៧	៥១៥.៩២៥.៣៥៤

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទ្រព្យនិងបរិក្ខារដែលរំលស់អស់ទាំងស្រុងសរុបមានចំនួន ១០៧.៣៤២.៦៧១ ដុល្លារអាមេរិក នៅតែកំពុងប្រើប្រាស់ ដោយសម្ព័ន្ធធនាគារ(២០១៩៖ ៩១.០៨២.៧៨៩ ដុល្លារអាមេរិក)។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១២. ទ្រព្យ និងបរិក្ខារ (ត)

២០១៩	សម្ព័ន្ធធនាគារ								
	ជំនួញ ដុល្លារអន្តរជាតិ	ការកែលម្អ ជំនួញ ដុល្លារអន្តរជាតិ	គោរពនិង ការកែលម្អ ដុល្លារអន្តរជាតិ	ការកែលម្អ លើទ្រព្យរដ្ឋ ដុល្លារអន្តរជាតិ	បរិក្ខារ ការិយាល័យ ដុល្លារអន្តរជាតិ	បរិក្ខារកុំព្យូទ័រ ដុល្លារអន្តរជាតិ	យានយន្ត ដុល្លារអន្តរជាតិ	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
ផ្ទះដី									
នាថ្ងៃទី ១ ខែ មករា	១៤.៥៤២.២៨០	១.៦៨៥.៩៣៤	៩៨.៧៦៣.៧៤៣	៤.៧៦៨.៧៧៧	៥៧.២៣៩.៤៦០	៦៤.៦១៥.៤៧៥	១៨.២៥៤.២៥៦	៧៧៦.០២៣	២៦០.៦៤៦.០៤៨
ការទិញបន្ថែម	-	៦៦.០០០	២៣.៧៤២	២៤២.៧៨៣	៥.០៣២.៥៩៥	៧.៣៥៩.៦៣២	៦៦៩.២៦១	១.៤៣៦.៤៨៤	១៤.៨៣០.៤៩៧
ការលក់ ចេញ/ការជម្រះចេញពីបញ្ជី	-	-	-	(២១៩.៥០០)	(១.១៣៧.៥៨៥)	(១.០៨៧.៧៨១)	(៦៨០.៧២៩)	-	(៣.១២៥.៥៩៥)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	២០៥.០៣៣	៣៩.១១៩	២៦៥.៥៣២	៩.៦៩៧	(៥១៩.៣៨១)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(២៥.៣៣៤)	(៥៣.៨៦០)	(២២៩.០៦៦)	(៤៧.២២២)	-	(៣៥៥.៤៨២)
និយ័តកម្ម	-	(៤.៧៥៥)	-	(៧.៨៧២)	-	-	-	(៣៤.៩៣២)	(៤៧.៥៥៩)
នាថ្ងៃទី ៣១ ខែ ធ្នូ	១៤.៥៤២.២៨០	១.៧៤៧.១៧៩	៩៨.៧៨៧.៤៨៥	៤.៩៦៣.៨៨៧	៦១.១១៩.៧២៩	៧០.៩២៣.៨៩២	១៨.២០៥.២៦៣	១.៦៥៨.១៩៤	២៧១.៩៨៧.៩០៩
ដក្ខន្តិកៈរំលស់បន្ទុក									
នាថ្ងៃទី ១ ខែ មករា	-	២០៦.៧៣៧	១២.៨៩៩.១៥៧	៤.១៤១.៩៦៩	៣៩.៦២៣.៤៤៩	៥០.៤១៤.៥៩៤	១៥.៤៩៨.០៤៥	-	១២២.៧៨៣.៩៥១
រំលស់ក្នុងឆ្នាំ	-	២២០.៨៤៨	៤.៦៣៤.១៦០	៣៥៩.៣៨៤	៧.០០០.៩៩១	៨.០៦២.១៩៤	១.១៤៨.៨៨៣	-	២១.៤២៦.៤៧០
ការលក់ ចេញ/ការជម្រះចេញពីបញ្ជី	-	-	-	(២០៨.៦២៣)	(១.១២៣.១០០)	(១.០៨១.៩២៩)	(៦៧៣.០១២)	-	(៣.០៨៦.៦៦៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦០)	(៥.៥៤៩)	(២៤.៧៨២)	(៦៤.៣៤២)	(១៨៣.៩៨៦)	(៥៦.៩១៤)	-	(៣៣៥.៦៣៣)
និយ័តកម្ម	-	-	-	(៧)	-	-	-	-	(៧)
នាថ្ងៃទី ៣១ ខែ ធ្នូ	-	៤២៧.៥២៥	១៧.៤២៧.៧៦៨	៤.២៦៧.៩៤១	៤៥.៤៣៦.៩៩៨	៥៧.២១០.៨៧៣	១៥.៩១៧.០០២	-	១៤០.៧៨៨.១១៧
កម្រៃយាន	១៤.៥៤២.២៨០	១.៣១៩.៦៤៤	៨១.២៩៩.៧១៧	៦៩៥.៩៤៦	១៥.៦៨២.៧៣១	១៣.៧១៣.០១៩	២.២៨៨.២៦១	១.៦៥៨.១៩៤	១៣១.១៥៩.៧៩២
សម្បទានលើពាណិជ្ជកម្ម (កំណត់សម្គាល់ ៤)	៥៩.២៥៩.៧៩១	៥.៣៧៧.៥៤៩	៣៣១.១៣៣.៣៤៧	២.៨៣៥.៩៨០	៦៣.៩០៧.១២៩	៥៥.៨៨០.៥៥២	៩.៣២៤.៦៦៤	៦.៧៥៧.១៤១	៥៣៤.៤៧៦.១៥៣

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១២. ទ្រព្យ និងបរិក្ខារ (ត)

២០២០	ធនាគារ								
	ជំនួយ ដុល្លារអាមេរិក	កាត់កាប្ប ជំនួយ ដុល្លារអាមេរិក	គោរនិង កាត់កាប្ប ដុល្លារអាមេរិក	កាត់កាប្ប លើទ្រព្យទ្រព្យ ដុល្លារអាមេរិក	បរិក្ខារ ករិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ផ្ទៃដី									
នាថ្ងៃទី ១ ខែ មករា	២.៣២៨.៣៤៤	២៨២.៧២៦	៧៦.៨៧៤.៣២៦	៤.០៧៥.៦៨៩	៥៨.៣៥៧.៦៩៥	៦៣.០១០.១៤៤	១៦.៧៩៦.៩៩៧	១.៥៩៧.៣៦៦	២២៣.៣២៣.២៨៧
ការទិញបន្ថែម	-	-	១៨.៨៧៥	៣០៦.៧៦៤	៤.៦៧៥.៩២៤	៦.២៩០.៥៨៧	១.៨៩១.៨៥១	៣.៩០៩.៧៩០	១៧.០៩៣.៧៩១
ការលក់ចេញ/ការជម្រះចេញពីបញ្ជី	-	-	-	(១៦៥.៤៧៤)	(៩២៩.៧៤០)	(១.០៦៨.៣៦៤)	(៩៤១.៩៧៨)	-	(៣.១០៥.៥៥៦)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	១០០.៣២៧	៧០.១៦៧	២០.៧៩០	៥៤.០០០	(២៤៥.២៨៤)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-
និយ័តកម្ម	-	-	-	៨០០	(៨០០)	-	-	(១៨.៥៣៤)	(១៨.៥៣៤)
នាថ្ងៃទី ៣១ ខែ ធ្នូ	២.៣២៨.៣៤៤	២៨២.៧២៦	៧៦.៨៩៣.២០១	៤.៣១៨.១០៦	៦២.១៧៣.២៤៦	៦៨.២៥៣.១៥៧	១៧.៨០០.៨៧០	៥.២៤៣.៣៣៨	២៣៧.២៩២.៩៨៨
ដកវិលសំបុត្រ									
នាថ្ងៃទី ១ ខែ មករា	-	១០៨.៣៩២	១៦.៦៧២.២៩២	៣.៥៦៥.២៦៥	៤៣.៤៥៤.៦៣៧	៥២.០៤១.៤៥០	១៤.៥៦៩.៩០៧	-	១៣០.៤១១.៩៤៣
វិលសំបុត្រឆ្នាំ	-	៣៩.១៧៥	៣.៨៧៤.៧៨២	៣៤៧.០០៩	៦.៦៧៨.០៤២	៦.៩៩៥.០១៥	១.២៤៧.១២៨	-	១៩.១៨១.១៥១
ការលក់ចេញ	-	-	-	(១៥៩.៣៤១)	(៩២៤.០២៣)	(១.០៥៥.៨៧២)	(៩៤០.២៤២)	-	(៣.០៧៩.៤៧៨)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១១៥)	(១១.៦៩៤)	(១.០២៦)	(១៩.៤៧៣)	(២១.០៤២)	(៣.៧០០)	-	(៥៧.០៥០)
និយ័តកម្ម	-	-	-	៨០០	(៨០០)	-	-	-	-
នាថ្ងៃទី ៣១ ខែ ធ្នូ	-	១៤៧.៤៥២	២០.៥៣៥.៣៨០	៣.៧៥២.៧០៧	៤៩.១៨៨.៣៨៣	៥៧.៩៨៩.៥៥១	១៤.៨៧៣.០៩៣	-	១៤៦.៤៥៦.៥៦៦
តម្លៃសរុប	២.៣២៨.៣៤៤	១៣៥.២៧៨	៩៦.៣៥៧.៨២១	៨.០៧០.៨១៣	១១២.៩៨៧.៩៦៩	១២៤.២៤២.៧០៨	៣២.៦៧៣.៩៦៣	៥.២៤៣.៣៣៨	៤០៨.៨៣៦.៨៥៤
សមូលនិធិការពារ(កំណត់សម្គាល់ ៤)	៩.៤១៨.១៥១	៥៤៧.១៨៣	២២៧.៩៦៧.៣៨៦	២.២២៧.០៤០	៥២.៥២៣.៧៧១	៤១.៦៣៧.៦៣៦	១១.៨៤២.៨៥៨	២១.២០៩.៣០២	៣៦៧.៤៣៣.៣២៧

នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ទ្រព្យ និងបរិក្ខារដែលរំលស់អស់ទាំងស្រុងសរុបមានចំនួន ៩៩.៦៥២.៤៥៦ ដុល្លារអាមេរិក នៅកែតំពុងប្រើប្រាស់ ដោយធនាគារ (២០១៩៖ ៨៥.១៩០.៥០២ ដុល្លារអាមេរិក)។

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១២. ទ្រព្យ និងបរិក្ខារ (ត)

២០១៩	ធនាគារ								
	ដីធ្លី ដុល្លាកម្ពុជា	ការកែលម្អដីធ្លី ដុល្លាកម្ពុជា	រោងចក្រនិង ការកែលម្អ ដុល្លាកម្ពុជា	ការកែលម្អលើទ្រព្យរដ្ឋបាល ដុល្លាកម្ពុជា	បរិក្ខារ ការិយាល័យ ដុល្លាកម្ពុជា	បរិក្ខារអំពូល ដុល្លាកម្ពុជា	យានយន្ត ដុល្លាកម្ពុជា	ទ្រព្យសម្បត្តិពុលសាច់សល់ ដុល្លាកម្ពុជា	សរុប ដុល្លាកម្ពុជា
ផ្ទៃដី									
នាថ្ងៃទី ១ ខែ មករា	២.៣២៨.៣៤៤	២៨២.៧២៦	៧៦.៨៥៨.៦០៨	៣.៨២៥.០០២	៥៤.៦១២.៨៣៨	៥៧.៦៦៨.០៧៧	១៦.៧៨៣.១៨៤	៥៧០.៤៨៨	២១២.៩២៩.២៦៧
ការទិញបន្ថែម	-	-	១៥.៧១៨	១៨៨.១៥៧	៤.៧៥០.១២៩	៥.៩៩១.៦៧១	៦៤៥.៥៦៩	១.៥៨១.១៩១	១៣.១៧២.៤៣៥
ការលក់ ចេញ/ការជម្រះចេញពីបញ្ជី	-	-	-	(១៣៤.៦៣១)	(១.០៤៤.៣៩១)	(៩១៥.១៣៦)	(៦៤១.៤៥៣)	-	(២.៧៣៥.៦១១)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	-	-	-	២០៥.០៣៣	៣៩.១១៩	២៦៥.៥៣២	៩៦៩៧	(៥១៩.៣៨១)	-
និយ័តកម្ម	-	-	-	(៧.៨៧២)	-	-	-	(៣៤.៩៣២)	(៤២.៨០៤)
នាថ្ងៃទី ៣១ ខែ ធ្នូ	២.៣២៨.៣៤៤	២៨២.៧២៦	៧៦.៨៧៤.៣២៦	៤.០៧៥.៦៨៩	៥៨.៣៥៧.៦៩៥	៦៣.០១០.១៤៤	១៦.៧៩៦.៩៩៧	១.៥៩៧.៣៦៦	២២៣.៣២៣.២៦៦
ដក់រំលស់បង្ក									
នាថ្ងៃទី ១ ខែ មករា	-	៦៦.៣៩៣	១២.៧៧៥.២១៨	៣.៣៨៨.១៨៧	៣៧.៧៨២.៥៦៣	៤៥.៧៦៧.៣០៦	១៤.១០៩.៤៧៨	-	១១៣.៨៨៩.១៤៥
រំលស់ក្នុងឆ្នាំ	-	៤២.០៥៩	៣.៩០២.៦២៣	៣០៨.៨៣៤	៦.៧២១.៣៩៤	៧.១៩៧.៤២៤	១.១០៣.៤៥៣	-	១៩.២៧៥.៧៨៧
ការលក់ ចេញ	-	-	-	(១៣១.៣០៦)	(១.០៣៩.៨១១)	(៩១៣.០៥១)	(៦៤១.៤៥៣)	-	(២.៧២៥.២២១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦០)	(៥.៥៤៩)	(៤៤៣)	(៩.៩០៩)	(១០.២២៩)	(១.៥៧១)	-	(២៧.៧៦១)
និយ័តកម្ម	-	-	-	(៧)	-	-	-	-	(៧)
នាថ្ងៃទី ៣១ ខែ ធ្នូ	-	១០៨.៣៩២	១៦.៦៧២.២៩២	៣.៥៦៥.២៦៥	៤៣.៨៥៤.៦៣៧	៥២.០៤១.៤៥០	១៤.៥៦៩.៩០៧	-	១៣០.៤១១.៩៤៣
តម្លៃសរុប	២.៣២៨.៣៤៤	១៧៤.៣៣៨	៦០.២០២.០៣៤	៥១០.៤២៤	១៤.៩០៣.០៥៨	១០.៩៦៨.៦៩៤	២.២២៧.០៩០	១.៥៩៧.៣៦៦	៩២.៩១១.៣៨៤
សម្រួលនឹងការរំឭក (កំណត់សម្គាល់ ៤)	៩.៨៨៨.០០២	៧១០.៤១១	២៤៥.៣២៣.២៨៩	២.០៧៩.៩៧៩	៦០.៧២៩.៩៦១	៤៤.៦៩៧.៤២៨	៩.០៧៥.៣៩២	៦.៥០៩.២៦៦	៣៧៨.៦១៣.៧២៨

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៣. ទ្រព្យសកម្មអរូបី

២០២០	សម្ព័ន្ធធនាគារ			ធនាគារ		
	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុង ដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម						
នាថ្ងៃទី១ ខែមករា	៣១.០៨០.៥០៥	១.៦៥៩.៦៤១	៣២.៧៤០.១៤៦	២៧.៥៧៣.៣៦១	១.៥៧២.៨៩៦	២៩.១៤៦.២៥៧
ការទិញបន្ថែម	៨.៩៤៨.៦៨៧	៧៤០.៥៤៤	៩.៦៨៩.២៣១	៨.៨៨៥.៥០០	៧១៧.៧៩៧	៩.៦០៣.២៩៧
ការលក់ចេញ	(៨៨០.២២៧)	-	(៨៨០.២២៧)	(៨៨០.២២៧)	-	(៨៨០.២២៧)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	២៧៦.៩៩៦	(២៧៦.៩៩៦)	-	២៥៩.២៨៦	(២៥៩.២៨៦)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១៥៦.៨៨៣)	-	(១៥៦.៨៨៣)	-	-	-
និយ័តកម្ម	-	(២៩០.២៨៤)	(២៩០.២៨៤)	-	(២៩០.២៨៤)	(២៩០.២៨៤)
នាថ្ងៃទី ៣១ ខែ ធ្នូ	៣៩.២៦៩.០៧៨	១.៨៣២.៩០៥	៤១.១០១.៩៨៣	៣៥.៨៣៧.៩២០	១.៧៤១.១២៣	៣៧.៥៧៩.០៤៣
ដក៖ រំលស់បង្គុះ						
នាថ្ងៃទី១ ខែមករា	២៣.៧៤១.១៥៣	-	២៣.៧៤១.១៥៣	២១.២៣០.៨៩៥	-	២១.២៣០.៨៩៥
រំលស់ក្នុងឆ្នាំ	៣.៦៦៧.៥៨៣	-	៣.៦៦៧.៥៨៣	៣.៣៣៩.៥១០	-	៣.៣៣៩.៥១០
ការលក់ចេញ	(៨៦៥.២៩១)	-	(៨៦៥.២៩១)	(៨៦៥.២៩១)	-	(៨៦៥.២៩១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១៣២.១៣៧)	-	(១៣២.១៣៧)	(១០.៦២៩)	-	(១០.៦២៩)
និយ័តកម្ម	-	-	-	-	-	-
នាថ្ងៃទី ៣១ ខែ ធ្នូ	២៦.៥១១.៣០៨	-	២៦.៥១១.៣០៨	២៣.៦៩៩.៨៨៥	-	២៣.៦៩៩.៨៨៥
តម្លៃយោង	១២.៧៥៧.៧៧០	១.៨៣២.៩០៥	១៤.៥៩០.៦៧៥	១២.១៤៣.០៣៥	១.៧៤១.១២៣	១៣.៨៨៤.១៥៨
សមមូលនិយ័តកម្ម (កំណត់សម្គាល់ ៤)	៥២.០០៩.៦៨០	៧.៤១៤.១០១	៥៩.៤២៣.៧៨១	៤៩.១២០.១៩៥	៧.០៤២.៨៤៣	៥៦.១៦៣.០៣៨

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ទ្រព្យសកម្មអរូបីដែលរំលស់អស់ទាំងស្រុងសរុបមានចំនួន ១៤.២៩០.៤៦៦ ដុល្លារអាមេរិក និង ១៣.៩៩៦.៧៩៧ ដុល្លារអាមេរិក (២០១៩៖ ១៣.៥៩៦.១១០ ដុល្លារអាមេរិក និង ១២.៣៤៨.៤១០ ដុល្លារអាមេរិក) នៅតែកំពុងប្រើប្រាស់ដោយសម្ព័ន្ធធនាគារ និងធនាគារ ។

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៣. ទ្រព្យសកម្មអរូបី (ត)

២០១៩	សម្ព័ន្ធបទដ្ឋាន			បទដ្ឋាន		
	កម្មវិធីអភិវឌ្ឍន៍ បុគ្គលិក	ការងារកំពុង ដំណើរការ បុគ្គលិក	សរុប បុគ្គលិក	កម្មវិធីអភិវឌ្ឍន៍ បុគ្គលិក	ការងារកំពុង ដំណើរការ បុគ្គលិក	សរុប បុគ្គលិក
ថ្លៃដើម						
នាថ្ងៃទី ១ ខែមករា	៣២.៥៩៦.៧៥០	១.៥១៨.៨៥៧	៣៤.១១៥.៦០៧	២៩.២០០.៦០៨	១.៤៣៨.៨៣២	៣០.៦៣៩.៤៤០
ការទិញបន្ថែម	៥៥៨.៣៨២	១.៤៦៨.៨៦៩	២.០២៧.២៥១	៣០៣.៩៤៨	១.៤៤៦.៧០៨	១.៧៥០.៦៥៦
ការលក់ចេញ	(២.៨៥៤.២៦៣)	-	(២.៨៥៤.២៦៣)	(២.៨៥២.៦៨៩)	-	(២.៨៥២.៦៨៩)
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	៩២១.៤៩៤	(៩២១.៤៩៤)	-	៩២១.៤៩៤	(៩២១.៤៩៤)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១២៦.៤២៧)	-	(១២៦.៤២៧)	-	-	-
និយ័តកម្ម	(១៥.៤៣១)	(៤០៦.៥៩១)	(៤២២.០២២)	-	(៣៩១.១៥០)	(៣៩១.១៥០)
នាថ្ងៃទី ៣១ ខែធ្នូ	៣១.០៨០.៥០៥	១.៦៥៩.៦៤១	៣២.៧៤០.១៤៦	២៧.៥៧៣.៣៦១	១.៥៧២.៨៩៦	២៩.១៤៦.២៥៧
ដកៈរំលស់បង្ក						
នាថ្ងៃទី ១ ខែមករា	២២.៩១៧.៧២០	-	២២.៩១៧.៧២០	២០.៦៥២.៩០៤	-	២០.៦៥២.៩០៤
រំលស់ក្នុងឆ្នាំ	៣.៥៣៧.៤៥៧	-	៣.៥៣៧.៤៥៧	៣.១៨២.៨២១	-	៣.១៨២.៨២១
ការលក់ចេញ	(២.៦០០.៣៥៧)	-	(២.៦០០.៣៥៧)	(២.៦០០.៣៥៧)	-	(២.៦០០.៣៥៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៩៦.៦៦២)	-	(៩៦.៦៦២)	(៤.៤៧៣)	-	(៤.៤៧៣)
និយ័តកម្ម	(១៧.០០៥)	-	(១៧.០០៥)	-	-	-
នាថ្ងៃទី ៣១ ខែធ្នូ	២៣.៧៤១.១៥៣	-	២៣.៧៤១.១៥៣	២១.២៣០.៨៩៥	-	២១.២៣០.៨៩៥
តម្លៃយោង	៧.៣៣៩.៣៥២	១.៦៥៩.៦៤១	៨.៩៩៨.៩៩៣	៦.៣៤២.៤៦៦	១.៥៧២.៨៩៦	៧.៩១៥.៣៦២
សមមូលនៃពាន់រៀល(កំណត់សម្គាល់ ៤)	២៩.៩០៧.៨៥៩	៦.៧៦៣.០៣៧	៣៦.៦៧០.៨៩៦	២៥.៨៤៥.៥៤៩	៦.៤០៩.៥៥១	៣២.២៥៥.១០០

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៤. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	២៩.៥២៩.៧៦៨	៣២.៥៦៩.៤៥៧	១១៩.៤៤៧.៩១២	១៣២.៧២០.៥៣៧	២៦.១៨២.១៧២	២៨.៨៤៧.៨៥០	១០៥.៩០៦.៨៨៦	១១៧.៥៥៤.៩៨៩

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្ត សម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមកាលបរិច្ឆេទ	៣២.៥៦៩.៤៥៧	៣០.៦២១.៨៣៨	១៣២.៧២០.៥៣៧	១២៣.០៣៨.៥៤៥	២៨.៨៤៧.៨៥០	២៦.៨៤៩.៩៦៧	១១៧.៥៥៤.៩៨៩	១០៨.០៤៣.៨៨៧
ការទិញបន្ថែម សម្រាប់ក្នុងកាលបរិច្ឆេទ	៧.៩៦៦.៨៦៧	១៣.០៦៨.១៤៩	៣២.៤៨០.៩១៧	៥២.៩៥២.១៤០	៧.៤០៤.៥១៣	១២.២៣៩.១៧២	៣០.១៨៨.២០០	៤៩.៥៩៣.១២៥
រំលស់សម្រាប់កាលបរិច្ឆេទ	(១០.៦២៧.១២០)	(១០.៤៦៩.៨១៩)	(៤៣.៣២៦.៧៦៨)	(៤២.៤២៣.៧០៧)	(៩.៧៧០.៦៣៨)	(៩.៦៤៧.៨៧១)	(៣៩.៨៣៤.៨៩១)	(៣៩.០៩៣.១៧៣)
ការបញ្ចប់ភតិសន្យាជួលសម្រាប់កាលបរិច្ឆេទ	(៤២៦.៦៥៥)	(៦៧៨.៤៨៦)	(១.៧៣៩.៤៧២)	(២.៧៤៩.២២៥)	(៣១១.៧៧៦)	(៦៦៥.៣៣៥)	(១.២៧១.១១១)	(២.៦៩៥.៩៣៧)
លម្អៀងពីអត្រាប្តូរប្រាក់	៤៧.២១៩	២៧.៧៧៥	១៩២.៥១២	១១២.៥៤៤	១២.២២៣	៣១.៩១៧	៤៩.៨៣៣	១២៩.៣២៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៨៧៩.៨១៤)	១.៧៩០.២៤០	-	-	(៧៨០.១៣៤)	១.៥៧៧.៧៥៩
នាចុងកាលបរិច្ឆេទ	២៩.៥២៩.៧៦៨	៣២.៥៦៩.៤៥៧	១១៩.៤៤៧.៩១២	១៣២.៧២០.៥៣៧	២៦.១៨២.១៧២	២៨.៨៤៧.៨៥០	១០៥.៩០៦.៨៨៦	១១៧.៥៥៤.៩៨៩

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៥. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ

	សម្ព័ន្ធអនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ទ្រព្យសកម្មពន្ធពន្យារ	៣២.៣២៤.៥៤៨	២៨.៧០១.៤៧៣	១៣០.៧៥២.៧៩៧	១១៦.៩៥៨.៥០២	៣១.០១៥.៦៦៣	២៧.៥៣៨.១៦៥	១២៥.៤៥៨.៣៥៧	១១២.២១៨.០២៣
បំណុលពន្ធពន្យារ	(២១.១២៨.៧០៣)	(១៣.៨៨៧.១១៩)	(៨៥.៤៦៥.៦០៤)	(៥៦.៥៩០.០០៨)	(១៨.៣២៩.៧១៦)	(១៣.៥៣០.៤២២)	(៧៤.១៤៣.៧០១)	(៥៥.១៣៦.៤៧០)
	១១.១៩៥.៨៤៥	១៤.៨១៤.៣៥៤	៤៥.២៨៧.១៩៣	៦០.៣៦៨.៤៩៤	១២.៦៨៥.៩៤៧	១៤.០០៧.៧៤៣	៥១.៣១៤.៦៥៦	៥៧.០៨១.៥៥៣

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារសម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្ព័ន្ធអនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
នាដើមឆ្នាំ	១៤.៨១៤.៣៥៤	១១.៦១៦.១០៥	៦០.៣៦៨.៤៩៤	៤៦.៦៧៣.៥១០	១៤.០០៧.៧៤៣	១០.៩៣៣.២៥៨	៥៧.០៨១.៥៥៣	៤៣.៩២៩.៨៣១
(ដកចេញ)កត់ត្រាជាបន្តកក្កង								
របាយការណ៍ចំណេញឬខាត	(៣.៦៤៥.១៥៣)	៣.១៩៨.២៤៩	(១៤.៨៦១.២៩១)	១២.៩៥៩.៣០៥	(១.៣២១.៧៩៦)	៣.០៧៤.៤៨៥	(៥.៣៨៨.៩៦៣)	១២.៤៥៧.៨១៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	២៦.៦៤៤	-	(២២០.០១០)	៧៣៥.៦៧៩	-	-	(៣៧៧.៩៣៤)	៦៩៣.៩០៩
នាចុងឆ្នាំ	១១.១៩៥.៨៤៥	១៤.៨១៤.៣៥៤	៤៥.២៨៧.១៩៣	៦០.៣៦៨.៤៩៤	១២.៦៨៥.៩៤៧	១៤.០០៧.៧៤៣	៥១.៣១៤.៦៥៦	៥៧.០៨១.៥៥៣

ទ្រព្យសកម្មពន្ធពន្យារត្រូវបានកាត់កងនៅពេលមានសិទ្ធិអនុវត្តតាមច្បាប់ដើម្បីកាត់កងទ្រព្យសកម្មពន្ធប្រចាំឆ្នាំ និងបំណុលពន្ធប្រចាំឆ្នាំ និងនៅពេលដែលពន្ធពន្យារពាក់ព័ន្ធទៅនឹងអាជ្ញាធរសារពើពន្ធដូចគ្នា។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៥. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ (ត)

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានការកាត់កងនៅពេលមានសិទ្ធិអនុវត្តតាមច្បាប់ដើម្បីកាត់កងទ្រព្យសកម្មពន្ធប្រចាំឆ្នាំ និងបំណុលពន្ធប្រចាំឆ្នាំ និងនៅពេលដែលពន្ធពន្យារពាក់ព័ន្ធទៅនឹងអាជ្ញាធរសារពើពន្ធដដែល ។

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្ម និងបំណុលពន្ធពន្យារក្នុងឆ្នាំ មានដូចខាងក្រោម៖

ទ្រព្យសកម្មពន្ធពន្យាររបស់សម្ព័ន្ធធនាគារ

	កម្រៃពិដំណើរការកងបណ្ណាល័យ	ប្រាក់ចំណូលមិនទាន់ទទួលបាន	សំវិធានការកងបណ្ណាល័យ	សំវិធានការផ្សេងៗ	ប្រាក់ខ្ចីបុគ្គលិក	ខាតរឹកឡូរូបិយប័ណ្ណមិនទាន់ទទួលបាន	លក់ការវិនិយោគ	កម្រៃសន្យា	ផ្សេងៗ	សុវត្ថិភាព
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០										
ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០	៦.៦៤១.៦២៤	-	៧.៨៦៦.២៥៤	៦.៧៥៤.០៣៨	៤២៦.៥២៨	៦៥៦.៨៨២	១.១៨៨.៩៣៧	១៩០.៣៨៩	៤.៩៧៦.៨២១	២៨.៧០១.៤៧៣
(ដកចេញ) កត់ត្រាជាបន្តកក្កឹងរបាយការណ៍ចំណេញឬខាត	៩១៩.០៣៩	៥០.២៩៥	១.៥៦០.៦០២	៥៨១.២១៦	(១៦៥.០៩៤)	១៥៧.៤០៤	៤១៣.៦៤៧	១២៦.៨២០	(២០.៩៣១)	៣.៦២៣.០៧៥
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០	៧.៥៦០.៦៦៣	៥០.២៩៥	៩.៤២៦.៨៥៦	៧.៣៣៥.២៥៤	២៦១.៤៣៤	៨១៤.២៨៦	១.៦០២.៥៨៤	៣១៧.២០៩	៤.៩៥៥.៨៩០	៣២.៣២៤.៥៤៨
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)</i>	<i>៣០.៥៨២.៨៨២</i>	<i>២០៣.៤៤៤</i>	<i>៣៨.១៣១.៦៣៣</i>	<i>២៩.៦៧១.១០២</i>	<i>១.០៥៧.៥០១</i>	<i>៣.២៩៣.៧៨៧</i>	<i>៦.៤៨២.៤៥២</i>	<i>១.២៨៣.១១១</i>	<i>២១.៣២៩.៦៨៥</i>	<i>១៣០.៧៥២.៧៩៧</i>
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩										
ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩	៥.៨០៦.៦៨៧	៥៦.០៨៧	៧.២២២.៨៤៦	៦.៨៥៣.៤៨៣	៤៣៣.០៨៤	៥៩៤.២៧៩	១.២១៣.១១៦	-	៣២៤.៧៨០	២២.៥០៤.៣៦២
(ដកចេញ) កត់ត្រាជាបន្តកក្កឹងរបាយការណ៍ចំណេញឬខាត	៨៣៤.៩៣៧	(៥៦.០៨៧)	៦៤៣.៤០៨	(៩៩.៤៤៥)	(៦.៥៥៦)	៦២.៦០៣	(២៤.១៧៩)	១៩០.៣៨៩	៤.៦៥២.០៤១	៦.១៩៧.១១១
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩	៦.៦៤១.៦២៤	-	៧.៨៦៦.២៥៤	៦.៧៥៤.០៣៨	៤២៦.៥២៨	៦៥៦.៨៨២	១.១៨៨.៩៣៧	១៩០.៣៨៩	៤.៩៧៦.៨២១	២៨.៧០១.៤៧៣
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)</i>	<i>២៧.០៦៤.៦១៨</i>	<i>-</i>	<i>៣២.០៥៤.៩៨៥</i>	<i>២៧.៥២២.៧០៦</i>	<i>១.៧៣៨.១០២</i>	<i>២.៦៧៦.៧៩៤</i>	<i>៤.៨៤៤.៩១៩</i>	<i>៧៧៥.៨៣៥</i>	<i>២០.២៨០.៥៤៣</i>	<i>១១៦.៩៥៨.៥០២</i>

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៥. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារក្នុងឆ្នាំ មានដូចខាងក្រោម៖ (ត)

ទ្រព្យសកម្មពន្ធពន្យាររបស់ធនាគារ

	អត្រាប្រាក់ប្រចាំខែ ដែលបាន សងសំរាប់ ដុល្លារអាមេរិក	សំវិធានបាន សងសំរាប់ ដុល្លារអាមេរិក	សំវិធានបាន ផ្សេងៗ ដុល្លារអាមេរិក	ប្រាក់ប្រចាំខែ ដុល្លារអាមេរិក	ខាតបង់កម្មវិធី ប្រាក់ប្រចាំខែ ដែលបាន សងសំរាប់ ដុល្លារអាមេរិក	លំហូរការប្រាក់ ដែលបាន សងសំរាប់ ដុល្លារអាមេរិក	កម្មវិធីសន្យា ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០									
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៦.៦៤១.៦២៤	៧.៨៦៦.២៤៤	៦.៦៤៦.៤០៩	៤១៦.៧៤៥	៦០៩.៦៦៤	១.១៨២.៦៣៥	១៦១.៧៥០	៤.០១៣.០៨៤	២៧.៥៣៨.១៦៥
(ដកចេញ) កាត់ត្រាជាបន្ត ក្នុងរបាយការណ៍ ចំណេញឬខាត	៩១៩.០៣៩	១.៥៦០.៦០២	៥៧៣.៨៣៤	(១៥៥.៣១១)	២០៤.៦២២	៤១៨.១០៧	១០៨.៤១៩	(១៥១.៨១៤)	៣.៤៧៧.៤៩៨
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	<u>៧.៥៦០.៦៦៣</u>	<u>៩.៤២៦.៨៤៦</u>	<u>៧.២២០.២៤៣</u>	<u>២៦១.៤៣៤</u>	<u>៨១៤.២៨៦</u>	<u>១.៦០០.៧៤២</u>	<u>២៧០.១៦៩</u>	<u>៣.៨៦១.២៧០</u>	<u>៣១.០១៥.៦៦៣</u>
<i>សមមូលនឹងពាន់រៀល(កំណត់សម្គាល់៤)</i>	<u>៣០.៥៨២.៨៨២</u>	<u>៣៨.១៣១.៦៣៣</u>	<u>២៩.២០៥.៨៨៣</u>	<u>១.០៥៧.៥០១</u>	<u>៣.២៩៣.៧៨៧</u>	<u>៦.៨៧៥.០០១</u>	<u>១.០៩២.៨៣៤</u>	<u>១៥.៦១៨.៨៣៦</u>	<u>១២៥.៤៥៨.៣៥៧</u>
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩									
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	៥.៨០៦.៦៨៧	៧.២២២.៨៤៦	៦.៧១៣.២៩៨	៤៣៣.០៨៤	៥៩៣.៨១៣	១.២០៣.៧៦២	-	(៩១៣.៩៧៤)	២១.០៥៩.៥១៦
(ដកចេញ) កាត់ត្រាជាបន្ត ក្នុងរបាយការណ៍ ចំណេញឬខាត	៨៣៤.៩៣៧	៦៤៣.៤០៨	(៦៦.៨៨៩)	(១៦.៣៣៩)	១៥.៨៥១	(២១.១២៧)	១៦១.៧៥០	៤.៩២៧.០៥៨	៦.៤៧៨.៦៤៩
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	<u>៦.៦៤១.៦២៤</u>	<u>៧.៨៦៦.២៥៤</u>	<u>៦.៦៤៦.៤០៩</u>	<u>៤១៦.៧៤៥</u>	<u>៦០៩.៦៦៤</u>	<u>១.១៨២.៦៣៥</u>	<u>១៦១.៧៥០</u>	<u>៤.០១៣.០៨៤</u>	<u>២៧.៥៣៨.១៦៥</u>
<i>សមមូលនឹងពាន់រៀល(កំណត់សម្គាល់៤)</i>	<u>២៧.០៦៤.៦១៨</u>	<u>៣២.០៥៤.៩៨៥</u>	<u>២៧.០៨៤.១១៧</u>	<u>១.៦៩៨.២៣៦</u>	<u>២.៤៨៤.៣៨១</u>	<u>៤.៨១៩.២៣៨</u>	<u>៦៥៩.១៣១</u>	<u>១៦.៣៥៣.៣១៧</u>	<u>១១២.២១៨.០២៣</u>

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៥. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ (ត)

ចំណុះពន្ធពន្យាររបស់សម្ព័ន្ធធនាគារ

	លំដាប់កម្រិត ពន្ធពន្យារ ដុល្លារអាមេរិក	ចំណេញពីការ ប្តូររូបិយប័ណ្ណ មិនទាន់បាន ទទួលស្គាល់ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	-	៦៤០.១៧៩	១៣.២៤៦.៩៤០	១៣.៨៨៧.១១៩
កត់ត្រាជាបន្ត កក្កដាបាយការណ៍ចំណេញឬខាត	២៩៥.៩០១	(៦៤០.១៧៩)	៧.៥៨៥.៨២២	៧.២៤១.៥៤៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	២៩៥.៩០១	-	២០.៨៣២.៧៦១	២១.១២៨.៧០៣
<i>សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)</i>	<i>១.១៩៦.៩២០</i>	<i>-</i>	<i>៨៤.២៦៨.៥១៨</i>	<i>៨៥.៤៦៥.៦០៨</i>
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	២៣៩.៦៦៥	-	១០.៦៤៨.៥៩២	១០.៨៨៨.២៥៧
កត់ត្រាជាបន្ត កក្កដាបាយការណ៍ចំណេញឬខាត	(២៣៩.៦៦៥)	៦៤០.១៧៩	២.៥៩៨.៣៨៨	២.៩៩៨.៨០២
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	-	៦៤០.១៧៩	១៣.២៤៦.៩៨០	១៣.៨៨៧.១១៩
<i>សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)</i>	<i>-</i>	<i>២.៦០៨.៧២៩</i>	<i>៥៣.៩៨១.២៧៩</i>	<i>៥៦.៥៩០.០០៨</i>

ចំណុះពន្ធពន្យាររបស់ធនាគារ

	លំដាប់កម្រិត ពន្ធពន្យារ ដុល្លារអាមេរិក	ចំណេញពីការ ប្តូររូបិយប័ណ្ណ មិនទាន់បាន ទទួលស្គាល់ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២០	-	៦៣៩.៣៩២	១២.៨៩១.០៣០	១៣.៥៣០.៤២២
កត់ត្រាជាបន្ត កក្កដាបាយការណ៍ចំណេញឬខាត	-	(៦៣៩.៣៩២)	៥.៤៣៨.៦៨៦	៤.៧៩៩.២៩៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	-	-	១៨.៣២៩.៧១៦	១៨.៣២៩.៧១៦
<i>សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)</i>	<i>-</i>	<i>-</i>	<i>៧៤.១៤៣.៧០១</i>	<i>៧៤.១៤៣.៧០១</i>
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩				
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	២១.១២៧	-	១០.១០៥.១៣១	១០.១២៦.២៥៨
កត់ត្រាជាបន្ត កក្កដាបាយការណ៍ចំណេញឬខាត	(២១.១២៧)	៦៣៩.៣៩២	២.៧៨៥.៨៩៩	៣.៤០៤.១៦៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	-	៦៣៩.៣៩២	១២.៨៩១.០៣០	១៣.៥៣០.៤២២
<i>សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)</i>	<i>-</i>	<i>២.៦០៥.៥២២</i>	<i>៥២.៥៣០.៩៤៨</i>	<i>៥៥.១៣៦.៨៧០</i>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៦. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុដទៃៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់ សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់ សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៥)
គណនីចរន្ត	១០៦.៦០៦.៦២៦	១០៣.៤៣៣.៥៨៥	៤៣១.២២៣.៨០២	៤២១.៤៩១.៨៥៩	១០៨.១៥៥.៥៦៨	១០៨.៦៦៤.៥៨៤	៤៣៧.៤៨៩.២៧៣	៤៤២.៨០៨.១៨០
គណនីសន្សំ	៤៧.៥៥១.៨៦១	៤៧.៧៣៩.៩១៦	១៩២.៣៤៧.២៧៨	១៩៤.៥៤០.១៥៨	៤៦.៨១៦.៩១២	៤៦.៤៦៥.៧២៣	១៨៩.៣៧៤.៤០៩	១៨៩.៣៤៧.៨២១
ប្រាក់បញ្ញើមានកាលកំណត់	១៦២.៨៥០.៩៧២	១៣៤.០០១.៦៤៤	៦៥៨.៧៣២.១៨២	៥៤៦.០៥៦.៦៩៩	១៤១.៧៩២.០៧៤	១១៩.១៤៧.៤១៤	៥៧៣.៥៤៨.៩៣៩	៤៨៥.៥២៥.៧១២
	<u>៣១៧.០០៩.៤៥៩</u>	<u>២៨៥.១៧៥.១៤៥</u>	<u>១.២៨២.៣០៣.២៦២</u>	<u>១.១៦២.០៨៨.៧១៦</u>	<u>២៩៦.៧៦៤.៥៥៤</u>	<u>២៧៤.២៧៧.៧២១</u>	<u>១.២០០.៤១២.៦២១</u>	<u>១.១១៧.៦៨១.៧១៣</u>

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់ សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់ សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៥)
មិនលើសពីប្រាំមួយខែ	១៩៥.៧១៧.៨៥៧	១៩២.៦១៦.៧៥៧	៧៩១.៦៧៨.៧៣២	៧៨៤.៩១៣.២៨៥	១៨៣.៧១៧.១៧៦	១៨៧.២៦៨.៣៧០	៧៤៣.១៣៥.៩៧៧	៧៦៣.១១៨.៦០៨
លើសពីប្រាំមួយខែប៉ុន្តែមិនលើសពីមួយឆ្នាំ	៣០.១០៥.១៩៩	៦.៦១៤.១១៧	១២១.៧៧៥.៥៣០	២៦.៩៥២.៥២៧	២១.៨៦០.៩៧៥	២.៨០៩.៣៥១	៨៨.៤២៧.៦៤៤	១១.៤៤៨.១០៥
លើសពីមួយឆ្នាំ ប៉ុន្តែមិនលើសពីបីឆ្នាំ	៥៦៨៨៨.៨១៥	៦.១៩៤.២៧១	២២.៨៤៩.៤៥៧	២៥.២៨១.៦៥៤	៥៦៨៨.៨១៥	៤.៤៥០.០០០	២២.៨៤៩.៤៥៧	១៨.១៣៣.៧៥០
លើសពីបីឆ្នាំ	៨៥.៥៣៧.៥៨៨	៧៩.៧៥០.០០០	៣៤៥.៩៩៩.៥៤៣	៣២៤.៩៨១.២៥០	៨៥.៥៣៧.៥៨៨	៧៩.៧៥០.០០០	៣៤៥.៩៩៩.៥៤៣	៣២៤.៩៨១.២៥០
	<u>៣១៧.០០៩.៤៥៩</u>	<u>២៨៥.១៧៥.១៤៥</u>	<u>១.២៨២.៣០៣.២៦២</u>	<u>១.១៦២.០៨៨.៧១៦</u>	<u>២៩៦.៧៦៤.៥៥៤</u>	<u>២៧៤.២៧៧.៧២១</u>	<u>១.២០០.៤១២.៦២១</u>	<u>១.១១៧.៦៨១.៧១៣</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៦. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (ត)

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៥)	ពាន់រៀល (កំណត់ សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៥)	ពាន់រៀល (កំណត់ សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	៧២.៧៧៤	-	២៩៤.៣៧១	-	១.៦៧០.៦៩៥	៥.៣០៣.៦៥១	៦.៧៥៧.៩៦១	២១.៦១២.៣៧៨
ភាគីមិនពាក់ព័ន្ធ	៣១៦.៩៣៦.៦៨៥	២៨៥.១៧៥.១៤៥	១.២៨២.០០៨.៨៩១	១.១៦២.០៨៨.៧១៦	២៩៥.០៩៣.៨៥៩	២៦៨.៩៧៤.០៧០	១.១៩៣.៦៥៤.៦៦០	១.០៩៦.០៦៩.៣៣៥
	៣១៧.០០៩.៤៥៩	២៨៥.១៧៥.១៤៥	១.២៨២.៣០៣.២៦២	១.១៦២.០៨៨.៧១៦	២៩៦.៧៦៤.៥៥៤	២៧៤.២៧៧.៧២១	១.២០០.៤១២.៦២១	១.១១៧.៦៨១.៧១៣

គ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	២០២០	២០១៩	២០២០	២០១៩
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
គណនីប្រាក់បញ្ញើសន្សំ	០,០០%- ១,៩០%	០,០០%- ១,៩០%	០,០០%- ០,៥០%	០,០០%- ០,៥០%
គណនីប្រាក់បញ្ញើមានកាលកំណត់	១,០០%- ៧,៩៥%	០,៧៥%- ៧,៩៥%	១,០០%- ៧,៩៥%	០,៧៥%- ៧,៩៥%

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៧. ប្រាក់បញ្ញើរបស់អតិថិជន

	សង្កេតធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ លានរៀល (កំណត់សម្គាល់ ៥)	២០១៩ លានរៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ លានរៀល (កំណត់សម្គាល់ ៥)	២០១៩ លានរៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	៥២៥.១៧៩.៩៧៦	៤៨៩.៥៩៦.០២៤	២.១២៤.៣៥៣.០០៣	១.៩៩៥.១០៣.៧៩៨	៥១៥.៣៥៣.០១២	៤៧៩.៩២៥.៧១៥	២.០៨៤.៦០២.៩៣៤	១.៩៥៥.៦៩៧.២៨៩
ប្រាក់បញ្ញើសន្សំ	១.៨៦៦.៦២៤.៧៧៧	១.៧៦៦.៨៣៤.៦៣២	៧.៥៥០.៤៩៧.២២៣	៧.១៩៩.៨៥១.១២៥	១.៨២៤.៦៨៤.៥១៥	១.៧៣២.១៥៥.៦៣៩	៧.៣៨០.៨៤៨.៨៦៣	៧.០៥៨.៥៣៤.២២៩
ប្រាក់បញ្ញើកម្រិត	១៣.១៣៤.១៧៦	១៦.៤៣៤.០៥០	៥៣.១២៧.៧៤២	៦៦.៩៦៨.៧៥៤	១៣.១៣៤.១៧៦	១៦.៤០៧.២៤៦	៥៣.១២៧.៧៤១	៦៦.៨៥៩.៥២៧
ប្រាក់បញ្ញើមានកាលកំណត់	១.៨៨៩.៣៤៧.១១៩	១.៨០៩.៨៥៥.១៤៧	៧.៦៤២.៤០៩.០៩៦	៧.៣៧៥.១៧១.៩៥៩	១.៨២៧.០៩៧.០៣៤	១.៧៥៣.៦៥៧.៩៥៩	៧.៣៩០.៦០៧.៥០៣	៧.១៤៦.១៥៦.១៨៣
	៤.២៩៤.២៨៦.០៤៨	៤.០៨២.៧២២.៨៥៣	១៧.៣៧០.៣៨៧.០៦៤	១៦.៦៣៧.០៤៥.៦២៦	៤.១៨០.២៦៨.៧៧៧	៣.៩៨២.១៤៦.៥៥៩	១៦.៩០៥.១៨៧.០៤១	១៦.២២៧.២៤៧.២២៨

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមកាលប្រតិទាន

	សង្កេតធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ លានរៀល (កំណត់សម្គាល់ ៥)	២០១៩ លានរៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ លានរៀល (កំណត់សម្គាល់ ៥)	២០១៩ លានរៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេលប្រាំមួយខែ	៣.១២០.២៦៩.៨៤៩	៣.០២៣.៣២៨.៨១៤	១២.៦២១.៤៩១.៥៣៩	១២.៣២០.០៦៤.៩១៧	៣.០៤៨.៤៥៨.៦៣៧	២.៩៦៥.៦៦៧.៨៤០	១២.៣៣១.០១៥.១៨៧	១២.០៨៥.០៩៦.៤៤៨
លើសប្រាំមួយខែប៉ុន្តែមិនលើសពីមួយឆ្នាំ	៦១៨.៥៣៨.៥៧២	៦៤២.៣៦៤.៩៩១	២.៥០១.៩៨៨.៥២៤	២.៦១៧.៦៣៧.៣៣៨	៦១១.៣០៤.៣៤១	៦២៧.១១៩.២៥៣	២.៤៣២.២៧៦.០៥៩	២.៥៥៥.៥១០.៩៥៦
លើសពីមួយឆ្នាំ ប៉ុន្តែមិនលើសពីបីឆ្នាំ	៤០៥.៣៥៥.៣០៥	២៥៩.៨២១.៦៩៨	១.៦៣៩.៦៦២.២០៩	១.០៥៨.៧៧៣.៤១៩	៣៨៧.៨៥៨.៧២៩	២៣៩.៥០៥.៣៨៣	១.៥៦៨.៨៨៨.៥៥៩	៩៧៥.៩៨៤.៤៣៦
លើសពីបីឆ្នាំ	១៥០.១២២.៣២២	១៥៧.២០៧.៣៥០	៦០៧.២៤៤.៧៩២	៦៤០.៦១៩.៩៥២	១៤២.៦៤៧.០៣០	១៤៩.៨៥៤.០៨៣	៥៧៧.០០៧.២៣៦	៦១០.៦៥៥.៣៨៨
	៤.២៩៤.២៨៦.០៤៨	៤.០៨២.៧២២.៨៥៣	១៧.៣៧០.៣៨៧.០៦៤	១៦.៦៣៧.០៤៥.៦២៦	៤.១៨០.២៦៨.៧៧៧	៣.៩៨២.១៤៦.៥៥៩	១៦.៩០៥.១៨៧.០៤១	១៦.២២៧.២៤៧.២២៨

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៧. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ លានរៀល (កំណត់សម្គាល់ ៤)	២០១៩ លានរៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ លានរៀល (កំណត់សម្គាល់ ៤)	២០១៩ លានរៀល (កំណត់សម្គាល់ ៤)
ភាគីពាក់ព័ន្ធ	១៨.២៥១.៦០៤	៦.៦៦៣.៣៦៧	៧៣.៨២៧.៧៣៨	២៧.១៥៣.២២១	១៩.៤៧៨.០៧៤	១០.១៧៧.៩៣៧	៧៨.៧៨៨.៨០៩	៤១.៤៧៥.០៩៣
ភាគីមិនពាក់ព័ន្ធ	៤.២៧៦.០៣៤.៤៤៤	៤.០៧៦.០៥៩.៤៨៦	១៧.២៩៦.៥៥៩.៣២៦	១៦.៦០៩.៩៤២.៤០៥	៤.១៦០.៧៩០.៦៦៣	៣.៩៧១.៩៦៨.៦២២	១៦.៨៣០.៣៩៨.២៣២	១៦.១៨៤.៧៧២.១៣៥
	<u>៤.២៩៤.២៨៦.០៤៨</u>	<u>៤.០៨២.៧២២.៨៥៣</u>	<u>១៧.៣៧០.៣៨៧.០៦៤</u>	<u>១៦.៦៣៧.០៩៥.៦២៦</u>	<u>៤.១៨០.២៦៨.៧៣៧</u>	<u>៣.៩៨២.១៤៦.៥៥៩</u>	<u>១៦.៩០៩.១៨៧.០៤១</u>	<u>១៦.២២៧.២៤៧.២២៨</u>

គ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	២០២០	២០១៩	២០២០	២០១៩
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើកម្រិត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើសន្សំ	០,០០%-១៥,០០%	០,០០%-១៥,០០%	០,០០%-០,៥០%	០,០០%-០,៥០%
ប្រាក់បញ្ញើមានកាលកំណត់	០,៥០%-១២,០០%	០,០៥%-១៣,២៥%	០,៥០%-៨,២៥%	០,០៥%-៨,២៥%

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៨. បំណុលផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ កាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ កាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ កាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ កាន់រៀល (កំណត់សម្គាល់ ៥)
បង្គរការឈប់សម្រាកប្រចាំឆ្នាំ	២០.០៦៣.៣១០	១៨.០៧៦.៩៥៤	៨១.១៥៦.០៨៩	៧៣.៦៦៣.៥៨៨	១៩.៦២៦.៦២០	១៧.៦៤៨.២៩០	៧៩.៣៨៩.៦៧៨	៧១.៩១៦.៧៨២
បង្គរប្រាក់រង្វាន់បុគ្គលិក	១១.០៤៦.២៨០	៩.៧១៨.៦៤៩	៤៤.៦៨២.២០៣	៣៩.៦០៣.៤៩៥	១០.៤៥៤.៩៩៩	៩.៥០០.០០០	៤២.២៩០.៤៧១	៣៨.៧១២.៥០០
មូលនិធិអតិថិជនរដ្ឋប្រាក់	១៦.០៦០.៤៦០	១៦.៣៧៣.៣៤៣	៦៤.៩៦៤.៥៦១	៦៦.៧២១.៣៧៣	១៦.០២៦.៦៥៦	១៥.៧៤៤.៩៥៣	៦៤.៨២៧.៨២៤	៦៤.១៦០.៦៨៣
ពន្ធគ្រប់គ្រង	១.៥៦៣.៩០១	១.៤៧២.១០១	៦.៣២៥.៩៨០	៥.៩៩៨.៨១២	១.៤៧៨.៤១៣	១.៣៥២.៨៨០	៥.៩៨០.១៨១	៥.៩១២.៩៨៦
ផ្សេងៗ	១៥.០១៧.១៥៧	១៣.១៦៩.៨២៨	៦០.៧៤៤.៣៩៩	៥៣.៦៦៧.០៤៨	១៤.៨២២.១៩៤	១២.៣៥១.៤២៨	៥៩.៩៥៥.៧៧៤	៥០.៣៣២.០៧០
	៦៣.៧៥១.១០៨	៥៨.៨១០.៨៧៥	២៥៧.៨៧៣.២៣២	២៣៩.៦៥៤.៣១៦	៦២.៤០៨.៨៨២	៥៦.៥៩៧.៥៥១	២៥២.៤៤៣.៩២៨	២៣០.៦៣៥.០២១
	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ កាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ កាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ កាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ កាន់រៀល (កំណត់សម្គាល់ ៥)
បំណុលរយៈពេលខ្លី	៤៤.០៥០.៥១៤	៤០.៧៣៣.៩២១	១៧៨.១៨៤.៣២៩	១៦៥.៩៩០.៧២៨	៤២.៧៨២.២៦៣	៣៨.៩៤៩.២៦១	១៧៣.០៥៤.២៥៤	១៥៨.៧១៨.២៣៨
បំណុលរយៈពេលវែង	១៩.៧០០.៥៩៤	១៨.០៧៦.៩៥៤	៧៩.៦៨៨.៩០៣	៧៣.៦៦៣.៥៨៨	១៩.៦២៦.៦១៩	១៧.៦៤៨.២៩០	៧៩.៣៨៩.៦៧៤	៧១.៩១៦.៧៨៣
	៦៣.៧៥១.១០៨	៥៨.៨១០.៨៧៥	២៥៧.៨៧៣.២៣២	២៣៩.៦៥៤.៣១៦	៦២.៤០៨.៨៨២	៥៦.៥៩៧.៥៥១	២៥២.៤៤៣.៩២៨	២៣០.៦៣៥.០២១

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៩. ប្រាក់កម្ចី

សម្ព័ន្ធធនាគារ និងធនាគារបានចុះកិច្ចសន្យាខ្ចីប្រាក់ជាមួយអ្នកផ្តល់កម្ចីផ្សេងៗ ។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ត្រូវបានធ្វើឡើងទាំងប្រចាំត្រីមាស ឆមាស ឬប្រចាំឆ្នាំដោយផ្អែកលើកាលវិភាគសងសម្រាប់កិច្ចព្រមព្រៀងខ្ចីនីមួយៗ ។ សម្ព័ន្ធធនាគារ និងធនាគារមិនបានសន្យាថានឹងដាក់បញ្ចាំណាមួយសម្រាប់ប្រាក់កម្ចីនោះទេ ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ពុំមានទ្រព្យបញ្ចាំ៖								
ប្រាក់កម្ចីរយៈពេលខ្លី	១២៤.៦២៩.០៧១	១៨៣.៦៨២.២៦៦	៥០៤.១២៤.៥៩២	៧៤៨.៥០៥.២៣៤	១០៤.៨៨៦.៦៩៨	១៦៦.៦៩២.៤៨១	៤២៤.២៦៦.៦៩៣	៦៧៩.២៧១.៨៦០
ប្រាក់កម្ចីរយៈពេលវែង	៤១៧.៧៦៩.៨៤៥	៣៨១.២៨៩.៤៣៥	១.៦៨៩.៨៧៩.០២៣	១.៤៥៣.៧៤៤.៤៤៨	៤០២.៤៦៦.២១៨	៣៥១.៣៧៥.៦៤៧	១.៦២៧.៩៧៥.៨៥២	១.៤៣១.៨៥៥.៧៦២
	<u>៥៤២.៣៩៨.៩១៦</u>	<u>៥៦៤.៩៧១.៧០១</u>	<u>២.១៩៤.០០៣.៦១៥</u>	<u>២.៣០២.២៤៩.៦៨២</u>	<u>៥០៧.៣៥២.៩១៦</u>	<u>៥១៨.០៦៨.១២៨</u>	<u>២.០៥២.២៤២.៥៤៥</u>	<u>២.១១១.១២៧.៦២២</u>

ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ភាគីពាក់ព័ន្ធ	-	៦៩៩.៦៨០	-	២.៨៥១.១៩៦	-	-	-	-
ភាគីមិនពាក់ព័ន្ធ	៥៤២.៣៩៨.៩១៦	៥៦៤.២៧២.០២១	២.១៩៤.០០៣.៦១៥	២.២៩៩.៨០៨.៤៨៦	៥០៧.៣៥២.៩១៦	៥១៨.០៦៨.១២៨	២.០៥២.២៤២.៥៤៥	២.១១១.១២៧.៦២២
	<u>៥៤២.៣៩៨.៩១៦</u>	<u>៥៦៤.៩៧១.៧០១</u>	<u>២.១៩៤.០០៣.៦១៥</u>	<u>២.៣០២.២៤៩.៦៨២</u>	<u>៥០៧.៣៥២.៩១៦</u>	<u>៥១៨.០៦៨.១២៨</u>	<u>២.០៥២.២៤២.៥៤៥</u>	<u>២.១១១.១២៧.៦២២</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

១៩ ប្រាក់កម្ចី (ត)

(ខ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	២០២០	២០១៩	២០២០	២០១៩
អត្រាការប្រាក់ប្រចាំឆ្នាំ	២,០០%-១៤,៥០%	២,៥០%-១៣,០០%	២,០០%-៨,០០%	២,៦០%-៧,៦៩%

២០. បំណុលបន្ទាប់បន្សំ

ទាំងនេះគឺជាបំណុលបន្ទាប់បន្សំពីភាគីមិនពាក់ព័ន្ធ។ បំណុលទាំងនេះត្រូវអនុម័តដោយ ធនាគារជាតិ នៃ កម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងខ្ទង់ប្រភេទទីពីរ នៅក្នុងការគណនាមូលនិធិផ្ទាល់របស់ ធនាគារ ដោយអនុលោមទៅតាមប្រកាសលេខ ធ៧-០១០-១៨២ប្រ.ក. របស់ធនាគារជាតិ នៃ កម្ពុជា ។សម្ព័ន្ធធនាគារនិងធនាគារមិនបានសន្យាថានឹងបញ្ចាំសម្រាប់បំណុលបន្ទាប់បន្សំនេះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
បំណុលបន្ទាប់បន្សំរយៈពេលខ្លី	១១.៤០៨.៤១៣	៧.៣៧៤.៩៤៥	៤៦.១៤៧.០៣១	៣០.០៥២.៩០១	១១.៤០៨.៤១៣	៧.៣៧៤.៩៤៥	៤៦.១៤៧.០៣១	៣០.០៥២.៩០១
បំណុលបន្ទាប់បន្សំរយៈពេលវែង	១៥៥.៧៥០.២១០	១៣១.៩២៧.៦៣៥	៦៣០.០០៩.៥៩៩	៥៣៧.៦០៥.១១៣	១៥៥.៧៥០.២១០	១៣១.៩២៧.៦៣៥	៦៣០.០០៩.៥៩៩	៥៣៧.៦០៥.១១៣
	១៦៧.១៥៨.៦២៣	១៣៩.៣០២.៥៨០	៦៧៦.១៥៦.៦៣០	៥៦៧.៦៥៨.០១៤	១៦៧.១៥៨.៦២៣	១៣៩.៣០២.៥៨០	៦៧៦.១៥៦.៦៣០	៥៦៧.៦៥៨.០១៤

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២០. ចំណូលបន្ទាប់បន្សំ (ត)

បំណុលបន្ទាប់បន្សំ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	-	-	-	-	-	-	-	-
ភាគីមិនពាក់ព័ន្ធ	១៦៧.១៥៨.៦២៣	១៣៩.៣០២.៥៨០	៦៧៦.១៥៦.៦៣០	៥៦៧.៦៥៤.០១៤	១៦៧.១៥៨.៦២៣	១៣៩.៣០២.៥៨០	៦៧៦.១៥៦.៦៣០	៥៦៧.៦៥៤.០១៤
	១៦៧.១៥៨.៦២៣	១៣៩.៣០២.៥៨០	៦៧៦.១៥៦.៦៣០	៥៦៧.៦៥៤.០១៤	១៦៧.១៥៨.៦២៣	១៣៩.៣០២.៥៨០	៦៧៦.១៥៦.៦៣០	៥៦៧.៦៥៤.០១៤

(ខ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	២០២០	២០១៩	២០២០	២០១៩
អត្រាការប្រាក់ប្រចាំឆ្នាំ	៥,៣៨%-៨,៤៨%	៧,០០%-៨,៤៨%	៥,៣៨%-៨,៤៨%	៧,០០%-៨,៤៨%

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២១. បំណុលកកិសន្យា

	សង្ខេបធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់ សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់ សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៤)
បំណុលកកិសន្យាដែលមិនបានរាប់បញ្ចូល								
តិចជាងមួយឆ្នាំ	១០.២៦១.៩០២	១០.០៦៨.០៩៨	៤១.៥០៩.៣៩៤	៤១.០២៧.៤៩៩	៩.៦៥៥.៦០២	៩.៣០០.៥៣២	៣៩.០៥៦.៩១០	៣៧.៨៩៩.៦៦៨
មួយទៅប្រាំឆ្នាំ	២០.៥៨១.២៩៤	២៣.១២១.៩៧៩	៨៣.២៥១.៣៣៤	៩៤.២២២.០៦៤	១៨.៨៨៨.៨៩៦	២១.៤៤៤.២១២	៧៦.៤០៥.៥៨៤	៨៧.៣៨៥.១៦៤
លើសពីប្រាំឆ្នាំ	៣.៨១៦.៤៦២	៤.៧៦០.០៥៤	១៥.៤៣៧.៥៨៩	១៩.៣៩៧.២២០	៦៥៥.៩២៩	១.៣៧៣.៩៧២	២.៦៥៣.២៣៣	៥.៥៩៨.៩៣៦
បំណុលកកិសន្យាសរុបដែលមិនបានធ្វើអប្បបរមា	៣៤.៦៥៩.៦៥៨	៣៨.៩៥០.១៣១	១៤០.១៩៨.៣១៧	១៥៤.៦៤៦.៧៨៣	២៩.៥០០.៤២៧	៣២.១១៨.៧១៦	១១៨.១១៥.៧២៧	១៣០.៨៨៣.៧៦៨
តម្លៃបច្ចុប្បន្ននៃបំណុលកកិសន្យា								
បំណុលកកិសន្យារយៈពេលខ្លី	១០.៣០៩.៨៦៥	៩.៧៥៥.៩៩៤	៤១.៧០៣.៤០៤	៣៩.៧៥៥.៦៧៦	៩.៧១១.៨៧៩	៩.០២៣.៤៣៣	៣៩.២៨៤.៥៥១	៣៦.៧៧០.៤៨៩
បំណុលកកិសន្យារយៈពេលវែង	១៨.៣០៨.០៣៧	២១.១៥៩.៩៨៥	៧៤.០៥៦.០១០	៨៦.២២៦.៧៧៥	១៦.០៦០.៥០៦	១៨.៧៦៥.៧៣៥	៦៤.៩៦៤.៧៤៦	៧៦.៤៧០.៣៧១
សរុបតម្លៃបច្ចុប្បន្ននៃបំណុលកកិសន្យា	២៨.៦១៧.៩០២	៣០.៩១៥.៩៣៩	១១៥.៧៥៩.៤១៤	១២៥.៩៨២.៤៥១	២៥.៧៧២.៣៨៥	២៧.៧៨៩.១៦៨	១០៤.២៤៩.២៩៧	១១៣.២៤០.៨៦០

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២១. បំណុលកកសិសន្យា (ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ ៖

	សម្ព័ន្ធធធានា				ធានា			
	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៥)	ពាន់រៀល (កំណត់ សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៥)	ពាន់រៀល (កំណត់ សម្គាល់ ៥)
កាប្រាក់ លើបំណុលកកសិសន្យា	២.១០៩.២៥៣	២.០៩១.០៥៦	៨.៥៩៩.៥២៥	៨.៤៧២.៩១៨	១.៨៧៥.៧៧៦	១.៨៥៨.៧០០	៧.៦៤៧.៥៣៨	៧.៥៣១.៤៥៣

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់ ៖

	សម្ព័ន្ធធធានា				ធានា			
	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៥)	ពាន់រៀល (កំណត់ សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់ សម្គាល់ ៥)	ពាន់រៀល (កំណត់ សម្គាល់ ៥)
លំហូរសាច់ប្រាក់សរុបសម្រាប់ការជួល	១១.៨៣៣.២៧៥	១១.២៨២.៥៧០	៤៨.២៤៤.២៥៨	៤៥.៧១៦.៥៦៨	១០.៨៨៣.៤០៦	១០.៤៥២.១៩៥	៤៤.៣៧១.៦៥៦	៤២.៣៥២.២៩៤

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២២. អត្ថប្រយោជន៍និយោជិត

	កំណត់សម្គាល់	សម្ព័ន្ធធនាគារ				ធនាគារ			
		២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
មូលនិធិសោធននិវត្តន៍		-	៣៥.៩០៣	-	១៥៦.៣០៥	-	-	-	-
អត្ថប្រយោជន៍ពេលចូលនិវត្ត	(ក)	១១.០១០.៤៧១	៩.៧២៣.៣៦៧	៤៤.៥៣៧.៣៥៥	៣៩.៦២២.៧២១	១០.៤៩៨.១៩០	៩.១៤៣.២៩៥	៤២.៤៦៥.១៧៨	៣៧.២៥៨.៩២៦
អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង	(ខ)	១.៣០៧.១៧២	២.០៨៣.៧២៦	៥.២៨៧.៥១១	៨.៤៩១.១៨៣	១.៣០៧.១៧២	២.០៨៣.៧២៦	៥.២៨៧.៥១១	៨.៤៩១.១៨៥
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	(គ)	៦.០៣៦.៤១២	៦.៤៩៨.៨០០	២៤.៨១៧.២៨៦	២៦.៤៨២.៦១០	៥.៩៧៦.៤០១	៦.៤៨០.៤៥៦	២៤.១៧៤.៥៤២	២៦.២៤៤.៨៥៨
		<u>១៨.៣៥៤.០៥៥</u>	<u>១៨.៣០៥.៨៩៦</u>	<u>៧៤.៦២២.១៥២</u>	<u>៧៤.៧៩២.៥១៤</u>	<u>១៧.៧៨១.៧៦៣</u>	<u>១៧.៦០៧.៤៧៧</u>	<u>៧១.៩២៧.២៣១</u>	<u>៧១.៩៩៤.៩៦៩</u>
		សម្ព័ន្ធធនាគារ				ធនាគារ			
		២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
អត្ថប្រយោជន៍រយៈពេលខ្លី		១.៣០៧.១៧២	២.០៨៣.៧២៦	៥.២៨៧.៥១១	៨.៤៩១.១៨៣	១.៣០៧.១៧២	២.០៨៣.៧២៦	៥.២៨៧.៥១១	៨.៤៩១.១៨៣
អត្ថប្រយោជន៍រយៈពេលវែង		១៧.០៤៦.៨៨៣	១៦.២២២.០៧០	៦៩.៣៣៩.៦៧៥	៦៦.២៩១.៦៣៦	១៦.៤៧៤.៥៩១	១៥.៥៨៣.៧៥១	៦៦.៦៣៩.៧២០	៦៣.៥០៣.៧៨៦
		<u>១៨.៣៥៤.០៥៥</u>	<u>១៨.៣០៥.៨៩៦</u>	<u>៧៤.៦២២.១៥២</u>	<u>៧៤.៧៩២.៨១៩</u>	<u>១៧.៧៨១.៧៦៣</u>	<u>១៧.៦០៧.៤៧៧</u>	<u>៧១.៩២៧.២៣១</u>	<u>៧១.៩៩៤.៩៦៩</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២២. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត

(i) ចំនួនទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានកំណត់ដូចខាងក្រោម៖

	សង្គ្រោះធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
តម្លៃបច្ចុប្បន្ននៃការទទួលបានអត្ថប្រយោជន៍ ដែលបានកំណត់កាតព្វកិច្ច	១១.០១០.៤៧១	៩.៧២៣.៣៦៧	៤៤.៥៣៧.៣៥៥	៣៩.៦២២.៧២១	១០.៤៩៨.១៩០	៩.១៤៣.២៩៥	៤២.៤៦៥.១៧៨	៣៧.២៤៨.៩២៦
តម្លៃសមស្របនៃទ្រព្យសកម្មផែនការ	-	-	-	-	-	-	-	-
បំណុលសុទ្ធត្រូវបានទទួលស្គាល់ក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១១.០១០.៤៧១	៩.៧២៣.៣៦៧	៤៤.៥៣៧.៣៥៥	៣៩.៦២២.៧២១	១០.៤៩៨.១៩០	៩.១៤៣.២៩៥	៤២.៤៦៥.១៧៨	៣៧.២៤៨.៩២៦

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២២. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត (ត)

(ii) បម្រែបម្រួលលើកាតព្វកិច្ចអត្ថប្រយោជន៍ ដែលបានកំណត់ក្នុងមួយឆ្នាំមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
នាថ្ងៃទី១ ខែមករា	៩.៧២៣.៣៦៧	៨.៤១៥.៣០២	៣៩.៦២២.៧២១	៣៣.៨១២.៦៨៤	៩.១៤៣.២៩៥	៧.៧៥៦.១១៦	៣៧.២៥៨.៩២៦	៣១.១៦៤.០៧៤
បន្តកត់ត្រាសេវាកម្មបច្ចុប្បន្ន	៨២៧.៧៦៨	៨០០.៩១៤	៣.៣៧៤.៨១០	៣.២៤៥.៣០៤	៧៩៩.៤០៨	៧២៩.៥៥៤	៣.២៥៩.១៨៦	២.៩៥៦.១៥៣
ចំណាយការប្រាក់	៦៦២.៥៥៣	៥៨៤.៣៩៦	២.៧០១.២២៩	២.៣៦៧.៩៧៣	៦៣៧.៥៩១	៥៤១.៨១៨	២.៥៩៩.៤៥៩	២.១៩៩.៤៤៧
អត្ថប្រយោជន៍បានបង់	(២១៦.៨៤០)	(១៩៥.៤៤៤)	(៨៨៤.០៥៧)	(៧៩១.៩៣៩)	(១៤៣.០០៤)	(១៤៨.៣៥០)	(៥៨៣.០២៧)	(៦០១.១១៤)
ខាតពីការទូទាត់អត្ថប្រយោជន៍	២០៧.០២០	១៧២.៣៤៤	៨៤៤.០២១	៦៩៨.៣៣៨	១៤០.៦៧៨	១៣០.៧០៥	៥៧៣.៥៤៤	៥២៩.៦១៧
ចំណេញពីការវាស់វែងឡើងវិញក្នុងឆ្នាំ	(១៦៩.៤៤៧)	(៣៤.៩០៨)	(៦៩០.៨៣៥)	(១៤១.៤៤៧)	(៧២.៥៩៣)	១៣៦.០១២	(២៩៥.៩៦២)	៥៥១.១២១
លម្អៀងពីការប្តូររូបិយប័ណ្ណ	(២៣.៩៥០)	(១៩.២៣៧)	(៩៧.៦៤៤)	(៧៧.៩៤៨)	(៧.១៨៥)	(២.៥៦០)	(២៩.២៩៣)	(១០.៣៧៣)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៣៣២.៨៩០)	៥០៩.៧៥៦	-	-	(៣១៧.៦៥៥)	៤៧៤.០០១
នាថ្ងៃទី៣១ ខែធ្នូ	១១.០១០.៤៧១	៩.៧២៣.៣៦៧	៤៤.៥៣៧.៣៥៥	៣៩.៦២២.៧២១	១០.៤៩៨.១៩០	៩.១៤៣.២៩៥	៤២.៤៦៥.១៧៨	៣៧.២៥៨.៩២៦

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២២. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត (ត)

(iii) ចំនួនទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ត្រូវបានកំណត់ដូចខាងក្រោម៖

	សង្គ្រោះធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
បន្ទុកតម្លៃសេវាកម្មបច្ចុប្បន្ន	៨២៧.៧៦៨	៨០០.៩១៤	៣.៣៧៤.៨១០	៣.២៤៥.៣០៤	៧៩៩.៤០៨	៧២៩.៥៥៤	៣.២៥៩.១៨៦	២.៩៥៦.១៥៣
ចំណាយការប្រាក់	៦៦២.៥៥៣	៥៨៤.៣៩៦	២.៧០១.២២៩	២.៣៦៧.៩៧៣	៦៣៧.៥៩១	៥៤១.៨១៨	២.៥៩៩.៤៥៩	២.១៩៥.៤៤៧
ខាតពីការទូទាត់អត្ថប្រយោជន៍	២០៧.០២០	១៧២.៣៤៤	៨៤៤.០២១	៦៩៨.៣៣៨	១៤០.៦៧៨	១៣០.៧០៥	៥៧៣.៥៤៤	៥២៩.៦១៨
	១.៦៩៧.៣៤១	១.៥៥៧.៦៥៤	៦.៩២០.០៦០	៦.៣១១.៦១៥	១.៥៧៧.៦៧៧	១.៤០២.០៧៧	៦.៤៣២.១៨៩	៥.៦៨១.២១៨

បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២២. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត (ត)

(១) ការសន្មតដ៏សំខាន់ៗដែលបានប្រើប្រាស់ដើម្បីកំណត់ចំណាយ និងកាតព្វកិច្ចប៉ាន់ស្មាន មានដូចខាងក្រោម៖

	២០២០	២០១៩
អត្រាកំណើនប្រាក់បៀវត្ស	៣,៤៦%	៣,៤៤%
អត្រាអតិផរណា	១,២០%	១,២០%
អត្រាអប្បបរមា	៧,០០%	៧,០០%
អត្រាមរណៈ (*) និង អត្រាបម្រែបម្រួលបុគ្គលិក (**)		

(*) តារាងអត្រាមរណៈមានដូចខាងក្រោម៖

រយៈ	២០២០		២០១៩	
	ត្រូវបានប្រែប្រួល៖ (% ក្នុងមួយឆ្នាំ)		ត្រូវបានប្រែប្រួល៖ (% ក្នុងមួយឆ្នាំ)	
	រៀងរាល់	មុន	រៀងរាល់	មុន
១៨-២៩	០ - ០,៤៩	០ - ០,៤២	០ - ០,២២	០ - ០,៤២
៣០-៣៩	០ - ០,១០	០ - ០,៣២	០ - ០,១០	០ - ០,៤៨
៤០-៤៩	-	-	០	០
៥០-៥៩	-	០ - ៦,៦៧	០	០
៦០	-	-	០	០

(**) តារាងអត្រាបម្រែបម្រួលបុគ្គលិកមានដូចខាងក្រោម៖

រយៈ	២០២០		២០១៩	
	ត្រូវបានប្រែប្រួលបុគ្គលិក (% ក្នុងមួយឆ្នាំ)		ត្រូវបានប្រែប្រួលបុគ្គលិក (% ក្នុងមួយឆ្នាំ)	
	រៀងរាល់	មុន	រៀងរាល់	មុន
១៨-២៩	២,៣ - ៩,១០	៤,២៩ - ៩,២៤	០ - ៧,៣៩	៤,៤២ - ៧,៣៨
៣០-៣៩	១,៦៨ - ៤,៦៨	២,៧៤ - ៥,៧៦	២,៣១ - ៥,២៦	២,៨២ - ៥,៤០
៤០-៤៩	០ - ៦,៦៧	០ - ៤,៣៨	០ - ១៤,០៧	០ - ៥,០២
៥០-៥៩	-	០ - ៨,៣៣	០	០ - ៦,០៦
៦០	-	-	០	០

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២២. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ពេលចូលនិវត្ត (ត)

ភាពប្រែប្រួលនៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់ចំពោះការផ្លាស់ប្តូរការសន្មតដ៏សំខាន់គឺ៖

	ការផ្លាស់ប្តូរការសន្មត		ផលប៉ះពាល់លើកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់					
			ការកើនឡើងលើការសន្មត		ការថយចុះលើការសន្មត			
	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩
អត្រាកំណើនប្រាក់ខែ	១%	១%	ការកើនឡើងដោយ	២០,៨០%	២០,៧៩%	ការថយចុះដោយ	១៦,៦៧%	១៦,៥៩%
អត្រាអប្បបរមា	១%	១%	ការថយចុះដោយ	១៦,៦១%	១៦,៥៤%	ការកើនឡើងដោយ	២០,៧៥%	២០,៧៤%
អត្រាអតិផរណា	១%	១%	ការកើនឡើងដោយ	២០,៨៤%	២០,៨៣%	ការថយចុះដោយ	១៦,៦៩%	១៦,៦២%
អត្រាមណភាព	០,១០%	០,១០%	ការថយចុះដោយ	១,៩១%	១,៩១%	ការកើនឡើងដោយ	០,០៩%	០,០៦%
អត្រាបម្រែបម្រួលរបស់បុគ្គលិក	១%	១%	ការថយចុះដោយ	១២,៧៣%	១២,៧៩%	ការកើនឡើងដោយ	៧,៣៩%	៧,៨៥%

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២២. អត្ថប្រយោជន៍និយោជិត (ត)

(ខ) អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រងមានដូចខាងក្រោម៖

	សង្គ្រោះធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
នៅថ្ងៃទី១ ខែមករា	២.០៨៣.៧២៦	២.១៦៥.៤២៣	៨.៤៩១.១៨៣	៨.៧០០.៦៧០	២.០៨៣.៧២៦	២.១៦៥.៤២៣	៨.៤៩១.១៨៥	៨.៧០០.៦៧០
ការបន្ថែម (កំណត់សម្គាល់ ២៨)	១.៣១២.៦៤១	១.៣៨៥.៤៩៣	៥.៣៥១.៦៣៧	៥.៦១៤.០១៨	១.៣១២.៦៤១	១.៣៨៥.៤៩៣	៥.៣៥១.៦៣៧	៥.៦១៤.០១៨
អត្ថប្រយោជន៍បានបង់	(២.០៨៥.៣១៥)	(១.៤៦៥.៣៩៣)	(៨.៥០១.៨២៩)	(៥.៩៣៧.៧៧២)	(២.០៨៥.៣១៥)	(១.៤៦៥.៣៩៣)	(៨.៥០១.៨២៩)	(៥.៩៣៧.៧៧២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៣.៨៨០)	(១.៧៩៧)	(១៥.៨១៩)	(៧.២៨១)	(៣.៨៨០)	(១.៧៩៧)	(១៥.៨២១)	(៧.២៨១)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៣៧.៦៦១)	១២១.៥៤៨	-	-	(៣៧.៦៦១)	១២១.៥៤០
នៅថ្ងៃទី៣១ ខែធ្នូ	១.៣០៧.១៧២	២.០៨៣.៧២៦	៥.២៨៧.៥១១	៨.៤៩១.១៨៣	១.៣០៧.១៧២	២.០៨៣.៧២៦	៥.២៨៧.៥១១	៨.៤៩១.១៨៥

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២២. អត្ថប្រយោជន៍និយោជិត (ត)

(គ) អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ

បម្រែបម្រួលនៅនៅក្នុងអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
នៅថ្ងៃទី១ ខែមករា	៦.៤៩៨.៨០០	៩.៤៩៩.៧៣៨	២៦.៤៨២.៦១០	៣៨.១៦៩.៩៤៧	៦.៤៩០.៤៥៦	៩.៣៩០.៦៣៦	២៦.២៤៤.៨៨៨	៣៧.៧៣១.៥៧៥
ការបន្ថែម (កំណត់សម្គាល់ ២៨)	៦.៥៦៣.៧១៩	៣.២៣៣.៩១៥	២៦.៧៦០.២៨២	១៣.១០៣.៨២៤	៦.៣៧៨.៧៣៨	៣.១៧១.១១៦	២៦.០០៦.១១៥	១២.៨៤៩.៣៦២
អត្ថប្រយោជន៍ បានបង់	(៦.៩៩៨.២៥៧)	(៦.២២៥.៨៦៩)	(២៨.៥៣១.៨៩៤)	(២៥.២២៧.២២១)	(៦.៨១៥.២៤៨)	(៦.១១២.៣១២)	(២៧.៧៨៥.៧៦៦)	(២៤.៧៦៧.០៨៨)
លម្អៀងពី ការប្តូររូបិយប័ណ្ណ	(២៧.៨៥០)	(៨.៩៨៤)	(១១៣.៥៤៤)	(៣៦.៤០៣)	(២៧.៥៤៥)	(៨.៩៨៤)	(១១២.៣០១)	(៣៦.៤០៣)
លម្អៀងពី អត្រាប្តូរប្រាក់	-	-	(១៨០.១៦៨)	៤៧២.៤៦៣	-	-	(១៧៨.៣៦៤)	៤៦៧.៤១២
នៅថ្ងៃទី៣១ ខែធ្នូ	៦.០៣៦.៤១២	៦.៤៩៨.៨០០	២៤.៤១៧.២៨៦	២៦.៤៨២.៦១០	៥.៩៧៦.៤០១	៦.៤៩០.៤៥៦	២៤.១៧៤.៥៥២	២៦.២៤៤.៨៨៨

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២៣. ដើមទុន និង បុព្វលាភភាគហ៊ុន

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដើមទុនចុះបញ្ជីសរុបមាន ៤៣៣.១៦៣.០១៩ ភាគហ៊ុន (២០១៩៖ ៤២៨.៨១៨.១៥៥ ភាគហ៊ុន) ដែលមានតម្លៃចារិក ១ ដុល្លារអាមេរិក ក្នុង ១ ភាគហ៊ុន ។ ភាគហ៊ុនទាំងអស់ត្រូវបានបង្វេចរាល់ទាំងស្រុងដោយភាគហ៊ុនិក និងអាស្រ័យទៅតាមចំណែកភាគហ៊ុនរបស់ពួកគេនៅក្នុងធនាគារដូចខាងក្រោម៖

ដើមទុន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		
	ចំនួនភាគហ៊ុន	បុព្វលាភ	ភាគហ៊ុន របស់ភាគហ៊ុន គិតជាភាគរយ	ចំនួនភាគហ៊ុន	បុព្វលាភ	ភាគហ៊ុន របស់ភាគហ៊ុន គិតជាភាគរយ
ACLEDA Financial Trust	១១១.៤៩២.៧១៩	១១១.៤៩២.៧១៩	២៥,៧៣៩%	១១១.៤៩២.៧១៩	១១១.៤៩២.៧១៩	២៦,០០០%
ASA Plc.	១០៧.២០៤.៥៤៧	១០៧.២០៤.៥៤៧	២៤,៧៤៩%	១០៧.២០៤.៥៤៧	១០៧.២០៤.៥៤៧	២៥,០០០%
SMBC	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០	១៨,០៦៦%	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០	១៨,២៥០%
COFIBRED S.A	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,២៥០%
ORIX Corporation	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,២៥០%
Triodos Microfinance Fund	១០.៩៣៨.៣៣៩	១០.៩៣៨.៣៣៩	២,៥២៥%	១០.៩៣៨.៣៣៩	១០.៩៣៨.៣៣៩	២,៥៥០%
Triodos Fair Share Fund	៩.៣៥៤.១៥៧	៩.៣៥៤.១៥៧	២,១៩៩%	៩.៣៥៤.១៥៧	៩.៣៥៤.១៥៧	២,១៨១%
Triodos Sustainable Finance Foundation	៦.៥០៨.៦៣៦	៦.៥០៨.៦៣៦	១,៥០២%	៦.៥០៨.៦៣៦	៦.៥០៨.៦៣៦	១,៥១៧%
Other investors in CSX	៤.៣៤៤.៨៦៥	៤.៣៤៤.៨៦៥	១,០០៣%	-	-	-
	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១០០%	៤២៨.៨១៨.១៥៥	៤២៨.៨១៨.១៥៥	១០០%
សម្បូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)		១.៧៥២.១៤៤.៨១២			១.៧៤៧.៤៣៣.៩៧៤	

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២៣. ដើមទុន និង បុព្វលាភភាគហ៊ុន (ត)

បុព្វលាភភាគហ៊ុន

បុព្វលាភភាគហ៊ុន គឺចំនួនដែលលើសរវាងទឹកប្រាក់ដែលធនាគារបានទទួលពីការបោះផ្សាយភាគហ៊ុនថ្មីបន្ទាប់ពីទូទាត់ចំណាយប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយ នឹងតម្លៃចារឹកនៃភាគហ៊ុនដែលបានបោះផ្សាយ។

នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(ផ.ម.ក)។ ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយមានចំនួន ៥.៣៤៤.៨៦៥ ភាគហ៊ុនដែលមានតម្លៃចារឹក ៥.០០០ (៥,០០០ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុននឹងតម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង ១៦.២០០ (៣,៩៧ ដុល្លារអាមេរិក) រៀលក្នុងមួយភាគហ៊ុន។ ធនាគារបានទទួលសាច់ប្រាក់ពីការបោះផ្សាយភាគហ៊ុនថ្មីចំនួន ១៧.០៨២.១០៥ ដុល្លារអាមេរិក និងមានចំណាយ ប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយមូលបត្រកម្ពុជាសិទ្ធិជាសាធារណៈដំបូងចំនួន ១.០៣១.០២៥ ដុល្លារអាមេរិក ដោយទទួលបានបុព្វលាភភាគហ៊ុនចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក (៥៧.៧២៦.២៣៩ ពាន់រៀល)។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២៤. ចំណូលការប្រាក់ត្រូវបានគណនាដោយ ប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ឥណទាន និងបុរេប្រទាន៖								
- ចំណូលការប្រាក់	៥១២.៦៨៣.៨១៣	៤៧៥.៩៦១.៧៨១	២.០៩០.២១១.៩០៦	១.៩២៨.៥៩៧.១៣៧	៤៧៦.៣៦៧.៧៧៦	៤៤៥.០៧១.៩៥៨	១.៩៤២.១៥១.៤២៣	១.៨០៣.៤៣១.៥៧៤
- ការវិនិយោគហិរញ្ញវត្ថុ	១.៤៦៤.២៤៤	៥៥៨២.៨៩៣	៥.៩៦៩.៧២៣	២២.៦២១.៨៨២	១.៤៦៤.២៤៤	៥.៥៧៦.៩៣០	៥.៩៦៩.៧២៣	២២.៥៩៧.៧២០
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ៖								
- ធនាគារនៅក្រៅប្រទេសកម្ពុជា	៥២៧.៦៨៦	១.៨៩៤.៥២៤	២.១៥១.៣៧៦	៧.៦៧៦.៦១១	៥៣៤.០៩៨	១.៩១២.០២៧	២.១៧៧.៥១៩	៧.៧៤៧.៥៣៣
- ធនាគារនៅខាងក្នុងប្រទេសកម្ពុជា	៤១៨.៧៣៣	១០៤.២៦៨	១.៧០៧.១៧៤	៤២២.៤៩៤	៣៧៣.២២៣	៩០.៣៧៤	១.៥២១.៦២៨	៣៦៦.១៩៦
	<u>៥១៥.០៩៤.៤៧៦</u>	<u>៤៨៣.៥៤៣.៤៦៦</u>	<u>២.១០០.០៤០.១៧៩</u>	<u>១.៩៥៩.៣១៨.១២៤</u>	<u>៤៧៨.៧៣៩.៣៤១</u>	<u>៤៥២.៦៥១.២៨៩</u>	<u>១.៩៥១.៨២០.២៩៣</u>	<u>១.៨៧៩.១៤៣.០២៣</u>

ធនាគារ អេស៊ីប៊ីស៊ា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២៥. ចំណាយការប្រាក់

	សង្កេតធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់ សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់ សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់ សម្គាល់ ៥)
ប្រាក់បញ្ញើសសំធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ								
ប្រាក់បញ្ញើសន្សំមានកាលកំណត់	៨.១៩០.៩៣៨	៧.៤៩០.៤៧៣	៣៣.៣៩៤.៤៥៤	៣០.៣៥១.៣៩៧	៧.១៤៧.៤០០	៦.៧៨១.៤៨២	២៩.១៣៩.៩៥០	២៧.៤៧៨.៥៦៥
ប្រាក់បញ្ញើសន្សំ	៣៨.៦៦៧	៣៧.៩២៣	១៥៧.៦៤៥	១៥៣.៦៦៤	២៣.៥៥៣	២១.៩៧០	៩៦.០២៦	៨៩.០២២
គណនីចរន្ត	-	-	-	-	-	-	-	-
ប្រាក់បញ្ញើសសំអតិថិជន								
ប្រាក់បញ្ញើសន្សំមានកាលកំណត់	៨៧.៨៨០.៦០៤	៨២.០៩៣.០៧៥	៣៥៨.២៨៩.២២៣	៣៣២.៦៤១.១៤០	៨៣.៨៤៧.១៦៣	៧៨.៦៧៩.៦៣៤	៣៤១.៨៤៤.៨៨៤	៣១៨.៨០៩.៨៧៧
ប្រាក់បញ្ញើសន្សំ	៦.០០៣.៥០២	៥.៨៦២.៥៧២	២៤.៤៧៦.២៧៨	២៣.៧៥៥.១៤២	៤.៧០០.៧៥៥	៤.៨០៩.៨៥១	១៩.១៦៤.៩៧៨	១៩.៤៨៩.៥១៦
គណនីចរន្ត	៤៧.៣១៦	៤៨.១៧៨	១៩២.៩០៧	១៩៥.២១៧	៤៧.៣១៦	៤៨.១៧៨	១៩២.៩០៧	១៩៥.២១៧
បំណុលបន្ទាប់បន្សំ	១២.០៥៨.៤៤៧	៧.៥២៦.៦៩៣	៤៩.១៦២.២៨៨	៣០.៤៩៨.១៦០	១២.០៥៨.៤៤៧	៧.៥២៦.៦៩៣	៤៩.១៦២.២៨៨	៣០.៤៩៨.១៦០
ប្រាក់កម្ចី	៣៤.៤៤៨.៥៩០	៥១.៧២២.៧២០	១៤០.៤៤៦.៩០១	២០៩.៨៨០.៤៦១	៣០.១៥៥.៧៣៧	៤៦.៧៥៧.៤៧៩	១២២.៩៤៤.៩៤០	១៨៩.៤៦១.៣០៥
ចំណាយការប្រាក់ លើភតិសន្យា	២.១០៩.២៥៣	២.០៩១.០៤៦	៨.៥៩៩.៥២៥	៨.៤៧២.៩១៨	១.៨៧៥.៧៧៦	១.៨៥៨.៧០០	៧.៦៤៧.៥៣៨	៧.៥៣១.៤៥៣
	១៥០.៧៧៧.៣១៧	១៥៦.៨៧២.៦៨០	៦១៤.៧១៩.១២១	៦៣៥.៦៤៨.០៩៩	១៣៩.៨៥៦.១៤៧	១៤៦.៤៨៣.៩៨៧	៥៧០.១៩៣.៥១១	៥៩៣.៥៥៣.១១៥

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២៦. ចំណូលកម្រៃ និង បើស

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ឥណទាន	២០១៩ ឥណទាន	២០២០ កាត់សម្គាល់ (កំណត់សម្គាល់ ៤)	២០១៩ កាត់សម្គាល់ (កំណត់សម្គាល់ ៤)	២០២០ ឥណទាន	២០១៩ ឥណទាន	២០២០ កាត់សម្គាល់ (កំណត់សម្គាល់ ៤)	២០១៩ កាត់សម្គាល់ (កំណត់សម្គាល់ ៤)
កម្រៃជើងសា	១៦.២៩៧.៩៥៧	១៧.៧២៨.៨៩៩	៦៦.៤៤៦.៧៧១	៧១.៨៣៧.៤៩៩	១៥.៨៤៨.២៨៥	១៧.៤៨៩.៥០១	៦៤.៦១៣.៤៨៨	៧០.៨៦៧.៤៥៨
កម្រៃជើងសា បានពីភ្នាក់ងារធានារ៉ាប់រង	៤.៣៦៧.៥៦៨	៧.៨០៧.០៨៨	១៧.៨០៦.៥៧៥	៣១.៦៣៤.៣២១	៤.១៥៥.១០០	៧.៦២៧.៣៥១	១៦.៩៤០.៣៤៣	៣០.៩០៦.០២៦
កម្រៃពីម៉ាស៊ីនអេធីអឹម	៧.២៦០.២២១	៧.២៥៤.៩៧៤	២៩.៥៩៩.៩២១	២៩.៣៩៧.១៥៥	៧.១៧៨.០០៩	៧.១៥៦.៥៨៦	២៩.២៦៤.៧៤៣	២៨.៩៩៨.៤៨៦
កម្រៃពីការសងគណនាមុនកាលកំណត់	៦.៧៦២.៥៦៩	៦.៤៨២.០៧៩	២៧.៥៧០.៩៩៤	២៦.២៦៥.៣៨៤	៥.៣៨២.៨៤៣	៥.៤៤៩.១៨៣	២១.៩៤៥.៨៥១	២២.០៨០.០៩០
កម្រៃពីសេវាប្រាក់បញ្ញើ	១.៤៦២.៦៤១	១.៥៥២.២៨៦	៥.៩៦៣.១៨៧	៦.២៨៩.៨៦៣	១.៣៤១.៣១៥	១.៥១២.២០០	៥.៤៦៨.៥៤១	៦.១២៧.៤៣៤
កម្រៃពីការធានា	១.០៥៩.៧៤៥	៦៣៣.៤០២	៤.៣២០.៥៨០	២.៥៦៦.៥៤៥	១.០៥៧.៥៨១	៦៣២.៤៩៤	៤.៣១១.៧៤៨	២.៥៦២.៨៦៦
កម្រៃពីបណ្តុះបណ្តាល	១.១០១.៨៨៩	១.០៥៣.៨២៤	៤.៤៩២.៤០១	៤.២៧០.០៩៥	២៦.៤១៧	២៥.៥៤៨	១០៧.៧០២	១០៣.៥២០
កម្រៃផ្សេងៗ	៧.៤៦២.៥៧៥	៦.២២២.០៦៧	៣០.៤២៤.៩១៩	២៥.២១១.៨១៤	៧.៣៦៤.៥៤៤	៦.១៥៥.៣៦១	៣០.០២៥.២៥៥	២៤.៩៤១.៥២៤
	៤៥.៧៧៥.១៦៥	៤៨.៧៣៤.៦១៩	១៨៦.៦២៥.៣៨៨	១៩៧.៤៧២.៦៧៦	៤២.៣៥៤.០៩៤	៤៦.០៤៨.២២៤	១៧២.៦៧៧.៦៤១	១៨៦.៥៨៧.៤០៤

មានកម្រៃជើងសាពីការទូទាត់សាច់ប្រាក់ចំនួន ៦.០៧៣.៦០០ រៀល (សមមូលនឹង ១.៥០២ ដុល្លារអាមេរិក) និង ១២.១៦៩ ដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២៧. ចំណូលផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញពីការប្តូររូបិយប័ណ្ណ	៩.៨៣៤.៥៨៦	៩.៣៨៣.៤៦៩	៤០.០៩៥.៦០៧	៣៨.០២១.៨១៦	៩.៨២០.៥៤៥	៩.៣៣៩.០១៥	៤០.០៣៨.៣៦២	៣៧.៨៤១.៦៨៩
ការប្រមូលឥណទានបាត់បង់ដែលបានជម្រះចេញពីបញ្ជីរួចមកវិញ	៦.៤០៣.៧៥០	៦.៩៣៨.៦៨០	២៦.១០៨.០៨៩	២៨.១១៥.៥៣១	៥.៤៦០.៩០៩	៦.៤២៧.៧០២	២២.២៦៤.១២៦	២៦.០៤៥.០៤៩
ចំណេញពីការលក់ទ្រព្យនិងបរិក្ខារ	៣៦៩.៥២៨	៧៦.៤៨១	១.៥០៦.៥៦៦	៣០៩.៩០១	៣២៦.២៩៩	៨៤.៦៣៧	១.៣៣០.៣២១	៣៤២.៩៤៩
ភាគលាភលើការវិនិយោគហិរញ្ញវត្ថុ	១៧៤.៤៧៩	-	៧១១.៣៥១	-	១៧៤.៤៧៩	-	៧១១.៣៥១	-
ចំណូលផ្សេងៗ	១.៤៦៩.០១៥	១.៤៥១.០៩៣	៦.៣៩៦.៨៧៤	៥.៨៧៩.៨៣០	៨៨០.៥១៦	៣៨២.៤១០	៣.៥៨៩.៨៦៤	១.៤៤៩.៥២៥
	<u>១៨.៧៥១.៣៥៨</u>	<u>១៧.៨៥៩.៧២៣</u>	<u>៧៤.៨១៨.៨៨៧</u>	<u>៧២.៣២៧.០៧៨</u>	<u>១៦.៦៦២.៧៤៨</u>	<u>១៦.២៣៣.៧៦៤</u>	<u>៦៧.៩៣៤.០២៤</u>	<u>៦៥.៧៧៩.២១២</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២៨. ចំណាយទូទៅ និងរដ្ឋបាល

	សម្ព័ន្ធធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ប្រាក់បៀវត្ស និង ប្រាក់ឈ្នួល	១០៤.៤៩១.៣១១	៩៩.២៥៥.៩០៩	៤២៦.០១១.០៧៥	៤០២.១៨៤.៩៤៣	៩៥.៤៥១.៣៩១	៩០.៥៦០.២០០	៣៨៩.១៥៥.៣២១	៣៦៦.៩៤៩.៩៣០
អត្ថប្រយោជន៍និយោជិតផ្សេងៗ	៣៥.៤៧៩.៤១២	៣២.៣១៤.២៩៧	១៤៤.៦៤៩.៥៦៣	១៣០.៩៣៧.៥៣១	៣៤.៨៧០.១០១	៣១.៦១៦.៩១៦	១៤២.១៦៥.៤០២	១២៨.១១១.៧៤៤
ចំណាយអត្ថប្រយោជន៍ប្រាក់បំណាច់អតិថិភាពការងារ	៦.៥៦៣.៧១៩	៣.២៣៣.៩១៥	២៦.៧៦០.២៨២	១៣.១០៣.៨២៤	៦.៣៧៨.៧៣៨	៣.១៧១.១១៦	២៦.០០៦.១១៥	១២.៨៤៩.៣៦២
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្ត	១.៦៩៧.៣៨១	១.៥៥៨.០១២	៦.៩២០.២២២	៦.៣១៣.០៦៥	១.៥៧៧.៦៧៧	១.៤០២.៣៨២	៦.៤៣២.១៨៩	៥.៦៨២.៤៥២
ការចំណាយលើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង	១.៣១២.៦៤១	១.៣៨៥.៤៩៣	៥.៣៥១.៦៣៧	៥.៦១៤.០១៨	១.៣១២.៦៤១	១.៣៨៥.៤៩៣	៥.៣៥១.៦៣៧	៥.៦១៤.០១៨
ការរំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិ	១០.៦២៧.១២០	១០.៤៧២.២៣៨	៤៣.៣២៦.៧៦៨	៤២.៤៣៣.៥០៩	៩.៧៧០.៦៣៨	៩.៦៤៨.៦២៦	៣៩.៨៣៤.៨៩១	៣៩.០៩៦.២៣២
ចំណាយរំលស់លើទ្រព្យនិងបរិក្ខារ	២១.២៩៩.២១៨	២១.៤២៦.៤៧០	៨៦.៦៣៣.០៦២	៨៦.៨២០.០៥៦	១៩.១៨១.១៥១	១៩.២៧៥.៧៨៧	៧៨.២០១.៥៥៣	៧៨.១០៥.៤៨៩
ចំណាយជួសជុលនិងថែទាំ	១១.៥៨១.៥១០	១១.៥៣៨.៣៩៣	៤៧.២១៧.៨១៦	៤៦.៧៥៣.៥៦៨	១១.០៥៣.៧៦៥	១០.៧៣០.៣៨២	៤៥.០៦៦.២០០	៤៣.៤៧៩.៥០៨
ចំណាយទឹកភ្លើង	៥.២០៣.៩៨៩	៥.៣៤៥.៦៨៩	២១.២១៦.៦៦៣	២១.៦៦០.៧៣២	៤.៨១២.៤៨៧	៤.៨៧៥.៥៤១	១៩.៦២០.៥០៩	១៩.៧៥៥.៦៩២
ចំណាយរំលស់លើទ្រព្យសកម្មអរូបី	៣.៦៦៧.៥៨៣	៣.៥៣៧.៤៥៧	១៤.៩៥២.៧៣៦	១៤.៣៣៣.៧៧៦	៣.៣៣៩.៥១០	៣.១៨២.៨២១	១៣.៦១៥.១៨២	១២.៨៩៦.៧៩១
ចំណាយទំនាក់ទំនង	៣.៧១៧.៧៥៧	៤.៥៧៣.០៦១	១៥.១៥៧.២៩៥	១៤.៥៣០.០៤៣	២.៧៥៥.១០៦	៣.៧៤៥.៩៩២	១១.២៣២.៥៦៧	១៥.១៧៨.៧៦០
ចំណាយបរិក្ខារការិយាល័យ	៥.២៨០.២៣៥	៥.២០៦.០៤៦	២១.៥២៧.៥១៨	២១.០៩៤.៨៩៨	៤.៦៧៧.៣៦២	៤.៥៣៣.៩៦៨	១៩.០៦៩.៦០៥	១៨.៣៧១.៦៣៨
ចំណាយការធ្វើដំណើរ	២.០១១.៣៩៦	២.៤៣៨.៣២៧	៨.២០០.៤៦១	៩.៨៨០.១០១	១.៧៣៣.៤៨៧	២.០១៥.៧៨៨	៧.០៦៧.៤២៦	៨.១៦៧.៩៧៣
ចំណាយកម្រៃអាជ្ញាប័ណ្ណ	១.១៧៥.២៧១	១.១៣២.៣៧១	៤.៧៩១.៥៨០	៤.៥៨៨.៣៦៧	១.១៣៥.៣១៦	១.១០៨.៦៩៩	៤.៦២៨.៦៨៣	៤.៤៩២.៤៤៨
ចំណាយផ្សេងៗ	១១.៨៦៧.៦៧៧	១១.៩៩៤.៧១៦	៤៨.៣៨៤.៥២១	៤៨.៦០២.៥៨៩	១០.០៥៤.៣៨៧	១០.១៦០.១៩៩	៤០.៩៩១.៧៣៧	៤១.១៦៩.១២៦
	២២៥.៩២៦.២២០	២១៥.៤១២.៣៩៤	៩២១.១០១.១៩៩	៨៧២.៨៥១.០២០	២០៨.១០៣.៧៨៧	១៩៧.៤១៣.៩១០	៨៤៨.៤៣៩.០១៧	៧៩៩.៩២១.១៦៣

ចំណាយប្រាក់បៀវត្ស និង ប្រាក់ឈ្នួលចំនួន ៣៥.៧០១ ដុល្លារអាមេរិក ត្រូវបានទូទាត់ឲ្យនិយោជិតសម្រាប់ ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។មានការចំណាយសម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ទាក់ទិននឹងការជួសជុល និងការថែទាំ ក្នុងទឹកប្រាក់ចំនួន ៨.០០១ ដុល្លារអាមេរិក សម្ភាររដ្ឋតំផ្គង់ការិយាល័យចំនួន ៦៣០ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និង បរិក្ខារបំពាក់ចំនួន ៥១២ ដុល្លារអាមេរិក និង កម្រៃសមាជិកភាពចំនួន ១២.៧៧៣ ដុល្លារអាមេរិក (៥១.៦៦៦.៦៦៧ រៀល)។

ធនាគារ អេស៊ីប៊ីជាកីរីវង្ស

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២៩. សារពើពន្ធ

(ក) បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	សង្គ្រោះធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី១ ខែមករា	៣០.៤៥៩.៣០៣	១៣.៨១០.៩៩៧	១២៤.១២១.៦៦០	៥៥.៤៩២.៥៨៦	២៩.១៧៥.៥៦០	១២.៩០១.៩៨៣	១១៨.៨៩០.៤០៧	៥១.៨៤០.១៦៨
ចំណាយពន្ធលើប្រាក់ចំណេញ	៣៤.៨៩៧.៧១៩	៣៥.៨៦១.០៥៨	១៤២.២៧៨.០០០	១៤៥.៣០៩.០០៧	៣២.៤៩០.៣៤៣	៣៣.៤១៤.១០៨	១៣២.៤៦៣.១២៨	១៣៥.៣៩៣.៩៦៦
ពន្ធលើប្រាក់ចំណេញបានបង់	(៣៥.០៦៤.៦៥២)	(១៩.២១៦.៧៥៦)	(១៤២.៩៥៨.៥៨៦)	(៧៧.៨៦៦.២៩៥)	(៣៣.៧១៥.៥៦៩)	(១៧.១៤០.៥៣១)	(១៣៧.៤៥៨.៣៧៥)	(៦៩.៤៥៣.៤៣២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.០០៤	-	១៦.២២៤	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៩០៨.៤៣៧)	១.១៧០.១៣៨	-	-	(៨៣៦.០៥៩)	១.១០៩.៧០៥
ថ្ងៃទី ៣១ ខែ ធ្នូ	៣០.២៩២.៣៧០	៣០.៤៥៩.៣០៣	១២២.៥៣២.៦៣៧	១២៤.១២១.៦៦០	២៧.៩៥០.៣៣៤	២៩.១៧៥.៥៦០	១១៣.០៥៩.១០១	១១៨.៨៩០.៤០៧

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

	សង្គ្រោះធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	៣៤.៨៩៧.៧១៩	៣៥.៨៦១.០៥៨	១៤២.២៧៨.០០០	១៤៥.៣០៩.០០៧	៣២.៤៩០.៣៤៣	៣៣.៤១៤.១០៨	១៣២.៤៦៣.១២៨	១៣៥.៣៩៣.៩៦៦
ចំណាយពន្ធពន្យារ(អត្ថប្រយោជន៍)	៣.៦៤៥.១៥៣	(៣.១៩៨.២៤៩)	១៤.៨៦១.២៩១	(១២.៩៥៩.៣០៥)	១.៣២១.៧៩៦	(៣.០៧៤.៤៨៥)	៥.៣៨៨.៩៦៣	(១២.៤៥៧.៨១៣)
	៣៨.៥៤២.៨៧២	៣២.៦៦២.៨០៩	១៥៧.១៣៩.២៩១	១៣២.៣៤៩.៧០២	៣៣.៨១២.១៣៩	៣០.៣៣៩.៦២៣	១៣៧.៨៥២.០៩១	១២២.៩៣៦.១៥៣

ធនាគារ អេស៊ីប៊ីជាកីរីវង្ស

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២៩. សារពើពន្ធ (ត)

គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ

	សង្គ្រោះធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	១៨០.០៣៥.៤៦២	១៥៣.៥២២.៦២១	៧៣៤.០០៤.៥៨០	៦២២.០៧៣.៦៦០	១៧២.១៥៤.៣១៥	១៤៨.២២៦.៤០២	៧០១.៨៧៣.១៤៣	៦០០.៦១៣.៣៨២
ពន្ធគណនាតាមអត្រាពន្ធក្នុងស្រុកដែលត្រូវអនុវត្តចំពោះ								
ប្រាក់ចំណេញក្នុងប្រទេសនីមួយៗ	៣៦.៤៥៥.១៤៦	៣០.៨៨៦.៥៤៤	១៤៨.៦២៧.៦៣០	១២៥.១៥២.២៧៦	៣៤.៤៣០.៨៦៣	២៩.៦៤៥.២៨០	១៤០.៣៧៤.៦២៨	១២០.១២២.៦៧៥
ផលប៉ះពាល់ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ	២.០៨៧.៧២៦	១.៤៤៧.៣៤០	៨.៥១១.៦៦១	៥.៨៦៤.៦២២	(៦១៨.៧២៤)	៦៩៤.៣៤៣	(២.៥២២.៥៣៧)	២.៨១៣.៤៧៨
ការខាតពន្ធដែលបានប្រើប្រាស់	-	៣២៨.៩២៥	-	១.៣៣២.៨០៤	-	-	-	-
	៣៨.៥៤២.៨៧២	៣២.៦៦២.៨០៩	១៥៧.១៣៩.២៩១	១៣២.៣៤៩.៧០២	៣៣.៨១២.១៣៩	៣០.៣៣៩.៦២៣	១៣៧.៨៥២.០៩១	១២២.៩៣៦.១៥៣

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២៩. សារពើពន្ធ (ត)

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ (ត)

ដោយត្រូវបានចុះបញ្ជីដោយជោគជ័យនៅ ជ. ម. ក. ធនាគារអាចទទួលបានការកាត់បន្ថយពន្ធលើប្រាក់ចំណូល ចំនួន ៥០% ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីការចុះបញ្ជីជាផ្លូវការ (តាមសមាមាត្រទៅនឹងភាគរយមូលបត្រកម្ពុជាដែលបាន ចុះបញ្ជីដោយយក ២០.០០១ ភាគរយជាគោល អនុលោមតាមប្រកាសលេខ ១៨៣ ស្តីពីការណែនាំអនុវត្តការលើកទឹកចិត្ត ពន្ធលើប្រាក់ចំណូលចំពោះសហគ្រាសបោះផ្សាយលក់មូលបត្រលើកដំបូងជាសាធារណៈ) និង ការលើកលែងបំណុល ពន្ធផ្សេងៗរួមទាំងពន្ធលើប្រាក់ចំណូលនិងពន្ធកាត់ទុកសម្រាប់រយៈពេលចាប់ពីឆ្នាំ N-៣ ដល់ N-១០ ដែល N ជាឆ្នាំ IPO (ពី N-៣ ដល់ N-១០) ដោយអនុលោមតាមអនុក្រឹត្យលេខ ០១ អនក្រ.ប.ក ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ និងការពន្យារពេលជាបណ្តោះអាសន្នលើការបង់រំដោះពន្ធលើប្រាក់ចំណូលសម្រាប់រយៈពេល ៣ឆ្នាំ បន្ទាប់ពី បានចុះបញ្ជីជាផ្លូវការស្របតាមប្រកាស លេខ ៨៥៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ ធនាគារបានបំពេញបែបបទទៅអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ) តាមរយៈគណៈកម្មការមូលបត្រកម្ពុជាដើម្បីទទួលបានការ លើកទឹកចិត្តពន្ធ។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ធនាគារបានដាក់លិខិតមួយទៅ គ.ម.ក. ស្នើសុំជំនួយក្នុងការសម្របសម្រួល ជាមួយ អ.ព.ជ សម្រាប់ការយល់ព្រមជាលាយលក្ខណ៍អក្សរស្តីពីការលើកទឹកចិត្តពន្ធទាក់ទងនឹងការលើកលែងបំណុល ពន្ធសម្រាប់រយៈពេលពី N-៣ ដល់ N-១០។ បន្ទាប់មកនៅថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០ គ.ម.ក. បានដាក់លិខិតមួយទៅ អ.ព.ជ ស្នើសុំការយល់ព្រមជាលាយលក្ខណ៍អក្សរលើការលើកទឹកចិត្តពន្ធ សម្រាប់រយៈពេលពី N-៣ ដល់ N-១០ ។ បំណុល ពន្ធដាក់ស្តែងដែលត្រូវបានលើកលែង និងត្រូវកំណត់ដោយ អ.ព.ជ។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ធនាគារកំពុងរង់ចាំការយល់ព្រមជាលាយលក្ខណ៍អក្សរពី អ.ព.ជ។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ធនាគារបានដាក់លិខិតមួយទៅ គ.ម.ក ស្នើសុំជំនួយ ក្នុងការសម្របសម្រួលជាមួយ អ.ព.ជ សម្រាប់ការយល់ព្រមជាលាយលក្ខណ៍អក្សរលើការពន្យារពេលជាបណ្តោះអាសន្នលើការបង់រំដោះពន្ធលើប្រាក់ ចំណូលក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ពីការចុះបញ្ជីជាផ្លូវការ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ អ.ព.ជ បានយល់ព្រមលើការ ពន្យារពេលជាបណ្តោះអាសន្នលើការបង់រំដោះពន្ធលើប្រាក់ចំណូលសម្រាប់ធនាគារចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ ដំណាច់ការិយបរិច្ឆេទលើកទឹកចិត្តពន្ធ។

លើសពីនេះទៀត នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ធនាគារបានដាក់លិខិតមួយទៅ គ.ម.ក ស្នើសុំជំនួយ ក្នុងការ សម្របសម្រួលជាមួយ អ.ព.ជ សម្រាប់ការយល់ព្រមជាលាយលក្ខណ៍អក្សរលើការលើកទឹកចិត្តពន្ធអនុលោមតាមប្រកាស លេខ ១៨៣ ស្តីពីការណែនាំអនុវត្តការលើកទឹកចិត្តពន្ធ លើប្រាក់ចំណូលចំពោះសហគ្រាសបោះផ្សាយលក់មូលបត្រ លើកដំបូងជាសាធារណៈ។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ធនាគារកំពុងរង់ចាំការឆ្លើយតប ពី គ.ម.ក។

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

២៩. សារពើពន្ធ (ត)

ឃ) បញ្ហាពន្ធផ្សេងៗ

លិខិតប្រកាសពន្ធរបស់ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវមានការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារតាមការិយបរិច្ឆេទ។ ផ្នែកខ្លះនៃច្បាប់ និង បទប្បញ្ញត្តិពន្ធដារអាចមានការបកស្រាយខុសៗគ្នា ហេតុនេះចំនួនពន្ធដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចមានការផ្លាស់ប្តូរនៅពេលក្រោយ អាស្រ័យលើការកំណត់ចុងក្រោយដោយអគ្គនាយកដ្ឋានពន្ធដារ។

៣០. ចំណេញក្នុងមួយភាគហ៊ុន

ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញផ្តល់ជូនអ្នកកាន់កាប់ភាគហ៊ុនរបស់ធនាគារ និងចំនួនភាគហ៊ុនគិតជាមធ្យម (weighted average) ដែលបានបោះផ្សាយក្នុងឆ្នាំ។

	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញផ្តល់ជូនអ្នកកាន់កាប់ភាគហ៊ុន	១៤១.៦៦២.០៣៧	១២០.៨៩៤.៧២០	៥៦៩.៣៩៦.០៩៨	៤៩៧.១៩៥.៥៧០
ចំនួនភាគហ៊ុនគិតជាមធ្យម	៤៣១.៤៥១.៦៩៣	៤១៣.២៦៣.៦៤៩	៤៣១.៤៥១.៦៩៣	៤១៣.២៦៣.៦៤៩
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	០.៣៣	០.២៩	១.៣២	១.២០
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	០.៣៣	០.២៩	១.៣២	១.២០

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែតម្រូវចំនួនភាគហ៊ុនដែលនៅសល់គិតជាមធ្យម ដោយសន្មតថាមានការផ្ទេរភាគហ៊ុនសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

ធនាគារពុំមានភាគហ៊ុនថយចុះគិតត្រឹមដំណាច់ការិយបរិច្ឆេទនីមួយៗ។ ដូច្នេះ ចំណេញក្នុងមួយភាគហ៊ុនថយចុះស្មើនឹងចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣១. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ស្តុកធនាគារ				ធនាគារ			
	២០២០ បុណ្យឆ្នាំ	២០១៩ បុណ្យឆ្នាំ	២០២០ កាន់រៀប (កំណត់ សម្គាល់ ៥)	២០១៩ កាន់រៀប (កំណត់ សម្គាល់ ៥)	២០២០ បុណ្យឆ្នាំ	២០១៩ បុណ្យឆ្នាំ	២០២០ កាន់រៀប (កំណត់ សម្គាល់ ៥)	២០១៩ កាន់រៀប (កំណត់ សម្គាល់ ៥)
សាច់ប្រាក់ ក្នុងដៃ (កំណត់ សម្គាល់ ៥)	៤១២.៧៥៩.០៥១	៤២១.៥២៧.២៣៨	១.៦៦៩.៦១០.៣៦១	១.៧១៧.៧២៣.៤៩៥	៤០០.៨១៦.១២៦	៤១០.៩៥៥.៨៦៧	១.៦២១.៣០១.២៣០	១.៦៧៤.៦៤៥.១៥៨
<i>ប្រាក់បញ្ញើសំណាគរផ្សេងៗ៖</i>								
សមតុល្យនៅធនាគារជាតិនៃកម្ពុជា៖								
- គណនី ចរន្ត	២៨៤.១១៩.៤៨៥	៤៦៧.៦២៩.២៨៨	១.១៤៩.២៦៣.៣១៧	១.៩០៥.៥៨៩.៣៤៩	២៦៤.១៩៧.៥៦៣	៤៤៨.៥៩១.៩៩០	១.០៦៨.៦៧៩.១៤២	១.៨២៨.០១២.៣៥៩
- គណនីប្រាក់បញ្ញើមានកាលកំណត់ដែលមានកាលកំណត់បីខែ ឬតិចជាងបីខែ	-	-	-	-	-	-	-	-
- មូលបត្រប្រាក់បញ្ញើអាចជួញដូរបានដែលមានកាលកំណត់ បីខែ ឬតិចជាងបីខែ	៥៥២.១៤៦.១២៣	៤៩០.០០០.០០០	២.២៣៣.៤៣១.០៦៨	១.៩៩៦.៧៥០.០០០	៥៥២.១៤៦.១២៣	៤៩០.០០០.០០០	២.២៣៣.៤៣១.០៦៨	១.៩៩៦.៧៥០.០០០
សមតុល្យនៅធនាគារផ្សេងៗ៖	-	-	-	-	-	-	-	-
- គណនី ចរន្ត	២៤៦.៤៦៣.០២២	១១៨.៧២៨.១៦៩	៩៩៦.៩៤២.៩២៤	៤៨៣.៨១៧.២៨៨	២៤០.០៣៥.៤៤៩	១០៩.២២៩.៨៣១	៩៧០.៩៤៣.៣៩១	៤៤៥.១១១.៥៦២
- គណនី សន្សំ	-	៨៣៥.៧៦២	-	៣៤០៥.៧៣០	-	៨៣៥.៧៦០	-	៣.៤០៥.៧២២
- គណនីប្រាក់បញ្ញើមានកាលកំណត់ដែលមានកាលកំណត់បីខែ ឬតិចជាងបីខែ	១.៦១៧.៨២៣	-	៦.៥៤៤.០៩៤	-	៥០២.៦៧៨	-	២.០៣៣.៣៣២	-
	<u>១.៤៩៧.១០៥.៥០៤</u>	<u>១.៤៩៨.៧២០.៤៥៧</u>	<u>៦.០៥៥.៧៩១.៧៦៤</u>	<u>៦.១០៧.២៨៥.៨៦២</u>	<u>១.៤៩៧.៤៩៧.៩៣៩</u>	<u>១.៤៥៩.៦១៣.៤៤៨</u>	<u>៥.៨៩៦.៣៨៨.១៦៣</u>	<u>៥.៩៤៧.៩២៤.៨០១</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣២. កិច្ចសន្យា និង យថាភាព

សម្ព័ន្ធធនាគារ និង ធនាគារ មានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ របស់សម្ព័ន្ធធនាគារ និង ធនាគារ ដែលត្រូវពន្យារឥណទាន ជូនអតិថិជន លិខិតធានាធនាគារ និង កញ្ចប់ឥណទានផ្សេងៗដូចខាងក្រោម៖

(ក) កិច្ចសន្យាផ្តល់ឥណទានទាន លិខិតធានាធនាគារ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩
	បុណ្យអនុញ្ញាត	បុណ្យអនុញ្ញាត	កាន់រៀង (កំណត់សម្គាល់ ៥)	កាន់រៀង (កំណត់សម្គាល់ ៥)	បុណ្យអនុញ្ញាត	បុណ្យអនុញ្ញាត	កាន់រៀង (កំណត់សម្គាល់ ៥)	កាន់រៀង (កំណត់សម្គាល់ ៥)
ឥណទានវិញ្ញាបន៍ដែលមិនបានប្រើប្រាស់	១២០.៩៣៧.៦០៧	៩៣.០៦០.០៦៣	៤៨៩.១៩២.៦២០	៣៧៩.២១៩.៧៥៧	១២០.១០៨.៩៦២	៩៣.០៦០.០៦៣	៤៨៥.៨៤០.៧៥១	៣៧៩.២១៩.៧៥៧
លិខិតធានាធនាគារ	៤៧.០៣៨.១៦៦	៣៨.៤៣២.៣៩៧	១៩០.២៦៩.៣៨១	១៥៦.៦១២.០១៨	៤៦.៨៣១.៦៦២	៣៨.៤០៥.៥៩៣	១៨៩.៤៣៤.០៧៣	១៥៦.៥០២.៧៩១
លិខិតឥណទាន	៧.៨៦២.៨១៨	៨.៩៤៨.៣៥០	៣១.៨០៥.០៩៩	៣៦.៤៦៤.៥២៦	៧.៨៦២.៨១៨	៨.៩៤៨.៣៥០	៣១.៨០៥.០៩៩	៣៦.៤៦៤.៥២៦
	<u>១៧៥.៨៣៨.៥៩១</u>	<u>១៤០.៤៤០.៨១០</u>	<u>៧១១.២៦៧.១០០</u>	<u>៥៧២.២៩៦.៣០១</u>	<u>១៧៤.៨០៣.៤៤២</u>	<u>១៤០.៤១៤.០០៦</u>	<u>៧០៧.០៧៩.៩២៣</u>	<u>៥៧២.១៨៧.០៧៤</u>

គ្មានការខាតបង់ ជាសាវត្សណាមួយត្រូវបានរំពឹងទុកជាលទ្ធផលនៃប្រតិបត្តិការទាំងនេះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣២. កិច្ចសន្យា និងយថាភាព (ត)

(ខ) កិច្ចសន្យាទាក់ទងនឹងទ្រព្យសម្បត្តិ និង បរិក្ខារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី ១ឆ្នាំ	៤.៦០១.៨៣២	២.៧០០.៦៣១	១៨.៦១៤.៤១០	១១.០០៥.០៧១	៤.៥៨៩.១៥៥	២.១៨២.១៨៧	១៨.៥៦៣.១៣២	៨.៨៩២.៤១២
លើសពី ១ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	១៤៦.៤៩៨	-	៥៩២.៥៨៤	-	-	-	-	-
	<u>៤.៧៤៨.៣៣០</u>	<u>២.៧០០.៦៣១</u>	<u>១៩.២០៦.៩៩៤</u>	<u>១១.០០៥.០៧១</u>	<u>៤.៥៨៩.១៥៥</u>	<u>២.១៨២.១៨៧</u>	<u>១៨.៥៦៣.១៣២</u>	<u>៨.៨៩២.៤១២</u>

សមតុល្យចំពោះកិច្ចសន្យាទាំងនេះ គឺពាក់ព័ន្ធនឹងការទិញទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបីរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីចំនួន ៤.៥៨៩.១៥៥ ដុល្លារអាមេរិក កិច្ចសន្យាសាងសង់អគារវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា និង ការទិញបរិក្ខារផ្សេងៗចំនួន ១២.៦៧៧ ដុល្លារអាមេរិក និងការទិញបរិក្ខារផ្សេងៗ របស់ធនាគារ អេស៊ីលីដា ឡាវ លីមីធីត ចំនួន ១៤៦.៤៩៨ ដុល្លារអាមេរិក។

(គ) កិច្ចសន្យាផ្សេងៗ

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ធនាគារបានធានាលើកិច្ចព្រមព្រៀងឥណទានរបស់ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាមួយនឹង International Finance Corporation ដែលមានទឹកប្រាក់ចំនួន ១៣.០០០.០០០ ដុល្លារអាមេរិក ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ធនាគារបានធ្វើសំវិធានធនឱនភាពនៃតម្លៃខាតបង់ចំនួន ៣៧០.៤៤៨ ដុល្លារអាមេរិក (ឆ្នាំ ២០១៩: ៤៤៨.៣៤៣ ដុល្លារអាមេរិក) ទាក់ទងនឹងការធានានេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៣. ទុនបម្រុង

	សង្ខេបលេខ										
	ទុនបម្រុងទូទៅ		ទុនបម្រុងបេឡាញី		លម្អៀងពីការប្តូររូបិយប័ណ្ណ		ប្រតិបត្តិការជាមួយធនាគារកាន់កាប់		ទុនបម្រុងផ្សេងៗ	សរុប	
	ដុល្លារអាមេរិក	រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	រៀល (កំណត់សម្គាល់ ៤)	រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	រៀល (កំណត់សម្គាល់ ៤)
នាថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០	៣៩៨.៣៧៣.៧៦៧	១.៦២៣.៣៧៣.០៩៩	៣៨៦.៣០៥.៧៨	១៥៧.៤១៩.៦០៦	(២២.២៥៥.៦១៩)	(៩០.៦៩១.៦៤៧)	-	-	១៧.៩៨៥.២០៨	៤១៤.៧៤៨.៧២៦	១.៧០៨.០៨៥.២៦៦
លទ្ធផលលម្អិតផ្សេងៗ											
លទ្ធផលលម្អិតផ្សេងៗលម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(៤.១៦០.០២៦)	-	(៤.១៦០.០២៦)
លទ្ធផលលម្អិតផ្សេងៗសរុប	-	-	-	-	-	-	-	-	(៤.១៦០.០២៦)	-	(៤,១៦០.០២៦)
ប្រតិបត្តិការជាមួយធនាគារកាន់កាប់											
ការផ្ទេរពីប្រាក់ចំណេញក្បួនទុកទៅជាដើមទុន	(៤.៤៥១.៨៦៤)	(១៨.១៥០.២៥០)	-	-	-	-	-	-	-	(៤.៤៥១.៨៦៤)	(១៨.១៥០.២៥០)
ការផ្ទេរពីប្រាក់ចំណេញក្បួនទុកទៅជាទុនបម្រុងទុកទៅ	៦៦.២៨៥.៧៩៥	២៧០.២៤៧.១៨៦	-	-	-	-	-	-	-	៦៦.២៨៥.៧៩៥	២៧០.២៤៧.១៨៦
ការផ្ទេរពីប្រាក់ចំណេញក្បួនទុកទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	២៥.៨៩៧.១៧៤	១០៥.៥៨២.៧៧៨	-	-	-	-	-	២៥.៨៩៧.១៧៤	១០៥.៥៨២.៧៧៨
លម្អៀងពីការប្តូររូបិយប័ណ្ណ - ក្រុមហ៊ុនបុត្រសម្ព័ន្ធ ហេទេស	-	-	-	-	៦១៤.៨០៥	២.៥០៤.៩២៩	-	-	-	៦១៤.៨០៥	២.៥០៤.៩២៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៣.៩២៩.៨៩៩)	-	(១.៩៨៧.៦២៦)	-	៦៤៨.០០៧	-	-	៣.៨៦៨.៦៣២	-	(១១.៥០០.៨៩៦)
ប្រតិបត្តិការជាមួយធនាគារកាន់កាប់សរុប	៦១.៨៣៣.៩៣១	២៣៨.១៦៧.០៣៧	២៥.៨៩៧.១៧៤	១០៣.៥៩៩.១៥២	៦១៤.៨០៥	៣.១៥២.៩៣៦	-	-	៣.៨៦៨.៦៣២	៨៨.០៥៩.៥១០	៣៤៨.៧៨៣.៧៧៧
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០	៤៦០.២០៧.៦៩៨	១.៨៦១.៥៤០.១៣៦	៦១២.២០២.៧៥២	២៦១.០១៨.៧៥៨	(២១.៦៤១.២១៤)	(៨៧.៥៣៨.៧១១)	-	-	១៣.៦៩២.៨១៤	៥០៣.០៩៥.២៣៦	២.០៤៨.៧០៨.៩៩៧

ធនាគារ អេស៊ីប៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៣. ទុនបម្រុង (ត)

	ធនាគារ											
	ទុនបម្រុងទូទៅ		ទុនបម្រុងធនបញ្ញត្តិ		លម្អៀងពីការប្តូររូបិយប័ណ្ណ		ប្រតិបត្តិការឆ្លុះបញ្ចាំងការងារធនាគារ		ទុនបម្រុងផ្សេងៗ	សរុប		
	ទុនធនធានធានា	ពាន់រៀល	ទុនធនធានធានា	ពាន់រៀល	ទុនធនធានធានា	ពាន់រៀល	ទុនធនធានធានា	ពាន់រៀល	ទុនធនធានធានា	ពាន់រៀល	ទុនធនធានធានា	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
នាថ្ងៃទី ១ ខែមករាឆ្នាំ ២០១៩	៣៨៨.១៦២.៨០៧	១.៣៩៨.៩១៨.១៥៥	៥១.០៣៦.៥៦៩	២០៥.០៦៤.៩៣៤	(៧.១២១.៧៤៦)	(២៨៦.១៤១.៧៤៥)	(១៤.២៧៩.៣៤៤)	(៥.៧៣៧.៤៨០៤)	១១.២៣៣.៣៩៣	៣៧៧.៧៩៨.២៨៦	១.៥២៩.២២៦.៩០៣	
លទ្ធផលប្រតិបត្តិការផ្សេងៗ	-	-	-	-	-	-	-	-	៧.៣៣០.១៦៥	-	៧.៣៣០.១៦៥	
លទ្ធផលប្រតិបត្តិការផ្សេងៗសរុប	-	-	-	-	-	-	-	-	៧.៣៣០.១៦៥	-	៧.៣៣០.១៦៥	
ប្រតិបត្តិការឆ្លុះបញ្ចាំងការងារធនាគារ												
ការផ្ទេរពីប្រាក់ចំណេញក្រោមទុកទៅជាទុនប្រុងទុក	៥០.២១០.៩៦០	២០៥.៨០៨.៨១៨	-	-	-	-	-	-	-	៥០.២១០.៩៦០	២០៥.៨០៨.៨១៨	
ការផ្ទេរពីទុនប្រុងតាមបទប្បញ្ញត្តិទៅជាប្រាក់ចំណេញក្រោមទុក	-	-	(១២.៨០៥.៩៩១)	(៥០.៥៥៥.៨១៣)	-	-	-	-	-	(១២.៨០៥.៩៩១)	(៥០.៥៥៥.៨១៣)	
ការទិញយកធនាគារភាគកម្មដែលមានក្នុងAMM	-	-	-	-	-	-	១៤.២៧៩.៣៤៤	៥៨.១៨៨.៣២៧	-	១៤.២៧៩.៣៤៤	៥៨.១៨៨.៣២៧	
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនបុត្រសម្ព័ន្ធធេស	-	-	-	-	(១៥.១៣៣.៨៧៣)	(៦១.៦៧០.៥៣២)	-	-	-	(១៥.១៣៣.៨៧៣)	(៦១.៦៧០.៥៣២)	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២០.០៥៦.១២៦	-	២.៩០៩.០៨៥	-	(៨០៥.៩៩០)	-	(៨១៣.៩២៣)	(៥៧៩.៣៥០)	-	២១.១៥៥.៩៩៨	
ប្រតិបត្តិការឆ្លុះបញ្ចាំងការងារធនាគារសរុប	៥០.២១០.៩៦០	២២៤.៨៥៨.៩៨៤	(១២.៨០៥.៩៩១)	(៤៧.៦៤៥.៧២៨)	(១៥.១៣៣.៨៧៣)	(៦២.០៧៦.៤៧២)	១៤.២៧៩.៣៤៤	៥៧.៣៧៤.៨០៤	(៥៧៩.៣៥០)	៣៦.៩៥០.៨៤០	១៧១.៥២៨.១៩៨	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៣៩៨.៣៧៣.៧៦៧	១.៦២៣.៧៧៧.១៣៩	៣៨.២៣០.៥៧៨	១៥៧.៤១៩.២០៦	(២២.២៥៥.៦១៩)	(៩០.៦៩១.៨៧៧)	-	-	១៧.៩៦២.៧៥៧	៤១៤.៧៤៨.៧២៦	១.៧០៨.០៨៥.២២៦	

បណ្តាញ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៣. ទុនបម្រុង (ត)

	បណ្តាញ					
	ទុនបម្រុងទៅ		ទុនបម្រុងបណ្តាញ		ទុនបម្រុងផ្សេងៗ	
	ទុនបម្រុងទៅ	កាន់រៀន	ទុនបម្រុងទៅ	កាន់រៀន	ទុនបម្រុងទៅ	កាន់រៀន
	(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	៣៨៨.៤៦៤.៣២៤	១.៥៨២.៩៩២.១២០	៣៧.២៤៥.២៨៨	១៥១.៧៧៤.៥៤៩	១៧.៦០១.៩៨៧	៤២៥.៧០៩.៦១២
លទ្ធផលលម្អិតផ្សេងៗ	-	-	-	-	(៧.៩៦១.៧៩៧)	-
លទ្ធផលលម្អិតផ្សេងៗក្នុងឆ្នាំសរុប	-	-	-	-	(៧.៩៦១.៧៩៧)	-
ប្រតិបត្តិការជាមួយភាគីទី៣	៦៦.៩៤៩.៣០៥	២៧២.៩៥២.៣១៦	-	-	-	៦៦.៩៤៩.៣០៥
ការផ្ទេរពីប្រាក់ចំណេញក្សានុបត្ថម្ភទៅ	-	-	១៨.០៨២.៦៣៧	៧៣.៧២២.៩១១	-	១៨.០៨២.៦៣៧
ការផ្ទេរពីប្រាក់ចំណេញក្សានុបត្ថម្ភទៅជាមួយភាគីទី៣	-	(១៣.៧៩៦.៣០៧)	-	(១.៦៩៦.០០១)	-	(១១.៧២៤.២៨៤)
លទ្ធផលលម្អិតផ្សេងៗក្នុងឆ្នាំសរុប	៦៦.៩៤៩.៣០៥	២៥៩.១៥៦.០០៩	១៨.០៨២.៦៣៧	៧២.០២៦.៩១០	៣.៧៦៤.០២៤	៨៤.៣៤៤.៩៥៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	៤៥៥.៤១៣.៦២៩	១.៨៤២.១៤៨.១២៩	៥៥.៣២៧.៩២៥	២២៣.៨០១.៤៥៩	១៣.៤០៨.២១១	៥១០.៧៥៤.៥៦៤
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	៣៣៩.៨១៣.៧២៧	១.៣៦៥.៣៧១.៥៥៤	៤៩.៩១៧.១៩៦	២០០.៥៦៧.២៩៤	១១.០២១.៣៤០	៣៨៩.៧៣០.៩២៣
លទ្ធផលលម្អិតផ្សេងៗ	-	-	-	-	៧.១៥៣.៧៥៥	-
លទ្ធផលលម្អិតផ្សេងៗក្នុងឆ្នាំសរុប	-	-	-	-	៧.១៥៣.៧៥៥	-
ប្រតិបត្តិការជាមួយភាគីទី៣	៤៨៦.៥០.៥៩៧	១៩៨.០៥៦.៥៨០	-	-	-	៤៨៦.៥០.៥៩៧
ការផ្ទេរពីប្រាក់ចំណេញក្សានុបត្ថម្ភទៅ	-	-	(១២.៦៧១.៩០៨)	(៥១.៦៣៨.០២៥)	-	(១២.៦៧១.៩០៨)
ការផ្ទេរពីទុនបម្រុងក្នុងឆ្នាំសរុប ទៅជាប្រាក់ចំណេញក្សានុបត្ថម្ភ	-	១៩.៥៦៣.៩៨៦	-	២.៨៤៥.២៨០	(៥៧៣.១០៨)	២១.៨៣៦.១៥៨
លទ្ធផលលម្អិតផ្សេងៗក្នុងឆ្នាំសរុប	៤៨៦.៥០.៥៩៧	២១៧.៦២០.៥៦៦	(១២.៦៧១.៩០៨)	(៤៨.៣៩៦.៧៤៥)	(៥៧៣.១០៨)	១០៨.៩៨៨.០០២
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	៣៨៨.៤៦៤.៣២៤	១.៥៨២.៩៩២.១២០	៣៧.២៤៥.២៨៨	១៥១.៧៧៤.៥៤៩	១៧.៦០១.៩៨៧	៤២៥.៧០៩.៦១២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៤. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាម

(ក) សម្ព័ន្ធព្រាម និងទំនាក់ទំនង

សម្ព័ន្ធព្រាម	ទំនាក់ទំនង
ធនាគារ អេស៊ីលីដា ភីអិលស៊ី	ក្រុមហ៊ុនមេ
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១១	ក្រុមហ៊ុនបុត្រសម្ព័ន្ធ
ភាគហ៊ុនិកដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២៣	ភាគហ៊ុនិក
បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗ	បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗគឺជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិអំណាច និង ការទទួលខុសត្រូវដោយផ្ទាល់ ឬដោយប្រយោលក្នុងការធ្វើផែនការ ការដឹកនាំ និង ការត្រួតពិនិត្យសកម្មភាពនានារបស់សម្ព័ន្ធធនាគារ និង ធនាគារ ។ បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗរបស់សម្ព័ន្ធធនាគារ និង ធនាគារ រួមមានក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ និង សមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់សម្ព័ន្ធធនាគារ និង ធនាគារ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៤. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធខ្នាតិ (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធខ្នាតិ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
i). ឥណទាននិងបុរេបទាន								
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	១៣.៩៨៨.៦៥១	៥.៨៣៥.២៥៨	៥៦.៥៨៤.០៩៣	២៣.៧៧៨.៦៧៦	១២.៩៩៦.១៦៩	៥.២៦៦.៩១៧	៥២.៥៦៩.៥០៤	២១.៤៦២.៦៨៧
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៦.៤៤០.៥៩០	៤.៩៧៥.២០១	២៦.០៥២.១៨៧	២០.២៧៣.៩៤៤
	<u>១៣.៩៨៨.៦៥១</u>	<u>៥.៨៣៥.២៥៨</u>	<u>៥៦.៥៨៤.០៩៣</u>	<u>២៣.៧៧៨.៦៧៦</u>	<u>១៩.៤៣៦.៧៥៩</u>	<u>១០.២៤២.១១៨</u>	<u>៧៨.៦២១.៦៩១</u>	<u>៤១.៧៣៦.៦៣១</u>
ii). សមតុល្យជាមួយសម្ព័ន្ធខ្នាតិ								
ភាគហ៊ុនិក	៤១២.១៦២	៤៨៧.៣៥៦	១.៦៦៧.១៩៥	១.៩៨៥.៩៧៦	៤១២.១៦២	៤៨៧.៣៥៦	១.៦៦៧.១៩៥	១.៩៨៥.៩៧៦
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៥០២.៦៧៨	-	២.០៣៣.៣៣៣	-
	<u>៤១២.១៦២</u>	<u>៤៨៧.៣៥៦</u>	<u>១.៦៦៧.១៩៥</u>	<u>១.៩៨៥.៩៧៦</u>	<u>៩១៤.៨៤០</u>	<u>៤៨៧.៣៥៦</u>	<u>៣.៧០០.៥២៨</u>	<u>១.៩៨៥.៩៧៦</u>
iii). គណនីត្រូវទទួល/(គណនីត្រូវទូទាត់២ៗ)								
សម្ព័ន្ធខ្នាតិ								
ឥណទានគណៈគ្រប់គ្រងសំខាន់ៗ								
ការប្រាក់ត្រូវទទួល	-	១២.៣២៩	-	៥០.២៤១	-	១០.៩០៨	-	៤៤.៤៥០
ប្រាក់បញ្ញើគណៈគ្រប់គ្រងសំខាន់ៗ								
ការប្រាក់ត្រូវបង់	(២៨.៣៧៥)	(១៦.៨៣០)	(១១៤.៧៧៧)	(៦៨.៥៨២)	(២៨.៣៧៥)	(១៦.៨២៨)	(១១៤.៧៧៧)	(៦៨.៥៧៤)
ភាគហ៊ុនិក								
គណនីត្រូវទូទាត់ផ្សេងៗ	(៥០០)	(១.៤៧៤)	(២.០២៣)	(៦.០០៧)	(៥០០)	(១.៤៧៤)	(២.០២៣)	(៦.០០៧)
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
គណនីត្រូវទទួលផ្សេងៗ	-	-	-	-	១៦៩.៥៤៤	១៦៣.២០៦	៦៨៥.៨០៦	៦៦៥.០៦៤
គណនីត្រូវទូទាត់ផ្សេងៗ	-	-	-	-	(២.១៨៧)	(៣៨.៥៦៥)	(៨.៨៥៦)	(១៥៧.១៥៣)
	<u>(២៨.៨៧៥)</u>	<u>(៥.៩៧៥)</u>	<u>(១១៦.៨០០)</u>	<u>(២៤.៣៤៨)</u>	<u>១៣៨.៤៨២</u>	<u>១១៧.២៧៧</u>	<u>៥៦៦.១៦០</u>	<u>៤៧៧.៧៨០</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៤. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធខ្នាតិ (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធខ្នាតិ (ត)

	សម្ព័ន្ធមណ្តាល				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
iv). ប្រាក់បញ្ញើរបស់សម្ព័ន្ធខ្នាតិ								
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	៥.២០៦.៧៨២	២.២១៩.៧៨៣	២១.០៦១.៤៣៣	៩.០៤៥.៦១៦	៤.៥១៣.៨៥២	២.១៥៧.១៣៧	១៨.២៥៨.៥៣១	៨.៧៩០.៣៣៣
ភាគហ៊ុនិក								
គណនីចរន្ត	១២.៨៦៧.៣៨៤	៤.១៨០.០៧៨	៥២.០៤៨.៥៦៨	១៧.០៣៣.៨១៨	១២.៨៦៧.៣៨៤	៤.១៨០.០៧៨	៥២.០៤៨.៥៦៨	១៧.០៣៣.៨១៨
គណនីសន្សំ	៩៩.៧១២	២៤.៦៧៨	៤០៣.៣៣៥	១០០.៥៦៣	៩៩.៧១២	២៤.៦៧៨	៤០៣.៣៣៥	១០០.៥៦៣
ប្រាក់បញ្ញើមានកាលកំណត់	១៥០.៥០០	៣០១.៤៧៤	៦០៨.៧៧៣	១.២២៨.៥០៧	១៥០.៥០០	៣០១.៤៧៤	៦០៨.៧៧៣	១.២២៨.៥០៧
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
គណនីចរន្ត	-	-	-	-	១.៦៣៧.២២៤	៥.៧៧៧.២៥៦	៦.៦២២.៥៧១	២៣.៥៥២.៣១៨
គណនីសន្សំ	-	-	-	-	១៨០.១៣៥	១៥៧.៥២០	៧២៨.៦៤៦	៦៤១.៨៩៤
ប្រាក់បញ្ញើមានកាលកំណត់	-	២៣.៤៤៥	-	៩៥.៥៣៩	១.៦៩៩.៩៦២	២.៨៨៣.៤៤៥	៦.៨៧៦.០៨៦	១១.៧៥០.០៣៩
	<u>១៨.២៦៤.៣៧៨</u>	<u>៦.៧៤៥.៤៥៨</u>	<u>៧៤.១២២.១០៩</u>	<u>២៧.៥០៤.០៤៣</u>	<u>២១.១៩៨.៧៦៩</u>	<u>១៥.៤៨១.៥៨៨</u>	<u>៨៥.៥៥៦.៧៧០</u>	<u>៦៣.០៨៧.៧៧២</u>
v). ប្រាក់កម្ចីពីសម្ព័ន្ធខ្នាតិ								
ភាគហ៊ុនិក	-	៦៩៩.៦៨០	-	២.៨៥១.១៩៦	-	-	-	-

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៤. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាង (ត)

(ត) ប្រតិបត្តិការសម្ព័ន្ធព្រាង

	សម្ព័ន្ធមណ្តាល				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
i). ចំណូលការប្រាក់ពីសម្ព័ន្ធព្រាង								
ឥណទាន និង បុរេប្រទានផ្តល់ដល់គណៈ								
គ្រប់គ្រងសំខាន់ៗ	១.១១៨.៣៣៦	១៨៨.៥៣០	៤.៥៥៩.៤៥៦	៧៦៨.២៦០	១.០៧៤.០៣១	១៣២.៤៧៩	៤.៣៧៨.៨២៤	៥៣៩.៨៥២
ប្រាក់បញ្ញើរបស់ភាគហ៊ុនិក	១៦.៩៨៩	-	៦៩.២៦៤	-	១៦.៩៨៩	-	៦៩.២៦៤	-
ប្រាក់បញ្ញើជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៦.៧២០	២៣.៩៧៨	២៧.៣៩៧	៩៧.៧១០
ឥណទានផ្តល់ដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៣៩២.៨០៤	២២៩.១៦៧	១.៦០១.៤៦២	៩៣៣.៨៥៦
	<u>១.១៣៥.៣២៥</u>	<u>១៨៨.៥៣០</u>	<u>៤.៦២៨.៧២០</u>	<u>៧៦៨.២៦០</u>	<u>១.១៩០.៥៤៤</u>	<u>៣៨៥.៦២៤</u>	<u>៤.០៧៦.៩៤៣</u>	<u>១.៥៧១.៤១៨</u>
ii). ចំណូលអត្រាប្រាក់ពីសម្ព័ន្ធព្រាង								
ភាគហ៊ុនិក	២៨.០៦៣	២៨.០៦៣	១១៤.៨១៣	១១៤.៣៥៧	២៨.០៦៣	២៨.០៦៣	១១៤.៨១៣	១១៤.៣៥៧
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	១២.២៨៨	៧.៥៧០	៥០.០៩៩	៣០.៨៤៨
	<u>២៨.០៦៣</u>	<u>២៨.០៦៣</u>	<u>១១៤.៨១៣</u>	<u>១១៤.៣៥៧</u>	<u>៤០.៣៥១</u>	<u>៣៥.៦៣៣</u>	<u>១៦៤.៩១២</u>	<u>១៤៥.២០៥</u>

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៤. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធន្តោតិ (ត)

(ត) ប្រតិបត្តិការសម្ព័ន្ធន្តោតិ

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
iii). ចំណាយការប្រាក់នៅប្រទេសសម្ព័ន្ធន្តោតិ								
ប្រាក់បញ្ញើរបស់គណៈគ្រប់គ្រងសំខាន់ៗ	១៤៧.២៨២	១៣៦.៨៨៩	៦០០.៤៦៩	៥៥៧.៨២៣	១៣៥.៧០៤	១៣៣.៣០៤	៥៥៣.២៦៥	៥៤៣.២១៤
ប្រាក់កម្ចីពីភាគហ៊ុនិក	៤៤.៣៧៣	២១៩.៣៥០	១៨០.៩០៩	៨៩៣.៨៥១	-	-	-	-
ប្រាក់បញ្ញើរបស់ភាគហ៊ុនិក	២០១.៦៧០	១៥.៥០១	៨២២.២០៨	៦៣.១៦៧	២០១.៦៧០	១៥.៥០១	៨២២.២០៨	៦៣.១៦៧
ប្រាក់បញ្ញើរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៩៥.៣៩៣	១០៤.៥៦៤	៣៨៨.៩១៧	៤២៦.០៩៨
	<u>៣៩៣.៣២៥</u>	<u>៣៧១.៧៤០</u>	<u>១.៦០៣.៥៨៦</u>	<u>១.៥១៤.៨៤១</u>	<u>៤៣២.៧៦៧</u>	<u>២៥៣.៣៦៩</u>	<u>១.៧៦៤.៣៩០</u>	<u>១.០៣២.៤៧៩</u>
iv). ចំណាយកម្រៃ និងលើសនៅប្រទេសសម្ព័ន្ធន្តោតិ								
ក្រុមប្រឹក្សាភិបាល	៨២៩.៣៨៧	១.០២២.៦១១	៣.៣៨១.៤១១	៤.១៦៧.១៤០	៥២៧.៧០៤	៥៧៧.២៨៤	២.១៥១.៤៤៩	២.៣៥២.៤៣២
គណៈគ្រប់គ្រងសំខាន់ៗ	៧.៦៨២.៧០៦	៧.៥៩២.០៦៣	៣១.៣២២.៣៩២	៣០.៩៣៧.៦៥៧	៥.៩៩០.៥៣៧	៥.៨៣២.៨០០	២៤.៨២៣.៤១៩	២៣.៧៦៨.៦៦០
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	២.២០០.៧៩៦	១.៤១១.០០៧	៨.៩៧២.៦៤៥	៥.៧៤៩.៨៥៤
	<u>៨.៥១២.០៩៣</u>	<u>៨.៦១៤.៦៧៤</u>	<u>៣៤.៧០៣.៨០៣</u>	<u>៣៥.១០៤.៧៩៧</u>	<u>៨.៧១៩.០៣៧</u>	<u>៧.៨២១.០៩១</u>	<u>៣៥.៩៤៧.៥១៣</u>	<u>៣១.៨៧០.៩៤៦</u>
v). កិច្ចសន្យាផ្សេងៗ								
ECL លើការធានាហិរញ្ញវត្ថុ លើកម្ចីរបស់វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីប៊ីដា ពី IFC	-	៤៤៨.៣៤៣	-	១.៨២៦.៩៩៨	៣៧០.៤៤៨	៤៤៨.៣៤៣	១.៥១០.៣១៦	១.៨២៦.៩៩៨

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) សេចក្តីផ្តើម និង ទស្សនៈទូទៅ

ស្ថិតនៅក្នុងគោលបំណងនៃគោលនយោបាយនៃការគ្រប់គ្រងហានិភ័យ ហានិភ័យត្រូវបានច្យុនិយមន័យថា ជាលទ្ធភាពនៃសកម្មភាពមួយ ឬព្រឹត្តិការណ៍មួយអាចប៉ះពាល់ជាអវិជ្ជមានដល់លទ្ធភាព ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្ម ឬដើមទុនរបស់ធនាគារ។

វិធីសាស្ត្ររបស់ធនាគារក្នុងការកំណត់អត្តសញ្ញាណ និង វាយតម្លៃលើហានិភ័យ និងការត្រួតពិនិត្យចម្បង ដែលត្រូវបានធ្វើឡើង ដោយគ្រប់ផ្នែកនៃអាជីវកម្មទាំងអស់របស់ធនាគារ។ ដំណើរការនៃការគ្រប់គ្រងហានិភ័យ សហគ្រាសជាដំណើរការមួយ ដែលត្រូវបានកំណត់ដោយក្រុមប្រឹក្សាភិបាលសហគ្រាស គណៈគ្រប់គ្រង និង បុគ្គលិកផ្សេងៗទៀតដែលអនុវត្តក្នុងការកំណត់យុទ្ធសាស្ត្រនៅទូទាំងសហគ្រាស ហើយវិធីសាស្ត្រនេះ ត្រូវបានធ្វើឡើងដើម្បីកំណត់ព្រឹត្តិការណ៍សក្តានុពលដែលអាចប៉ះពាល់ដល់ក្រុមហ៊ុន ហើយក៏ដើម្បីគ្រប់គ្រងហានិភ័យធ្វើ យ៉ាងណាឲ្យស្ថិតនៅក្នុងរង្វង់កម្រិតហានិភ័យទទួលយកបាន (Risk Appetite) ដែលផ្តល់នូវការធានាសមស្របយោងទៅលើការសម្រេចបាននូវគោលដៅ។

ការប្រែប្រួលក្នុងអថេរម៉ាក្រូសេដ្ឋកិច្ចជាក់លាក់ ឆ្លុះបញ្ចាំងពីភាពតានតឹងនៃបរិយាកាសជុំវិញដែលអាចលាតត្រដាងពីឥណទានជា លក្ខណៈប្រព័ន្ធភាពងាយនឹងបង្កហានិភ័យទីផ្សារ និងការរីករាលដាលនៃហានិភ័យ។ ស្រ្តេសតេស្ត (Stress Test) ធ្វើការរួមបញ្ចូល សេណារីយ៉ូនៃករណីធ្ងន់ធ្ងរដុត ដើម្បីសាកល្បងហានិភ័យ(រួមគ្នា)ដែលអាច បំផ្លាញដល់ធនាគារ និងដើម្បីសាកល្បងនូវអ្វីដែលបានបញ្ចូលជាសំណុំ ព្រឹត្តិការណ៍នានា ដែលត្រូវការចាំបាច់ក្នុងការបំផ្លាញដល់ធនាគារបាន (Reverse Stress Test)។

(ខ) គោលបំណង និង គោលការណ៍

គោលបំណងនៃគោលនយោបាយគ្រប់គ្រងហានិភ័យ គឺដើម្បីកំណត់ជាបទដ្ឋានសម្រាប់ការគ្រប់គ្រងហានិភ័យសហគ្រាស ទាំងមូលរបស់ធនាគារ ក្នុងគោលបំណងធ្វើឲ្យមានតុល្យភាព កាន់តែប្រសើរ លើការ ចាត់ចែងហានិភ័យក្នុងខណៈបន្ថែមតម្លៃដល់ធនាគារ។ ម៉្យាងទៀតគោលនយោបាយនេះ គឺអាចអនុវត្តបាននៅ គ្រប់កម្រិតទាំងអស់នៃធនាគារ។

កម្រិតហានិភ័យទទួលយកបាន ត្រូវបានកំណត់ជាចំនួន និងប្រភេទនៃហានិភ័យ ក្នុងកម្រិតទាំងមូលដែល ក្រុមហ៊ុនមានបំណងនឹងទទួលយក ដើម្បីរក្សាបានតម្លៃភាគហ៊ុននិករយៈពេលវែង។ កម្រិតនៃការទទួលយកហានិភ័យ គឺសំដៅទៅលើបម្រែបម្រួលនៃហានិភ័យជាអតិបរមាដែលអាចទទួលយកបាន និងធ្វើការពិចារណាទៅលើវិធានការណ៍សមស្របដើម្បីកាត់បន្ថយហានិភ័យ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

របាយការណ៍នៃកម្រិតហានិភ័យ និងការទទួលយកហានិភ័យរបស់ធនាគារ គឺជាការរៀបចំទៅតាមយុទ្ធសាស្ត្រ អាជីវកម្ម និងតួនាទីរបស់ធនាគារនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល បានធ្វើការអនុញ្ញាតទៅលើរបាយការណ៍នៃកម្រិតហានិភ័យ និងការទទួលយកហានិភ័យរបស់ ធនាគារ ជាមួយនឹងការសម្រេចទៅលើហានិភ័យសំខាន់ៗមួយចំនួន ដែលធនាគារត្រូវបានប្រឈម និងផ្តល់នូវ វិធី សាស្ត្រក្នុងការគ្រប់គ្រងហានិភ័យទាំងនោះ។

គោលនយោបាយគ្រប់គ្រងហានិភ័យ បែកចែកប្រភេទហានិភ័យខុសៗគ្នា ស្របទៅតាមប្រភេទនានាដែលកំណត់ ដោយ Basel Accord ចេញដោយគណៈកម្មការ Basel លើការគ្រប់គ្រងធនាគារ។ គោលនយោបាយនេះបានបង្កើតជា កម្រិតដែនកំណត់ (Position Limit) ទៅតាមប្រភេទហានិភ័យនីមួយៗ។

នៅគ្រប់ពេលទាំងអស់ ធនាគារត្រូវប្រកាន់ខ្ជាប់នូវអនុបាតប្រុងប្រយ័ត្ន និងតម្រូវការនានាដែលបានចែង ដោយ គណៈគ្រប់គ្រង ជាន់ខ្ពស់របស់ធនាគារ។

នៅគ្រប់ពេលទាំងអស់ លុះត្រាតែមានការបញ្ជាក់ផ្សេងពីនេះ ធនាគារត្រូវប្រកាន់ខ្ជាប់នូវកម្រិត ដែនកំណត់ដែល ទទួលយកបាន (Position Limit) ដែលបានបង្កើតដោយ ក្រុមប្រឹក្សាភិបាលនៅក្នុងគោលនយោបាយគ្រប់គ្រងហានិភ័យនេះ ដើម្បីកំណត់នូវការខាតបង់ជាសក្តានុពល។

សកម្មភាពអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗមួយចំនួនដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់) និងហានិភ័យសន្ទនីយភាព។ ការទទួលយកហានិភ័យ គឺជាចំណុចស្នូលចំពោះអាជីវកម្មហិរញ្ញវត្ថុ ហើយហានិភ័យប្រតិបត្តិការ គឺជាផលវិបាកមួយដែល មិនអាចជៀសវាងបានក្នុងដំណើរការអាជីវកម្ម។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

សម្ព័ន្ធធនាគារ និង ធនាគារ កាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០ ដុល្លារកម្ពុជា	២០១៩ ដុល្លារកម្ពុជា	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារកម្ពុជា	២០១៩ ដុល្លារកម្ពុជា	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ ក្នុងដៃ	៤១២.៧៥៩.០៥១	៤២១.៥២៧.២៣៨	១.៦៦៩.៦១០.៣៦១	១.៧១៧.៧២៣.៤៩៥	៤០០.៨១៦.១២៦	៤១០.៩៥៥.៨៦៧	១.៦២១.៣០១.២៣០	១.៦៧៤.៦៤៥.១៥៨
ប្រាក់បញ្ញើ នៅធនាគារផ្សេងៗ	៥៣៤.៦៥៣.១៤៦	៥៨៧.៧៣០.៥៣១	២.១៦២.៦៧១.៩៧៦	២.៣៩៥.០០១.៩១៤	៥០៧.៦២៩.៤០៧	៥៥៨.៦១២.៣៤០	២.០៥៣.៣៦០.៩៥១	២.២៧៦.៣៤៥.២៨៦
កាតិ និង យោគហិរញ្ញវត្ថុ	៥៦៦.៦៧៤.៥២៣	៥២៧.៤៧៤.៩៧៦	២.២៩២.១៩៨.៤៤៦	២.១៤៩.៤៦០.៥២៧	៥៦៦.៦៧៤.៥២៣	៥២៧.៤៧៤.៩៧៦	២.២៩២.១៩៨.៤៤៦	២.១៤៩.៤៦០.៥២៧
ឥណទាន និងបុរេប្រទាន	៤.៤៧១.៣០០.៦១៨	៣.៨៤៦.០២០.៥១៩	១៨.០៨៦.៤១១.០០០	១៥.៦៧២.៥៣៣.៦១៥	៤.២៩២.៦៤៩.១៥៩	៣.៦៨៦.៥៧៨.៩៤៣	១៧.៣៦៣.៧៦៥.៨៤៨	១៥.០២២.៨០៩.១៩៣
ទ្រព្យសកម្មផ្សេងៗ	៦.៩២១.៨៥២	៥.៩១៨.៨៦៦	២៧.៩៩៨.៨៩១	២៤.១១៩.៣៧៩	៦.៩២៣.២២២	៥.៩៣៥.៦៩២	២៨.០០៤.៤៣៣	២៤.១៨៧.៩៤៥
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥.៩៩២.៣០៩.១៩០	៥.៣៨៨.៦៧២.១៣០	២៤.២៣៨.៨៩០.៦៧៤	២១.៩៥៨.៨៣៨.៩៣០	៥.៧៧៤.៦៩២.៤៣៧	៥.១៨៩.៥៥៧.៨១៨	២៣.៣៥៨.៦៣០.៩០៨	២១.១៤៧.៤៤៨.១០៩
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័ន								
ហិរញ្ញវត្ថុផ្សេងៗ	៣១៧.០០៩.៤៥៩	២៨៥.១៧៥.១៤៥	១.២៨២.៣០៣.២៦២	១.១៦២.០៨៨.៧១៦	២៩៦.៧៦៤.៥៥៤	២៧៤.២៧៧.៧២១	១.២០០.៤១២.៦២១	១.១១៧.៦៨១.៧១៣
ប្រាក់បញ្ញើរបស់អតិថិជន	៤.២៩៤.២៨៦.០៤៨	៤.០៨២.៧២២.៨៥៣	១៧.៣៧០.៣៨៧.០៦៤	១៦.៦៣៧.០៩៥.៦២៦	៤.១៨០.២៦៨.៧៣៧	៣.៩៨២.១៤៦.៥៥៩	១៦.៩០៩.១៨៧.០៤១	១៦.២២៧.២៤៧.២២៨
បំណុលផ្សេងៗ	២៨.៦៩៩.២២៨	២៧.២៥១.៣៩៧	១១៦.០៨៨.៣៧៧	១១១.០៤៩.៤៤៣	២៨.៤៨៨.៩៥៩	២៦.១១៥.៩០៥	១១៥.២៣៧.៨៣៩	១០៦.៤២២.៣១៣
បំណុលកាតិសន្យា	២៨.៦១៧.៩០២	៣០.៩១៥.៩៣៩	១១៥.៧៥៩.៤១៤	១២៥.៩៨២.៤៥១	២៥.៧៧២.៣៨៥	២៧.៧៨៩.១៦៨	១០៤.២៤៩.២៩៧	១១៣.២៤០.៨៦០
ប្រាក់កម្ចី	៥៤២.៣៩៨.៩១៦	៥៦៤.៩៧១.៧០១	២.១៩៤.០០៣.៦១៥	២.៣០២.២៥៩.៦៨២	៥០៧.៣៥២.៩១៦	៥១៨.០៦៨.១២៨	២.០៥២.២៤២.៥៤៥	២.១១១.១២៧.៦២២
បំណុលបន្ទាប់បន្សំ	១៦៧.១៥៨.៦២៣	១៣៩.៣០២.៥៨០	៦៧៦.១៥៦.៦៣០	៥៦៧.៦៥៨.០១៤	១៦៧.១៥៨.៦២៣	១៣៩.៣០២.៥៨០	៦៧៦.១៥៦.៦៣០	៥៦៧.៦៥៨.០១៤
បំណុលហិរញ្ញវត្ថុសរុប	៥.៣៧៨.១៧០.១៧៦	៥.១៣០.៣៣៩.៦១៥	២១.៧៥៤.៦៩៨.៣៦២	២០.៩០៦.១៣៣.៩៣២	៥.២០៥.៨០៦.១៧៤	៤.៩៦៧.៧០០.០៦១	២១.០៥៧.៤៨៥.៩៧៣	២០.២៤៣.៣៧៧.៧៥០
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៦១៤.១៣៩.០១៤	២៥៨.៣៣២.៥១៥	២.៤៨៤.១៩២.៣១២	១.០៥២.៧០៤.៩៩៨	៥៦៨.៨៨៦.២៦៣	២២១.៩៩៧.៧៥៧	២.៣០១.១៤៤.៩៣៥	៩០៤.០៧០.៣៥៩

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលភាគីម្ខាងទៀតនៃកិច្ចសន្យា ខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ។ ខណៈពេលដែលឥណទាន និងបុរេប្រទាន ជាប្រភពច្បាស់បំផុតនៃហានិភ័យឥណទានប្រភពផ្សេងទៀតនៃហានិភ័យឥណទាន តាមរយៈសកម្មភាពរបស់ស្ថាប័ន រួមមាននៅក្នុងសៀវភៅធនាគារ (banking book) និង សៀវភៅពាណិជ្ជកម្ម (trading book) ទាំងនៅក្នុង និងក្រៅតារាងតុល្យការ ។ ស្ថាប័នកំពុងប្រឈមនឹងហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតក្រៅពី ឥណទាន និងបុរេប្រទានរួមបញ្ចូលទាំងការទទួលព្រមព្រៀងហិរញ្ញប្បទាន ពាណិជ្ជកម្ម កិច្ចសន្យាផ្តល់ ឥណទាន និងលិខិតធានាធនាគារប្រតិបត្តិការអន្តរធនាគារ ការទូទាត់ប្រតិបត្តិការ ប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស មូលបត្របំណុលមូលធន និងឧបករណ៍និស្សន្ទហិរញ្ញវត្ថុផ្សេងៗទៀត។

គោលការណ៍ហានិភ័យឥណទាន៖

- ក្រុមប្រឹក្សាភិបាលទទួលស្គាល់ថា ការកាត់ត្រាឥណទាន គឺជាប្រភពដ៏សំខាន់នៃប្រាក់ចំណេញរបស់ធនាគារ តែផ្ទុយទៅវិញ ការកាត់ត្រាឥណទាននេះ ក៏បង្កឲ្យមាននូវហានិភ័យនៃការខាតបង់ដ៏ធ្ងន់ធ្ងរផងដែរ។
- ក្រុមប្រឹក្សាភិបាលធ្វើការពិចារណាក្នុងការផ្តល់ឥណទានទៅកាន់ចំណែកទីផ្សារតូចៗ ដូចជាការផ្តល់កម្ចីឥណទានទៅកាន់ អាជីវកម្មខ្នាតតូច (ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវតាមគោលនយោបាយដែលមានស្រាប់) ដូចដែលអ្នកធ្លាប់បានដឹង យើងនឹងទទួលបាននូវហានិភ័យឥណទាន ក្នុងកម្រិតទាបបំផុត ពេលដែលផ្តល់កម្ចីទៅកាន់ឥណទានខ្នាតតូច ជៀសវាងការផ្តល់កម្ចីទៅកាន់ឥណទានដែលមានទំហំធំៗ។ ក្រុមប្រឹក្សាភិបាល ធ្វើការពិចារណាសមស្របក្នុងការប្រៀបធៀបពីហានិភ័យ និង ចំណូលដែលទទួលបានពីការផ្តល់ឥណទានកាន់ចំណែកទីផ្សារតូចៗនេះ ហើយក៏បានពិចារណាថាឥណទានខ្នាតតូច ជាផលិតផលស្នូលរបស់ធនាគារផងដែរ។
- ក្រុមប្រឹក្សាភិបាលធ្វើការពិចារណាថា អ្នកគ្រប់គ្រងមានសិទ្ធិគ្រប់គ្រាន់ក្នុងការកែតម្រូវ ផ្លាស់ប្តូរតាមស្ថានភាពជាក់ស្តែង ឬ អភិវឌ្ឍផលិតផលដែលមានស្រាប់ ហើយនឹងខ្សែសង្វាក់ផលិតផល ប៉ុន្តែ តម្រូវឲ្យមានការយល់ព្រមពីក្រុមប្រឹក្សាភិបាល។
- ការទទួលខុសត្រូវប្រចាំថ្ងៃសម្រាប់ហានិភ័យឥណទាន គឺជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់ នៃនាយកដ្ឋានឥណទានជាមួយអ្នកគ្រប់គ្រងសាខា និង ជាមួយភ្នាក់ងារឥណទានសាខា។
- ហានិភ័យឥណទានគឺត្រូវបានវាស់វែងជាប្រចាំ ដោយគណនាការខាតបង់ដែលបានរំពឹងទុក ដែលអាចកើតមានឡើង ចំពោះអតិថិជនដែលខកខានសងត្រឡប់ ការប្រឈមហានិភ័យក្នុងព្រឹត្តិការណ៍ នៃការខកខានសង និង ភាពខ្លាំងនៃការខាតបង់ ដែលបានមកពីការខកខានសងរបស់អតិថិជន ដោយផ្អែកទៅលើពិន្ទុឥណទានសម្រាប់ការអនុវត្ត។

ធនាគារ អេស៊ីប៊ីជាក្រីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

គោលការណ៍ហានិភ័យឥណទាន (ត)

- ក្រុមប្រឹក្សាភិបាលយល់ឃើញថាហានិភ័យឥណទានគឺអាចរីករាលដាលដល់វិស័យផ្សេងៗទៀត ដូចជា (វិស័យពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ...) និងផលិតផលផ្សេងៗទៀត ដើម្បីជៀសវាងការប្រឈមមិនត្រឹមត្រូវទៅលើ វិស័យ ឬឧស្សាហកម្មជាក់លាក់មួយ។
- ហានិភ័យជាប្រព័ន្ធ គឺជាការខូចខាតប្រព័ន្ធទាំងមូលនៃវិស័យហិរញ្ញវត្ថុ ។ ក្រុមប្រឹក្សាភិបាលយល់ឃើញថា ហានិភ័យឥណទានទៅលើដៃគូភាគីស្ថាប័នហិរញ្ញវត្ថុទាំងឡាយ គួរតែជាកម្មវត្ថុនៃការវាយតម្លៃដ៏ប្រុងប្រយ័ត្ន និង អភិបាលភាព ដូចទៅនឹងទម្រង់នៃការផ្តល់កម្ចីឥណទានដទៃទៀត ហើយកម្រិតកំណត់ស្ថានភាព ប្រុងប្រយ័ត្ន គួរតែត្រូវបានកំណត់ដើម្បីការពារធនាគារឲ្យបានគ្រប់គ្រាន់ សម្រាប់ហានិភ័យជាប្រព័ន្ធ។

កម្រិតកំណត់ស្ថានភាពនៃហានិភ័យឥណទាន

កម្រិតកំណត់ស្ថានភាពលើផលិតផលឥណទាន គួរតែបង្កើតឡើងដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យនៃ ក្រុមប្រឹក្សាភិបាល និង មានការអនុម័តដោយក្រុមប្រឹក្សាភិបាល។ កម្រិតកំណត់ស្ថានភាព គួរតែ ត្រូវបានស្រប ទៅតាមកម្រិត ហានិភ័យទទួលយក នៃក្រុមប្រឹក្សាភិបាល។

នាយកដ្ឋានគ្រប់គ្រងហានិភ័យត្រូវត្រួតពិនិត្យជាប្រចាំ ទៅលើរាល់កម្រិតកំណត់ស្ថានភាពដូចដែលបានកំណត់ ហើយអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់អនុសាសន៍ទៅលើការផ្លាស់ប្តូរផ្សេងៗដែលចាត់ទុកថាសមស្រប។

ដើម្បីរក្សាកំណើនឥណទាន ក្នុងមធ្យោបាយដ៏ប្រុងប្រយ័ត្ន និង សមហេតុផល ក៏ដូចជាដើម្បីរក្សាគុណភាពសម្ពាធន ឥណទាន ធនាគារបានដាក់កម្រិតកំណត់ផ្សេងៗទៅលើផលិតផលឥណទាន ដែលត្រូវអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន ដូចខាងក្រោម៖

- អនុបាតហានិភ័យឥណទាន (Loan Exposure ratio): ត្រូវបានកំណត់ដូចជាសម្ពាធនឥណទាន ដែលមានហានិភ័យបានខកខានមិនបានសងធំជាងសាមសិបថ្ងៃសរុប ចែកជាមួយ មូលនិធិទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ តែត្រូវតិចជាង ២៥%។
- កម្រិតកំណត់ការផ្តល់ឥណទាន (Ceilings) ទៅកាន់វិស័យផ្សេងៗ និង ដោយផលិតផលត្រូវដាក់ដែនកំណត់ទៅលើហានិភ័យប្រមូលផ្តុំ។
- ទំហំហានិភ័យធំបំផុត (Maximum Exposure) សម្រាប់អតិថិជនម្នាក់ ឬ អតិថិជនក្រុម គឺអាចមានទំហំរហូតដល់ ៥% នៃមូលនិធិទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ។
- ដៃគូភាគីស្ថាប័នហិរញ្ញវត្ថុនានា។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ក) ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាលបានបែងចែកការទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យទៅលើហានិភ័យឥណទាន ទៅគណៈកម្មាធិការឥណទាន។ នាយកដ្ឋានឥណទាន ដែលទទួលខុសត្រូវគ្រប់គ្រងហានិភ័យឥណទាន ត្រូវពឹងផ្អែកទៅលើសកម្មភាព ដូចដែលមានចែងខាងក្រោម៖

- ការបែងចែកតួនាទីដាច់ដោយឡែករវាងអ្នកដែលពាក់ព័ន្ធ ក្នុងការប្រាស្រ័យជាមួយអតិថិជន ដែលដាក់ពាក្យសុំខ្ចីឥណទាន និង អ្នកដែលពាក់ព័ន្ធក្នុងការអនុម័តឥណទាន។
- ការបែងចែកតួនាទីដាច់ដោយឡែក រវាងអ្នកដែលពាក់ព័ន្ធក្នុងការប្រាស្រ័យជាមួយអតិថិជនដោយផ្ទាល់ និងអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងឥណទាន។
- គោលការណ៍នៃការអនុម័តពីរលំដាប់ថ្នាក់ផ្សេងគ្នា ដើម្បីធានាឱ្យមានតុល្យភាពនៃផលប្រយោជន៍របស់អតិថិជនឱ្យបានល្អ និងគោលដៅនៃ ដំណើរការវាយតម្លៃហានិភ័យ។
- ការរៀបចំឯកសារបានព្រមព្រៀងឱ្យទាន់ពេលវេលា និងពេញលេញជាមួយអតិថិជន រួមជាមួយព័ត៌មានដែលត្រូវការទាំងអស់ដែល ទាក់ទងនឹងការវាយតម្លៃ និងដំណើរការគ្រប់គ្រងឥណទាន។
- ប្រព័ន្ធត្រួតពិនិត្យឥណទានត្រូវមានការប្រយ័ត្នប្រយែង គួបផ្សំនឹងការពិនិត្យសមាធិកភាពដែលអាចកំណត់សម្គាល់សញ្ញាណ ទាន់ពេលវេលាពីព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។
- ការត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាឱ្យមាននូវអនុលោមភាពទៅតាមនីតិវិធី និងនិយ័តកម្ម ក្នុងដំណើរការឥណទាន និង ការតាមដានគុណភាពទាក់ទងនឹងហានិភ័យ និងការត្រួតពិនិត្យឥណទានឱ្យបានទាន់ពេលវេលា។
- ធនាគារនឹងរក្សាឱ្យបានល្អនូវសមតុល្យឥណទានតាមវិស័យផ្សេងៗ ដូចជាវិស័យឧស្សាហកម្ម តំបន់ភូមិសាស្ត្រ រូបិយប័ណ្ណ និងទំហំឥណទាន។
- ការវិភាគឥណទានធ្វើឡើងដោយផ្ដោតសំខាន់លើសមត្ថភាព និងឆន្ទៈរបស់អតិថិជនក្នុងការសងឥណទាន តាមរយៈការវាយតម្លៃពីអត្តចរិត លំហូរសាច់ប្រាក់ និង ការអនុវត្តតាម green-lining methodology។
- សម្ពាធឥណទានសរុបរបស់ធនាគារដែលផ្តល់ឱ្យអតិថិជនម្នាក់ ឬអតិថិជនក្រុម (គោលការណ៍អ្នកខ្ចីតែមួយ) មិនត្រូវលើស ៥% នៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ។ “សម្ពាធឥណទាន” (Exposure) គឺរួមមានបរិមាណសរុបនៃ (i) ចំនួនទឹកប្រាក់នៃទ្រព្យរបស់អ្នកខ្ចី ដែលអ្នកខ្ចីនោះជាកូនបំណុល (ii) ប្រាក់ដែលអ្នកខ្ចីជំពាក់ (ឥណទេយ្យ) តាមរយៈការផ្តល់ហិរញ្ញប្បទាន ឬឥណទានទៅឱ្យ ឬជំនួសឱ្យបុគ្គលនោះ ដែលរួមមានដូចជា ការធានាបំណុល លិខិតឥណទាន និងស្បៀង (derivatives)។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ខ) ការគ្រប់គ្រងកម្រិតហានិភ័យ និង គោលនយោបាយបន្ថយហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬសហគ្រាសនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។ សម្ព័ន្ធធនាគារ និង ធនាគារគ្រប់គ្រងកម្រិតហានិភ័យ និងផ្ដោតការយកចិត្តទុកដាក់លើហានិភ័យឥណទាន នៅពេលដែលហានិភ័យត្រូវបានរកឃើញ។ ហានិភ័យឥណទានធំត្រូវបានកំណត់និយមន័យដោយធនាគារជាតិ នៃ កម្ពុជា ថាជាហានិភ័យឥណទានទូទៅជាមួយនឹងអត្ថបាតាបាតឯកត្តជននីមួយៗ ដែលមានចំនួនលើសពី ១០% នៃមូលនិធិផ្ទាល់សុទ្ធ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ៨៧-០៦-២២៦ប្រ.ក. របស់ធនាគារជាតិ នៃ កម្ពុជា តម្រូវឲ្យធនាគាររក្សាឲ្យបានគ្រប់ ពេលវេលានូវអនុបាតអតិបរមាចំនួន ២០% រវាងហានិភ័យសរុបដែលចេញពីប្រតិបត្តិការជាមួយនឹងអត្ថបាតាបាតឯកត្តជននីមួយៗ និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ហើយត្រូវរក្សាហានិភ័យឥណទានធំៗសរុបមិនត្រូវឲ្យលើស ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

សម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់គោលការណ៍ និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ គោលការណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលការណ៍ទាំងអស់នេះ គឺការធានាដោយដាក់វត្ថុបញ្ចាំលើឥណទាន និងបុរេប្រទាន អតិថិជន ដែលជាការអនុវត្តទូទៅ។ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកនូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំ ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទានអតិថិជនមានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិក្នុងលក្ខណៈជាលំនៅដ្ឋាន (មានដីធ្លី អគារ និង ទ្រព្យសម្បត្តិផ្សេងៗ)
- កម្រៃផ្សេងៗលើទ្រព្យសកម្មក្នុងអាជីវកម្ម ដូចជាដីធ្លី អគារ
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត ។

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាមុនការកាន់កាប់វត្ថុបញ្ចាំ ឬមុនការបង្កើនឥណទាន

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឆ្លុះបញ្ចាំងនៅក្នុងតារាងតុល្យការ មានដូចជាការប្រឈមទៅនឹងហានិភ័យឥណទាន គឺស្មើនឹងតម្លៃយោងសុទ្ធ។ ឯកិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាទទួល គឺជាទំហំអតិបរមាដែលសម្ព័ន្ធធនាគារ និងធនាគារ នឹងទូទាត់ ប្រសិនបើលិខិតធានា ទាំងនោះត្រូវបានហៅយក មកប្រើប្រាស់វិញ ។ ចំណែកឯឥណទានដែលទាក់ទងនឹងកិច្ចសន្យា និងយថាភាព ដែលមិនអាចបដិសេធបានពេញអាយុកាលនៃកិច្ចសន្យានោះ ជាទូទៅគឺស្មើនឹងតម្លៃទាំងស្រុងដែលមានក្នុងកិច្ចសន្យា ។

ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាមុនការកាន់កាប់វត្ថុបញ្ចាំ ឬមុនការបង្កើនឥណទាន (ត)

	សង្គ្រោះធនាគារ				ធនាគារ			
	២០២០ ដុល្លារកូរ៉េ ម៉ិក	២០១៩ ដុល្លារកូរ៉េ ម៉ិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	២០២០ ដុល្លារកូរ៉េ ម៉ិក	២០១៩ ដុល្លារកូរ៉េ ម៉ិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម								
ក្នុងតារាងតុល្យការ៖								
សាច់ប្រាក់ ក្នុងដៃ	៤១២.៧៥៩.០៥១	៤២១.៥២៧.២៣៨	១.៦៦៩.៦១០.៣៦១	១.៧១៧.៧២៣.៤៩៥	៤០០.៨១៦.១២៦	៤១០.៩៥៥.៨៦៧	១.៦២១.៣០១.២៣០	១.៦៧៤.៦៤៥.១៥៨
ប្រាក់បញ្ញើ នៅធនាគារផ្សេងៗ	៥៣៤.៦៥៣.១៤៦	៥៨៧.៧៣០.៥៣១	២.១៦២.៦៧១.៩៧៦	២.៣៩៥.០០១.៩១៤	៥០៧.៦២៩.៤០៧	៥៥៨.៦១២.៣៤០	២.០៥៣.៣៦០.៩៥១	២.២៧៦.៣៤៥.២៨៦
កាធីនី យោគហិរញ្ញវត្ថុ	៥៦៦.៦៧៤.៥២៣	៥២៧.៤៧៤.៩៧៦	២.២៩២.១៩៨.៤៤៦	២.១៤៩.៤៦០.៥២៧	៥៦៦.៦៧៤.៥២៣	៥២៧.៤៧៤.៩៧៦	២.២៩២.១៩៨.៤៤៦	២.១៤៩.៤៦០.៥២៧
ឥណទាន និងប្រឡូបឡាន	៤.៤៧១.៣០០.៦១៨	៣៨៤៦.០២០.៥១៩	១៨.០៨៦.៤១១.០០០	១៥.៦៧២.៥៣៣.៦១៥	៤.២៩២.៦៤៩.១៥៩	៣.៦៨៦.៥៧៨.៩៤៣	១៧.៣៦៣.៧៦៥.៨៤៨	១៥.០២២.៨០៩.១៩៣
ទ្រព្យសកម្មផ្សេងៗ	៦.៩២១.៨៥២	៥.៩១៨.៨៦៦	២៧.៩៩៨.៨៩១	២៤.១១៩.៣៧៩	៦.៩២៣.២២២	៥.៩៣៥.៦៩២	២៨.០០៤.៤៣៣	២៤.១៨៧.៩៤៥
	៥.៩៩២.៣០៩.១៩០	៥.៣៨៨.៦៧២.១៣០	២៤.២៣៨.៨៩០.៦៧៤	២១.៩៥៨.៨៣៨.៩៣០	៥.៧៧៤.៦៩២.៤៣៧	៥.១៨៩.៥៥៧.៨១៨	២៣.៣៥៨.៦៣០.៩០៨	២១.១៤៧.៤៤៨.១០៩
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម								
ក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	១២០.៩៣៧.៦០៧	៩៣.០៦០.០៦៣	៤៨៩.១៩២.៦២០	៣៧៩.២១៩.៧៥៧	១២០.១០៨.៩៦២	៩៣.០៦០.០៦៣	៤៨៥.៨៤០.៧៥១	៣៧៩.២១៩.៧៥៧
លិខិតធានាបស់ធនាគារ	៤៧.០៣៨.១៦៦	៣៨.៤៣២.៣៩៧	១៩០.២៦៩.៣៨១	១៥៦.៦១២.០១៨	៤៦.៨៣១.៦៦២	៣៨.៤០៥.៥៩៣	១៨៩.៤៣៤.០៧៣	១៥៦.៥០២.៧៩១
លិខិតឥណទាន	៧.៨៦២.៨១៨	៨.៩៤៨.៣៥០	៣១.៨០៥.០៩៩	៣៦.៤៦៤.៥២៦	៧.៨៦២.៨១៨	៨.៩៤៨.៣៥០	៣១.៨០៥.០៩៩	៣៦.៤៦៤.៥២៦
	១៧៥.៨៣៨.៥៩១	១៤០.៤៤០.៨១០	៧១១.២៦៧.១០០	៥៧២.២៩៦.៣០១	១៧៤.៨០៣.៤៤២	១៤០.៤១៤.០០៦	៧០៧.០៧៩.៩២៣	៥៧២.១៨៧.០៧៤
ហានិភ័យឥណទានអតិបរមាសរុប	៦.១៦៨.១៤៧.៧៨១	៥.៥២៩.១១២.៩៤០	២៤.៩៥០.១៥៧.៧៧៤	២២.៥៣១.១៣៥.២៣១	៥.៩៤៩.៤៩៥.៨៧៩	៥.៣២៩.៩៧១.៨២៤	២៤.០៦៥.៧១០.៨៣១	២១.៧១៩.៦៣៥.១៨៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(គ) ហានិភ័យឥណទានអតិបរមាមុនការកាន់កាប់វត្ថុបញ្ចាំ ឬមុនការបង្កើនឥណទាន (ត)

តារាងខាងលើបង្ហាញពីស្ថានភាពអាក្រក់បំផុតនៃការប្រឈមហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយមិនគិតដល់វត្ថុបញ្ចាំ ឬការបង្កើនឥណទានផ្សេងទៀតទេ ។ ចំពោះទ្រព្យសកម្មក្នុង តារាងតុល្យការ ការប្រឈមហានិភ័យដែលបានបង្ហាញខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ ។ ដូចបានបង្ហាញខាងលើ ៧២,៤៩% នៃការប្រឈមហានិភ័យ អតិបរមាសរុបចំពោះសម្ព័ន្ធធនាគារ និង ៧២,១៥% នៃការប្រឈមហានិភ័យអតិបរមាសរុបចំពោះធនាគារ គឺកើតមកពីឥណទាន និងបុរេប្រទានអតិថិជន (២០១៩៖ ៦៩,៥៦%ចំពោះសម្ព័ន្ធធនាគារ និង ៦៩,១៧% ចំពោះធនាគារ) ។

គណៈគ្រប់គ្រងមានជំនឿថា ខ្លួនមានលទ្ធភាពបន្តការគ្រប់គ្រង និងទ្រទ្រង់ហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ ដែលបណ្តាលមកពីឥណទាន និងបុរេប្រទាន ឱ្យស្ថិតក្នុងកម្រិតអប្បបរមាតាមវិធីដូចខាងក្រោម ។ ប្រមាណ ៩៨,៥៩% នៃឥណទាន និងបុរេប្រទានរបស់ធនាគារ ត្រូវបានធានាដោយវត្ថុបញ្ចាំ ។ យោងតាមគោលការណ៍ឥណទាន ទំហំឥណទានមិនត្រូវលើស ៧៥% នៃតម្លៃលក់ចេញប៉ាន់ស្មានរបស់វត្ថុបញ្ចាំនោះទេ ។

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុជៀសនឹងការប្រឈមហានិភ័យឥណទាន

ការប្រមូលផ្តុំហានិភ័យឥណទានកើតឡើងនៅពេលមានភាគីដៃគូមួយចំនួន មានសកម្មភាពអាជីវកម្មប្រហាក់ប្រហែលគ្នា និងមានស្ថានភាពផ្នែកសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចបណ្តាលឱ្យពួកគេពុំមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុលបាន នៅពេលដែលពួកគេជួបប្រទះនឹងផលប៉ះពាល់នៃបម្រែបម្រួលផ្នែកសេដ្ឋកិច្ច ឬលក្ខខណ្ឌផ្សេងៗទៀតស្រដៀងគ្នា ។ សម្ព័ន្ធធនាគារ និងធនាគារបានវិភាគលើការផ្តោតអារម្មណ៍នៃហានិភ័យឥណទានដោយផ្អែកលើ ភូមិសាស្ត្រ និងឧស្សាហកម្មដូចខាងក្រោម៖

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីវត្ថុបញ្ចាំ ឬការបង្កើនឥណទាន) ផ្អែកទៅតាមទីតាំងនៃប្រទេស ភាគីដៃគូ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អេស្ប៉ាម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសដទៃទៀត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ៖									
សាច់ប្រាក់ក្នុងដៃ	៤០០.៨២៩.៣០០	-	-	១១.៦២៤.៩១១	-	-	៣០៤.៨៤០	-	៤១៦.២៨៩.០៥១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	២៦៩.០២២.៩៣២	៦៣១.៥៦៩	៥៦៨.៩១៦	២០.៦១២.២៦៧	២៦៣.៩៦៩	២៣២.៩៧៥.៩០១	៤.៨២៣.៤៧៥	៥.៧៥៤.១១៧	៥៣៤.៦៥៣.១៤៦
ការវិនិយោគហិរញ្ញវត្ថុ	៥៦៦.៦៧៤.៥២៣	-	-	-	-	-	-	-	៥៦៦.៦៧៤.៥២៣
ឥណទាន និងបុរេប្រទាន	៤២៨៦.៤២៦.៦០១	-	-	១៤០.៩០២.៣៦៧	-	-	៤៣.៩៧១.៦៥០	-	៤.៤៧១.៣០០.៦១៨
ទ្រព្យសកម្មផ្សេងៗ	៦.៧៧៤.៥៣២	-	-	១៤៧.៣២០	-	-	-	-	៦.៩២១.៨៥២
	៥.៥២៩.៧២៧.៨៨៨	៦៣១.៥៦៩	៥៦៨.៩១៦	១៧៣.២៨៦.៨៦៥	២៦៣.៩៦៩	២៣២.៩៧៥.៩០១	៤៩.០៩៩.៩៦៥	៥.៧៥៤.១១៧	៥.៩៩២.៣០៩.១៩០
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	១២០.១០៨.៩៦២	-	-	៨២៨.៦៤៥	-	-	-	-	១២០.៩៣៧.៦០៧
លិខិតធានារបស់ធនាគារ	៨៦.៨៣១.៦៦២	-	-	២០៦.៥០៤	-	-	-	-	៨៧.០៣៨.១៦៦
លិខិតឥណទាន	៧.៨៦២.៨១៨	-	-	-	-	-	-	-	៧.៨៦២.៨១៨
	១៧៤.៨០៣.៤៤២	-	-	១០៣.១៥៩	-	-	-	-	១៧៤.៩៦៦.៦០៩
ការប្រឈមឥណទានអតិបរមាសរុប	៥.៧០៤.៥៣១.៣៣០	៦៣១.៥៦៩	៥៦៨.៩១៦	១៧៤.៣៩០.០២៤	២៦៣.៩៦៩	២៣២.៩៧៥.៩០១	៤៩.០៩៩.៩៦៥	៥.៧៥៤.១១៧	៦.១៦៨.១៤៧.៧៨១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៨)	២៣.០៧៤.៨២៩.២៣០	២.៥៥៤.៦៩៧	២.៣០១.២៦៥	៧០៥.១៣២.៥៤៧	១.០៦៧.៧៥៥	៩៤២.៣៨៧.៥២០	១៩៨.៦០៩.៣៥៨	២៣.២៧៥.៤០៣	២៤.៩៥០.១៥៧.៧៧៥

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	សម្ព័ន្ធធនាគារ								
	កម្ពុជា ដុល្លារកម្ពុជា	បារាំង ដុល្លារកម្ពុជា	អាឡឺម៉ង់ ដុល្លារកម្ពុជា	ឡាតវី ដុល្លារកម្ពុជា	សិង្ហបុរី ដុល្លារកម្ពុជា	សហរដ្ឋអាមេរិក ដុល្លារកម្ពុជា	ម៉ាឡេស៊ី ដុល្លារកម្ពុជា	ប្រទេសផ្សេងៗ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្នុង									
តារាងតុល្យការ៖									
សាច់ប្រាក់ក្នុងដៃ	៤១០.៩៦៧.៩៤៥	-	-	៩.៩២១.០៥២	-	-	៦៣៨.២៤១	-	៤២១.៤២៧.២៣៨
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៤៤៨.៤៤១.៩៥៧	២.១៥១.២៣២	៧០៦.៨៧០	២០.៩៩៤.៦៩៧	១.២៣៤.៩១៩	៩៦.៩៧១.៤៩២	៦.៦៣៦.៦៦៧	១០.០៩២.៦៩៧	៥៨៧.៧៣០.៥៣១
ការវិនិយោគហិរញ្ញវត្ថុ	៥២៧.៤៧៤.៩៧៦	-	-	-	-	-	-	-	៥២៧.៤៧៤.៩៧៦
ឥណទាន និងបុរេប្រទាន	៣៦៨២.២៤៣.១៤០	-	-	១២៧.២៦៨.៥៧៨	-	-	៣៦.៥០៨.៨០១	-	៣.៨៤៦.០២០.៥១៩
ទ្រព្យសកម្មផ្សេងៗ	៥.៨៦៩.៨៩១	-	-	៤៨.៩៧៥	-	-	-	-	៥.៩១៨.៨៦៦
	៥.០៧៥.៤៩៧.៩០៩	២.១៥១.២៣២	៧០៦.៨៧០	១៥៨.២៣៣.៣០២	១.២៣៤.៩១៩	៩៦.៩៧១.៤៩២	៤៣.៧៨៣.៧០៩	១០.០៩២.៦៩៧	៥.៣៨៨.៦៧២.១៣០
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	៩៣.០៦០.០៦៣	-	-	-	-	-	-	-	៩៣.០៦០.០៦៣
លិខិតធានារបស់ធនាគារ	៣៨.៤០៥.៥៩៣	-	-	២៦.៨០៤	-	-	-	-	៣៨.៤៣២.៣៩៧
លិខិតឥណទាន	៨.៩៨៨.៣៥០	-	-	-	-	-	-	-	៨.៩៨៨.៣៥០
	១៤០.៤៥៣.៩០៦	-	-	២៦.៨០៤	-	-	-	-	១៤០.៥៨០.៨៦០
ការប្រឈមឥណទានអតិបរមាសរុប	៥.២១៥.៩៥១.៨១៥	២.១៥១.២៣២	៧០៦.៨៧០	១៨៥.០៦០.១០៦	១.២៣៤.៩១៩	៩៦.៩៧១.៤៩២	៤៣.៧៨៣.៧០៩	១០.០៩២.៦៩៧	៥.៥២៩.១១២.៩៩០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៨)	២១.២៥៤.៨៤១.០៥៤	៨.៧៦៦.២៧០	២.៨៨០.៤៩៥	៦៤៤.៩០៩.៩៣២	៥.០៣២.២៩៥	៣៩៥.១៥៨.៨៣០	១៧៨.៤១៨.៦១៤	៤១.១២៧.៧៤០	២២.៥៣១.១៣៥.២៣០

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	ធនាគារ								
	កម្ពុជា ដុល្លារកម្ពុជា	បារាំង ដុល្លារកម្ពុជា	អាឡិឌីរី ដុល្លារកម្ពុជា	ឡាវ ដុល្លារកម្ពុជា	សិង្ហបុរី ដុល្លារកម្ពុជា	សហរដ្ឋអាមេរិក ដុល្លារកម្ពុជា	មីយ៉ាន់ម៉ា ដុល្លារកម្ពុជា	ប្រទេសដទៃទៀត ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ៖									
សាច់ប្រាក់ក្នុងដៃ	៤០០.៨១៦.១២៦	-	-	-	-	-	-	-	៤០០.៨១៦.១២៦
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	២៦៧.៤៤៤.៤២១	៦៣១.៥៦៩	៥៦៨.៩១៦	៤៩៩.៨៦១	២៦៣.៩៦៩	២៣២.៩៧៥.៩០១	៤៦.៨៧៣	៥.១៩៧.៨៩៧	៥០៧.៦២៩.៤០៧
ការវិនិយោគហិរញ្ញវត្ថុ	៥៦៦.៦៧៤.៥២៣	-	-	-	-	-	-	-	៥៦៦.៦៧៤.៥២៣
ឥណទាន និងបុរេប្រទាន	៤.២៩២.៦៤៩.១៥៩	-	-	-	-	-	-	-	៤.២៩២.៦៤៩.១៥៩
ទ្រព្យសកម្មផ្សេងៗ	៦.៧៥៦.៣៥៦	-	-	-	-	-	១៦៦.៨៦៦	-	៦.៩២៣.២២២
	៥.៥៣៤.៣៤០.៥៨៥	៦៣១.៥៦៩	៥៦៨.៩១៦	៤៩៩.៨៦១	២៦៣.៩៦៩	២៣២.៩៧៥.៩០១	២១៣.៧៣៩	៥.១៩៧.៨៩៧	៥.៧៧៤.៦៩២.៤៣៧
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	១២០.១០៨.៩៦២	-	-	-	-	-	-	-	១២០.១០៨.៩៦២
លិខិតធានារបស់ធនាគារ	៤៦.៨៣១.៦៦២	-	-	-	-	-	-	-	៤៦.៨៣១.៦៦២
លិខិតឥណទាន	៧.៨៦២.៨១៨	-	-	-	-	-	-	-	៧.៨៦២.៨១៨
	១៧៤.៨០៣.៤៤២	-	-	-	-	-	-	-	១៧៤.៨០៣.៤៤២
ការប្រឈមឥណទានអតិបរមាសរុប	៥.៧០៩.១៤៤.០២៧	៦៣១.៥៦៩	៥៦៨.៩១៦	៤៩៩.៨៦១	២៦៣.៩៦៩	២៣២.៩៧៥.៩០១	២១៣.៧៣៩	៥.១៩៧.៨៩៧	៥.៩៨៩.៤៩៥.៨៧៩
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៨)	២៣.០៩៣.៤៨៧.៥៨៩	២.៥៥៤.៦៩៧	២.៣០១.២៦៥	២.០២១.៩៣៨	១.០៦៧.៧៥៥	៩៤២.៣៨៧.៥២០	៨៦៤.៥៧៤	២១.០២៥.៤៩៣	២៤.០៦៥.៧១០.៨៣១

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	ធនាគារ								
	កម្ពុជា ដុល្លារកម្ពុជា	បារាំង ដុល្លារកម្ពុជា	អាមេរិក ដុល្លារកម្ពុជា	ឡាវ ដុល្លារកម្ពុជា	សិង្ហបុរី ដុល្លារកម្ពុជា	សហរដ្ឋអាមេរិក ដុល្លារកម្ពុជា	មីយ៉ាន់ម៉ា ដុល្លារកម្ពុជា	ប្រទេសផ្សេងៗ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យ									
សកម្មភាពតាមតុល្យការ									
សាច់ប្រាក់ក្នុងដៃ	៤១០.៩៥៥.៨៦៧	-	-	-	-	-	-	-	៤១០.៩៥៥.៨៦៧
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៤៤៨.៨៧៦.២៣៩	២.១៥១.២៣២	៧០៦.៨៧០	-	១.២៣៤.៩១៩	៩៦.៩៧១.៤៩២	៤៦.៩៤៤	៨.៦២៤.៦៤៤	៥៥៨.៨១២.៣៤០
ការវិនិយោគហិរញ្ញវត្ថុ	៥២៧.៤៧៤.៩៧៦	-	-	-	-	-	-	-	៥២៧.៤៧៤.៩៧៦
ឥណទាន និងបុរេប្រទាន	៣.៦៨៦.៥៧៨.៩៤៣	-	-	-	-	-	-	-	៣.៦៨៦.៥៧៨.៩៤៣
ទ្រព្យសកម្មផ្សេងៗ	៥.៧៧២.៧០១	-	-	៧៩៨	-	-	១៦២.១៩៣	-	៥.៩៣៥.៦៩២
	៥.០៧៩.៦៥៨.៧២៦	២.១៥១.២៣២	៧០៦.៨៧០	៧៩៨	១.២៣៤.៩១៩	៩៦.៩៧១.៤៩២	២០៩.១៣៧	៨.៦២៤.៦៤៤	៥.១៨៩.៥៥៧.៨១៤
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យ									
សកម្មភាពតាមតុល្យការ									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	៩៣.០៦០.០៦៣	-	-	-	-	-	-	-	៩៣.០៦០.០៦៣
លិខិតធានារបស់ធនាគារ	៣៨.៤០៥.៥៩៣	-	-	-	-	-	-	-	៣៨.៤០៥.៥៩៣
លិខិតឥណទាន	៨.៩៤៨.៣៥០	-	-	-	-	-	-	-	៨.៩៤៨.៣៥០
	១៤០.៤១៤.០០៦	-	-	-	-	-	-	-	១៤០.៤១៤.០០៦
ការប្រឈមឥណទានអតិបរមាសរុប	៥.២២០.០៧២.៧៣២	២.១៥១.២៣២	៧០៦.៨៧០	៧៩៨	១.២៣៤.៩១៩	៩៦.៩៧១.៤៩២	២០៩.១៣៧	៨.៦២៤.៦៤៤	៥.៣២៩.៩៧១.៨២៤
សមមូលនឹងការរៀបរៀង(កំណត់សម្គាល់ ៨)	២១.២៧១.៧៩៦.៣៨៣	៨.៧៦៦.២៧០	២.៨៨០.៤៩៥	៣.២៥២	៥.០៣២.២៩៥	៣៩៥.១៥៨.៨៣០	៨៥២.២៣៣	៣៥.១៤៥.៤២៤	២១.៧១៩.៦៣៣.១៨២

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីវត្ថុបញ្ចាំ ឬការពង្រឹងឥណទាន) ទៅតាមតម្លៃយោង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ផ្អែកទៅតាមប្រភេទអាជីវកម្មរបស់ភាគីដែលមានដូចខាងក្រោម៖

	សង្កេតធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអន្តរជាតិ	ការគ្រប់គ្រង លក្ខណៈ ដុល្លារអន្តរជាតិ	សេវាកម្ម ដុល្លារអន្តរជាតិ	កេរដ្ឋាន ដុល្លារអន្តរជាតិ	ផលិតកម្ម ដុល្លារអន្តរជាតិ	កសិកម្ម ដុល្លារអន្តរជាតិ	រោងចក្រផ្សេងៗ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម ក្នុងតារាងតុល្យការ៖								
សាច់ប្រាក់ក្នុងដៃ	៤១២.៧៥៩.០៥១	-	-	-	-	-	-	៤១២.៧៥៩.០៥១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៥៣៤.៦៥៣.១៤៦	-	-	-	-	-	-	៥៣៤.៦៥៣.១៤៦
ការវិនិយោគហិរញ្ញវត្ថុ	៥៦៦.៥២០.៩៩៤	-	-	-	-	-	១៥៣.៥២៩	៥៦៦.៦៧៤.៥២៣
ឥណទាន និងបុរេប្រទាន	២២.៦៧២.៩៣៦	១.៥១១.៣២៧.០៤២	១.០៨៦.៤០៩.៤៨១	១៦០.២៣២.៥៥៨	១៣០.៩៣៣.១៣៦	៨៨៨.៨៣៩.៧៨៨	៦៧០.៨៨៥.៦៧៧	៤.៤៧១.៣០០.៦១៨
ទ្រព្យសកម្មផ្សេងៗ	៣.៧៨៧.៦៨៦	-	-	-	-	-	៣.១៣៤.១៦៦	៦.៩២១.៨៥២
	១.៥៤០.៣៩៣.៨១៣	១.៥១១.៣២៧.០៤២	១.០៨៦.៤០៩.៤៨១	១៦០.២៣២.៥៥៨	១៣០.៩៣៣.១៣៦	៨៨៨.៨៣៩.៧៨៨	៦៧៤.១៧៣.៣៧២	៥.៩៩២.៣០៩.១៩០
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម ក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	១២០.៩៣៧.៦០៧	១២០.៩៣៧.៦០៧
លិខិតធានារបស់ធនាគារ	-	-	-	-	-	-	៤៧.០៣៨.១៦៦	៤៧.០៣៨.១៦៦
លិខិតឥណទាន	-	-	-	-	-	-	៧.៨៦២.៨១៨	៧.៨៦២.៨១៨
	-	-	-	-	-	-	១៧៥.៨៣៨.៥៩១	១៧៥.៨៣៨.៥៩១
ការប្រឈមឥណទានអតិបរមាសរុប	១.៥៤០.៣៩៣.៨១៣	១.៥១១.៣២៧.០៤២	១.០៨៦.៤០៩.៤៨១	១៦០.២៣២.៥៥៨	១៣០.៩៣៣.១៣៦	៨៨៨.៨៣៩.៧៨៨	៨៥០.០១១.៩៦៣	៦.១៦៨.១៤៧.៧៨១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៨)	៦២៣០.៨៩២.៩៧៤	៦.១១៣.៣១៧.៨៨៥	៤.៣៩៤.៥២៦.៣៥១	៦៤៨.១៤០.៦៩៧	៥២៩.៦២៤.៥៣៥	៣.៥៩៥.៣៥៦.៩៤២	៣.៤៣៨.២៩៨.៣៩០	២៤.៩៥០.១៥៧.៧៧៤

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

- (ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)
- (ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	សង្កេតឃើញ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ជុំនួនរដ្ឋបាល	កាតព្វកិច្ច រដ្ឋបាល	សេវាធុន ជុំនួនរដ្ឋបាល	កេរដ្ឋបាល ជុំនួនរដ្ឋបាល	ផលិតកម្ម ជុំនួនរដ្ឋបាល	កសិកម្ម ជុំនួនរដ្ឋបាល	សេវាធុនផ្សេងៗ ជុំនួនរដ្ឋបាល	សរុប ជុំនួនរដ្ឋបាល
នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្នុងតារាងតុល្យការ៖								
សាច់ប្រាក់ ក្នុងដៃ	៨២១.៥២៧.២៣៨	-	-	-	-	-	-	៨២១.៥២៧.២៣៨
ប្រាក់បញ្ញើ នៅធនាគារផ្សេងៗ	៥៨៧.៧៣០.៥៣១	-	-	-	-	-	-	៥៨៧.៧៣០.៥៣១
កាតិសិ យោគហិរញ្ញវត្ថុ	៥២៧.៣២១.៤៨៧	-	-	-	-	-	១៥៣.៥២៩	៥២៧.៤៧៥.០១៦
ឥណទាន និងប្រែប្រួល	៧.៨៩២.២៣៨	១.៣៨៨.៥០៨.៤៨៥	១.០៨២.១២១.១៣៨	១.៨៣.៣០៨.៥៨៦	១០៣.៥២៨.៦៤៣	៧៥១.២៥៤.១០៤	៤០៩.៤០៧.៤០៥	៣.៨៤៦.០២០.៥១៩
ទ្រព្យសកម្មផ្សេងៗ	៣.៩៩៦.១៣១	-	-	-	-	-	១.៩២២.៧៣៥	៥.៩១៨.៨៦៦
	១.៥៨៨.៨៦៧.៥៨៥	១.៣៨៨.៥០៨.៤៨៥	១.០៨២.១២១.១៣៨	១.៨៣.៣០៨.៥៨៦	១០៣.៥២៨.៦៤៣	៧៥១.២៥៤.១០៤	៤១១.៤៨៣.៦៦៩	៥.៣៨៨.៨៦៧.១៣០
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	៩៣.០៦០.០៦៣	៩៣.០៦០.០៦៣
លិខិតធានាបស់ធនាគារ	-	-	-	-	-	-	៣៨.៤៣២.៣៩៧	៣៨.៤៣២.៣៩៧
លិខិតឥណទាន	-	-	-	-	-	-	៨.៩៨៨.៣៥០	៨.៩៨៨.៣៥០
	-	-	-	-	-	-	១៤០.៤៨០.៨១០	១៤០.៤៨០.៨១០
ការប្រឈមឥណទានអតិបរមាសរុប	១.៥៨៨.៨៦៧.៥៨៥	១.៣៨៨.៥០៨.៤៨៥	១.០៨២.១២១.១៣៨	១.៨៣.៣០៨.៥៨៦	១០៣.៥២៨.៦៤៣	៧៥១.២៥៤.១០៤	៥៥១.៩៦៤.៤៧៩	៥.៥២៩.១១២.៩៤០
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៨)	៦.៣១០.០០៥.៨០៩	៥.៨៩៨.១៧១.៩១៣	៤.២៤៦.៦៤៣.៦៣៧	៧៤៦.៩៨២.៣២៥	៤២១.៨៧៩.២២០	៣.០៦១.៣៦០.៤៧៤	២.២៤៩.០៩២.២៥២	២២.៥៣១.១៣៥.២៣០

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ជុំនួនរក្សាទុក	ការលក់ជុំនីង លក់រាយ ជុំនួនរក្សាទុក	សេវាកម្ម ជុំនួនរក្សាទុក	កេរដ្ឋាន ជុំនួនរក្សាទុក	ផលិតកម្ម ជុំនួនរក្សាទុក	កម្មវិធី ជុំនួនរក្សាទុក	រោងចក្រផ្សេងៗ ជុំនួនរក្សាទុក	សរុប ជុំនួនរក្សាទុក
ទាន់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០								
ការប្រឈមឥណទានទាក់ទិននឹង								
ទ្រព្យសកម្មក្នុងតារាងតុល្យការ៖								
សាច់ប្រាក់ក្នុងដៃ	៨០០.៨១៦.១២៦	-	-	-	-	-	-	៨០០.៨១៦.១២៦
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៥០៧.៦២៩.៨០៧	-	-	-	-	-	-	៥០៧.៦២៩.៨០៧
ការវិនិយោគហិរញ្ញវត្ថុ	៥៦៦.៥២០.៩៩៤	-	-	-	-	-	១៥៣.៥២៩	៥៦៦.៦៧៤.៥២៣
ឥណទាន និងបុរេប្រទាន	២២.៦៧២.៩៣៦	១.៨៣៣.៩៤៨.៣៣៦	១.០៥៦.២៣៨.០៩៣	១៥៩.២៨៩.៨៥១	១២៤.០៥៨.០៥៧	៨៨៨.២៤១.៥៤៧	៦៤៨.២០០.៣៣៩	៤.២៩២.៦៤៩.១៥៩
ទ្រព្យសកម្មផ្សេងៗ	៣.៨៣២.៨៨៧	-	-	-	-	-	៣.០៩០.៣៣៥	៦.៩២៣.២២២
	១.៥០១.៨៧២.៣៥០	១.៨៣៣.៩៤៨.៣៣៦	១.០៥៦.២៣៨.០៩៣	១៥៩.២៨៩.៨៥១	១២៤.០៥៨.០៥៧	៨៨៨.២៤១.៥៤៧	៦៥១.៨៤៨.២០៣	៥.៧៧៤.៦៩២.៤៣៧
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យ								
សកម្មក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	១២០.១០៨.៩៦២	១២០.១០៨.៩៦២
លិខិតធានារបស់ធនាគារ	-	-	-	-	-	-	៤៦.៨៣១.៦៦២	៤៦.៨៣១.៦៦២
លិខិតឥណទាន	-	-	-	-	-	-	៧.៨៦២.៨១៨	៧.៨៦២.៨១៨
	-	-	-	-	-	-	១៧៤.៨០៣.៤៤២	១៧៤.៨០៣.៤៤២
ការប្រឈមឥណទានអតិបរមាសរុប	១.៥០១.៨៧២.៣៥០	១.៨៣៣.៩៤៨.៣៣៦	១.០៥៦.២៣៨.០៩៣	១៥៩.២៨៩.៨៥១	១២៤.០៥៨.០៥៧	៨៨៨.២៤១.៥៤៧	៨២៦.២៤៧.៦៤៥	៥.៩៤៩.៤៩៥.៨៧៩
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)	៦.០៧៣.៤៥៥.៦៥៦	៥.៨០០.៣២១.០១៩	៤.២៧២.៤៨៣.០៨៦	៦៤៤.៣២៧.៤៨៧	៥០១.៨១៤.៨៤១	៣.៤៣១.១៣៧.០៥៨	៣.៣៤២.១៧១.៧២៤	២៤.០៦៥.៧១០.៨៣១

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារកម្ពុជា	ការងារដុំនិង លក់រាយ ដុល្លារកម្ពុជា	សេវាធានា ដុល្លារកម្ពុជា	គណនីប្រាក់ ដុល្លារកម្ពុជា	ធនាគារ ដុល្លារកម្ពុជា	កម្មវិធី ដុល្លារកម្ពុជា	លើកកម្ពស់ផ្សេងៗ ដុល្លារកម្ពុជា	សរុប ដុល្លារកម្ពុជា
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យ								
សកម្មភាពតាមតុល្យការ								
សាច់ប្រាក់ ក្នុងដៃ	៤១០.៩៥៥.៨៦៧	-	-	-	-	-	-	៤១០.៩៥៥.៨៦៧
ប្រាក់បញ្ញើ នៅធនាគារផ្សេងៗ	៥៥៨.៦១២.៣៤០	-	-	-	-	-	-	៥៥៨.៦១២.៣៤០
កាតិ និង យោគហិរញ្ញវត្ថុ	៥២៧.៣២១.៤៤៧	-	-	-	-	-	១៥៣.៥២៩	៥២៧.៤៧៤.៩៧៦
ឥណទាន និងបុរេប្រទាន	៧.៨៩២.២៣៨	១.២៧៧.៥៤៩.៣៣២	១.០១៤.១៧៥.២៦២	១៨១.៨០០.៧០១	៩៧.៣៩៣.៦២៧	៧១៥.៩៦១.៥០៧	៣៩១.៨០៦.២៧៦	៣.៦៨៦.៥៧៨.៩៤៣
ទ្រព្យសកម្មផ្សេងៗ	៤.១២៧.២៤៦	-	-	-	-	-	១.៨០៨.៤៤៦	៥.៩៣៥.៦៩២
	<u>១.៥០៨.៩០៩.១៣៨</u>	<u>១.២៧៧.៥៤៩.៣៣២</u>	<u>១.០១៤.១៧៥.២៦២</u>	<u>១៨១.៨០០.៧០១</u>	<u>៩៧.៣៩៣.៦២៧</u>	<u>៧១៥.៩៦១.៥០៧</u>	<u>៣៩៣.៧៦៨.២៥១</u>	<u>៥.១៨៩.៥៥៧.៨១៤</u>
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យ								
សកម្មភាពតាមតុល្យការ								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	៩៣.០៦០.០៦៣	៩៣.០៦០.០៦៣
លិខិតធានាបស់ធនាគារ	-	-	-	-	-	-	៣៨.៤០៥.៥៩៣	៣៨.៤០៥.៥៩៣
លិខិតឥណទាន	-	-	-	-	-	-	៨.៩៤៨.៣៥០	៨.៩៤៨.៣៥០
	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>១៤០.៤១៤.០០៦</u>	<u>១៤០.៤១៤.០០៦</u>
ការប្រឈមឥណទានអតិបរមាសរុប	<u>១.៥០៨.៩០៩.១៣៨</u>	<u>១.២៧៧.៥៤៩.៣៣២</u>	<u>១.០១៤.១៧៥.២៦២</u>	<u>១៨១.៨០០.៧០១</u>	<u>៩៧.៣៩៣.៦២៧</u>	<u>៧១៥.៩៦១.៥០៧</u>	<u>៥៣២.១៨២.២៥៧</u>	<u>៥.៣២៩.៩៧១.៨២០</u>
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)	<u>៦.១៨៨.៨០៨.៧៣៧</u>	<u>៥.២០៦.០១៣.៥២៨</u>	<u>៤.១៣២.៧៦៤.១៩៣</u>	<u>៧៤០.៨៣៧.៨៥៧</u>	<u>៣៩៦.៨៧៩.០៣០</u>	<u>២.៩១៧.៥៤៣.១៤១</u>	<u>២.១៧៦.៧៩២.៦៩៧</u>	<u>២១.៧១៩.៦៣៥.១៨៦</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ង) គោលនយោបាយលុបចោល

វាអាចត្រូវបានលុបចោលនៅក្រោមការអនុម័តរបស់គណៈកម្មាធិការឥណទាន (MCC) ក្នុងករណីដែលធនាគារ បាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួនលើទីតាំងនោះ ឬនៅពេលដែលផ្នែកខ្លះ ឬផ្នែកទាំងអស់ត្រូវបាន ចាត់ទុកថាមិនអាចប្រមូលបាន។ នេះជាករណីពិសេសនៅពេលដែលគ្មានការរំពឹងទុកពិតប្រាកដនៃការស្តារឡើងវិញ របស់គូភាគី ឬនៅពេលដែលធនាគារបានបាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួន នៅលើទីតាំងដោយសារ ការសម្រេចចិត្តរបស់តុលាការ។ កាលៈទេសៈដែលកន្លែងមួយគួរតែត្រូវបានលុបចោលរួមបញ្ចូលផងដែរ ប៉ុន្តែមិនមាន កំណត់៖

- ក) ទម្រង់ទាំងអស់នៃមូលបត្រ ឬវត្ថុបញ្ចាំ ត្រូវបានហៅ និងបានដឹងប៉ុន្តែប្រាក់ចំណេញមិនបានគ្របដណ្តប់លើ ចំនួនទឹកប្រាក់នៃកន្លែងនេះ។
- ខ) ធនាគារមិនអាចប្រមូលបាន ឬក៏គ្មានការធានាសមហេតុផលណាមួយដែលថា ធនាគារនឹងប្រមូលប្រាក់ ដែលខកខានទាំងអស់ទៅនឹងលក្ខខណ្ឌកិច្ចសន្យានៃកិច្ចព្រមព្រៀង។
- គ) គូភាគីបានក្ស័យធន ឬកំពុងស្ថិតក្នុងទម្រង់នៃការរៀបចំចរនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញដែលជាលទ្ធផល ដែលវាមិនទំនងជាអាចផ្តល់សេវាកម្មហ្វាស៊ីលីតឺបាន។
- ឃ) ហ្វាស៊ីលីតឺនេះត្រូវបានចាត់ថ្នាក់តាមប្រភេទខាតបង់។

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

យោងតាមណែនាំ ស.រ.ហ.អ.ក ៩ ពីទស្សនៈរបស់ ECL ដែលធនាគាររំពឹងថានឹងទទួលបានបទពិសោធន៍លើ គណនីដូចគ្នាទាំង ១២ខែ (ដំណាក់កាលទី១) ឬពេញអាយុកាល (ដំណាក់កាលទី២ និងទី៣)។ ការផ្លាស់ប្តូរវិធីសាស្ត្រក្នុង ការផ្តល់បទប្បញ្ញត្តិណែនាំធ្វើសំវិធានធនដោយ ស.រ.ហ.អ.ក ៩ ត្រូវបានរៀបចំឡើងដើម្បី៖

- ធានាឲ្យមានការទទួលស្គាល់ទាន់ពេលវេលានៃការខាតបង់ឥណទាន ដែលមានលក្ខណៈឆ្លុះបញ្ចាំងជាង គំរូខាតបង់ដែលបានកើតឡើងដូចដែលមានពីមុន។
- បែងចែករវាងឧបករណ៍ហិរញ្ញវត្ថុដែលកាន់តែយ៉ាងយឺតយ៉ាវក្នុងការសម្គាល់នូវគុណភាពឥណទាន និងរបស់ ដែលមិនទាន់មាន។និង
- ផ្តល់នូវការប៉ាន់ស្មានកាន់តែប្រសើរនៃ (ECL) ដែលបណ្តាលមកពីផលប៉ះពាល់នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សម្ព័ន្ធធនាគារ និងធនាគារអនុវត្តវិធីសាស្ត្រ ៣ ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទាន ចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ ៣ ដំណាក់កាល	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ការខាតបង់ឥណទានដែលរំពឹងថានឹងបាត់បង់	ការខាតបង់ឥណទានដែលរំពឹងទុករយៈពេល ១២ ខែ	ការខាតបង់ឥណទានដែលរំពឹងទុកពេញមួយអាយុកាល	ការខាតបង់ឥណទានដែលរំពឹងទុកពេញមួយអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសាធារណៈ ឬលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសាធារណៈ	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនានៃប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ការទទួលស្គាល់ ការខាតបង់ឥណទានដែលរំពឹងទុក (ECL)

ទ្រព្យសកម្មហិរញ្ញវត្ថុនឹងត្រូវបានចាត់ថ្នាក់ និងត្រូវបានទទួលស្គាល់ជាបីប្រភេទផ្សេងគ្នាដែលរួមមាន៖

- ក) ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងដោយតម្លៃដករំលស់
- ខ) ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃសមស្រប តាមរយៈការបែងចែកចំណូលទូទៅផ្សេងទៀត
- គ) ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់តាមតម្លៃត្រឹមត្រូវតាមរយៈប្រាក់ចំណេញ ឬខាត ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលដែលត្រូវបានវាស់វែងតាមតម្លៃដករំលស់ ឬតាមរយៈការបែងចែកចំណូលទូទៅផ្សេងៗ នឹងត្រូវទទួលបាននូវការវាយតម្លៃលើឱនភាពនៃតម្លៃ ។

សម្ព័ន្ធធនាគារ និងធនាគារ នឹងវាស់ ECL ដោយប្រើវិធីសាស្ត្រទូទៅ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL (ត)

វិធីសាស្ត្រទូទៅរួមមាន ការញែកអតិថិជនចេញជា ៣ ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ECL រយៈពេល ១២ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី១ ខណៈ ECL ពេញមួយអាយុកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។ នាកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមឥណទាននីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ។

ខាងក្រោមនេះ គឺជាតារាងបង្ហាញពីការសង្ខេបនៃស្ថានភាពហានិភ័យឥណទាន និងរយៈពេលសម្រាប់ការគណនារបស់ ECL តាមដំណាក់កាល៖

ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
១	មិនមានការកើនឡើងជាសាធុរ លើហានិភ័យឥណទានទេ	ឥណទានធម្មតា	០ ដល់តូចជាង ៣០ ថ្ងៃ	ដំណើរការ
២	ហានិភ័យឥណទានបាន កើនឡើងជាសាធុរ	ឥណទានឃ្លាំមើល	៣០ ដល់តូចជាង ៩០ ថ្ងៃ	ក្រោមដំណើរការ
៣	ឥណទានមានឱនភាពនៃតម្លៃ	ឥណទានក្រោមស្តង់ដារ	៩០ ដល់តូចជាង ១៨០ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	១៨០ ដល់តូចជាង ៣៦០ ថ្ងៃ	
		ឥណទានខាតបង់	ចាប់ពី ៣៦០ ថ្ងៃ	

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL (ត)

ឥណទានរយៈពេលខ្លី (មួយឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
១	មិនមានការកើនឡើងជាសារវន្ត លើហានិភ័យឥណទានទេ	ឥណទានធម្មតា	០ ដល់ ១៤ ថ្ងៃ	ដំណើរការ
២	ហានិភ័យឥណទានបាន កើនឡើងជាសារវន្ត	ឥណទានឃ្លាំមើល	១៥ ដល់ ៣០ ថ្ងៃ	ក្រោមដំណើរការ
៣	ឥណទានមានឱនភាពនៃតម្លៃ	ឥណទានក្រោមស្តង់ដារ	៣១ ដល់ ៦០ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	៦១ ដល់ ៩០ ថ្ងៃ	
		ឥណទានខាតបង់	ចាប់ពី ៩១ ថ្ងៃ	

ធនាគារនឹងប្រើប្រាស់ព័ត៌មានចំនួនថ្ងៃហួសកាលកំណត់សង និងការធ្វើចំណាត់ថ្នាក់របស់ធនាគារជាតិ នៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។ នៅពេលអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន កម្រិតហានិភ័យធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ ដោយប្រៀបធៀបទៅនឹងកម្រិតហានិភ័យនាការបរិច្ឆេទដែលបានផ្តល់ឲ្យ ហើយឥណទាននេះត្រូវចាត់ចំណាត់ថ្នាក់នៅដំណាក់កាលទី២។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានប្រើនៅពេលដែលវាមិនតម្រូវឲ្យមានលក្ខណៈវិនិច្ឆ័យជាដំណាក់កាល។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទានដំណើរការដំណាក់កាលទី១ ឬឥណទានមិនដំណើរការ (ដំណាក់កាលទី៣)។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារបានធ្វើចំណាត់ថ្នាក់ឥណទាន និងការធ្វើសំវិធានធនជាកាតព្វកិច្ចតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា តាមប្រកាសលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសាកាចលេខ ធ៧ ០១៨-០០១ស រ ច ឆ ណ ចុះថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៨ ស្តីពីការកំណត់ហានិភ័យឥណទាន និងការធ្វើសំវិធានធននូវឱនភាពនៃតម្លៃ។ ឥណទាន និងបុរេប្រទាន ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ត្រូវបានចាត់ថ្នាក់ជា ៥ ចំណាត់ថ្នាក់ដូចបានពិពណ៌នាខាងក្រោម៖

ចំណាត់ថ្នាក់/លក្ខណៈវិនិច្ឆ័យ	បទពិសោធន៍ទូទាត់ប្រាក់	
	សម្រាប់ហ្វូស៊ីលីធីដែលមាន រយៈពេលដើមលើសពីមួយឆ្នាំ	សម្រាប់ហ្វូស៊ីលីធីដែលមាន រយៈពេលដើមមួយឆ្នាំ ឬតិចជាង
១-ឥណទានធម្មតា ឥណទានដែល ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិន ជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការ ទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជន មិនបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្មលំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះ ឡើយ។	- ទៀងទាត់	- ទៀងទាត់

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	បទពិសោធន៍ឥណទានប្រាក់	
	សម្រាប់ហ្វូស៊ីលីដីដែលមានរយៈពេលដើមលើសពីមួយឆ្នាំ	សម្រាប់ហ្វូស៊ីលីដីដែលមានរយៈពេលដើមមួយឆ្នាំ ឬតិចជាងនេះ
២-ឥណទានប្តូរមើល ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយ ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ការទូទាត់សងរបស់កូនបំណុល នៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន ហើយធានាឲ្យមានការយកចិត្តទុកដាក់ពីធនាគារ។ ឧទាហរណ៍នៃការបែបនេះ ភាពទន់ខ្សោយនេះ រាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ចនិងលក្ខខណ្ឌទីផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃទ្រព្យបញ្ចាំ ។ ចំណាត់ថ្នាក់នេះ មានហេតុផលផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទាន ធម្មតា និងឥណទានក្រោមស្តង់ដារទេ ។	- នៅពេលដែលហ្វូស៊ីលីដីណាមួយហួសកាលបរិច្ឆេទចាប់ពី ៣០ ថ្ងៃទៅ៨៩ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេលពី ៣០ទៅ៨៩ថ្ងៃ ត្រូវបានធ្វើមូលធននីយកម្មហិរញ្ញប្បទាន ឬបញ្ចូលទៅក្នុងហ្វូស៊ីលីដីថ្មី ។	- នៅពេលដែលហ្វូស៊ីលីដីណាមួយហួសកំណត់ក្នុងរយៈពេលអតិបរិមា ៣០ ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេលអតិបរិមា ៣០ ថ្ងៃ ត្រូវបានធ្វើមូលធនកម្មហិរញ្ញប្បទាន ឬបញ្ចូលទៅក្នុងហ្វូស៊ីលីដីថ្មី ។ - ក្នុងករណីនេះ ឥណទានវិបារបន៍ដែលលើសកំណត់នៃ ទឹកប្រាក់ដែលបានអនុម័តសម្រាប់ រយៈពេលអតិបរិមា ៣០ ថ្ងៃ ឬគណនីចរន្តអសកម្មក្នុងរយៈពេល ៣០ ថ្ងៃ ឬលំហូរសាច់ប្រាក់ ចូលក្នុងគណនីចរន្តមិនគ្រប់គ្រាន់ ដើម្បីទូទាត់លើការប្រាក់ ក្នុងរយៈពេលអតិបរិមា ៣០ ថ្ងៃ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	បទពិសោធន៍ទូទាត់ប្រាក់	
	សម្រាប់ហ្វាស៊ីលីតឺដែលមានរយៈពេលដើមលើសពីមួយឆ្នាំ	សម្រាប់ហ្វាស៊ីលីតឺដែលមានរយៈពេលដើមមួយឆ្នាំ ឬតិចជាងនេះ
៣-ឥណទានក្រោមស្តង់ដារ ឥណទានដែលបានចាត់ថ្នាក់ នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ ។ និយាយឲ្យច្រើនទៅប្រភពដើមនៃការសងបំណុលគឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូល ដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាការលក់ទ្រព្យបញ្ចាំជាដើម ។ កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖ - កូនបំណុលគ្មានលទ្ធភាព ដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា - ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផលដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ អាជីវកម្មនិងប្រាក់ចំណេញរបស់ដៃគូអាគីនាពេលអនាគត - ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់ដៃគូអាគីដើម្បីបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង - ភាពលំបាកដែលបានជួបប្រទះដោយដៃគូអាគីក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាននិង - ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ដោយដៃគូអាគី ។	- នៅពេលដែលហ្វាស៊ីលីតឺធុណាមួយហួសកាលបរិច្ឆេទសងចាប់ពី ៩០ ថ្ងៃទៅ១៧៩ ថ្ងៃ ។ - នៅពេលដែលការទូទាត់សង ការប្រាក់ក្នុងរយៈពេលចាប់ពី ៩០ថ្ងៃទៅ ១៧៩ ថ្ងៃត្រូវបានធ្វើមូលធននីយកម្មហិរញ្ញប្បទានឬបញ្ចូលទៅក្នុងហ្វាស៊ីលីតឺថ្មី ។	- នៅពេលដែលហ្វាស៊ីលីតឺធុណាមួយហួសកាលបរិច្ឆេទសងក្នុងរយៈពេលអតិបរមា៦០ ថ្ងៃ ។ - នៅពេលការទូទាត់សងការប្រាក់រយៈពេលអតិបរមា ៦០ ថ្ងៃ ត្រូវបានដាក់ជាមូលធនហិរញ្ញប្បទាន ឬបញ្ចូលទៅក្នុងហ្វាស៊ីលីតឺថ្មី ។ - ក្នុងករណីនេះឥណទានវិបារូបនីដែលលើសកំណត់ នៃទឹកប្រាក់ដែលបាន អនុម័តសម្រាប់ រយៈពេលអតិបរមា៦០ថ្ងៃ ឬគណនីចរន្តអសកម្មក្នុងរយៈពេលអតិបរមា៦០ ថ្ងៃ ។ - ឥណទានរូបារូបដែលមិនមានលំហូរចូលគណនីចរន្តសម្រាប់រយៈពេល ៦០ ថ្ងៃត្រូវតែកែប្រែជាប្រាក់កម្ចីមានកាលកំណត់វិញ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	បទពិសោធន៍ទូទាត់ប្រាក់	
	សម្រាប់ហ្វាស៊ីលីតធីដែលមានរយៈពេលដើមលើសពីមួយឆ្នាំ	សម្រាប់ហ្វាស៊ីលីតធីដែលមានរយៈពេលដើមមួយឆ្នាំ ឬតិចជាងនេះ
៤- ឥណទានជាប់សង្ស័យ ឥណទាន ដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារដែលការប្រមូលបានមកវិញគ្រប់ចំនួនផ្នែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់ គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។	- នៅពេលដែលហ្វាស៊ីលីតធីណាមួយ ហួសកាលបរិច្ឆេទសងចាប់ពី ១៨០ ថ្ងៃ ទៅ ៣៥៩ ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេលចាប់ពី ១៨០ ថ្ងៃ ទៅ ៣៥៩ ថ្ងៃត្រូវបានគេដាក់ក្នុងមូលធនកម្ម ឬរំកិលទៅដាក់ចូលក្នុង ហ្វាស៊ីលីតធីថ្មី ។	- នៅពេលដែលហ្វាស៊ីលីតធីណាមួយ ហួសកាលបរិច្ឆេទសងក្នុងរយៈពេលអតិបរិមាណ ៩០ ថ្ងៃ ។ - នៅពេល ការទូទាត់ការប្រាក់រយៈពេលអតិបរមា ៩០ ថ្ងៃត្រូវបានដាក់ជាមូលធនឬរំកិលចូលក្នុងហ្វាស៊ីលីតធីថ្មី ។ - ក្នុងករណី ឥណទានវិបារូបន៍ដែលលើសកំណត់នៃ ទឹកប្រាក់ដែលបានអនុម័តសម្រាប់គឺមានរយៈពេលអតិបរមា ៩០ ថ្ងៃ ឬគណនីចរន្ត អសកម្មក្នុងរយៈពេលអតិបរមា ៩០ ថ្ងៃ ។
៥- ឥណទានខាតបង់ ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។	- នៅពេលដែលហ្វាស៊ីលីតធីណាមួយ ហួសកាលបរិច្ឆេទសងពី ៣៦០ ថ្ងៃ ។ - នៅពេលការទូទាត់សងការប្រាក់រយៈពេល ៣៦០ ថ្ងៃឬច្រើនជាងនេះត្រូវបានដាក់មូលធនកម្មឬរំកិលទៅហ្វាស៊ីលីតធីថ្មី ។	- នៅពេលដែលហ្វាស៊ីលីតធីណាមួយ ហួសកាលបរិច្ឆេទសងរយៈពេលអតិបរមា ១៨០ ថ្ងៃ ។ - នៅពេល ការទូទាត់ការប្រាក់ រយៈពេលអតិបរមា ១៨០ ថ្ងៃត្រូវបានធ្វើមូលធនកម្ម ឬរំកិលចូលក្នុងហ្វាស៊ីលីតធីថ្មី ។ - ក្នុងករណី ឥណទានវិបារូបន៍ដែលលើសកំណត់នៃ ទឹកប្រាក់ដែលបានអនុម័ត សម្រាប់រយៈពេល ១៨០ ថ្ងៃ ឬ គណនីចរន្តអសកម្មរយៈពេលអតិបរមា ១៨០ ថ្ងៃ ។

បណ្ណាញ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទាក់ទងទៅនឹងហ្វាស៊ីលីតធីដែលមានការទូទាត់សងនៅលើមូលដ្ឋានប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំនេះ ហ្វាស៊ីលីតធីត្រូវបានចាត់ថ្នាក់ក្រោមស្តង់ដារ ឬអាក្រក់ជាងនេះអាស្រ័យលើស្ថានភាពរបស់អ្នកខ្ចីឲ្យបានឆាប់នៅពេលមានបញ្ហាកើតឡើង ។ សម្រាប់គោលបំណងនៃតារាងខាងលើ ការខកខានសងនឹងត្រូវបានពិចារណាថាបានកើតឡើង ៥ ថ្ងៃធ្វើការបន្ទាប់ពីកាលបរិច្ឆេទទូទាត់ ។ ការធ្វើចំណាត់ថ្នាក់ក្រោមស្តង់ដារនឹងត្រូវបានអនុញ្ញាតតែក្នុងករណីដែលគូភាគីបានបង្ហាញយ៉ាងច្បាស់ថាពុំមានលទ្ធភាពក្នុងការបង់ប្រាក់តាមពេលវេលាកំណត់ ជាបណ្តោះអាសន្នប៉ុណ្ណោះ ។

ហ្វាស៊ីលីតធីដែលត្រូវបានចាត់ថ្នាក់ជាក្រោមស្តង់ដារ សង្ស័យ ឬខាតបង់នឹងត្រូវបានចាត់ទុកថាជាហ្វាស៊ីលីតធីដែលមិនដំណើរការ ។ ហ្វាស៊ីលីតធីផ្សេងៗនឹងត្រូវបានចាត់ទុកថាជា “ដំណើរការ” ។

តារាងខាងក្រោមបង្ហាញពីតម្លៃអំពីគុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងដោយតម្លៃដករំលស់ ។ លើកលែងតែមានការចង្អុលបង្ហាញជាពិសេសចំពោះទ្រព្យសកម្មហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុលសរុប ។ សម្រាប់កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងតំណាងឲ្យចំនួនទឹកប្រាក់ដែលបានសន្យា ឬធានារៀងៗខ្លួន ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឥណទាន និងបុរេប្រទាន តាម តម្លៃដក់លស់	២០២០			២០១៩	
	ដំណាក់កាលទី ១ ECL ១២ខែ	ដំណាក់កាលទី ២ ឥណទានដែលមិន មានឱនភាពនៃតម្លៃ លើ ECL ពេញមួយ អាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមាន ឱ នភាពនៃតម្លៃលើ ECL ពេញមួយអាយុកាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធនានា					
ធម្មតា	៤.៣៧២.៦៦៣.៩៦៥	-	២.៥៩៨.០៦០	៤.៣៧៥.២៦២.០២៥	៣.៨២៨.៩៨១.៥៣៩
ឃ្លាំមើល	៩៦៣	២៥.៧៥៧.៤៨៣	៧១១.៨៦៤	២៦.៤៧០.៣១០	២.៨១៥.២១៩
ក្រោមស្តង់ដារ	-	-	៣២.៩៨៥.៧០៥	៣២.៩៨៥.៧០៥	៨.៨៦០.៤០២
សង្ស័យ	-	-	៥០.១២៥.៨៨៩	៥០.១២៥.៨៨៩	៩.០៨៤.៦៩៦
បាត់បង់	-	-	២១.៧៩៩.២៣៦	២១.៧៩៩.២៣៦	២៩.៧២១.៧១៨
	៤.៣៧២.៦៦៤.៩២៨	២៥.៧៥៧.៤៨៣	១០៨.២២០.៧៥៤	៤.៥០៦.៦៨៣.១០៥	៣.៨៧៩.៤៦៣.៥៧៤
សំវិធានធនលើ ECL	(១១.៩០៥.៥០០)	(៣.៣០៣.៦៩៨)	(២០.១៣៣.៣៤៩)	(៣៥.៣៤២.៥៤៧)	(៣៣.២៣៥.៥៧៧)
តម្លៃយោង	៤.៣៦០.៧៥៩.៤២៨	២២.៤៥៣.៧៨៥	៨៨.០៨៧.៤០៥	៤.៤៧១.៣៤០.៥៥៨	៣.៨៤៦.២២៧.៩៩៧
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)</i>	១៧.៦៣៩.២៧១.៨៨៦	៩០.៨២៥.៥៦០	៣៥៦.៣១៣.៥៥៣	១៨.០៨៦.៤១១.០០០	១៥.៦៧៣.៣៧៩.០៨៨
ធនាគារ					
ធម្មតា	៤.១៩៨.៧៥៧.៣១៧	-	-	៤.១៩៨.៧៥៧.៣១៧	៣.៦៧១.៩៣៧.៥៦៣
ឃ្លាំមើល	៩៦៣	២៣.៩៤៤.៥៣១	-	២៣.៩៤៥.៤៩៤	២.១៦៣.៦៤១
ក្រោមស្តង់ដារ	-	-	៣១.៧៧៣.៦៨៣	៣១.៧៧៣.៦៨៣	៨.២៤១.១៣៤
សង្ស័យ	-	-	៤៨.១៧៨.២៩៩	៤៨.១៧៨.២៩៩	៨.០០៤.៥៨៨
បាត់បង់	-	-	២១.២០៣.៧៥៥	២១.២០៣.៧៥៥	២៩.០៧៧.៤១៩
	៤.១៩៨.៧៥៨.២៨០	២៣.៩៤៤.៥៣១	១០១.១៥៥.៧៣១	៤.៣២៣.៨៨៨.៥៤៨	៣.៧១៩.៤២៤.៣៤៥
សំវិធានធនលើ ECL	(១០.៨៣៩.១៥៥)	(២.៩០៦.៩៤១)	(១៧.៤៦៣.២៩៣)	(៣១.២០៩.៣៨៩)	(៣២.១៨៩.៥៨០)
តម្លៃយោង	៤.១៨៧.៩១៩.១២៥	២១.០៣៧.៥៩០	៨៣.៦៩២.៤៣៨	៤.២៩២.៦៧៩.១៥៩	៣.៦៨៧.២៣៤.៧៦៥
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)</i>	១៦.៩៤០.១៣២.៨៦១	៨៥.០៩៧.០៥២	៣៣៨.៥៣៥.៩៣៦	១៧.៣៦៦.៧៧៣.៨៥៨	១៥.០២៥.៤៨១.៦៦៦

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវិនិយោគហិរញ្ញវត្ថុតាម តម្លៃដករំលស់	២០២០			២០១៩	
	ដំណាក់កាលទី ១ ECL ១២ ខែ	ដំណាក់កាលទី ២ ឥណទានដែលមិន មានឱនភាពនៃតម្លៃ លើ ECL ពេញមួយ អាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមាន ឱនភាពនៃតម្លៃលើ ECL ពេញមួយ អាយុកាល	សរុប	សរុប
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
ធម្មតា	៥៦៦.៥២០.៩៩៤	-	-	៥៦៦.៥២០.៩៩៤	៥២៧.៣២១.៤៤៧
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
តម្លៃយោងដុលសរុប	៥៦៦.៥២០.៩៩៤	-	-	៥៦៦.៥២០.៩៩៤	៥២៧.៣២១.៤៤៧
សំវិធានធនលើ ECL	-	-	-	-	-
តម្លៃយោង - តម្លៃសមស្រប	៥៦៦.៥២០.៩៩៤	-	-	៥៦៦.៥២០.៩៩៤	៥២៧.៣២១.៤៤៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	២.២៩១.៥៧៧.៤២១	-	-	២.២៩១.៥៧៧.៤២១	២.១៤៨.៨៣៤.៨៩៧
ធនាគារ					
ធម្មតា	៥៦៦.៥២០.៩៩៤	-	-	៥៦៦.៥២០.៩៩៤	៥២៧.៣២១.៤៤៧
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
តម្លៃយោងដុលសរុប	៥៦៦.៥២០.៩៩៤	-	-	៥៦៦.៥២០.៩៩៤	៥២៧.៣២១.៤៤៧
សំវិធានធនលើ ECL	-	-	-	-	-
តម្លៃយោង - តម្លៃសមស្រប	៥៦៦.៥២០.៩៩៤	-	-	៥៦៦.៥២០.៩៩៤	៥២៧.៣២១.៤៤៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	២.២៩១.៥៧៧.៤២១	-	-	២.២៩១.៥៧៧.៤២១	២.១៤៨.៨៣៤.៨៩៧

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សាច់ប្រាក់ និងប្រាក់បញ្ញើនៅ ធនាគារផ្សេងៗ	២០២០			២០១៩	
	ដំណាក់កាលទី ១ ECL ១២ ខែ	ដំណាក់កាលទី ២ ឥណទានដែលមិន មានឱនភាពនៃតម្លៃ លើ ECL ពេញមួយ អាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមាន ឱនភាពនៃតម្លៃលើ ECL ពេញមួយ អាយុកាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
ធម្មតា	១.៣០៨.៣៧១.៦៤៩	-	-	១.៣០៨.៣៧១.៦៤៩	១.៥៩៧.១៨៣.៨២៤
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	១.៣០៨.៣៧១.៦៤៩	-	-	១.៣០៨.៣៧១.៦៤៩	១.៥៩៧.១៨៣.៨២៤
សំវិធានធនលើ ECL	(៥៨២.៤៤៤)	-	-	(៥៨២.៤៤៤)	(៥៨៩.៩៥៦)
តម្លៃយោង	១.៣០៧.៧៨៩.២០៥	-	-	១.៣០៧.៧៨៩.២០៥	១.៥៩៦.៥៩៣.៨៦៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	៥.២៩០.០០៧.៣៣៤	-	-	៥.២៩០.០០៧.៣៣៤	៦.៥០៦.១២០.០១២
ធនាគារ					
ធម្មតា	១.២៦៥.៣៤០.៨៣២	-	-	១.២៦៥.៣៤០.៨៣២	១.៥៥២.៨០៩.១៨៩
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	១.២៦៥.៣៤០.៨៣២	-	-	១.២៦៥.៣៤០.៨៣២	១.៥៥២.៨០៩.១៨៩
សំវិធានធនលើ ECL	(១៤១.៥៤៣)	-	-	(១៤១.៥៤៣)	(៤៥.២៤១)
តម្លៃយោង - តម្លៃសមស្រប	១.២៦៥.១៩៩.២៨៩	-	-	១.២៦៥.១៩៩.២៨៩	១.៥៥២.៧៦៣.៩៤៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	៥.១១៧.៧៣១.១២៤	-	-	៥.១១៧.៧៣១.១២៤	៦.៣២៧.៥១៣.០៨៨

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

គណនីត្រូវទទួលផ្សេងៗ	២០២០			២០១៩	
	ដំណាក់កាលទី ១ ECL ១២ខែ	ដំណាក់កាលទី ២ ឥណទានដែលមិន មានឱនភាពនៃតម្លៃ លើ ECL ពេញមួយ អាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមាន ឱនភាពនៃតម្លៃលើ ECL ពេញមួយអាយុ កាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
ធម្មតា	៦.៩២១.៨៥២	-	-	៦.៩២១.៨៥២	៥.៩១៨.៨៦៦
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	៦.៩២១.៨៥២	-	-	៦.៩២១.៨៥២	៥.៩១៨.៨៦៦
សំវិធានធនលើ ECL	(១៩៩.៣៩៣)	-	-	(១៩៩.៣៩៣)	(២៩៥.០២៧)
តម្លៃយោង	៦.៧២២.៤៥៩	-	-	៦.៧២២.៤៥៩	៥.៦២៣.៨៣៩
<i>សមមូលនឹងពាន់រៀល</i> <i>(កំណត់សម្គាល់ ៨)</i>	២៧.១៩២.៣៨៧	-	-	២៧.១៩២.៣៨៧	២២.៩១៧.១៤៤
ធនាគារ					
ធម្មតា	៦.៩២៣.២២២	-	-	៦.៩២៣.២២២	៥.៩៣៥.៦៩២
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
	៦.៩២៣.២២២	-	-	៦.៩២៣.២២២	៥.៩៣៥.៦៩២
សំវិធានធនលើ ECL	(១៩៧.០៤៥)	-	-	(១៩៧.០៤៥)	(២៩៥.០០៩)
តម្លៃយោង	៦.៧២៦.១៧៧	-	-	៦.៧២៦.១៧៧	៥.៦៤០.៦៨៣
<i>សមមូលនឹងពាន់រៀល</i> <i>(កំណត់សម្គាល់ ៨)</i>	២៧.២០៧.៣៨៦	-	-	២៧.២០៧.៣៨៦	២២.៩៨៥.៧៨៣

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

កិច្ចសន្យាធានាហិរញ្ញវត្ថុ	២០២០			២០១៩	
	ដំណាក់កាលទី ១ ECL ១២ ខែ	ដំណាក់កាលទី ២ ឥណទានដែលមិន មានឱនភាពនៃតម្លៃ លើ ECL ពេញមួយ អាយុកាល	ដំណាក់កាលទី ៣ ឥណទានដែលមានឱ នភាពនៃតម្លៃលើ ECL ពេញមួយអាយុ កាល	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
ធម្មតា	៤៤.៨១០.៤៦៦	-	-	៤៤.៨១០.៤៦៦	៣៨.៧៨៨.៣៣០
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
តម្លៃយោងដុលសរុប	៤៤.៨១០.៤៦៦	-	-	៤៤.៨១០.៤៦៦	៣៨.៧៨៨.៣៣០
សំវិធានធនលើ ECL	(១៥៤.៩០៧)	-	-	(១៥៤.៩០៧)	(២០៧.៤៧៩)
តម្លៃយោង- តម្លៃសមស្រប	៤៤.៦៥៥.៥៥៩	-	-	៤៤.៦៥៥.៥៥៩	៣៨.៥៨០.៨៥១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	១៨០.៦៣១.៧៣៦	-	-	១៨០.៦៣១.៧៣៦	១៥៧.២១៦.៩៦៨
ធនាគារ					
ធម្មតា	៥៧.៦០៣.៩៦២	-	-	៥៧.៦០៣.៩៦២	៥១.៧៨៨.៣៣០
ឃ្លាំមើល	-	-	-	-	-
ក្រោមស្តង់ដារ	-	-	-	-	-
សង្ស័យ	-	-	-	-	-
បាត់បង់	-	-	-	-	-
តម្លៃយោងដុលសរុប	៥៧.៦០៣.៩៦២	-	-	៥៧.៦០៣.៩៦២	៥១.៧៨៨.៣៣០
សំវិធានធនលើ ECL	(៥២៥.៣២៤)	-	-	(៥២៥.៣២៤)	(៦៥៥.៨២២)
តម្លៃយោង- តម្លៃសមស្រប	៥៧.០៧៨.៦៣៨	-	-	៥៧.០៧៨.៦៣៨	៥១.១៣២.៥០៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	២៣០.៨៨៣.០៩១	-	-	២៣០.៨៨៣.០៩១	២០៨.៣៦៤.៩៧០

ធនាគារ អេស៊ីលីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL

ការកើនឡើងហានិភ័យឥណទានជាសារវន្ត

ធនាគារពិចារណាថា ការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងមិនលើសពីពេលដែលឥណទាន បានខកខានសង ច្រើនជាង ឬស្មើនឹង ៣០ថ្ងៃ សម្រាប់ ហ្វាស៊ីលីធីរយៈពេលវែង ឬច្រើនជាង ឬស្មើនឹង ១៥ថ្ងៃ សម្រាប់ ហ្វាស៊ីលីធីរយៈពេលខ្លី។ ថ្ងៃដែលហួសកំណត់សងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃចាប់តាំងពីថ្ងៃផុតកំណត់ដំបូង ដែលទាក់ទងនឹងការទូទាត់ប្រាក់ពេញលេញមិនត្រូវបានទទួល។ កាលបរិច្ឆេទកំណត់ត្រូវបានកំណត់សងដោយមិន គិតពីរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អ្នកខ្ចី។

ប្រសិនបើមានភស្តុតាងបង្ហាញថាមិនមានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួល ស្គាល់ដំបូងនោះ ការធ្វើសំវិធានធន លើ ការខាតបង់លើឧបករណ៍ហិរញ្ញវត្ថុមួយនឹង ត្រូវវាស់វែងជា ECL រយៈពេល ១២ខែ។ សូចនាករ មួយចំនួននៃការកើនឡើងនៃហានិភ័យឥណទានដូចជាការខកខានសងអាចជាការចង្អុលបង្ហាញពីការ កើនឡើងហានិភ័យនៃការខកខានសង ដែលនៅតែបន្តកើតមានជាបន្តបន្ទាប់។ ក្នុងករណីទាំងនេះ ធនាគារកំណត់ រយៈពេលសាកល្បងក្នុងអំឡុងពេលដែលទ្រព្យសម្បត្តិហិរញ្ញវត្ថុ ត្រូវបានទាមទារដើម្បីបង្ហាញអាកប្បកិរិយាល្អអ្នកខ្ចីដើម្បី ផ្តល់ភស្តុតាងថាហានិភ័យឥណទានរបស់ខ្លួនបានធ្លាក់ចុះ។ នៅពេលលក្ខខណ្ឌប្រាក់កម្ចីមានកិច្ចសន្យា ត្រូវបានកែប្រែ ភស្តុតាងដែលបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យសម្រាប់ការទទួលស្គាល់ពេញមួយអាយុកាល ECL លែងត្រូវបានរាប់បញ្ចូលនូវ ប្រវត្តិនៃការអនុវត្តការទូទាត់ប្រាក់ រៀបរៀងលក្ខខណ្ឌកិច្ចសន្យាដែលបានកែប្រែ។

ធនាគារត្រួតពិនិត្យប្រសិទ្ធភាពនៃលក្ខណៈវិនិច្ឆ័យ ដែលត្រូវបានប្រើដើម្បីកំណត់ពីការកើនឡើងជាសារវន្តនូវ ហានិភ័យឥណទានដោយធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីបញ្ជាក់ថា៖

- លក្ខណៈវិនិច្ឆ័យមានសមត្ថភាពកំណត់ពីការកើនឡើងជាសារវន្តនៃហានិភ័យឥណទានសំខាន់ៗ មុនពេល មានការប្រឈមហានិភ័យ។
- លក្ខណៈវិនិច្ឆ័យមិនត្រូវគ្នាទៅនឹងពេលវេលាដែលទ្រព្យណាមួយហួសកាលបរិច្ឆេទកំណត់សង ៣០ថ្ងៃ ឬ ១៥ថ្ងៃ
- រយៈពេលជាមធ្យមរវាងការកំណត់អត្តសញ្ញាណនៃការកើនឡើងហានិភ័យឥណទានជាសារវន្ត និងការខក ខាន សង បានកើតឡើងសមស្របតាមកាលៈទេសៈជាក់ស្តែង។ ការប្រឈមជាទូទៅមិនត្រូវបានផ្ទេរដោយ ផ្ទាល់ពីការវាស់ស្ទង់ ECL រយៈពេល ១២ខែទៅជាឱនភាពនៃតម្លៃឥណទានឡើយ និង
- មិនមានការប្រែប្រួលដែលមិនមានការធានាចំពោះសំវិធានធនលើការបាត់បង់ពីការផ្ទេររវាង ប្រូបាប៊ីលីតេនៃ ការខកខានសងក្នុង រយៈពេល ១២ខែ (ដំណាក់កាលទី១) និង ប្រូបាប៊ីលីតេនៃការខកខានសងក្នុងពេញមួយ អាយុកាល (ដំណាក់កាលទី២)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុស្ថិតក្នុងស្ថានភាពមិនស្របតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ស្តីពី ការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងឱនភាពនៃតម្លៃ ដែលមានចែងក្នុងមាត្រា ១៧ និងមាត្រា ១៩ នៅពេល៖

- ១) និយមន័យការខកខានសង/និយមន័យនៃ ឥណទានមិនដំណើរការ (អ៊ិនកើអិល) សម្រាប់ហ្វូស៊ីលីធីរយៈពេលវែង ជាកន្លែងដែលសិទ្ធិកាន់កាប់ដើមមានរយៈពេលជាងមួយឆ្នាំ ដូចខាងក្រោម៖

ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករនៃការយឺតយ៉ាវ
០ ដល់ ៣០ ថ្ងៃ	ធម្មតា	មិនយឺតយ៉ាវ/ដំណើរការ
៣០ ដល់ ៩០ ថ្ងៃ	ឃ្លាំមើល	
៩០ ដល់ ១៨០ ថ្ងៃ	ក្រោមស្តង់ដារ	យឺតយ៉ាវ/មិនដំណើរការ
១៨០ ដល់ ៣៦០ ថ្ងៃ	សង្ស័យ	
ចាប់ពី ៣៦០ ថ្ងៃ	បាត់បង់	

- ២) និយមន័យការខកខានសង/និយមន័យនៃ NPL សម្រាប់ហ្វូស៊ីលីធីរយៈពេលខ្លី ដែលសិទ្ធិកាន់កាប់ដើមតិចជាង ឬស្មើនឹងមួយឆ្នាំ ដូចខាងក្រោម៖

ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករនៃការយឺតយ៉ាវ
០ ដល់ ១៥ ថ្ងៃ	ធម្មតា	មិនយឺតយ៉ាវ/ដំណើរការ
១៥ ដល់ ៣០ ថ្ងៃ	ឃ្លាំមើល	
៣១ ដល់ ៦០ ថ្ងៃ	ក្រោមស្តង់ដារ	យឺតយ៉ាវ/មិនដំណើរការ
៦១ ដល់ ៩០ ថ្ងៃ	សង្ស័យ	
ចាប់ពី ៩១ ថ្ងៃ	បាត់បង់	

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

និយមន័យនៃការខកខានសង (ត)

៣) បន្ថែមលើការធ្វើចំណាត់ថ្នាក់ឥណទានដោយយោងទៅតាមព័ត៌មានការខកខានសង ធនាគារក៏អនុវត្តការចាត់ចំណាត់ថ្នាក់ ដោយដៃនៅពេលមានសញ្ញានៃទម្រង់ឱនភាពនៃតម្លៃឥណទាន ធនាគារអាចចាត់ថ្នាក់ឥណទានទៅជាក្រោមស្តង់ដារ សង្ស័យ ឬបាត់បង់ទោះបី ការខកខានសង(DPD) តិចក៏ដោយ។ តិចជាង ៩០ ថ្ងៃសម្រាប់ឥណទានរយៈពេលវែង និងតិចជាង ៣០ ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី។

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត

សម្ព័ន្ធធនាគារ និងធនាគារ ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត ដោយវាយតម្លៃទាំងលើថាគឺហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែង EC។

សម្ព័ន្ធធនាគារ និងធនាគារបង្កើតសេណារីយ៉ូសេដ្ឋកិច្ចចំនួន ៣ គឺ៖ ករណីជាមូលដ្ឋានដែលជាសេណារីយ៉ូមេដ្យានបានកំណត់នូវប្រូបាប៊ីលីតេនៃការកើតឡើង ៥៥% ហើយសេណារីយ៉ូដែលនៅសល់ពីរទៀត គឺបានកំណត់ ២០% សម្រាប់សេណារីយ៉ូកើនឡើង និង ២៥% សម្រាប់សេណារីយ៉ូថយចុះ។ ករណីជាមូលដ្ឋានត្រូវបានធ្វើស្របទៅនឹងព័ត៌មានដែលប្រើដោយសម្ព័ន្ធធនាគារ និងធនាគារ សម្រាប់គោលបំណងផ្សេងទៀតដូចជា ការធ្វើផែនការយុទ្ធសាស្ត្រ និងផែនការថវិកា។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណាមាន ទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលចេញផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលសម្ព័ន្ធធនាគារប្រតិបត្តិការ អង្គការឈានមុខដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ និងអ្នកជំនាញវិស័យឯកជននិងអ្នកព្យាករណ៍ដែលបានជ្រើសរើស។

សម្ព័ន្ធធនាគារបានកំណត់ និងចងក្រងឯកសារសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទានសម្រាប់ផលប៉ះពាល់ហិរញ្ញវត្ថុនីមួយៗ ស្របតាមប្រទេសនីមួយៗហើយដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្របានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការបាត់បង់ឥណទាន។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត (ត)

សេណារីយ៉ូសេដ្ឋកិច្ចនៃផលប៉ះពាល់សង្គ្រាមដែលបានប្រើនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ រួមមានសូចនាករសំខាន់ៗ ដូចខាងក្រោមសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំដែលបញ្ចប់ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ឆ្នាំ២០២២៖

ហានិភ័យ	២០១៨	២០១៩	២០២០	២០២១	២០២២
១- ឥណទានខ្នាតភូមិ					
- Domestic Private Sector Credit to GDP (%)					
មូលដ្ឋាន	៦២,០៨%	៦៣,៧៦%	៦៤,៣៧%	៥០,៨៧%	៥០,៨៧%
កើនឡើង	៣៥,៧៩%	៣៧,៤៦%	៣៨,០៧%	២៤,៥៧%	២៤,៥៧%
ថយចុះ	៨៨,៣៨%	៩០,០៦%	៩០,៦៧%	៧៧,១៧%	៧៧,១៧%
- FDI (% of GDP)					
មូលដ្ឋាន	១០,៦៩%	១០,៦២%	១០,៦៨%	១១,២០%	១១,២០%
កើនឡើង	១៣,៣៥%	១៣,២៨%	១៣,៣៤%	១៣,៨៦%	១៣,៨៦%
ថយចុះ	៨,០៣%	៧,៩៦%	៨,០២%	៨,៥៤%	៨,៥៤%
២- ឥណទានខ្នាតមធ្យម					
- Cambodia Commodity Imports Total Imports (in KHR billion)					
មូលដ្ឋាន	៤.៣១១	៤.៣៣៧	៤.៣៣៧	៣.២៦៣	៣.២៦៣
កើនឡើង	២.៨៣៥	២.៨៦២	២.៨៦២	១.៧៨៨	១.៧៨៨
ថយចុះ	៥.៧៨៧	៥.៨១៣	៥.៨១៣	៤.៧៣៩	៤.៧៣៩
- Nominal GDP (in KHR billions)					
មូលដ្ឋាន	៩,៥៥%	៩,៥០%	៩,៥០%	៩,៥២%	៩,៥២%
កើនឡើង	១២,៩៧%	១២,៩២%	១២,៩១%	១៣,០៤%	១៣,០៤%
ថយចុះ	៥,៩៩%	៥,៨៩%	៥,៨៨%	៦,០១%	៦,០១%
៣- ឥណទានទុនបង្វិល					
- US 9 Year Treasury Yield Curve Rates					
មូលដ្ឋាន	០,៩៦៧៤៣				
កើនឡើង	(០,៣៧២៥៤)				
ថយចុះ	២,៣០៧៤១				
- សមតុល្យគណនីប្រចាំឆ្នាំ/GDP					
មូលដ្ឋាន	០,១៧០០០				
កើនឡើង	១៤,២៤៩១៧				
ថយចុះ	(១៣,៩០៩១៧)				

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត (ត)

ហានិភ័យ	២០១៨	២០១៩	២០២០	២០២១	២០២២
៤- ឥណទានពាណិជ្ជកម្ម					
- FDI Net Inflow (USD)					
មូលដ្ឋាន	១.៩៥៦.៣៤៧.៧០៥				
កើនឡើង	២.៤៣៥.៧៧៣.៤៩០				
ថយចុះ	១.៤៧៦.៩២១.៩១៩				
- Nominal GDP (in KHR billions)					
មូលដ្ឋាន	៧៤.១០០				
កើនឡើង	៩២.៧៣៩				
ថយចុះ	៥៥.៤៦០				
៥- ប័ណ្ណឥណទាន					
- ប្រាក់បញ្ញើមានកាលកំណត់ ១២ខែ មានអត្រាការប្រាក់ (%)					
មូលដ្ឋាន	-១១,៩២%	-១១,៩០%	-១១,៧៩%	១,២០%	១,២០%
កើនឡើង	៤,៥៥%	៤,៥៧%	៤,៦៧%	១៧,៦៦%	១៧,៦៦%
ថយចុះ	-២៨,៣៨%	-២៨,៣៦%	-២៨,២៥%	-១៥,២៦%	-១៥,២៦%
- Domestic Private Sector Credit to GDP (%)					
មូលដ្ឋាន	៦២,០៨%	៦៣,៧៦%	៦៤,៣៧%	៤៨,៩០%	៤៨,៩០%
កើនឡើង	៣៥,៥០%	៣៧,១៧%	៣៧,៧៨%	២២,៣១%	២២,៣១%
ថយចុះ	៨៨,៦៧%	៩០,៣៥%	៩០,៩៦%	៧៥,៤៩%	៧៥,៤៩%
៦- ឥណទានផ្ទាល់ខ្លួន និងផ្សេងៗ					
- GDP at Current Price. Industry (YOY.%)					
មូលដ្ឋាន	១៧,១២%	១៧,៤០%	១៧,៤១%	១៥,៨៨%	១៥,៨៨%
កើនឡើង	២១,៤២%	២១,៦៩%	២១,៧០%	២០,១៨%	២០,១៨%
ថយចុះ	១២,៨២%	១៣,១០%	១៣,១១%	១១,៥៩%	១១,៥៩%
- អត្រាការប្រាក់លើប្រាក់បញ្ញើមានកាលកំណត់រយៈ ១២ខែ (%)					
មូលដ្ឋាន	១,៣៩%	១,៥៣%	១,៤០%	០,៧៩%	០,៧៩%
កើនឡើង	៨,៩៨%	៩,១៣%	៨,៩៩%	៨,៣៩%	៨,៣៩%
ថយចុះ	-៦,២១%	-៦,០៧%	-៦,២០%	-៦,៨១%	-៦,៨១%
- Total Unemployment Cambodia (ILO Est)					
មូលដ្ឋាន	៥,១៩%	១,៤១%	៤,៣៥%	៩,១៨%	៩,១៨%
កើនឡើង	-៨៥,៦៣%	-៨៩,៤១%	-៨៦,៤៧%	-៨១,៦៤%	-៨១,៦៤%
ថយចុះ	៩៦,០១%	៩២,២៣%	៩៥,១៦%	១០០,០០%	១០០,០០%
៧- ឥណទានកែលម្អគេហដ្ឋាន					
- សមតុល្យគណនីប្រចាំឆ្នាំ/GDP					
មូលដ្ឋាន	-៨,០១%	-៨,០០%	-៧,៩៧%	-១,០៥%	-១,០៥%
កើនឡើង	១២,២៣%	១២,២៤%	១២,២៨%	១៩,១៩%	១៩,១៩%
ថយចុះ	-២៨,២៦%	-២៨,២៤%	-២៨,២១%	-២១,៣០%	-២១,៣០%
- Nominal GDP (in KHR billions)					
មូលដ្ឋាន	៩,៤៥%	៩,៤០%	៩,៤០%	៩,៨២%	៩,៨២%
កើនឡើង	១៣,៧៥%	១៣,៧០%	១៣,៦៩%	១៤,១១%	១៤,១១%
ថយចុះ	៥,១៦%	៥,១១%	៥,១០%	៥,៥៣%	៥,៥៣%

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត (ត)

ហានិភ័យ	២០១៩	២០១៩	២០២០	២០២១	២០២២
៨- ឥណទានវិបារ្យបន្ត					
- Crude Oil Brent (USD)					
មូលដ្ឋាន	២១,៦១%				
កើនឡើង	-៣១,៦៧%				
ថយចុះ	៧៤,៩០%				
-អត្រាការប្រាក់លើប្រាក់បញ្ញើមានកាលកំណត់រយៈ ១២ខែ (%)					
មូលដ្ឋាន	-០,៦០%				
កើនឡើង	៧,២១%				
ថយចុះ	-៨,៤១%				
-អត្រាការប្រាក់លើឥណទានរយៈ ១២ខែ (%)					
មូលដ្ឋាន	-១៩,៨៧%				
កើនឡើង	-៦៧,៥១%				
ថយចុះ	២៧,៧៦%				
៩- ឥណទានបុគ្គលិក					
- US 9 Year Treasury Yield Curve Rates					
មូលដ្ឋាន	១,៤៤៨០០០	១,៤៩៣២០០	១,៥១៤,៦៨០	០,២៣១៩០៥	០,២៣១៩០៥
កើនឡើង	១,១៣៨៧៦៧	១,១៨៣,៦៧	១,២០៥,៤៤៧	(០,០៧៧៣២៨)	(០,០៧៧៣២៨)
ថយចុះ	១,៧៥៧២៣៣	១,៨០២៤៣៣	១,៨២៣,៩១៣	០,៥៤១១៣៧	០,៥៤១១៣៧
១០-ឥណទានគេហដ្ឋាន					
- GDP at Current Price, Industry (YOY: %)					
មូលដ្ឋាន	១៦,៥៩%	១៦,៤៨%	១៦,៣៦%	១៥,៨៨%	១៥,៨៨%
កើនឡើង	២០,៨៩%	២០,៧៧%	២០,៦៥%	២០,១៨%	២០,១៨%
ថយចុះ	១២,២៩%	១២,១៨%	១២,០៦%	១១,៥៩%	១១,៥៩%
- Crude Oil Brent (USD)					
មូលដ្ឋាន	២១,៦១%	២៣,៨១%	២៤,៣៨%	-១២,៣៩%	-១២,៣៩%
កើនឡើង	-៣០,០២%	-២៧,៨២%	-២៧,២៥%	-៦៤,០២%	-៦៤,០២%
ថយចុះ	៧៣,២៤%	៧៥,៤៥%	៧៦,០១%	៣៩,២៤%	៣៩,២៤%
- Total Unemployment Cambodia (ILO Est)					
មូលដ្ឋាន	៣,៣៣%	៦,៥៦%	៦,៧៣%	៩,១៨%	៩,១៨%
កើនឡើង	-៨៧,៤៩%	-៨៤,២៦%	-៨៤,០៩%	-៨១,៦៤%	-៨១,៦៤%
ថយចុះ	៩៤,១៥%	៩៧,៣៨%	៩៧,៥៥%	១០០,០០%	១០០,០០%
១១- ឥណទានគេហដ្ឋាន					
- USD/KHR BGN Curncy					
មូលដ្ឋាន	៤.០៧២,៥៧០៣៦	៤.០៧៩,៥៩៩១៥	៤.០៨៥,៥០៣៧៧	៤.០៥០,៨១៩០៣	៤.០៥០,៨១៩០៣
កើនឡើង	៣.៩៩៥,៧៨៥១៦	៤.០០២,៨១៣៩៥	៤.០០៨,៧១៨៥៧	៣.៩៧៤,០៣៣៨៤	៣.៩៧៤,០៣៣៨៤
ថយចុះ	៤.១៤៩,៣៥៥៥៦	៤.១៥៦,៣៨៤៣៤	៤.១៦២,២៨៨៩៦	៤.១២៧,៦០៤២៣	៤.១២៧,៦០៤២៣
- FDI (% of GDP)					
មូលដ្ឋាន	១០,៦៩%	១០,៦២%	១០,៦៨%	១១,២៤%	១១,២៤%
កើនឡើង	១៣,៣៤%	១៣,២៧%	១៣,៣៣%	១៣,៨៩%	១៣,៨៩%
ថយចុះ	៨,០៤%	៧,៩៧%	៨,០៣%	៨,៥៩%	៨,៥៩%

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត (ត)

ហានិភ័យ		២០១៩	២០១៩	២០២០	២០២១	២០២២
១២-កិច្ចសន្យាការធានា						
- Domestic Private Sector Credit to GDP (%)						
	មូលដ្ឋាន		៦២,០៨%			
	កើនឡើង		៣៥,៧៩%			
	ថយចុះ		៨៨,៣៨%			
- FDI (% of GDP)						
	មូលដ្ឋាន		១០,៦៩%			
	កើនឡើង		១៣,៣៥%			
	ថយចុះ		៨,០៣%			
១៣-ឥណទាននាំចូល						
- FDI Net Inflow (USD)						
	មូលដ្ឋាន	១.៩៥៦.៣៤៧.៧០៤,៧០				
	កើនឡើង	២.៤៣៥.៧៧៣.៤៩០,១៧				
	ថយចុះ	១.៤៧៦.៩២១.៩១៩,២៣				
- Nominal GDP (in KHR billions)						
	មូលដ្ឋាន	៧៤.០៩៩,៥៣				
	កើនឡើង	៩២.៧៣៩,៤៧				
	ថយចុះ	៥៥.៤៥៩,៥៨				

ទំនាក់ទំនងដែលបានព្យាករណ៍រវាងសូចនាករសំខាន់ៗ និងអត្រាការខាតបង់ និងការខាតបង់លើផលប៉ះពាល់ផ្សេងៗ នៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដោយផ្អែកលើការវិភាគទិន្នន័យប្រវត្តិសាស្ត្រដែលអាចរកបានក្នុងរយៈពេល ៧ឆ្នាំកន្លងមក។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ

លក្ខខណ្ឌកិច្ចសន្យានៃឥណទានអាចត្រូវបានកែប្រែដោយហេតុផលមួយចំនួនរួមមាន ការផ្លាស់ប្តូរលក្ខខណ្ឌ ទីផ្សារ ការរក្សាអតិថិជន និងកត្តាផ្សេងទៀតដែលមិនទាក់ទងនឹងការថយចុះឥណទានជាសក្តានុពលនាពេលបច្ចុប្បន្ន របស់អតិថិជន។ ឥណទានដែលមានស្រាប់ដែលលក្ខខណ្ឌត្រូវបានកែប្រែអាចត្រូវបានមិនទទួលស្គាល់ និងបានចរចា ឡើងនោះ ត្រូវបានទទួលស្គាល់ថាជាឥណទានថ្មី ក្នុងតម្លៃសមស្របតាមគោលការណ៍គណនេយ្យ ដែលមាន ចែងក្នុង កំណត់សម្គាល់ ២(ច)(iv)។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ (ត)

នៅពេលដែលលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ ហើយការកែប្រែមិនមានលទ្ធផលជាក្នុងការមិនទទួលស្គាល់ការកំណត់ថាគឺ ហានិភ័យឥណទានរបស់ទ្រព្យសកម្មបានកើនឡើងគួរឲ្យកត់សម្គាល់ឆ្លុះបញ្ចាំងពីការប្រៀបធៀប៖

- ប្រូបាប៊ីលីតេនៃការខកខានសង (PD) ពេញមួយអាយុកាលរបស់វានៅកាលបរិច្ឆេទរាយការណ៍ ដោយផ្អែកលើលក្ខខណ្ឌដែលបានកែប្រែ ជាមួយ។
- ប្រូបាប៊ីលីតេនៃការខកខានសង (PD) អាយុកាលនៅសល់ដែលប៉ាន់ស្មានផ្អែកលើទិន្នន័យស្តីពី ការទទួលស្គាល់ ដំបូងនិងលក្ខខណ្ឌកិច្ចសន្យាដើម។

នៅពេលដែលការកែប្រែបានធ្វើឲ្យមានការខាតបង់ ឥណទានថ្មីត្រូវបានទទួលស្គាល់និងបែងចែកសម្រាប់ដំណាក់កាលទី១ (សន្មតថាវាមិនមានឱនភាពនៃតម្លៃឥណទាននៅពេលនោះទេ)។

លក្ខខណ្ឌដែលត្រូវបានកែលម្អជាទូទៅរួមបញ្ចូលការពង្រីកឥណទានប្រតិទាន ការផ្លាស់ប្តូរពេលវេលានៃការទូទាត់សងការប្រាក់ និងការកែប្រែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឥណទាន។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់

ក្នុងអំឡុងឆ្នាំសំវិធានធនឬសំវិធានធនបញ្ជ្រាស់ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់លើប្រាក់ចំណេញ ឬខាតមានដូចខាងក្រោម៖

ប្រភេទ	សម្ព័ន្ធធនាគារ				ធនាគារ			
	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩	២០២០	២០១៩
	ឡូកាល់	ឡូកាល់	កាន់រៀប (កំណត់សម្គាល់ ៤)	កាន់រៀប (កំណត់សម្គាល់ ៤)	ឡូកាល់	ឡូកាល់	កាន់រៀប (កំណត់សម្គាល់ ៤)	កាន់រៀប (កំណត់សម្គាល់ ៤)
ប្រាក់បញ្ញើនៅធនាគារនានា	(៧.៧៨៦)	៥២៣.៧៥៣	(៣១.៧៤៤)	២.១២២.២៤៧	៩៦.០៨៣	៣១.១៥៣	៣៩១.៧៣០	១២៦.២៣២
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	២០.៨៥២.៣៥៧	២២.៦០០.២៧៨	៨៥.០១៥.០៥៩	៩១.៥៧៦.៣២៦	១៦.២០៤.៤៦២	២១.៤៦២.២៩៥	៦៦.០៦៥.៥៩២	៨៦.៩៦៥.២១៩
ទ្រព្យសកម្មផ្សេងៗ	(៥០.៥៤០)	២៨៧.១៧៤	(២០៦.០៥១)	១.១៦៣.៦៣០	(៥២.៨៦៩)	២៨៧.១៨៤	(២១៥.៥៤៧)	១.១៦៣.៦៧០
	២០.៧៩៤.០៣១	២៣.៤១១.២០៥	៨៤.៧៧៧.២៦៤	៩៤.៨៦២.២០៣	១៦.២៤៧.៦៧៦	២១.៧៨០.៦៣២	៦៦.២៤១.៧៧៥	៨៨.២៩៥.១២១
កិច្ចសន្យាធានាហិរញ្ញវត្ថុ	(៥៤.១៥៦)	(៨៧.៩៨៩)	(២២០.៧៩៤)	(៣៥៦.៥៣១)	(១៣២.០៨២)	៣៦០.៣៥៤	(៥៣៨.៤៩៨)	១.៤៦០.១៥៤
សរុប	២០.៧៣៩.៨៧៥	២៣.៣២៣.២១៦	៨៤.៥៥៦.៤៧០	៩៤.៥០៥.៦៧២	១៦.១១៥.៥៩៤	២២.១៤០.៩៨៦	៦៥.៧០៣.២៧៧	៨៩.៧១៥.២៧៥

ធនាគារ អេស៊ីប៊ីជាក្រីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនលើការខាតបង់តាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖

គណនីនិងប្រភេទតាមកម្រិតរំលស់	២០២០				២០១៩			
	ដំណាក់កាលទី ១ ដុល្លារករណី	ដំណាក់កាលទី ២ ដុល្លារករណី	ដំណាក់កាលទី ៣ ដុល្លារករណី	សរុប ដុល្លារករណី	ដំណាក់កាលទី ១ ដុល្លារករណី	ដំណាក់កាលទី ២ ដុល្លារករណី	ដំណាក់កាលទី ៣ ដុល្លារករណី	សរុប ដុល្លារករណី
សម្ព័ន្ធធនាគារ								
នាថ្ងៃទី ១ ខែ មករា	២៤.៦២៧.៤២២	៣៤៤.៤៥៣	៨.២៦៣.៧០១	៣៣.២៣៥.៥៧៦	១៤.៩៧៦.២៤៨	៨៦២.៥៣០	១៨.០៦១.០៥៤	៣៣.៨៩៩.៨៣២
សំវិធានធនលើការបាត់បង់ក្នុងអំឡុងឆ្នាំ	(១២.៧២១.៩២២)	២.៩៩៩.២៤៥	៣០.៦១៥.០៣៤	២០.៨៩២.៣៥៧	៩.៦៥១.១៧៤	(៥១៨.០៧៧)	១៣.៤៦៧.១៨១	២២.៦០០.២៧៨
ការលុបចោលក្នុងអំឡុងឆ្នាំ	-	-	(១៨.៦៧៦.៤៥៩)	(១៨.៦៧៦.៤៥៩)	-	-	(២៣.៩៩៤.៣២៩)	(២៣.៩៩៤.៣២៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៦៨.៩២៧)	(៦៨.៩២៧)	-	-	៧២៩.៧៩៦	៧២៩.៧៩៦
នាថ្ងៃទី ៣១ ខែធ្នូ	១១.៩០៥.៥០០	៣៣០.៣៦៨	២០.១៣៣.២៨៥	៣២.៣៦៩.១៥៣	២៤.៦២៧.៤២២	៣៤៤.៤៥៣	៨.២៦៣.៧០២	៣៣.២៣៥.៥៧៧
<i>សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)</i>	<u>៤៨.១៥៧.៧៤៨</u>	<u>១៣.៣៦៣.៤៥៨</u>	<u>៨១.៤៣៩.៣៩៧</u>	<u>១៤២.៩៦០.៦០៣</u>	<u>១០០.៣៥៦.៧៤៥</u>	<u>១.៤០៣.៦៤៦</u>	<u>៣៣.៦៧៤.៥៨៦</u>	<u>១៣៥.៤៣៤.៩៧៧</u>

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនខាតបង់តាមថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

ឥណទាននិងបុរេប្រទានតាមតម្លៃដក់លស់	២០២០				២០១៩			
	ដំណាច់កាលបរិច្ឆេទ ១	ដំណាច់កាលបរិច្ឆេទ ២	ដំណាច់កាលបរិច្ឆេទ ៣	សរុប	ដំណាច់កាលបរិច្ឆេទ ១	ដំណាច់កាលបរិច្ឆេទ ២	ដំណាច់កាលបរិច្ឆេទ ៣	សរុប
	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា	ដុល្លារកម្ពុជា
ធនាគារ								
នាថ្ងៃទី ១ ខែមករា	២៤.០៦៦.១៣៧	២៨៦.២០២	៧.៨៣៧.២៤១	៣២.១៨៩.៥៨០	១៤.១៣៧.២៨៥	៨១៨.៩២០	១៧.៦០០.៩៧០	៣២.៥៥៦.១៧៥
សំវិធានធនលើការបាត់បង់ក្នុងអំឡុងឆ្នាំ	(១៣.២២៦.៩៨២)	២.៦២០.៧៣៩	២៦.៨១០.៧០៤	១៦.២០៤.៤៦២	៩.៩២៨.៨៥២	(៥៣២.៧១៨)	១២.០៦៦.១៦១	២១.៤៦២.២៩៥
ការលុបចោលក្នុងអំឡុងឆ្នាំ	-	-	(១៧.១៥៨.០៥៤)	(១៧.១៥៨.០៥៤)	-	-	(២២.៤៣៦.៣១៩)	(២២.៤៣៦.៣១៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(២៦.៥៩៩)	(២៦.៥៩៩)	-	-	៦០៦.៤២៩	៦០៦.៤២៩
នាថ្ងៃទី ៣១ ខែធ្នូ	១០.៨៣៩.១៥៥	២.៩០៦.៩៤១	១៧.៥៦៣.២៩៣	៣១.២០៩.៣៨៩	២៤.០៦៦.១៣៧	២៨៦.២០២	៧.៨៣៧.២៤១	៣២.១៨៩.៥៨០
<i>សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៤)</i>	<u>៤៣.៨៤៤.៣៨២</u>	<u>១១.៧៥៨.៥៧៦</u>	<u>៧០.៦៣៩.០២០</u>	<u>១២៦.២៤១.៩៧៨</u>	<u>៩៨.០៦៩.៥០៨</u>	<u>១.១៦៦.២៧៣</u>	<u>៣១.៩៣៦.៧៥៧</u>	<u>១៣១.១៧២.៥៣៨</u>

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនខាតបង់តាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

សាច់ប្រាក់ និងប្រាក់បញ្ញើនៅ ធនាគារផ្សេងៗ	២០២០				២០១៩
	ដំណាក់កាល ទី	ដំណាក់កាល ទី	ដំណាក់កាល ទី	សរុប	សរុប
	១	២	៣	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
នាថ្ងៃទី ១ ខែ មករា	៥៨៩.៩៥៦	-	-	៥៨៩.៩៥៦	៦៩.៩៩៩
សំវិធានធនលើការបាត់បង់ ក្នុងអំឡុងឆ្នាំ	(៧.៧៨៦)	-	-	(៧.៧៨៦)	៥២៣.៧៥៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	២៧៤	-	-	២៧៤	(៣.៧៩៦)
នាថ្ងៃទី៣១ ខែធ្នូ	៥៨២.៤៤៤	-	-	៥៨២.៤៤៤	៥៨៩.៩៥៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	២.៣៥៥.៩៨៦	-	-	២.៣៥៥.៩៨៦	២.៤០៤.០៧១
ធនាគារ					
នាថ្ងៃទី ១ ខែ មករា	៤៥.២៤១	-	-	៤៥.២៤១	១៤.០៥៩
សំវិធានធនលើការបាត់បង់ ក្នុងអំឡុងឆ្នាំ	៩៦.០៨៣	-	-	៩៦.០៨៣	៣១.១៥៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	២១៩	-	-	២១៩	២៩
នាថ្ងៃទី៣១ ខែធ្នូ	១៤១.៥៤៣	-	-	១៤១.៥៤៣	៤៥.២៤១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	៥៧២.៥៤១	-	-	៥៧២.៥៤១	១៨៤.៣៥៧

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសមិធានធនខាតបង់តាមថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

គណនីត្រូវទទួលផ្សេងៗ	២០២០			២០១៩	
	ដំណាក់កាល ទី ១	ដំណាក់កាល ទី ២	ដំណាក់កាល ទី ៣	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
នាថ្ងៃទី ១ ខែ មករា	២៩៥.០២៧	-	-	២៩៥.០២៧	៧.៨៥៨
សំវិធានធនលើការបាត់បង់	(៥០.៥៤០)	-	-	(៥០.៥៤០)	២៨៧.១៧៤
ក្នុងអំឡុងឆ្នាំ	(៤៥.០៩៤)	-	-	(៤៥.០៩៤)	(៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	១៩៩.៣៩៣	-	-	១៩៩.៣៩៣	២៩៥.០២៧
នាថ្ងៃទី ៣១ ខែធ្នូ					
<i>សមមូលនឹងពាន់រៀល</i>	៨០៦.៥៤៥	-	-	៨០៦.៥៤៥	១.២០២.២៣៥
<i>(កំណត់សម្គាល់ ៤)</i>					
ធនាគារ					
នាថ្ងៃទី ១ ខែ មករា	២៩៥.០០៩	-	-	២៩៥.០០៩	៧.៨៣០
សំវិធានធនលើការបាត់បង់	(៥២.៨៦៩)	-	-	(៥២.៨៦៩)	២៨៧.១៨៤
ក្នុងអំឡុងឆ្នាំ	(៤៥.០៩៥)	-	-	(៤៥.០៩៥)	(៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	១៩៧.០៤៥	-	-	១៩៧.០៤៥	២៩៥.០០៩
នាថ្ងៃទី ៣១ ខែធ្នូ					
<i>សមមូលនឹងពាន់រៀល</i>	៧៩៧.០៤៧	-	-	៧៩៧.០៤៧	១.២០២.១៦២
<i>(កំណត់សម្គាល់ ៤)</i>					

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនខាតបង់តាមថ្នាក់ឧបករណ៍ហិរញ្ញវត្ថុ៖ (ត)

កិច្ចសន្យាធានាហិរញ្ញវត្ថុ	២០២០			២០១៩	
	ដំណាក់កាល ទី ១	ដំណាក់កាល ទី ២	ដំណាក់កាល ទី ៣	សរុប	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ					
នាថ្ងៃទី ១ ខែ មករា	២០៧.៤៧៩	-	-	២០៧.៤៧៩	២៨៨.៤៩៨
សំវិធានធនលើការបាត់បង់ ក្នុងអំឡុងឆ្នាំ	(៥៤.១៥៦)	-	-	(៥៤.១៥៦)	(៨៧.៩៨៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	១.៥៨៤	-	-	១.៥៨៤	៦.៩៧០
នាថ្ងៃទី៣១ ខែធ្នូ	១៥៤.៩០៧	-	-	១៥៤.៩០៧	២០៧.៤៧៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	៦២៦.៥៩៩	-	-	៦២៦.៥៩៩	៨៤៥.៤៧៦
ធនាគារ					
នាថ្ងៃទី ១ ខែ មករា	៦៥៥.៨២២	-	-	៦៥៥.៨២២	២៨៨.៤៩៨
សំវិធានធនលើការបាត់បង់ ក្នុងអំឡុងឆ្នាំ	(១៣២.០៨២)	-	-	(១៣២.០៨២)	៣៦០.៣៥៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	១.៥៨៤	-	-	១.៥៨៤	៦.៩៧០
នាថ្ងៃទី៣១ ខែធ្នូ	៥២៥.៣២៤	-	-	៥២៥.៣២៤	៦៥៥.៨២២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៤)	២.១២៤.៩៣៦	-	-	២.១២៤.៩៣៦	២.៦៧២.៤៧៤

ធនាគារ អេស៊ីលីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.១ ហានិភ័យឥណទាន (ត)

(ជ) ការរីករាលដាលនៃកូវីដ-១៩ និងផលប៉ះពាល់ទៅលើ ECL

ផលប៉ះពាល់នៃការរីករាលដាលរបស់ កូវីដ-១៩ ទៅលើកំណើនសេដ្ឋកិច្ចបណ្តាលឱ្យអថេរសេដ្ឋកិច្ចដែលត្រូវបានប្រើប្រាស់ជាម៉ូដែលស្ថិតនៅក្រៅដែនកំណត់ ស.រ.ហ.អ.ក ៩ ដែលបង្កើតឡើងដើម្បីដំណើរការការគណនាឡើងវិញ។ លើសពីនេះទៀតការគាំទ្ររបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន និងបទប្បញ្ញត្តិស្តីពីការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃ កូវីដ-១៩ និងផលប៉ះពាល់សេដ្ឋកិច្ចដទៃទៀតត្រូវបានយកជាផ្នែកមួយទៅក្នុងម៉ូដែលនេះ។ លទ្ធផលនៃម៉ូដែល ស.រ.ហ.អ.ក ៩ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្ន មិនអាចវាស់វែងលទ្ធផលត្រឹមត្រូវទេ។ ដូច្នេះការត្រួតស៊ីគ្នាក្រោយគំរូដោយផ្អែកលើការវិភាគបំប្លែងនិងការវិនិច្ឆ័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារអេស៊ីលីជាគឺចាំបាច់ដើម្បីឆ្លុះបញ្ចាំងពី ECL ក្នុងវិធីសាស្ត្រមួយដើម្បីចៀសវាងការប៉ាន់ស្មានទាបពេកហួសកម្រិតពេកនៅក្នុងកាលៈទេសៈនេះ។

ម៉ូដែលត្រូវបានកែសម្រួល (calibrate) ជាញឹកញាប់ ដើម្បីអាចគ្រប់គ្រងស្ថានភាពដែលបណ្តាលមកពីផលប៉ះពាល់នៃ កូវីដ-១៩។ ដូច្នេះយើងរំពឹងថានឹងមានការកែសម្រួលម៉ូដែលក្រោយឆ្នាំ ២០២០ ដើម្បីប្រមើលមើលនាពេលអនាគតនៅពេលដែលសេដ្ឋកិច្ចបង្ហាញពីកំណើនផលិតផលក្នុងស្រុកសរុបជាវិជ្ជមាន។

សម្ព័ន្ធធនាគារ និងធនាគារក៏ធ្វើការកំណត់អត្តសញ្ញាណ និងពិនិត្យឡើងវិញយ៉ាងទៀងទាត់ចំពោះអតិថិជនដែលធ្លាប់មានប្រវត្តិកើនឡើងនូវហានិភ័យឥណទាននិងឱនភាពឥណទាន ជាពិសេសអតិថិជនទាំងនោះបានទទួលយកការពន្យារពេលការទូទាត់និងសម្រួលនូវលក្ខខណ្ឌដទៃទៀត ដើម្បីដោះស្រាយបញ្ហាសាច់ប្រាក់ងាយស្រួល រយៈពេលខ្លីឬបានពន្យារពេល និងផ្តល់ឱ្យនូវព័ត៌មានឥណទានក្នុងកម្រិតណាមួយដល់អតិថិជនទាំងនេះ។

ការព្យាករណ៍សេដ្ឋកិច្ចគឺស្ថិតនៅក្រោមភាពមិនប្រាកដប្រជាប្រាកដប្រជាខ្ពស់នៅក្នុងស្ថានភាពបច្ចុប្បន្ន។ ជាហេតុបណ្តាលឱ្យការព្យាករណ៍និងម៉ូដែលសេដ្ឋកិច្ចអាចមិនត្រូវបានអនុវត្ត។ ដោយតម្រូវឱ្យមានការពឹងផ្អែកកាន់តែខ្លាំង លើការព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារពិភពលោក ឬ ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីបញ្ចូលទៅក្នុងការវិភាគនិងវាយតម្លៃលទ្ធផល ECL។

សម្ព័ន្ធធនាគារ និងធនាគារក៏បង្កើតសេណារីយ៉ូសេដ្ឋកិច្ចចំនួន ៣ ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ច ដោយចាប់ផ្តើមពីមូលដ្ឋានគ្រឹះល្អនិងអាក្រក់។ សេណារីយ៉ូនីមួយៗគឺស្របនឹងប្រូបាប៊ីលីតេ ៥៥% ២០% និង ២៥% នេះបើយោងតាមសេចក្តីសម្រេចរបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ធនាគារអេស៊ីលីជាចាប់តាំងពីការផ្ទុះកូវីដ-១៩ នៅខែមីនា-២០២០។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការដោះស្រាយបញ្ហាទៅលើភាពរងប៉ះពាល់លើហានិភ័យទីផ្សារ ដែលជាហានិភ័យនៃការផ្លាស់ប្តូរនៃកម្រិត ឬភាពឡើងចុះនៃអត្រាទីផ្សារ ឬតម្លៃទីផ្សារ មានដូចជា អត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស តម្លៃវត្ថុធាតុដើម និងតម្លៃទ្រព្យម្ចាស់ ដែលអាចផ្តល់ផលប៉ះពាល់ជាអវិជ្ជមានទៅលើចំណូលអនាគត ដើមទុន ឬសមត្ថភាពក្នុងការ សម្រេចគោលដៅអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ប្រភេទចម្បងនៃហានិភ័យទីផ្សាររបស់សម្ព័ន្ធធនាគារ និង ធនាគារមានដូចជា៖

- (i) *ហានិភ័យអត្រាការប្រាក់*៖ អាចនាំមកនូវភាពខាតបង់ នៅពេលមានភាពអសមតុល្យរវាងទ្រព្យសកម្ម និងបំណុល ហើយអត្រាការប្រាក់លើទ្រព្យទាំងនោះផ្លាស់ប្តូរជាទៀងទាត់ ឬនៅចន្លោះពេលដែលខុសគ្នា។
- (ii) *ហានិភ័យអត្រាប្តូររូបិយប័ណ្ណបរទេស*៖ អាចនាំមកនូវភាពខាតបង់ នៅពេលមានអសមតុល្យរវាងទ្រព្យសកម្ម និងទ្រព្យអកម្ម របស់រូបិយប័ណ្ណជាក់លាក់ណាមួយ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា(BRIC) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីជួយក្រុមប្រឹក្សាភិបាលក្នុងលើទំនួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងត្រួតពិនិត្យជាទៀងទាត់លើសមត្ថភាពរបស់អ្នកគ្រប់គ្រងក្នុងការវាយតម្លៃ និងគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ហានិភ័យទីផ្សារត្រូវបានគ្រប់គ្រងផ្អែកទៅលើគោលការណ៍ និងកម្រិតកំណត់ផ្ទៃក្នុង ដូចខាងក្រោម៖

គោលការណ៍នៃហានិភ័យទីផ្សារ

- ស្របទៅតាមគោលនយោបាយធនាគាររឹងមាំ សម្ព័ន្ធធនាគារ និងធនាគារ នឹងគ្រប់គ្រងយ៉ាងសកម្មលើស្ថានភាពរូបិយប័ណ្ណ និងស្ថានភាពហានិភ័យអត្រាការប្រាក់ ក្នុងការទប់បង្ការស្ថានភាព ដោយផ្ទេរផ្ទុកទ្រព្យសកម្ម និងបំណុល។
- សម្ព័ន្ធធនាគារ និងធនាគារមិនត្រូវពាក់ព័ន្ធនឹងសកម្មភាពដោយទទួលបានចំណូលបានមកពីការជួញដូរផ្តាច់មុខ ឬការទស្សន៍ទាយលើបម្រែបម្រួលនៃអត្រាប្តូរប្រាក់ អត្រាការប្រាក់ ឬតម្លៃនៃមូលបត្រ។
- កម្រិតកំណត់ ដូចដែលបានកំណត់ដោយធនាគារជាតិ នៃ កម្ពុជា គឺមានអត្ថន័យកម្រិតផលប៉ះពាល់អវិជ្ជមាននៃហានិភ័យទីផ្សារ និងមិនមានអត្ថន័យសម្រាប់បង្កើតឱកាសសម្រាប់ការជួញដូរផ្តាច់មុខទេ។
- ទំនួលខុសត្រូវពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ហានិភ័យទីផ្សារ គឺស្ថិតនៅលើគណៈគ្រប់គ្រងជាន់ខ្ពស់ នៃរតនាភិបាល។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

កម្រិតកំណត់ស្ថានភាពនៃហានិភ័យទីផ្សារ

- កម្រិតកំណត់ដោយបទបញ្ញត្តិលើភាពមិនផ្លូវផ្គងគ្នានៃការប្តូររូបិយប័ណ្ណបរទេសក្នុងមួយរូបិយប័ណ្ណ និងសរុបគួរត្រូវបាន អង្កេតគ្រប់ពេលទាំងអស់។
- គ្រប់ពេលទាំងអស់ ធនាគារត្រូវមានកម្រិតកំណត់ស្ថានភាពខាងក្នុងដែលខ្ពស់ជាងកម្រិតកំណត់របស់បញ្ញត្តិដើម្បីឲ្យមាន ដែនសុវត្ថិភាពក្នុងការធានាការអនុលោមទាំងស្រុងជាអចិន្ត្រៃយ៍ ទៅតាមកម្រិតកំណត់ដោយបទបញ្ញត្តិ។
- ការកំណត់កម្រិត ផ្ទៃក្នុង គឺស្ថិតនៅក្រោមការសម្រេចចិត្តរបស់គណៈកម្មាធិការ ទ្រព្យសកម្ម និង ទ្រព្យអកម្ម (“ALCO”) ប៉ុន្តែ ចាំបាច់ត្រូវតែ ១) ចែង និង បង្ហាញអំពីហេតុផលនៅក្នុងកំណត់ហេតុ ALCO និង ២) ត្រូវបានអនុម័តជាផ្លូវការ ដោយប្រធាននាយកប្រតិបត្តិ។
- នាយកដ្ឋាន និង ការិយាល័យដែលពាក់ព័ន្ធគ្នាតាមតម្លៃជាទៀងទាត់ និង ត្រួតពិនិត្យតាមដានលើហានិភ័យនៃការមិនអនុលោមតាមកម្រិតកំណត់។ ការបំពានកម្រិតកំណត់ផ្ទៃក្នុងគួរត្រូវបានរាយការណ៍ទៅកាន់ ALCO និងប្រធាននាយកប្រតិបត្តិ។
- រាល់ការផ្លាស់ប្តូរទៅលើកម្រិតកំណត់ផ្ទៃក្នុង ត្រូវរាយការណ៍តាមរយៈអ៊ីម៉ែល ទៅកាន់ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា (“BRIC”) នៅក្នុងថ្ងៃតែមួយនៃការផ្លាស់ប្តូរ។
- គ្រប់ពេលទាំងអស់ ធនាគារត្រូវមានផែនការយថាភាពសម្រាប់អនុវត្ត នៅពេលដែលប្រធាននាយកប្រតិបត្តិយល់ឃើញថា កម្រិតសុវត្ថិភាពអាចនឹងមិនគ្រប់គ្រាន់ និងមានហានិភ័យលើការលើសលើកម្រិតកំណត់បញ្ញត្តិ លើភាពមិនផ្លូវផ្គងគ្នានៃការប្តូររូបិយប័ណ្ណបរទេស។ ផែនការយថាភាពនេះគួរតែគ្រប់គ្រាន់ដើម្បីធានាថាកម្រិតកំណត់ដោយបទបញ្ញត្តិភាពលើ មិនផ្លូវផ្គងការប្តូររូបិយប័ណ្ណបរទេស នឹងមិនត្រូវបានលើស។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ សម្ព័ន្ធធនាគារ និងធនាគារ មិនមានឧបករណ៍ហិរញ្ញវត្ថុដែលរស់វែងតាមតម្លៃសមស្របទេ។ សម្ព័ន្ធធនាគារប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងកិច្ចសន្យាការពារអត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងការប្រឈមហានិភ័យរបស់ខ្លួន។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលកើតឡើងដោយសារលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ មានការប្រែប្រួលទៅតាមការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែលកើតឡើងដោយសារតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ មានការប្រែប្រួលការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ម៉ាជីន ការប្រាក់អាចកើនឡើងដោយសារ ការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយបង្គុយជាការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

គណៈគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងខណៈនេះមិនមានចែងជាគោលនយោបាយ ដើម្បីកំណត់កម្រិតនៃភាព លម្អៀងនៃការប្រែប្រួលថ្លៃរបស់អត្រាការប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងក៏បានធ្វើការត្រួតពិនិត្យតាមដានជាប្រចាំនូវបម្រែបម្រួលនោះដែរ។

ហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ អាចកើតពីប្រាក់កម្ចី។ ប្រាក់កម្ចីដែលបានផ្តល់ក្នុងអត្រាការប្រាក់អថេរ ធ្វើឲ្យសម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារ គ្រប់គ្រង ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ ដោយប្រើប្រាស់កិច្ចសន្យាប្តូរអត្រាការប្រាក់អថេរទៅអត្រាថេរ (floating-to-fixed interest rate swaps)។ ការប្តូរអត្រាការប្រាក់បែបនេះ មានផលប៉ះពាល់ជាសេដ្ឋកិច្ចលើការបង្វិល ប្រាក់កម្ចីពីអត្រាអថេរទៅអត្រាថេរ និង ប៉ះពាល់ដល់ការកត់ត្រាចំណាយការប្រាក់ដែលផ្អែកទៅតាមអត្រាថេរ។ សម្ព័ន្ធធនាគារ និងធនាគារ ទទួលប្រាក់កម្ចី តាមអត្រាអថេរ និង ប្តូរទៅជាអត្រាថេរដែលទាបជាងអត្រាដែលមានប្រសិទ្ធភាពសម្ព័ន្ធធនាគារ និងធនាគារ បានខ្ចីតាមអត្រាថេរដោយផ្ទាល់។ តាមការប្តូរអត្រាការប្រាក់ សម្ព័ន្ធធនាគារ និងធនាគារព្រមព្រៀងជាមួយភាគីផ្សេងៗដើម្បីប្តូរតាមចន្លោះពេលវេលាជាក់លាក់ (ជាចម្បង តាមមូលដ្ឋានប្រចាំឆមាស) ភាពលម្អៀងរវាងអត្រាថេរ ក្នុងកិច្ចសន្យា និងចំនួនការប្រាក់ដែលមានអត្រាអថេរ ត្រូវបានគណនាដោយយោងទៅតាមចំនួនដែលបានព្រមព្រៀងគ្នា។

តារាងខាងក្រោមនេះសង្ខេបពីការប្រឈមហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ នៅក្នុងតារាងនេះក៏រួមបញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមឥណ្ឌូប្រតិទានកាលផុតកំណត់សង។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

ការវិនិយោគហិរញ្ញវត្ថុ

ឥណទាន និងប្រែប្រួល

- ឥណទានដំណើរការ

- ឥណទានមិនដំណើរការ

- សំវិធានធនឥណទានបាត់បង់

ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលផ្សេងៗ

បំណុលកតិសន្យា

ប្រាក់កម្ចី

បំណុលបន្ទាប់បន្សំ

បំណុលហិរញ្ញវត្ថុសរុប

កង្វាន់បន្ថែមក្នុងការប្រាក់សុទ្ធ

សម្រាប់លើកកាន់រៀប (កំណត់សម្គាល់ ៤)

ចំណែកនៃឥណទានវិញ្ញាបន៍មិនបានប្រើប្រាស់

ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ

កង្វាន់បន្ថែមក្នុងការប្រាក់សុទ្ធ

សម្រាប់លើកកាន់រៀប (កំណត់សម្គាល់ ៤)

	សម្ព័ន្ធធនាគារ					
	១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០						
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៤១២.៧៥៩.០៥១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	២៣៤.៧៣៨.៣៥៥	៤.០៧៦.៣១០	-	-	-	២៣៨.៨១៤.៦៦៥
ការវិនិយោគហិរញ្ញវត្ថុ	៥៦៦.១៣៨.៤៤២	-	៣៧២.៤៩៧	-	-	៩៣៨.៦៣៤.៤៣៩
ឥណទាន និងប្រែប្រួល						
- ឥណទានដំណើរការ	១១៤.៦៧២.៨៣០	២៣៩.៨៦៥.៥៨២	៨៤៥.០៤៤.៥៨៩	២.៧៤៤.៥៨៩.៨៦៤	៤៤៤.២៤៩.៥៤៥	-
- ឥណទានមិនដំណើរការ	-	-	-	-	-	១០៨.២២០.៧៥៣
- សំវិធានធនឥណទានបាត់បង់	-	-	-	-	-	(៣៥.៣៤២.៥៤៥)
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៦.៩២១.៨៥២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៩១៥.៥៤៤.៦២៧	២៤៣.៩៤១.៨៩២	៨៤៥.០៤៤.០៨៦	២.៧៤៤.៥៨៩.៨៦៤	៤៤៤.២៤៩.៥៤៥	៧៤៨.៥៦១.១៧៦
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៦៨.៥២៦.២៣២	៨.៣៤៧.១៧៤	៤០.៧១៦.០៧០	១៨.៨៥៥.០០០	៧១.៥៥៦.០២៩	១០៨.០០៨.៥៤៥
ប្រាក់បញ្ញើរបស់អតិថិជន	១.៩៩៨.២៧៩.២០៣	២៥៤.៥៦២.៥៩៧	៩២៣.០៤៣.៥៣២	៥៣២.៦៣៤.២៨៦	២១.២៩៦.៦៨៣	៤.២៩៤.២៨៦.០៨៨
បំណុលផ្សេងៗ	-	-	-	-	-	២៨.៦៩៩.២២៨
បំណុលកតិសន្យា	១.៧២២.៤១៤	១.៤៨៣.៣៤៤	៧.១០៤.១០៧	១៦.៣៣៤.៧៦៦	១.៩៧៣.២៧១	-
ប្រាក់កម្ចី	១.៧៨៤.៧៥៦	៧៤.៨៥៧.៣៧៧	១២១.០៨៥.៥៥០	៣៣២.០៤២.៩៥១	៥.៨៦០.៨៥៨	៦.៧៦៧.៥២៤
បំណុលបន្ទាប់បន្សំ	-	-	១០.៩៧៣.៥៩១	៩៨.៧៥៣.០០០	៥៦.៩៩៧.២១០	៤៣៤.៨២២
បំណុលហិរញ្ញវត្ថុសរុប	២.០៧០.៣១២.៦០៥	៣៣៩.២៩០.៤៩២	១.១០៧.៩២៦.២៦០	៩៨៦.២៨៥.០០៣	១០៧.៦៨៣.០៦៩	៤.៣៧៤.១៧០.១៧៦
កង្វាន់បន្ថែមក្នុងការប្រាក់សុទ្ធ	(១.១៥៤.៧៦២.៩៧៤)	(៩៥.៣០៨.៦០០)	(២៥៧.៥០៥.៦៦៤)	១.៧៤៤.៩៦៩.៨៦១	២៩៦.៨៦៥.៤៩៤	៧៩.១៨០.៩១១
សម្រាប់លើកកាន់រៀប (កំណត់សម្គាល់ ៤)	(៤៦៧.១០១៦.២៤៦)	(៣៨៥.៥២៣.២៨៧)	(១.០៤១.៦១០.៤១១)	៧.០៦២.៤៤៨.០៨៨	១.១៩៩.៦០៧.៤២៣	២.៤៨៤.១៩២.៣១២
ចំណែកនៃឥណទានវិញ្ញាបន៍មិនបានប្រើប្រាស់	-	-	-	-	-	១២០.៩៣៧.៦០៧
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៥៤.៩០០.៩៨៤
កង្វាន់បន្ថែមក្នុងការប្រាក់សុទ្ធ	-	-	-	-	-	១៧៥.៨៣៨.៥៩១
សម្រាប់លើកកាន់រៀប (កំណត់សម្គាល់ ៤)	-	-	-	-	-	៧១១.២៦៧.១០០

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩	សម្ព័ន្ធធនាគារ					
	១ខែ ដុល្លារអន្តរជាតិ	១ខែទំនាក់ទំនង ដុល្លារអន្តរជាតិ	៣ខែទំនាក់ទំនង ដុល្លារអន្តរជាតិ	១ឆ្នាំទំនាក់ទំនង ដុល្លារអន្តរជាតិ	លើសពី១ឆ្នាំ ដុល្លារអន្តរជាតិ	មិនមានការប្រាក់ ដុល្លារអន្តរជាតិ
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៤២១.៥២៧.២៣៨
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១០១.០១៥.៤០២	១.១២៧.២៦៩	-	-	-	៤៨៥.៥៨៧.៨៦០
ការវិនិយោគហិរញ្ញវត្ថុ	១៧៧.២៩៨.៤៦៩	៣៣០.០៨៩.៩៤២	១៩.៩៣៣.០៣៥	-	-	១៥៣.៥៣០
ឥណទាន និងបុរេប្រទាន						
- ឥណទានដំណើរការ	១១៣.១២៣.២៨១	២២៨.៣៨០.៥០៤	៧៦៧.៧៩៨.៦៤៨	២.៤១៧.៥៤៤.១៩១	៣០៥.១៨០.៦៨៥	-
- ឥណទានមិនដំណើរការ	-	-	-	-	-	៤៨.០៧៥.៦៦៤
- សំវិធានធនឥណទានបាត់បង់ ^(*)	-	-	-	-	-	(៣៤.០៨២.៤៥៤)
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៥.៩១៨.៨៦៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣៩១.៤៣៧.១៥២	៥៥៩.៥៩៧.៧១៥	៧៨៧.៧៣១.៦៨៣	២.៤១៧.៥៤៤.១៩១	៣០៥.១៨០.៦៨៥	៩២៧.១៨០.៧០៤
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៦៩.២១៩.៧២៥	៩.៧៣២.៩២៩	១៦.៨៣៥.៦២០	១៥.៧៩៤.២៧១	៧០.១៥០.០០០	១០៣.៤៤២.៦០០
ប្រាក់បញ្ញើរបស់អតិថិជន	១.៩០៦.៩៦៧.៧៩២	២៧០.៩៦១.៨២៩	៩៨៣.៦០៩.៣៨៨	៤០០.៥២៨.២៩៤	១៥.៧៩៥.៧២៣	៥០៤.៨៥៩.៨២៧
បំណុលផ្សេងៗ	-	-	-	-	-	២៧.២៥១.៣៩៧
បំណុលកតិកាសន្យា	១.០៥៨.៤០០	១.៣៥៤.០៨០	៧.៣៤៣.៥១៤	១៨.៣៣៧.៦៣៩	២.៨២២.៣០៦	-
ប្រាក់កម្ចី	២៦.០៥៣.២៤១	៣៣.០៥៩.៤៥៥	១៣៤.៥៦២.៩០៣	៣៦៧.០៦២.៧៥១	៤.២៣៣.៣៥១	-
បំណុលបន្ទាប់បន្សំ	-	-	៨១.២៤៣.៤៤៧	២៥.៩៦៤.២៧១	៣២.០៩៤.៨៦២	-
បំណុលហិរញ្ញវត្ថុសរុប	២.០០៣.២៩៩.១៤៨	៣១៥.១០៨.២៩៣	១.២២៣.៥៩៩.៨៧២	៨២៧.៦៨៧.២២៦	១២៥.០៩៦.២៤២	៦៣៥.៥៩៣.៨២៤
កន្លែងកំណត់ត្រាការប្រាក់សុទ្ធ	(១.៦១១.៨៦២.០០៦)	(២៤៥.៥១០.៥៧៨)	(៤៣៥.៨៦៨.១៨៩)	(៤១០.១៤៣.០៣៥)	(១៨០.០៨៥.៥៥៧)	(២៩១.៤១៣.១២០)
សមមូលនៃការកំណត់ត្រា (កំណត់សម្គាល់ ៤)	(៦.៥៦៨.៣៣៧.៦៧៤)	៩៩៦.២៩៤.៣៩៥	(១.៧៧៦.១៤២.៤៩៥)	៦.៤៧៨.៦៦៧.១៣២	៧៣៣.៨៤៤.១០៥	១.១៨៨.៣៧៩.៥៣៦
ចំណែកនៃឥណទានវិបារបន្តបានប្រើប្រាស់	-	-	-	-	-	៩៣.០៦០.០៦៣
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៤៧.៣៨០.៧៤៧
កន្លែងកំណត់ត្រាការប្រាក់សុទ្ធ	-	-	-	-	-	១៤០.៤៤០.៨១០
សមមូលនៃការកំណត់ត្រា (កំណត់សម្គាល់ ៤)	-	-	-	-	-	៥៧២.២៩៦.៣០១

(*) សំវិធានធនដែលបានរួមបញ្ចូលសម្រាប់កិច្ចសន្យាលើតារាងតុល្យការ ។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០	ធនាគារ					
	១ខែ ដុល្លារអាមេរិក	១ខែខែកើត ដុល្លារអាមេរិក	៣ខែខែកើត ដុល្លារអាមេរិក	១ឆ្នាំខែកើត ដុល្លារអាមេរិក	លើសពី១ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៨០០.៨១៦.១២៦
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	២៣៨.៧០០.១៩៩	៣.០០០.០០០	-	-	-	២៦៩.៧០០.១៩៩
ការវិនិយោគហិរញ្ញវត្ថុ	៥៦៦.១៣៨.៤៤២	-	៣៧២.៤៩៧	-	-	៩៣៨.៦៣៥.៩៣៩
ឥណទាន និងបុរេប្រទាន						
- ឥណទានដំណើរការ	១០៥.៩៣៩.២៦៦	២២០.៩១៨.៦២៥	៧៨៧.៩៥២.៩១០	២.៦៥៦.៥៦២.៧៣៩	៤៥១.៣២៩.២៧១	-
- ឥណទានមិនដំណើរការ	-	-	-	-	-	១០១.១៥៥.៧៣៧
- សំវិធានធនឥណទានបាត់បង់	-	-	-	-	-	(៣១.២០៩.៣៨៩)
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៦.៩២៣.២២២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៩០៦.៧៧៧.៩០៧	២២៣.៩១៨.៦២៥	៧៨៨.៧២៥.៤០៧	២.៦៥៦.៥៦២.៧៣៩	៤៥១.៣២៩.២៧១	៧៨៧.៧៧៨.៤៨៨
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៦៧.៦៨៣.៦៥១	៦.៣៥៦.០០០	២២.៤២៩.៥៥៧	១៨.៨៥៥.០០០	៧១.៥៥៦.០២៩	១០៩.៨៨០.២៦៧
ប្រាក់បញ្ញើរបស់អតិថិជន	១.៩៥៥.៣១៧.០២៦	២៤៦.២៣២.៧០៤	៨៩៦.៥៣៧.៣១០	៥១១.៧៦០.១៣០	១៧.៥៦៤.៧៦៣	៤.១៨០.២៦៨.៧៧៧
បំណុលផ្សេងៗ	-	-	-	-	-	២៨.៤៨៨.៩៥៩
បំណុលកតិសន្យា	១.៦២០.៩៥៣	១.៤៤៣.៥៧២	៦.៦៤៧.៣៦៤	១៥.១២៣.១១៩	៩៣៧.៣៨៧	-
ប្រាក់កម្ចី	១៩៣.៥៦០	៧១.១៥៧.៨១៨	១០៧.២៣៨.២០៧	៣១៨.៨៤៦.៣៣១	៣.៧៥៣.៨៥០	៦.១៦៣.១៥០
បំណុលបន្ទាប់បន្សំ	-	-	១០.៩៧៣.៥៩១	៩៨.៧៥៣.០០០	៥៦.៩៩៧.២១០	៤៣៤.៨២២
បំណុលហិរញ្ញវត្ថុសរុប	២.០២៤.៨១៥.១៨០	៣២៥.១៩០.០៩៤	១.០៤៣.៨២៦.០២៩	៩៦៣.៣៣៧.៥៨០	១៥០.៨០៩.២៣៩	៤.២០៩.៨០៦.១៧៧
កន្លោះបង្គោលកតិសន្យាប្រាក់សុទ្ធ	(១.១១៨.០៣៧.២៧៣)	(១០១.២៧១.៤៦៩)	(២៥៥.៥០០.៦២២)	១.៦៩៣.២២៥.១៥៩	៣០០.៥២០.០៣២	៣៧៨.៩៧២.៣១១
សមូលនិធិការពារ (កំណត់សម្គាល់ ៤)	(៤.៥២២.៤០០.៧៦៩)	(៤០៩.៦៤៣.០៩២)	(១.០៣៣.៥០០.០១៦)	៦.៨៤៩.០៩៥.៧៦៨	១.២១៥.៦០៣.៥២៩	២.៣០១.១៥៤.៩៣៥
ចំណែកនៃឥណទានវិបារបន្តមិនបានប្រើប្រាស់	-	-	-	-	-	១២០.១០៨.៩៦២
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៥៤.៦៩៤.៤៨០
កន្លោះបង្គោលកតិសន្យាប្រាក់សុទ្ធ	-	-	-	-	-	១៧៤.៨០៣.៤៤២
សមូលនិធិការពារ (កំណត់សម្គាល់ ៤)	-	-	-	-	-	៧០៧.០៧៩.៩២៣

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

	ធនាគារ						
	១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាកដ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៤១០.៩៥៥.៨៦៧	៤១០.៩៥៥.៨៦៧
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១០០.៤៣០.៧៧៤	-	-	-	-	៤៥៨.១៨១.៥៦៦	៥៥៨.៦១២.៣៤០
ការវិនិយោគហិរញ្ញវត្ថុ	១៧៧.២៩៨.៤៦៩	៣៣០.០៨៩.៩៥២	១៩.៩៣៣.០៣៥	-	-	១៥៣.៥៣០	៥២៧.៤៧៤.៩៧៦
ឥណទាន និងបុរេប្រទាន							
- ឥណទានដំណើរការ	១០៤.១៣៧.៥០៦	២១០.៥០១.៣៩៨	៧១៣.៦១១.៦៣៦	២.៣៣៩.៨៩២.២០៣	៣០៥.៥៥១.៩១២	-	៣.៦៧៣.៦៩៤.៦៥៥
- ឥណទានមិនដំណើរការ	-	-	-	-	-	៤៥.៧២៩.៦៩០	៤៥.៧២៩.៦៩០
- សិទ្ធិធនធានឥណទានបាត់បង់ ^(*)	-	-	-	-	-	(៣២.៨៤៥.៤០២)	(៣២.៨៤៥.៤០២)
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	៥.៩៣៥.៦៩២	៥.៩៣៥.៦៩២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣៨១.៨៦៦.៧៤៩	៥៤០.៥៩១.៣៤០	៧៣៣.៥៤៤.៦៧១	២.៣៣៩.៨៩២.២០៣	៣០៥.៥៥១.៩១២	៨៨៨.១១០.៩៤៣	៥.១៨៩.៥៥៧.៨១៨
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៦៧.៣៦៧.៣០៥	៧.៦៣១.៧៦៧	៦.៤០៥.០៥០	១៤.០៥០.០០០	៧០.១៥០.០០០	១០៨.៦៧៣.៥៩៩	២៧៤.២៧៧.៧២១
ប្រាក់បញ្ញើរបស់អតិថិជន	១.៨៧៥.៤៨៤.៧៩៨	២៦៥.៣៣៥.៧១៣	៩៦០.១១៩.៤៧០	៣៧៦.៧១៧.៦៦៣	១១.៩២៨.២៧១	៤៩២.៥៦០.៦៤៤	៣.៩៨២.១៤៦.៥៥៩
បំណុលផ្សេងៗ	-	-	-	-	-	២៦.១១៥.៩០៥	២៦.១១៥.៩០៥
បំណុលកតិសន្យា	១.០០១.០៦៦	១.៣៣៦.៧៨៧	៦.៦៨៥.៥៨០	១៦.៩៨៨.៩៤២	១.៧៧៦.៧៩៣	-	២៧.៧៨៩.១៦៨
ប្រាក់កម្ចី	២៥.៦៩៨.៦៨០	២៨.១៨៥.៨៩០	១២២.៨០៧.៩១១	៣៤១.៣៧៥.៦៤៧	-	-	៥១៨.០៦៨.១២៨
បំណុលបន្ទាប់បន្សំ	-	-	៨១.២៤៣.៤៤៧	២៥.៩៦៤.២៧១	៣២.០៩៤.៨៦២	-	១៣៩.៣០២.៥៨០
បំណុលហិរញ្ញវត្ថុសរុប	១.៩៦៩.៥៥៤.៨៤៩	៣០២.៤៤០.១៥៧	១.១៧៧.២៦១.៤៥៨	៧៧៥.០៩៦.៥២៣	១១៥.៩៤៩.៩២៦	៦២៧.៣៥០.១៤៨	៤.៩៦៧.៧០០.០៦១
កម្លាំងចរន្តកតិសន្យាប្រាក់ប្រាក់សុទ្ធ	(១.៥៨៧.៦៨៨.១០០)	២៣៨.១០១.១៨៣	(៤៤៣.៧១៦.៧៨៧)	១.៥៦៤.៧៩៥.៦៨០	១៨៩.៦០១.៩៨៦	២៦០.៧៦០.៧៩៥	២២១.៥៥៧.៧៥៧
សមមូលនឹងការទំនៀម(កំណត់សម្គាល់ ៤)	(៦.៥៦៩.៨១៦.៧៨៣)	៩៧០.២៦២.៣២១	(១.៨០៨.១៤៥.៩០៧)	៦.៣៧៦.៥៤២.៣៩៦	៧៧២.៦២៨.០៩៣	១.០៦២.៦០០.២៤០	៩០៤.០៧០.៣៦០
ចំណែកនៃឥណទានវិបារម្ភបន្តិចបន្តួចបានប្រើប្រាស់	-	-	-	-	-	៩៣.០៦០.០៦៣	៩៣.០៦០.០៦៣
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៤៧.៣៥៣.៩៤៣	៤៧.៣៥៣.៩៤៣
កម្លាំងចរន្តកតិសន្យាប្រាក់ប្រាក់សុទ្ធ	-	-	-	-	-	១៤០.៤១៤.០០៦	១៤០.៤១៤.០០៦
សមមូលនឹងការទំនៀម(កំណត់សម្គាល់ ៤)	-	-	-	-	-	៥៧២.១៨៧.០៧៤	៥៧២.១៨៧.០៧៤

(*) សិទ្ធិធនធានដែលបានរួមបញ្ចូលសម្រាប់កិច្ចសន្យាលើតារាងតុល្យការ ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគវេទយិតភាពតម្លៃសមស្រប ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ

សម្ព័ន្ធធនាគារ និង ធនាគារ មិនកត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលមានអត្រាថេរតាមតម្លៃសមស្របទេ តាមរយៈប្រាក់ចំណេញ ឬខាត។ ដូចនេះ ប្រសិនបើមានបម្រែបម្រួលអត្រាការប្រាក់ណាមួយនាកាលបរិច្ឆេទរាយការណ៍នេះ វានឹងមិនមានផលប៉ះពាល់ដល់របាយការណ៍លទ្ធផលទេ។

ការវិភាគវេទយិតភាពលំហូរសាច់ប្រាក់ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាអថេរ។

របាយការណ៍លទ្ធផលមានសភាពងាយប្រែប្រួលទៅតាមចំណាយការប្រាក់លើប្រាក់កម្ចី ដែលខ្ពស់ជាង/ទាបជាងអាស្រ័យ ទៅតាមការប្រែប្រួលអត្រាការប្រាក់។ ការប្រែប្រួលពិន្ទុមូលដ្ឋាន ២៥ (bp) នៃអត្រាការប្រាក់របស់ប្រាក់កម្ចីនាកាលបរិច្ឆេទរាយការណ៍ នឹងមិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍លទ្ធផលរបស់សម្ព័ន្ធធនាគារ និងធនាគារទេ។

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ

សម្ព័ន្ធធនាគារធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ និង ប្រទេសមីយ៉ាន់ម៉ា និងធ្វើប្រតិបត្តិការដោយប្រើរូបិយប័ណ្ណ ច្រើនប្រភេទ ហើយត្រូវប្រឈមមុខនឹងហានិភ័យរូបិយប័ណ្ណផ្សេងៗគ្នាដែរ ក្នុងនោះរូបិយប័ណ្ណសំខាន់ៗរួមមាន ប្រាក់រៀល ប្រាក់អឺរ៉ូ ប្រាក់បាតថៃ ប្រាក់គីបឡាវ ប្រាក់យ៉េនជប៉ុន ប្រាក់ដុល្លារអូស្ត្រាលី ប្រាក់ដុល្លារកាណាដា ប្រាក់ក្យាត មីយ៉ាន់ម៉ា និងរូបិយប័ណ្ណផ្សេងៗទៀត។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ជាមួយនឹងទ្រព្យសកម្ម និងបំណុលដែលបានកំណត់ជាប្តូររូបិយប័ណ្ណមួយ ដែលវាមិនមែនជាប្តូររូបិយប័ណ្ណមុខងារ របស់សម្ព័ន្ធធនាគារ និងធនាគារ។

គណៈគ្រប់គ្រងត្រួតពិនិត្យហានិភ័យការប្តូររូបិយប័ណ្ណ ដោយធៀបនឹងរូបិយប័ណ្ណមុខងារ។ ដើម្បីការពារ ហានិភ័យការប្តូររូបិយប័ណ្ណដែលកើតពីប្រតិបត្តិការ ពាណិជ្ជកម្មនាពេលអនាគត និងទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រាសម្ព័ន្ធធនាគារប្រើកិច្ចសន្យានាពេលអនាគត។

តារាងខាងក្រោមនេះសង្ខេបអំពីការប្រឈមហានិភ័យការប្តូររូបិយប័ណ្ណរបស់សម្ព័ន្ធធនាគារ និងធនាគារ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងតារាងនេះគឺជាឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយវិភាគតាមរូបិយប័ណ្ណ និងមានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(II) ហានិភ័យការប្តូរប័យប័ណ្ណ (ត)

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០	សង្ខេបធនាគារ							
	សម្រាប់ប្រាក់ដុល្លារអាមេរិក							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់វិ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១០៣.៤៨៨.២៤៧	២៨៤.៨៩២.០៩៨	១២.២៤៧.១៦០	២.៩៦៧.៥០២	២២៦.៦២០	៧.៤៤៦.៧៣៤	១.៤៩០.៦៩០	៤១២.៧៥៩.០៥១
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៧៨.៨៨២.៨៩៨	៤៣១.១០៣.៩១៤	៤.៣២៣.៣៣១	១.២០០.៣៤០	៧៨.៤៨៨	១៥.៩៤៥.៧៣៨	៣.១១៨.៤៣៧	៥៣៤.៦៥៣.១៤៦
ការវិនិយោគហិរញ្ញវត្ថុ	៣២.៣៦២.៦១៩	៥៣៤.៣១១.៩០៤	-	-	-	-	-	៥៦៦.៦៧៤.៥២៣
ឥណទាន និងបុរេប្រទាន	៦០៥.៣៥៥.២៩៦	៣.៦៥៣.៥២២.៧២៩	២៧.៥៩៤.៤៣៤	-	-	១៤០.៨៥៦.៥០៩	៤៣.៩៧១.៦៥០	៤.៤៧១.៣០០.៦១៨
ទ្រព្យសកម្មផ្សេងៗ	១១២.៦០៧	៦.៦៦១.៨៨៥	២៣.៣៤១	-	-	១២៤.០១៩	-	៦.៩២១.៨៥២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៨២០.២០១.៦៦៧	៤.៩១០.៤៩២.៥៣០	៤៤.១៨៨.២៦៦	៤.១៦៧.៨៤២	៣០៥.១០៨	១៦៤.៣៧៣.០០០	៤៨.៥៨០.៧៧៧	៥.៩៩២.៣០៩.១៩០
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៤.៦៩៦.៨៥៦	២៦០.២៣១.១៨១	២៧២.១៣១	-	-	២១.៨០៩.២៩១	-	៣១៧.០០៩.៤៥៩
ប្រាក់បញ្ញើរបស់អតិថិជន	៧៣១.៦២០.១៩៥	៣.៤១៥.៨៥៣.៧២៩	៣៩.៨៤១.៩៩១	៣.៨២៤.០០១	-	៩៤.៥១៥.១២២	៨.៦៣១.០១០	៤.២៩៤.២៨៦.០៤៨
បំណុលផ្សេងៗ	១.១៥៦.១៥៣	២៧.២៨៧.៧៩៧	៣៤.៨០០	១១២.២៨៦	-	៩៦.១៩៦	១១.៩៩៦	២៨.៦៩៩.២២៨
បំណុលកតិសន្យា	-	២៧.៩១៣.៣៣៥	១៤១.៣៥៦	-	-	៤១០.២៣៧	១៥២.៩៧៤	២៨.៦១៧.៩០២
ប្រាក់កម្ចី	៤០.១០១.៧២១	៤៧៧.៤៤០.១២០	-	-	-	១០.៩១០.៤១២	១៣.៩៤៦.៦៦៣	៥៤២.៣៩៨.៩១៦
បំណុលបន្ទាប់បន្សំ	-	១៦៧.១៥៨.៦២៣	-	-	-	-	-	១៦៧.១៥៨.៦២៣
បំណុលហិរញ្ញវត្ថុសរុប	៨០៧.៥៧៤.៩២៥	៤.៣៧៥.៨៨៤.៧៨៥	៤០.២៩០.២៧៨	៣.៩៣៦.២៨៧	-	១២៧.៧៤១.២៥៨	២២.៧៤២.៦៤៣	៥.៣៧៨.១៧០.១៧៦
ស្ថានភាពសុទ្ធនៃលើការចក្ខុលក្ខណ៍	១២.៦២៦.៧៤២	៥៣៤.៦០៧.៧៤៥	៣.៨៩៧.៩៨៨	២៣១.៥៥៥	៣០៥.១០៨	៣៦.៦៣១.៧៤២	២៥.៨៣៨.១៣៤	៦១៤.១៣៩.០១៤
សម្រួលនីតិកាន់រៀល (កំណត់សម្គាល់ ៤)	៥១.០៧៥.១៧១	២.១៦២.៤៨៨.៣២៩	១៥.៧៦៧.៣៦១	៩៣៦.៦៤០	១.២៣៤.១៦២	១៤៨.១៧៥.៣៩៦	១០៤.៥១៥.២៥៣	២.៤៨៤.១៩២.៣១២
ចំណែកនៃឥណទានវិបារូបនីមិនបានប្រើប្រាស់	២.៣៣១.៧៤៧	១១៦.៧០៥.២៧៥	១.០៧១.៩៤០	-	-	៨២៨.៦៤៥	-	១២០.៩៣៧.៦០៧
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	៥.៥៥១.១៩៦	៤៥.៧៨៤.១៤៥	២.៨១០.៨១៧	៣៤៩.៥១៥	-	២០៥.១៤១	២០០.១៧០	៥៤.៩០០.៩៨៤
កិច្ចសន្យាផ្តល់ឥណទាន	៧.៨៨២.៩៤៣	១៦២.៤៨៩.៤២០	៣.៨៨២.៧៥៧	៣៤៩.៥១៥	-	១.០៣៣.៧៨៦	២០០.១៧០	១៧៥.៨៣៨.៥៩១
សម្រួលនីតិកាន់រៀល (កំណត់សម្គាល់ ៤)	៣១.៨៨៦.៥០៤	៦៥៧.២៦៩.៧០៤	១៥.៧០៥.៧៥២	១.៤១៣.៧៨៨	-	៤.១៨១.៦៦៤	៨០៩.៦៨៨	៧១១.២៦៧.១០០

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(II) ហានិភ័យការប្តូរប្រាក់ប័ណ្ណ (ត)

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

ការវិនិយោគហិរញ្ញវត្ថុ

ឥណទាន និងប្រឡូក

ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលផ្សេងៗ

បំណុលកតិសន្យា

ប្រាក់កម្ចី

បំណុលបន្ទាប់បន្សំ

បំណុលហិរញ្ញវត្ថុសរុប

ស្ថានភាពសុទ្ធនៃលើការទុនប្រកាន់

សមមូលនៃការទុន(កំណត់សម្គាល់ ៤)

ចំណែកនៃឥណទានវិញ្ញាបន៍មិនបានប្រើប្រាស់

ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ

កិច្ចសន្យាផ្តល់ឥណទាន

សមមូលនៃការទុន(កំណត់សម្គាល់ ៤)

សម្ព័ន្ធធនាគារ								
សមមូលជាប្រាក់ដុល្លារអាមេរិក								
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់វិ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	៧៣.៨៣២.៩៣៨	៣២៨.១១២.៥៨៨	៩.៨២០.៨១៣	១.៦៩៧.៨០៨	២៥៩.២៦៨	៦.២៥៣.៣០២	១.៥៥០.៩៣៣	៩២១.៥២៧.២៣៨
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១៣៨.៥៤៧.៦៨៥	៤២៥.១៤៥.៩៨៩	៩.១៣៣.០៧៨	២.៨៥៧.១៨៩	-	១៤.៨៣០.៨៨២	១.២១៥.៧០៨	៥៨៧.៧៣០.៥៣១
ការវិនិយោគហិរញ្ញវត្ថុ	៤៩.១៣២	៥២៧.៤២៥.៨៤៤	-	-	-	-	-	៥២៧.៤៧៤.៩៧៦
ឥណទាន និងប្រឡូក	៤៩០.៦១៦.៨៣៨	៣.១៦៣.៨៣៥.១៤៥	២៧.៨៥៨.៣០១	-	-	១២៧.២០១.៤៣៣	៣៦.៥០៨.៨០២	៣.៨៥៦.០២០.៥១៩
ទ្រព្យសកម្មផ្សេងៗ	១៣៧.៧០៥	៥.៧២៩.៩៥០	២.៤១៨	-	-	៤៨.៧៩៣	-	៥.៩១៨.៨៦៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៦៩០.១៨៤.២៩៨	៤.៤៥០.២៨៩.៥១២	៤៦.៨១៤.២១០	៤.៥៥៤.៩៩៣	២៥៩.២៦៨	១៤៨.៣៣៤.៤១០	៣៩.២៧៥.៤៤៣	៥.៣៨៨.៦៧២.១៣០
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	២៨.៣៤២.៣៦៥	២៤០.៦៣៩.១៣២	៣៧១.៨៣៨	-	-	១៥.៨២១.៨១០	-	២៨៥.១៧៥.១៤៥
ប្រាក់បញ្ញើរបស់អតិថិជន	៥៩២.៨០១.៤៩៧	៣.៣៥៨.៥៣៦.៨១៨	៤១.៩៦២.៧៨៣	៤.០០៩.៤៥១	៩៦	៧៩.៧២៤.១៧៣	៥.៦៨៨.០៣៥	៤.០៨២.៧២២.៨៥៣
បំណុលផ្សេងៗ	៣៦.៤៧.២៤១	២១.៨៥៥.១២០	៦០៩.១៦៨	១.០២២.៧០៥	-	១០៤.១៨៦	១៣.៩៧៧	២៧.២៥១.៣៩៧
បំណុលកតិសន្យា	-	៣០.០៦២.១៧៨	១៣១.៨០៥	-	-	៤១៧.៦៩០	៣០៤.២៦៦	៣០.៩១៥.៩៣៩
ប្រាក់កម្ចី	៦៥.៤១៤.២៧២	៤៦៤.៦៩៤.៧១៤	-	-	-	១៧.៩៥០.៩៧១	១៦.៩១១.៧៤៤	៥៦៤.៩៧១.៧០១
បំណុលបន្ទាប់បន្សំ	-	១៣៩.៣០២.៥៨០	-	-	-	-	-	១៣៩.៣០២.៥៨០
បំណុលហិរញ្ញវត្ថុសរុប	៦៩០.២០៥.៣៧៥	៤.២៥៩.០៨៩.៥៤២	៤៣០.៧៥៥.៩៤៨	៥.០៣២.១៥៦	៩៦	១១៨.០១៨.៤៦០	២២.៩១៨.០២២	៥.១៣០.៣៣៩.៦១៥
ស្ថានភាពសុទ្ធនៃលើការទុនប្រកាន់	៨.៩៧៨.៩២៣	១៩១.១៥៩.៩៧០	៣.៧៣៨.៦១៦	(៤៧៧.១៦៣)	២៥៩.១១២	៣៣.៣១៥.៩៥០	១៦.៣៥៧.៤២១	២៨៨.៣៣២.៥១៥
សមមូលនៃការទុន(កំណត់សម្គាល់ ៤)	៣៦.៨៨៩.១១១	៧៩៥.២៧៦.៨៧៨	១៥.២៣៤.៨៦០	(១.៩៤៤.៤៣៩)	១.០៥៦.១១០	១៣៩.៨៣៥.៩៩៩	៦៦.៦៥៦.៤៩០	១.០៥២.៧០៨.៩៩៩
ចំណែកនៃឥណទានវិញ្ញាបន៍មិនបានប្រើប្រាស់	១.៤៩៨.០៤៥	៩១.៤៩៥.០២៤	៦៦.៩៩៤	-	-	-	-	៩៣.០៦០.០៦៣
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	៤.២២៩.៩០៤	៤២.៧៥៦.៧៥១	៤៣.៥៥០	៧០.០០០	-	-	២៨០.៥៤២	៤៧.៣៨០.៧៧៧
កិច្ចសន្យាផ្តល់ឥណទាន	៥.៧២៧.៩៩៩	១៣៨.២៥១.៧៧៨	១១០.៥៥៤	៧០.០០០	-	-	២៨០.៥៤២	១៤០.៤៨០.៩១០
សមមូលនៃការទុន(កំណត់សម្គាល់ ៤)	២៣.៣៤១.៣៤៩	៥៥៧.០៧៤.៥៥៣	៤៤០.៤៦៧	២៨៥.២៥០	-	-	១.១៤៣.២០៩	៥៧២.២៥៦.៣០១

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(II) ហានិភ័យការប្តូរប្រាក់ប័ណ្ណ (ត)

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

ការវិនិយោគហិរញ្ញវត្ថុ

ឥណទាន និងបុរេប្រទាន

ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលផ្សេងៗ

បំណុលកតិសន្យា

ប្រាក់កម្ចី

បំណុលបន្ទាប់បន្សំ

បំណុលហិរញ្ញវត្ថុសរុប

ស្ថានភាពសុទ្ធនៃលើការទុករក្សា

សម្រួលនិយាមន្ត្រី (កំណត់សម្គាល់ ៨)

ចំណែកនៃឥណទានវិបារុបន៍មិនបានប្រើប្រាស់

ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ

កិច្ចសន្យាផ្តល់ឥណទាន

សម្រួលនិយាមន្ត្រី (កំណត់សម្គាល់ ៨)

ធនាគារ							
សម្រួលជាប្រាក់ដុល្លារអាមេរិក							
ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់ប្រាក់	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់កម្ចី	ប្រាក់បញ្ញើផ្សេងៗ	សរុប
១០៣.៨៨០.៣២៥	២៨៣.០២៨.៨២៨	៩.៩២៧.០៨៤	២.៩៦៥.១០៦	២២៦.០២៣	៣.២២៧	១.១៨៥.៥៧៣	៨០០.៨១៦.១២៦
៧៨.៨៨២.៨៨៨	៤២៦.១៥៣.៦១៦	៦១៣.៧២៣	១.២០០.៣៤០	៧៨.៨៨៨	-	៧០០.៣៤២	៥០៧.៦២៩.៤០៧
៣២.៣៦២.៦១៩	៥៣៤.៣១១.៩០៤	-	-	-	-	-	៥៦៦.៦៧៤.៥២៣
៦០៥.៣៥៥.២៩៧	៣៦៥.៦៩៩.៤២៨	២៧.៥៩៤.៨៣៤	-	-	-	-	៨២៩២.៦៤៩.១៥៩
១១១.៩៩៤	៦.៨១១.២២១	៧	-	-	-	-	៦.៩២៣.២២២
៨២០.១៩៣.១៣៣	៨.៩១០.០០៤.៩៩៧	៣៨.១៣៥.៦០៨	៤.១៦៥.៤៤៦	៣០៤.៨១១	៣.២២៧	១.៨៨៥.៩១៥	៥.៧៧៤.៦៩២.៨៣៧
៣៤.៦៩៦.៨៥៦	២៦១.៧៩៤.២៨៦	២៧៣.៤១២	-	-	-	-	២៩៦.៧៦៤.៥៤៤
៧៣១.៨៨៩.៥៧៨	៣.៤១១.៤០៤.២៧៨	៣៣.១៥០.៩៨០	៣.៨២៤.០០១	-	-	-	៤.១៨០.២៦៨.៧៣៧
១.១៥០.២៧៦	២៧.១៩៦.៩៥៥	២៩.៣៣៥	១១២.២៨៦	-	-	១០៧	២៨.៤៨៨.៩៥៩
-	២៥.៧៧២.៣៨៥	-	-	-	-	-	២៥.៧៧២.៣៨៥
៤០.១០១.៧២១	៤៦៧.២៥១.១៩៥	-	-	-	-	-	៥០៧.៣៥២.៩១៦
-	១៦៧.១៥៨.៦២៣	-	-	-	-	-	១៦៧.១៥៨.៦២៣
៨០៧.៨៣៨.៣៣១	៨.៣៦០.៥៧៧.៧២២	៣៣.៤៥៣.៧២៧	៣.៩៣៦.២៨៧	-	-	១០៧	៥.២០៥.៨០៤.១៧៤
១២.៣៥៤.៨០២	៥៤៩.៤២៧.២៧៥	៤.៦៨១.៨៥១	២២៩.១៥៩	៣០៤.៨១១	៣.២២៧	១.៨៨៥.៨០៨	៥៦៨.៨៨៦.២៣៣
៤៩.៩៧៥.១៧៤	២.២២២.៤៣៣.៣២៧	១៨.៩៣៦.៥៩១	៩២៦.៩៤៨	១.២៣១.៧៨៧	១៣.០៥៣	៧.២២៨.០៩៥	២.៣១១.១៤៤.៩៣៥
២.៣៣១.៧៨៧	១១៦.៧០៥.២៧៥	១.០៧១.៩៤០	-	-	-	-	១២១.១០៨.៩៦២
៥.៥៥១.១៩៦	៤៥.៧៨២.៧៨២	២.៨១០.៨១៧	៣៤៩.៥១៥	-	-	២០០.១៧០	៥៤.៦៩៤.៤៨០
៧.៨៨២.៩៨៣	១៦២.៤៨៨.០៥៧	៣.៨៨២.៧៥៧	៣៤៩.៥១៥	-	-	២០០.១៧០	១៧៤.៨០៣.៨៤២
៣១.៨៨៦.៥០៤	៦៨៧.២៦៤.១៩១	១៥.៧០៥.៧៥២	១.៤១៣.៧៨៨	-	-	៨០៩.៦៨៨	៧០៧.០៧៩.៩២៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

៧) ហានិភ័យការប្តូរប្រាក់ប័ណ្ណ (ត)

ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

ការវិនិយោគហិរញ្ញវត្ថុ

ឥណទាន និងបុរេប្រទាន

ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលផ្សេងៗ

បំណុលកតិសន្យា

ប្រាក់កម្ចី

បំណុលបន្ទាប់បន្សំ

បំណុលហិរញ្ញវត្ថុសរុប

ស្ថានភាពសុទ្ធនៅលើការខកខានប្រាក់

សមមូលនឹងការខកខានប្រាក់ (កំណត់សម្គាល់ ៨)

ចំណែកនៃឥណទានវិញ្ញាបន្នមិនបានប្រើប្រាស់
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ

កិច្ចសន្យាផ្តល់ឥណទាន

សមមូលនឹងការខកខានប្រាក់ (កំណត់សម្គាល់ ៨)

	ធនាគារ						
	សមមូលជាប្រាក់ដុល្លារអាមេរិក						
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីឡូ	ប្រាក់ប័ណ្ណផ្សេងៗ
សរុប							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	៧៣.៨២៤.៨១៧	៣២៦.៤៨១.១៦៤	៧.៨៤៦.៩១៣	១.៦៤០.០៥៧	២៥៥.៣១៨	១.៥៣៣	៩០៦.៤៦៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១៣៤.៥៤៧.៦៨៥	៤១៦.៧៦៩.៦៧៣	៣.២៥៤.០៨៤	២.៨៥៧.១៨៩	-	-	១.១៨៣.៧០៩
ការវិនិយោគហិរញ្ញវត្ថុ	៤៩.១៣២	៥២៧.៤២៥.៨៤៤	-	-	-	-	-
ឥណទាន និងបុរេប្រទាន	៤៩០.៦១៦.៨៣៨	៣.១៦៨.១០៣.៨០៤	២៧.៨៥៨.៣០១	-	-	-	-
ទ្រព្យសកម្មផ្សេងៗ	១១០.៤១៦	៥.៨២២.៨៥៨	២.៤១៨	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៦៥៩.១៤៨.៨៨៨	៤.៤៤៨.៦០៣.៣៩៣	៣៨.៩៦១.៧១៦	៤.៤៩៧.២៤៦	២៥៥.៣១៨	១.៥៣៣	២.០៩០.១៧៤
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	២៨.៣៨២.៣៦៥	២៤២.២៥៨.៤៩២	៣.៦៧៦.៨៦៤	-	-	-	-
ប្រាក់បញ្ញើរបស់អតិថិជន	៥៩២.៨៥៦.៨៦៤	៣.៣៥៥.០១៥.៨០០	៣០.២៦៤.៣៨៨	៤.០០៩.៤៥១	៩៦	-	-
បំណុលផ្សេងៗ	៣.៦៤៦.៦៥២	២១.៤៣៣.៨៣៩	១១.៣៤២	១.០២២.៧០៥	-	១៨១	១.១៨៦
បំណុលកតិសន្យា	-	២៧.៧៨៩.១៦៨	-	-	-	-	-
ប្រាក់កម្ចី	៦៥.៤១៤.២៧២	៤៥២.៦៥៣.៨៥៦	-	-	-	-	-
បំណុលបន្ទាប់បន្សំ	-	១៣៩.៣០២.៥៨០	-	-	-	-	-
បំណុលហិរញ្ញវត្ថុសរុប	៦៩០.២៦០.១៥៣	៤.២៣៨.៤៥៣.៧៧៦	៣៣.៩៨០.៥៩៤	៥.០៣២.១៥៦	៩៦	១៨១	១.១៨៦
ស្ថានភាពសុទ្ធនៅលើការខកខានប្រាក់	៨.៨៨៨.៣៣៥	២០៦.១៤៩.៦០៨	៥.០០៩.១៦២	(៥៣៤.៩១០)	២៥៥.២២២	១.៣៥២	២.០៨៨.៩៨៨
សមមូលនឹងការខកខានប្រាក់ (កំណត់សម្គាល់ ៨)	៣៦.២១៩.៩៦៦	៨៤០.០៥៩.៦៥៣	២០.៤១២.៣៣៥	(២.១៧៩.៧៥៨)	១.០៤០.០៣០	៥.៥០៩	៨.៥១២.៦២៦
ចំណែកនៃឥណទានវិញ្ញាបន្នមិនបានប្រើប្រាស់ ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	១.៤៩៨.០៨៥	៩១.៤៩៥.០២៤	៦៦.៩៩៤	-	-	-	-
កិច្ចសន្យាផ្តល់ឥណទាន	៤.២២៩.៩០៤	៤២.៧២៩.៩៨៧	៤៣.៥៥០	៧០.០០០	-	-	២៨០.៥៨២
សមមូលនឹងការខកខានប្រាក់ (កំណត់សម្គាល់ ៨)	៥.៧២៧.៩៨៩	១៣៤.២២៤.៩៧១	១១០.៥៤៤	៧០.០០០	-	-	២៨០.៥៨២
សមមូលនឹងការខកខានប្រាក់ (កំណត់សម្គាល់ ៨)	២៣.៣៤១.៣៥២	៥៤៦.៩៦៦.៧៥៧	៤៥០.៤៦៧	២៨៤.២៥០	-	-	១.១៤៣.២០៨

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគផេទយ៉ិតភាព

សម្ព័ន្ធនាយក និងធនាគារ មានការប្រឈមហានិភ័យចំពោះការប្រែប្រួលអត្រាប្តូរប្រាក់ដុល្លារអាមេរិក និងអត្រាប្តូរប្រាក់ផ្សេងៗទៀត។ ដោយសារសម្ព័ន្ធនាយក និងធនាគារ មាននីតិវិធីសមស្របក្នុងការពង្រឹង (ឬធ្វើឲ្យធ្លាក់ចុះ) ប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណនានា ដូចនេះការប្រឈមហានិភ័យរបស់សម្ព័ន្ធនាយក និងធនាគារ ចំពោះបម្រែបម្រួលរូបិយប័ណ្ណនានាគឺមិនមានភាពជាសារវន្តទេ។

(iii) ហានិភ័យតម្លៃ

សម្ព័ន្ធនាយកមិនប្រឈម នឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារសម្ព័ន្ធនាយកមិនមានរក្សាទុកការវិនិយោគដែលត្រូវបានចាត់ថ្នាក់នៅក្នុងតារាងតុល្យការតាមតម្លៃសមស្របទេ។

៣៥.៣ ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ច ឬមិនអាចទូទាត់ ឬកាត់កងក្នុងបរិបទ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានភាពទីផ្សារជាក់លាក់ណាមួយ ។ ជាទូទៅហានិភ័យសន្ទនីយភាពនេះអាចធ្វើឲ្យធនាគាររងការខាតបង់ដែលអាចបណ្តាលមកពី ១) ធនាគារមិនមានសាច់ប្រាក់ និង/ឬ សាច់ប្រាក់សមមូលគ្រប់គ្រាន់ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ម្ចាស់ប្រាក់បញ្ញើ ម្ចាស់បំណុល និងការទូទាត់បំណុលយថាភាព ២) ការលក់ទ្រព្យសកម្មអសន្ទនីយភាពទាបជាងតម្លៃទីផ្សារ។ និង ៣) ទ្រព្យសម្បត្តិមិនអាចប្តូរជាសាច់ប្រាក់នឹងមិនអាចលក់បាននៅពេលវេលាដែលដោយសារគ្មានអ្នកទិញ។

គោលបំណងក្នុងការគ្រប់គ្រងហានិភ័យសន្ទនីយភាពរបស់សម្ព័ន្ធនាយក គឺដើម្បីធានាឲ្យបានថាសម្ព័ន្ធនាយកអាចបំពេញកាតព្វកិច្ចលើតម្រូវការសាច់ប្រាក់ទាន់ពេលវេលា និងគ្រប់គ្រងបែបបទចំណាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដូច្នេះ គោលដៅនៃគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ងាយស្រួល និងប្រភពទុនរបស់សម្ព័ន្ធនាយក គឺដើម្បីរក្សាឲ្យបានល្អនូវទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់ និងពិពិធកម្មនៃទ្រព្យសកម្ម សន្ទនីយភាព និងប្រភពទុនទោះស្ថិតក្រោមលក្ខខណ្ឌអាជីវកម្មធម្មតា និងស្ថានភាពលំបាកក៏ដោយ។ ដោយសារសក្តានុពលនៃប្រព័ន្ធចែកចាយ និងការផ្តោតសំខាន់លើយុទ្ធសាស្ត្រទីផ្សារ សម្ព័ន្ធនាយកអាចរក្សាបាននូវពិពិធកម្មនៃប្រាក់បញ្ញើស្នូល មានដូចជា ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើតាមតម្រូវការ និងប្រាក់បញ្ញើមានកាលកំណត់។ ទាំងអស់នេះបានផ្តល់ដល់សម្ព័ន្ធនាយកនូវស្ថិរភាពយ៉ាងរឹងមាំនៃមូលនិធិស្នូល។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្តិសុខភាព

ការទទួលខុសត្រូវលើការការព្រឹត្តិការណ៍ និងគ្រប់គ្រងហានិភ័យសន្តិសុខភាពពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានផ្ទេរសិទ្ធិទៅ ALCO ដែលត្រូវរាយការណ៍ជូនទៅគណៈកម្មាធិការប្រតិបត្តិការរៀងរាល់ខែ។

ការគ្រប់គ្រងហានិភ័យសន្តិសុខភាពពីមួយថ្ងៃទៅមួយថ្ងៃ ការិយាល័យរតនាភិបាល ត្រូវធានាឲ្យបាននូវមូលនិធិគ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចទូទាត់ និងការបង់សងរបស់ខ្លួនក្នុងថ្ងៃឲ្យទាន់ពេលវេលា។ ក្រៅពីនេះដំណើរការនៃការគ្រប់គ្រងហានិភ័យសន្តិសុខភាពរួមមានដូចខាងក្រោម៖

គោលនយោបាយហានិភ័យសន្តិសុខភាព៖

- គ្រប់ពេលអ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល ត្រូវធានាឲ្យបាននូវរាល់ប្រតិបត្តិការរបស់ធនាគារ ដែលមានតម្រូវការប្រើប្រាស់មូលនិធិ និងអាចបំពេញតម្រូវការបានទាន់ពេលវេលាទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ការិយាល័យរតនាភិបាលត្រូវធ្វើស្រាវជ្រាវស្ថានភាពហានិភ័យសន្តិសុខភាពរបស់ខ្លួនប្រចាំថ្ងៃ។
- អ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល បានបង្កើតក្របខ័ណ្ឌក្នុងការត្រួតពិនិត្យហានិភ័យ និងនីតិវិធី ដើម្បីធានាឲ្យបានគ្រប់ពេលនូវសន្តិសុខភាពគ្រប់គ្រាន់ ក្នុងនោះរួមបញ្ចូល ការកាន់កាប់ទ្រព្យសកម្មដែលមិនជាប់កាតព្វកិច្ចដើម្បីរក្សាទុកនៅពេលដែលមានព្រឹត្តិការណ៍តានតឹង រួមមាន ការបាត់បង់ប្រភពសាច់ប្រាក់ដូចជា ប្រាក់បញ្ញើ ប្រាក់កម្ចី ការបង្កើនដើមទុន ដែលហានិភ័យសន្តិសុខភាពត្រូវបានចាត់ចែងស្របតាមតម្រូវការរបស់ក្រុមប្រឹក្សាភិបាល។
- ការធ្វើស្រាវជ្រាវ ត្រូវបានអនុវត្តយ៉ាងទៀងទាត់ដើម្បីធ្វើការវាយតម្លៃពីសេណារីយ៉ូផ្សេងៗ រួមមានរយៈពេលខ្លី មធ្យម វែង ភាពតានតឹងរបស់ស្ថាប័នជាក់លាក់ និងទីផ្សារទាំងមូល ដែលអាចនាំឲ្យធនាគារមានហានិភ័យសន្តិសុខភាព។
- ការិយាល័យរតនាភិបាលត្រូវធ្វើការកំណត់ ត្រួតពិនិត្យតាមដាន គ្រប់គ្រង និងត្រួតពិនិត្យសន្តិសុខភាពក្នុងថ្ងៃ រយៈពេលខ្លី មធ្យម និងវែង។ ការិយាល័យរតនាភិបាលត្រូវបង្កើត និងការអនុវត្តស្រាវជ្រាវស្ថានភាពហានិភ័យលំហូរសាច់ប្រាក់ដែលបានព្យាករណ៍ ហើយទិន្នន័យដែលទទួលបានត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ជាព័ត៌មានពីផែនការយថាភាពមូលនិធិរបស់ធនាគារ។
- ធនាគាររួមបញ្ចូលថ្លៃដើមសន្តិសុខភាព អត្ថប្រយោជន៍និងហានិភ័យក្នុងការកំណត់ថ្លៃផ្ទៃក្នុង ការវាស់ស្ទង់លទ្ធផល និង ដំណើរការ អនុម័តផលិតផល ឬសេវាកម្មថ្មីៗ សម្រាប់សកម្មភាពអាជីវកម្មសំខាន់ៗទាំងអស់ (ទាំងនៅក្នុង និងក្រៅតារាងតុល្យការ) ដើម្បីឲ្យស្របគ្នាជាមួយនឹងអត្ថប្រយោជន៍ពីហានិភ័យដែលអាចទទួលបានពីផ្នែកអាជីវកម្មនីមួយៗ និងហានិភ័យសន្តិសុខភាពដែលប៉ះពាល់ដល់សកម្មភាពអាជីវកម្មរបស់ធនាគារ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខ (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្តិសុខ (ត)

កម្រិតកំណត់ហានិភ័យសន្តិសុខ

- តាមដានជាប្រចាំនូវកម្រិតកំណត់ដោយបទប្បញ្ញត្តិ ស្តីពីអនុបាតក្របខ័ណ្ឌសន្តិសុខ (Liquidity Coverage Ratio. LCR)^១
- គ្រប់ពេលវេលា ធនាគារនឹងមាន កម្រិតកំណត់ផ្ទៃក្នុងមួយ ដែលមានកម្រិតខ្ពស់ជាង កម្រិតកំណត់ដោយបទប្បញ្ញត្តិ ដើម្បីឲ្យមានកម្រិតសុវត្ថិភាព និងដើម្បីធានាឲ្យមានការអនុវត្តជាអចិន្ត្រៃយ៍មួយពេញលេញជាមួយនឹងកម្រិតកំណត់បទប្បញ្ញត្តិ យ៉ាងពេញលេញ។
- ការកំណត់កម្រិត កម្រិតកំណត់ផ្ទៃក្នុង គឺជាធនធានសិទ្ធិក្នុងការសម្រេចចិត្តរបស់ ALCO ហើយប៉ុន្តែការកំណត់នេះ តាមទាមទារឲ្យមាន ១) បង្ហាញហេតុផលនៅក្នុងកំណត់ហេតុប្រជុំ ALCO និង ២) ការអនុម័តជាផ្លូវការដោយប្រធាននាយកប្រតិបត្តិ។
- កម្រិតហានិភ័យទទួលបាន/កម្រិតកំណត់ផ្ទៃក្នុងត្រូវតែពិនិត្យឡើងវិញយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុនិងសមត្ថភាពក្នុងស្វែងរកថវិកា។
- នាយកដ្ឋាន និង ការិយាល័យពាក់ព័ន្ធ គួរតែវាយតម្លៃឲ្យបានទៀងទាត់ និងត្រួតពិនិត្យតាមដានហានិភ័យមិនអនុលោមទៅតាមកម្រិតកំណត់។ រាល់ការបំពានណាមួយនៃ កម្រិតកំណត់ផ្ទៃក្នុងគួរតែត្រូវការការណ៍ទៅកាន់ ALCO ដើម្បីចាត់វិធានការការពារនិងត្រូវធ្វើការវាយតម្លៃទៅប្រធាននាយកប្រតិបត្តិ ដើម្បីធ្វើការអនុម័ត។
- រាល់ការផ្លាស់ប្តូរកម្រិតផ្ទៃក្នុង ត្រូវវាយតម្លៃតាមរយៈអ៊ុំម៉ែលទៅកាន់ប្រធាននៃ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា (BRIC) នៅក្នុងថ្ងៃដែលមាន ការផ្លាស់ប្តូរនោះ។
- គ្រប់ពេលវេលា ធនាគារនឹងមានផែនការ ដើម្បីអនុវត្តនៅពេលដែលកម្រិតសុវត្ថិភាពមិនមានភាពត្រឹមត្រូវគ្រប់គ្រាន់ (ដោយមានការដឹងឮឬយល់ព្រមពីប្រធាននាយកប្រតិបត្តិ) និងអាចមានហានិភ័យដែលបណ្តាលមកពីកម្រិតកំណត់ដោយបទប្បញ្ញត្តិ សន្តិសុខ អាចនឹងត្រូវបានបំពាន។ ផែនការយថាភាពបែបនេះ គួរតែត្រូវមានគ្រប់គ្រាន់ ដើម្បីធានាថាកម្រិតកំណត់ដោយបទប្បញ្ញត្តិទៅលើសន្តិសុខនឹងមិន ត្រូវបានបំពាន។
- ក្នុងករណីធនាគារជួបប្រទះនឹងកង្វះសាច់ប្រាក់ងាយស្រួលធ្ងន់ធ្ងរ ធនាគារត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាជាបន្ទាន់ និងបង្ហាញនូវសកម្មភាពដែលនឹងត្រូវអនុវត្តដើម្បីដោះស្រាយស្ថានភាពនេះ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខ (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្តិសុខ (ត)

កម្រិតកំណត់ហានិភ័យសន្តិសុខ (ត)

ធនាគារ បានបង្កើតនូវក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខប្រកបដោយភាពរឹងមាំ និងទូលំទូលាយ ដោយអនុលោម តាមប្រកាសលេខ ធ៧-០១៧-៣០១ ប្រ.ក របស់ធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខ (LRMF) ដែលក្របខ័ណ្ឌនេះរួមមាន វិស័យហានិភ័យ (Risk Appetite) វិស័យឥរិយាបថ (Risk Tolerance) គោលនយោបាយ សូចនាករផ្តល់សញ្ញាជាមុន (early warning indicators) និងយន្តការត្រួតពិនិត្យ ដែលត្រូវបានពិនិត្យ និងអនុម័តដោយ BRMC និង BALCO និងត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ ធាតុផ្សំសំខាន់ៗនៃក្របខ័ណ្ឌនេះ គឺដើម្បីធានាថា ធនាគារតែងតែរក្សានូវសន្តិសុខគ្រប់គ្រាន់គ្រប់ពេល រួមទាំងការកាន់កាប់ទ្រព្យសកម្មមិនជាប់កាតព្វកិច្ច ដែលអាចទទួលយកបាន ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍ស្រប រួមទាំងការបាត់បង់ប្រភពមូលនិធិទាំងក្នុងស្រុក (ដូចជាប្រាក់បញ្ញើ) ឬខាងក្រៅ (ដូចជាប្រាក់កម្ចី ឬការបង្កើនមូលធនបន្ថែម) និងបញ្ហាផ្សេងទៀត។ ធនាគារធានាថាសកម្មភាពអាជីវកម្មត្រូវបានផ្គត់ផ្គង់ជាចម្បង ដោយមូលនិធិដែលមានប្រភពថេរលើមូលដ្ឋាននិរន្តរភាព។ អ្នកគ្រប់គ្រងរៀបចំសូចនាករផ្តល់សញ្ញាជាមុន ដើម្បីជួយដល់ដំណើរការគ្រប់គ្រងហានិភ័យសន្តិសុខប្រចាំថ្ងៃរបស់ខ្លួន ក្នុងការកំណត់ពីការកើនឡើងនៃហានិភ័យ ឬភាពងាយរងគ្រោះនៃស្ថានភាពហានិភ័យសន្តិសុខរបស់ធនាគារ ឬតម្រូវការមូលនិធិ ជាសារវន្ត។

គណៈគ្រប់គ្រងបានរៀបចំសូចនាករផ្តល់សញ្ញាជាមុន ដើម្បីជាជំនួយដល់ដំណើរការគ្រប់គ្រងហានិភ័យសន្តិសុខប្រចាំថ្ងៃ ដើម្បីកំណត់សញ្ញានៃ ការកើនឡើងហានិភ័យ ឬភាពងាយរងគ្រោះនៃស្ថានភាពហានិភ័យសន្តិសុខប្រចាំថ្ងៃរបស់ខ្លួន ជាចាំបាច់សម្រាប់គ្រឹះស្ថាន។

ផែនការយថាភាពសន្តិសុខរបស់ធនាគារ (CLP) ផ្តល់ជាសញ្ញាដល់គណៈគ្រប់គ្រង និងដើម្បីធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ក្នុងពេលដែលមានវិបត្តិសន្តិសុខ និងស្ថិតក្រោមលក្ខខណ្ឌទីផ្សារអវិជ្ជមាន។ គោលបំណងនៃផែនការយថាភាពសន្តិសុខ គឺដើម្បីធានាថាធនាគារមានក្របខ័ណ្ឌមួយដើម្បីចាត់ចែងសន្តិសុខឲ្យមានប្រសិទ្ធភាព និងមានភាព រឹងមាំ ទោះស្ថិតក្នុងពេលមានវិបត្តិ សន្តិសុខដោយផ្អែកទៅលើលទ្ធផលនៃការសាកល្បងស្ថានភាពលំបាកនៃសន្តិសុខនោះ។

សម្ព័ន្ធធនាគារ ធ្វើការវាស់វែង តាមដាន និងចាត់ចែងស្ថានភាពសន្តិសុខអនុលោមតាមច្បាប់ស្តីពីអនុបាតក្របខ័ណ្ឌសន្តិសុខ។ ធនាគារត្រូវធ្វើការគណនា អនុបាតក្របខ័ណ្ឌសន្តិសុខស្របតាមគំរូ របាយការណ៍ថ្មីចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ជាដំណាក់កាល រហូតបំពេញបានទាំងស្រុងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០។ ធនាគារត្រូវរក្សាជាប្រចាំនូវបរិមាណទ្រព្យសកម្ម សន្តិសុខដែលអាចទទួលយកបានគ្រប់គ្រាន់ ដើម្បីឲ្យកម្រិតអនុបាតដែលបានកំណត់ស្របទៅតាមពេលវេលា ដូចខាងក្រោម៖

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្តិសុខភាព (ត)

កម្រិតកំណត់ហានិភ័យសន្តិសុខភាព៖ (ត)

ចាប់អនុវត្ត	១ កញ្ញា ២០១៦	១ កញ្ញា ២០១៧	១ កញ្ញា ២០១៨	១ មិថុនា ២០១៩	១ មករា ២០២០
អនុបាតអប្បបរមា	៦០%	៧០%	៨០%	៩០%	១០០%

គោលបំណងនៃអនុបាតគ្រប់គ្រងហានិភ័យសន្តិសុខភាព ដើម្បីបង្កើនភាពធន់រយៈពេលខ្លី (Short-Term Resilience) ចំពោះហានិភ័យសន្តិសុខភាពរបស់គ្រឹះស្ថាននីមួយៗ ដោយធានាថាគ្រឹះស្ថានទាំងនោះមានបរិមាណទ្រព្យសកម្មសន្តិសុខភាព គ្រប់គ្រាន់មិនជាប់កាតព្វកិច្ច ដែលអាចបំប្លែងជាសាច់ប្រាក់ដោយមិនខាតបង់ ឬខាតបង់តិចតួចពីតម្លៃនៅលើទីផ្សារ ដើម្បីបំពេញតម្រូវការសន្តិសុខភាព ក្នុងស្រ្តូសសេណារីយ៉ូ (Stress Scenario) សម្រាប់រយៈពេល ៣០ថ្ងៃ និងធានាថានៅពេលដែលអនុបាតគ្រប់គ្រងហានិភ័យសន្តិសុខភាពនេះ ធ្លាក់ចុះក្រោមកម្រិតកំណត់អប្បបរមា គណៈគ្រប់គ្រងគ្រឹះស្ថានត្រូវចាត់វិធានការកែតម្រូវបន្ទាន់។

ធនាគារក៏ប្រើប្រាស់ឧបករណ៍មួយចំនួនដូចជា៖ អនុបាតសន្តិសុខភាព ការវិភាគគម្លាតសន្តិសុខភាព កម្រិតសុវត្ថិភាព (Safety Margin) និងការព្យាករណ៍លំហូរសាច់ប្រាក់ប្រចាំខែ ដើម្បីធ្វើការវាស់វែង តាមដាន និងចាត់ចែងស្ថានភាពសន្តិសុខភាព។ ជាងនេះទៅទៀតធនាគារក៏ធ្វើដំណើរការសាកល្បងស្ថានភាពលំបាកនៃ សន្តិសុខភាពជារៀងរាល់ថ្ងៃ និងប្រចាំខែ ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណ និងបរិមាណនៃផលប៉ះពាល់ទៅនឹងភាពលំបាកនៃសន្តិសុខភាពដែលអាចកើតមាននាពេលអនាគត ហើយវិភាគលើផលប៉ះពាល់ដែលអាច កើតមានទៅលើលំហូរសាច់ប្រាក់ ស្ថានភាពសន្តិសុខភាពប្រាក់ចំណេញ និង សាធនភាពរបស់ធនាគារ។

(ខ) ដំណើរការអប្បបរមា

ប្រភពសន្តិសុខភាពចម្បងរបស់សម្ព័ន្ធធនាគារ បានមកពីដើមទុនបានបង់របស់ភាគហ៊ុនិក ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភពសន្តិសុខភាពប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើឥណប្រតិទាន នៃប្រាក់បញ្ញើមានកាលកំណត់ និងអតិថិជនប្រាក់បញ្ញើសំខាន់ៗ។ ចំណែកប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ ក៏ត្រូវបានត្រួតពិនិត្យប្រចាំថ្ងៃពីគណៈគ្រប់គ្រងផងដែរ ទៅលើអត្រាការប្រាក់ ការសងត្រលប់ទៅវិញនូវប្រាក់ដើម និងឥណប្រតិទាន។

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow)

តារាងខាងក្រោមនេះបង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ ក្រោមបំណុល និង ទ្រព្យសកម្មហិរញ្ញវត្ថុមិននិស្សន្ទ (non-derivative financial liabilities and assets) ប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្តិសុខភាពដោយផ្អែកតាមឥណប្រតិទានលើកិច្ចសន្យាដែលនៅសល់ គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការ។ ចំនួនដែលបានលាតត្រដាងនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលមិនធ្វើអប្បបរមា សម្ព័ន្ធធនាគារ គ្រប់គ្រងហានិភ័យសន្តិសុខភាពដែលភ្ជាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់ ជាប់កិច្ចសន្យាដែលមិនធ្វើអប្បបរមា។

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តសិយភាព (ត)

(គ) លំហូរសាច់ប្រាក់មិនសង្រួ (Non-derivative cash flow) (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	សម្ព័ន្ធធនាគារ					
	រហូតដល់១ខែ ដុល្លារអន្តរជាតិ	១ខែទៅ៣ខែ ដុល្លារអន្តរជាតិ	៣ខែទៅ៦ខែ ដុល្លារអន្តរជាតិ	៦ខែទៅ១២ខែ ដុល្លារអន្តរជាតិ	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអន្តរជាតិ	លើស៥ឆ្នាំ ដុល្លារអន្តរជាតិ
ម៉ឺនុយ៉ុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៧៥.៩៧០.៣៨៩	៩.២១៥.០៦៩	១៣.០១៧.៥៤៦	៣៣.៥៨៨.៤២២	៨០.៧៤៧.៧២៥	១០៣.៣៥១.៧៥៥
ប្រាក់បញ្ញើរបស់អតិថិជន	២.៥៣១.០៨៩.៥៣៩	២៧២.៣៣២.៣៧៦	៣៣៦.៤៦៨.០៨៦	៦៥៣.៦៣០.៩៣៨	៥៩២.៣៣៩.៧៧៨	២៥២.២៨៣.២៨២
បំណុលផ្សេងៗ	២៨៦.២០.២២៦	៦៣.៧៨៥	១២.៦៧៧	២.៥៤០	-	-
បំណុលភតិសន្យា	១.១៧០.៣០៦	១.៥៣៥.២៦០	២.៥០៣.១០៧	៥.០៥៣.២២៩	២០.៥៨១.២៩៤	៣.៨១៦.៤៦២
ប្រាក់កម្ចី	៣.៣៨៥.០៩១	៦៤.៨៣១.១៩៩	១០.២៩២.៤៦៤	៦៧.៤៧៧.២៧៦	៤៤៥.៦៧២.១៤១	៥.៩៨៥.៧៤៥
បំណុលបន្ទាប់បន្សំ	-	៨៥.៨៣៨	៤៥៥.៨៩៦	១៦.៧៧៦.៩២២	១២៧.៩៦៧.៥៧៨	៦៥.៥៥៤.៣៧៩
ម៉ឺនុយ៉ុលហិរញ្ញវត្ថុសរុប (កាលដុតកំណត់ក្នុងកិច្ចសន្យា)	២.៧៤០.២៣៥.៥១១	៣៨៤.០២៣.៨២៣	៣៦៦.៨៥២.៤៧៦	៧៧៦.៥២៥.៣២៣	១.២២៧.៣០៨.៥១៦	២០៧.៩៥៣.៦២៣
សមមូលនិច្ចកាន់រៀល (កំណត់សម្គាល់ ៨)	១១.០៨៤.២៥២.៦៥២	១.៤០៧.៧៥៥.១៥១	១.៤៨៣.៩១៨.២៦៥	៣.១៤១.០៤៤.៩៣២	៤.៩៦៤.៤៦២.៩៤៧	៨៤១.១៧២.៤០៥
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្តសិយភាព (កាលដុតកំណត់ក្នុងកិច្ចសន្យា)	១.៦៦៩.៧៩០.៦៦៤	៣១៧.៨០៣.៣២០	៨២៣.៦៤១.០៨៤	៧១៨.៥៩៩.២០០	៣.៤០៥.៨៥០.៣៥៣	៦២០.៤៨២.២១៧
សមមូលនិច្ចកាន់រៀល (កំណត់សម្គាល់ ៨)	៦.៧៥៤.៣០៣.២៣៦	១.២៨៥.៥១៤.៨២៩	១.៧១៣.៦២៤.១៨៥	២.៩០៦.៧៣៣.៧៦៤	១៣.៧៧៦.៦៦៤.៦៧៨	២.៥០៩.៨៥០.៥៦៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩						
ម៉ឺនុយ៉ុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៧២.៨៣៥.៩៨៤	១០.២៨៨.៨១៥	១១.៧៥០.១៤២	៩.៦០២.៨៦៣	៣៦.៥២០.២១៥	១០៥.៩៣៦.៩៥៥
ប្រាក់បញ្ញើរបស់អតិថិជន	២.៤០៥.៣៨១.៧៦០	២៧៩.២១៤.៦៣២	៣៥៩.០៥៧.២៤៩	៦៧៣.៧៤៦.២៣៣	៤៤៨.៨៩៧.៩៧១	១៩.៨៨២.៦១១
បំណុលផ្សេងៗ	២៦.៦៧៥.៥១៩	២៣៦.៤៩៧	៣៣៩.៣៨១	-	-	-
បំណុលភតិសន្យា	១.០៤២.៧៩០	១.៣៦៧.៧០៦	២.៥៧៦.១៧៤	៥.០៨១.៤២៨	២៣.១២១.៩៧៩	៤.៧៦០.០៥៤
ប្រាក់កម្ចី	២៦.១៨៤.៦៥៤	២៧.៩៩២.០៧២	៧៥.៨៩៥.១២៨	៨០.៦៨៥.១៧៩	៥២៣.៥២៥.៣៩២	៥.៣១៨.៥៣៦
បំណុលបន្ទាប់បន្សំ	-	-	៤.៣២៥.២៥២	១២.៥៥៥.០៤៤	១០១.៦៩០.៦៦៤	៧៩.៤០៦.៧៧១
ម៉ឺនុយ៉ុលហិរញ្ញវត្ថុសរុប (កាលដុតកំណត់ក្នុងកិច្ចសន្យា)	២.២៦៩.១២០.៦៦៧	៣១៩.១០៣.៧២២	៤៥៣.៩៥៣.៣៨៦	៧៨១.៦៧០.៧៧៧	១.០៣៣.៧៥៦.២២១	២១៥.៣០៤.៥២៧
សមមូលនិច្ចកាន់រៀល (កំណត់សម្គាល់ ៨)	១០.៧១៣.៦៦៦.៧១៨	១.៣០០.៣៤៧.៦៦៧	១.៤៤៩.៨១៩.១៧៦	៣.១៥៤.៣០៥.២៩៥	៤.២១២.៥៥៦.៦០១	៨៧៧.៣៦៥.៥៤០
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្តសិយភាព (កាលដុតកំណត់ក្នុងកិច្ចសន្យា)	១.៣៤៣.២៧៧.២៤៤	៦៣២.៥៤៥.៩៦៧	៨០៤.១៧៦.៧៥០	៦៦៣.៧២៩.៣៥២	៣.០០៥.២៧១.២៧១	៣៦៩.១២៧.៤៩៣
សមមូលនិច្ចកាន់រៀល (កំណត់សម្គាល់ ៨)	៥.៤៧៣.៨៥៥.៧៦៩	២.៥៧៧.៦២៤.៨១៦	១.៦៤៧.០២០.២៥៦	២.៧០៤.៦៩៧.១២៩	១២.២៤៦.៤៨០.៤២៩	២៦.១៨៣.៨៧១.៩១៣

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខ (ត)

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow) (ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

ចំណូលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលផ្សេងៗ

បំណុលភតិសន្យា

ប្រាក់កម្ចី

បំណុលបន្ទាប់បន្សំ

ចំណូលហិរញ្ញវត្ថុសរុប (កាលដុតកំណត់ក្នុងកិច្ចសន្យា)

សមមូលនឹងការនាំចេញ (កំណត់សម្គាល់ ៨)

ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្តិសុខ

(កាលដុតកំណត់ក្នុងកិច្ចសន្យា)

សមមូលនឹងការនាំចេញ (កំណត់សម្គាល់ ៨)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ចំណូលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលផ្សេងៗ

បំណុលភតិសន្យា

ប្រាក់កម្ចី

បំណុលបន្ទាប់បន្សំ

ចំណូលហិរញ្ញវត្ថុសរុប (កាលដុតកំណត់ក្នុងកិច្ចសន្យា)

សមមូលនឹងការនាំចេញ (កំណត់សម្គាល់ ៨)

ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្តិសុខ

(កាលដុតកំណត់ក្នុងកិច្ចសន្យា)

សមមូលនឹងការនាំចេញ (កំណត់សម្គាល់ ៨)

	ធនាគារ						
	ប្រាក់ជល់១ខែ ដុល្លារអន្តរជាតិ	១ខែទៅ៣ខែ ដុល្លារអន្តរជាតិ	៣ខែទៅ៦ខែ ដុល្លារអន្តរជាតិ	៦ខែទៅ១២ខែ ដុល្លារអន្តរជាតិ	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអន្តរជាតិ	លើស៥ឆ្នាំ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០							
ចំណូលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៧៦.៦៧១.០៧៥	៧.១២៤.៤៤៥	២.១៨៦.១៧០	២៥.០១៥.៩៤០	៤០.៧៤៧.៧២៥	១០៣.៣៥១.៧៥៤	៣៥៥.០៩៧.១០៩
ប្រាក់បញ្ញើរបស់អតិថិជន	២.៤៧៧.៤៩០.៦៩៦	២៦៣.៣៦៦.៣៧៩	៣២៥.៧៣៣.១៥៦	៦៣៥.០៧៣.៧០១	៥៦៧.៤៣៣.៦៤០	១៩.៧៥៦.៤៥៩	៤.២៨៩.២៥៤.០៣១
បំណុលផ្សេងៗ	២៨.៤៣៤.៣៥៩	៥៤.៦០០	-	-	-	-	២៨.៤៨៨.៩៥៩
បំណុលភតិសន្យា	១.០៨២.០៨៣	១.៤៩៤.៩៩៥	២.៣៧៤.១៣៧	៤.៧០៤.៣៨៧	១៨.៨៨៨.៨៩៦	៦៥៥.៩២៩	២៩.២០០.៤២៧
ប្រាក់កម្ចី	១.៤៨២.២០៩	៦០.៣០១.២២៩	៣.៩៩៦.៥៥៣	៥៨.១៣៥.៥៣៣	៤៣០.២៤២.៩៩៦	៣.៧៥៣.៨៤០	៥៥៧.៧៧៥.៤៧០
បំណុលបន្ទាប់បន្សំ	-	៤៥.៨៣៤	៤.៥៤៨.៥៩៦	១៦.៧៧៦.៩២២	១២៧.៩៦៧.៥៧៨	៦៩.៥៥៦.៣៧៩	២១៨.៩០៥.៣០៩
ចំណូលហិរញ្ញវត្ថុសរុប (កាលដុតកំណត់ក្នុងកិច្ចសន្យា)	២.៦៨៥.៥២០.៤២២	៣៣២.៣៨៧.៤៨២	៣៣៨.៨៥១.៧១៦	៧៣៩.៧០៦.៤៨៣	១.១៨៥.២៨០.៨៣៥	១៩៧.០៧៤.៣៧០	៥.៤៧៨.៨២២.៣០៤
សមមូលនឹងការនាំចេញ (កំណត់សម្គាល់ ៨)	១០.៨៦២.៩៣១.១០៧	១.៣៤៤.៥០៧.៣៦៤	១.៣៧០.៦៥៥.១៧៥	២.៩៩២.១១២.៧២៤	៤.៧៩៤.៤៦០.៩៧៨	៧៩៧.១៦៥.៥២៧	២២.១៦១.៨៣៦.១៧៦
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្តិសុខ							
(កាលដុតកំណត់ក្នុងកិច្ចសន្យា)	១.៦២២.៣៩៣.៣០៧	២៩៦.៥៨៧.៨៩៩	៣៩៨.៣៤១.៦៦៥	៦៨៥.០១៤.៨០៨	៣.៣១៨.៨៨១.២៨១	៦១៤.៩៨៧.១១១	៦.៩៣៦.២៦០.០៧១
សមមូលនឹងការនាំចេញ (កំណត់សម្គាល់ ៨)	៦.៥៦២.៥៨០.៩២៧	១.១៩៩.៦៩៨.០៥១	១.៦១១.២៩២.០៣៥	២.៧៧០.៨៨៤.៨៩៨	១៣.៤២៤.៨៧៤.៧៨២	២.៤៨៧.៦២២.៨៦៤	២៨.០៥៦.៩៥៣.៥៥៧
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩							
ចំណូលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៧៦.២០៩.៤២៧	៨.១៦៤.៣៤៨	៥.០១០.៩២៧	៥.៦៥៧.៣៥២	៣៤.៦១២.២៨៣	១០៥.៩៣៦.៩៥៥	៣៣៥.៥៩១.២៩២
ប្រាក់បញ្ញើរបស់អតិថិជន	២.៣៥៨.៤៩១.៩៦១	២៧៣.២១៨.២៣២	៣៥០.១៧៤.៩៩៧	៦៥៧.០១៣.៩៧៧	៤២១.៣២៥.២៩២	១៤.២០៤.៤០០	៤.០៧៤.៤៣២.៨៥៩
បំណុលផ្សេងៗ	២៦.១១៥.៩០៥	-	-	-	-	-	២៦.១១៥.៩០៥
បំណុលភតិសន្យា	៩៨៧.០៧៦	១.៣៥០.១៤៥	២.២៩០.៧១៧	៤.៦៧២.៥៩៤	២១.៤៤៤.២១២	១.៣៧៣.៩៧២	៣២.១១៨.៧១៦
ប្រាក់កម្ចី	២៥.៧៥២.៧២៤	២២.៦៤៧.៩៥៣	៦៩.៤២៩.០៧៤	៧២.៥០២.២០០	៣៩១.៩២៩.៧៧៨	-	៥៨២.២៦១.៧២៩
បំណុលបន្ទាប់បន្សំ	-	-	៤.៣២៥.២៨២	១២.៥៥៥.០៤៤	១០១.៦៩០.៦៦៤	៧៩.៤០៦.២៧១	១៩៧.៩៧៧.២៦១
ចំណូលហិរញ្ញវត្ថុសរុប (កាលដុតកំណត់ក្នុងកិច្ចសន្យា)	២.៥៨៧.៥៥៥.៧០៥	៣០៥.៣៨០.៦៧៨	៤៣១.២៣៤.៩៧១	៧៥២.៨០១.១៦៧	៥៧១.០០២.២៦៩	២០០.៩២១.៥៩៨	៥.២៤៨.៤៨៧.៧០២
សមមូលនឹងការនាំចេញ (កំណត់សម្គាល់ ៨)	១០.៥៤៤.២៩៥.១៥៤	១.២៤៤.៤២៦.២៦៣	១.៧៥៧.២៨៦.៦១៣	៣.០៦៦.០៣៤.៧៥៦	៣.៩៥៦.៨៣៤.០៨៣	៨១៨.៧៥៥.៥១២	២១.៣៨៧.៦២៦.៣៨១
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្តិសុខ							
(កាលដុតកំណត់ក្នុងកិច្ចសន្យា)	១.២៩៣.០២៧.៨៣៥	៦០៨.៧០៤.៣៦៦	៣៧៤.៩៦២.២៤០	៦២៤.០៤១.៧០៩	២.៩០៩.០៨៦.៤៦៦	៣៦៧.៩៨៣.៧៣៥	៦.១៧៧.៨០៦.៣៨១
សមមូលនឹងការនាំចេញ (កំណត់សម្គាល់ ៨)	៥.២៦៩.០៨៨.៤២៨	២.៤៨០.៤៧០.២៩១	១.៥២៧.៩៧១.១២៨	២.៥៤២.៩៦៩.៩៦៤	១១.៨៥៤.៥២៧.៣៤៩	១.៤៩៩.៥៣៣.៧២០	២៥.១៧៤.៥៦០.៨៨០

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខភាព (ត)

(ឃ) ខ្ទង់ក្រៅតារាងតុល្យការ

(i) កិច្ចសន្យាឥណទាន និង លិខិតធានា

កាលបរិច្ឆេទនៃចំនួនក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវឥណទាន និងកញ្ចប់ឥណទានផ្សេងៗជូនអតិថិជន (កំណត់សម្គាល់៣១) ត្រូវបានសង្ខេបក្នុងតារាងខាងក្រោម៖

	សម្ព័ន្ធធនាគារ					
	អត្រាដល់១ខែ ដុល្លារអន្តរជាតិ	១ខែទៅ៣ខែ ដុល្លារអន្តរជាតិ	៣ខែទៅ១២ខែ ដុល្លារអន្តរជាតិ	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអន្តរជាតិ	លើស៥ឆ្នាំ ដុល្លារអន្តរជាតិ	សរុប ដុល្លារអន្តរជាតិ
នៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០						
ឥណទានវិញ្ញាបន៍ ដែលមិនបានប្រើប្រាស់	១២០.៩៣៧.៦០៧	-	-	-	-	១២០.៩៣៧.៦០៧
លិខិតធានារបស់ធនាគារ	២.៥២៥.៨៦២	៨.៩០១.០០២	២០.៦៥២.១២៧	១៤.៩៥៩.១៧៥	-	៤៧.០៣៨.១៦៦
លិខិតឥណទាន	២.០២៥.៩៩៤	៥.៥២៨.៥៥៥	៣០៨.២៦៩	-	-	៧.៨៦២.៨១៨
ទឹកប្រាក់ទូទាត់ដុល (កិច្ចសន្យាប្តូររូបិយប័ណ្ណនាពេលអនាគត - ហានិភ័យលំហូរសាច់ប្រាក់)						
- លំហូរសាច់ប្រាក់ចូល	-	(៥៥.៩០៥)	(៤៩៧.០៦៨)	(១.០២២.២៦៣)	(៧.៥៦៩)	(១.៥៨២.៨០៥)
- លំហូរសាច់ប្រាក់ចេញ	-	៥២៦.៤៩៧	២.២០០.៣០៤	៤.៥០១.៨៦៦	១២.៥៨៣	៧.២៥១.២៥០
លំហូរសាច់ប្រាក់សុទ្ធ	-	៤៧០.៥៩២	១.៧០៣.២៣៦	៣.៤៧៩.៦០៣	៥.០១៤	៥.៦៥៨.៤៤៥
សរុប	១២៥.៤៨៩.៤៦៣	១៤.៩០០.១៤៩	២២.៦៦៣.៦៣២	១៨.៤៣៨.៧៧៨	៥.០១៤	១៨១.៤៩៧.០៣៦

ធនាគារ អេស៊ីប៊ីជាក្រីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខភាព (ត)

(ឃ) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

	សម្ព័ន្ធធនាគារ					
	រដូវកាលទី១ ដុល្លារអាមេរិក	ទី១ខែកក្កដា ដុល្លារអាមេរិក	រដូវកាលទី២ ដុល្លារអាមេរិក	ទី១ខែកក្កដា ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩						
ឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	៩៣.០៦០.០៦៣	-	-	-	-	៩៣.០៦០.០៦៣
លិខិតធានារបស់ធនាគារ	៤.១៦០.៥៨១	៨.៦៩៤.៨០៥	២១.២១៨.១៦៥	៤.៣៥៨.៨៤៦	-	៣៨.៤៣២.៣៩៧
លិខិតឥណទាន	១.៥៩៦.៣០០	៣.៩៨២.៩១៦	៣.៣៦៩.១៣៤	-	-	៨.៩៤៨.៣៥០
ទឹកប្រាក់ទូទាត់ដុល (កិច្ចសន្យាប្តូររូបិយប័ណ្ណនាពេលអនាគត - ហានិភ័យលំហូរសាច់ប្រាក់)						
- លំហូរសាច់ប្រាក់ចូល	(២០៧.៣៦៦)	(៥១.៦២១)	(១.៨០៥.៨៨៩)	(១.១៩៧.៣៧៩)	-	(៣.២៦២.២៥៥)
- លំហូរសាច់ប្រាក់ចេញ	១៥០.៥៨២	៣៩.២៤៨	២.១០០.៤៨៤	១.៧០២.៨៩៩	-	៣.៩៩៣.២១៣
លំហូរសាច់ប្រាក់សុទ្ធ	(៥៦.៧៨៤)	(១២.៣៧៣)	២៩៤.៥៩៥	៥០៥.៥២០	-	៧៣០.៩៥៨
សរុប	៩៨.៧៦០.១៦០	១២.៦៦៥.៣៨៨	២៤.៨៨១.៨៩៤	៤.៨៦៤.៣៦៦	-	១៤១.១៧១.៧៦៨

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខភាព (ត)

(ឃ) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

នៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០	ធនាគារ					
	ក្នុងរយៈពេល១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទានវិបារូបន៍ ដែលមិនបានប្រើប្រាស់	១២០.១០៨.៩៦២	-	-	-	-	១២០.១០៨.៩៦២
លិខិតធានារបស់ធនាគារ	២.៥២៥.៨៦២	៨.៩០១.០០២	២០.៤៤៦.៩៨៦	១៤.៩៥៧.៨១២	-	៤៦.៨៣១.៦៦២
លិខិតឥណទាន	២.០២៥.៩៩៤	៥.៥២៨.៥៥៥	៣០៨.២៦៩	-	-	៧.៨៦២.៨១៨
ទឹកប្រាក់ទូទាត់ដុល (កិច្ចសន្យាប្តូររូបិយប័ណ្ណនាពេលអនាគត-ហានិភ័យលំហូរសាច់ប្រាក់)						
- (លំហូរសាច់ប្រាក់ចូល)	-	(៥៥.៩០៥)	(៤៩៧.០៦៨)	(១.០២២.២៦៣)	(៧.៥៦៩)	(១.៥៨២.៨០៥)
- លំហូរសាច់ប្រាក់ចេញ	-	៥២៦.៤៩៧	២.២០០.៣០៤	៤.៥០១.៨៦៦	១២.៥៨៣	៧.២៥១.២៥០
លំហូរសាច់ប្រាក់សុទ្ធ	-	៤៧០.៥៩២	១.៧០៣.២៣៦	៣.៤៧៩.៦០៣	៥.០១៤	៥.៦៥៨.៤៤៥
សរុប	១២៤.៦៦០.៨១៨	១៤.៩០០.១៤៩	២២.៤៥៤.៤៩១	១៨.៤៣៧.៤១៥	៥.០១៤	១៨០.៥៦១.៨៨៧

ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខភាព (ត)

(ឃ) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ធនាគារ				
	អនុករណ៍ខែ	១ខែទៅ៣ខែ	៣ខែទៅ១២ខែ	១ឆ្នាំទៅ៥ឆ្នាំ	លើស៥ឆ្នាំ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទានវិបារូបន៍ ដែលមិនបានប្រើប្រាស់	៩៣.០៦០.០៦៣	-	-	-	-
លិខិតធានារបស់ធនាគារ	៤.១៦០.៥៨១	៨.៦៧០.៧២៧	២១.២១៥.៤៣៩	៤.៣៥៨.៨៤៦	-
លិខិតឥណទាន	១.៥៩៦.៣០០	៣.៩៨២.៩១៦	៣.៣៦៩.១៣៤	-	-
ទឹកប្រាក់ទូទាត់ដុល (កិច្ចសន្យាប្តូររូបិយប័ណ្ណនាពេលអនាគត - ហានិភ័យលំហូរសាច់ប្រាក់)					
- (លំហូរសាច់ប្រាក់ចូល)	(២០៧.៣៦៦)	(៥១.៦២១)	(១.៨០៥.៨៨៩)	(១.១៩៧.៣៧៩)	-
- លំហូរសាច់ប្រាក់ចេញ	១៥០.៥៨២	៣៩.២៤៨	២.១០០.៤៨៤	១.៧០២.៨៩៩	-
លំហូរសាច់ប្រាក់សុទ្ធ	(៥៦.៧៨៤)	(១២.៣៧៣)	២៩៤.៥៩៥	៥០៥.៥២០	-
សរុប	៩៨.៧៦០.១៦០	១២.៦៤១.២៧០	២៤.៨៧៩.១៦៨	៤.៨៦៤.៣៦៦	-

(ii) កញ្ចប់ហិរញ្ញវត្ថុផ្សេងៗ

កញ្ចប់ហិរញ្ញវត្ថុផ្សេងៗ ក៏ត្រូវបានរួមបញ្ចូលនៅក្នុងតារាងខាងលើដែរ ដោយផ្អែកតាមកាលបរិច្ឆេទក្នុងកិច្ចសន្យាដំបូងគេបង្អស់។

ធនាគារ អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៣ ហានិភ័យសន្តិសុខភាព (ត)

(ខ) ការរីករាលដាលនៃកូវីដ-១៩ និងផលប៉ះពាល់ទៅលើសន្តិសុខភាព

ដោយអនុលោមតាមវិធានការណ៍បន្ថែមរបស់ធនាគារជាតិនៃកម្ពុជាបានដាក់ចេញ ដោយផ្តល់នូវសាច់ប្រាក់ងាយស្រួលបន្ថែមទៀតដល់វិស័យធនាគារនិងហិរញ្ញវត្ថុដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃកូវីដ-១៩ ធនាគារបានបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសាច់ប្រាក់ងាយស្រួលដោយបង្កើតនូវការវាស់វែងការគ្រប់គ្រងហានិភ័យដើម្បីកាត់បន្ថយហានិភ័យសាច់ប្រាក់ងាយស្រួលនិងរក្សានិរន្តរភាពអាជីវកម្មដូចជា៖

- ធនាគារបានរក្សានូវមូលនិធិឬសាច់ប្រាក់សុទ្ធក្នុងកម្រិតល្អបំផុតសម្រាប់ប្រតិបត្តិការនៅទីស្នាក់ការកណ្តាល និងម៉ាស៊ីនអេធីអឹមដើម្បីបង្កាន់ព្រឹត្តិការណ៍ដែលអាចនឹងកើតមានឡើងមិនបានរំពឹងទុក បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។
- ជាផ្នែកមួយនៃការអនុវត្តផែនការយថាភាពមូលនិធិ ធនាគារបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ្នកផ្តល់ប្រាក់កម្ចីសម្រាប់ប្រាក់កម្ចីរយៈពេលវែង (កម្ចីអាទិភាព)។
- លើសពីនេះទៀត ធនាគារបានទំនាក់ទំនង និងចរចាជាមួយអ្នកផ្តល់ប្រាក់កម្ចីដែលមានសក្តានុពលដើម្បីទទួលបានប្រាក់កម្ចីរយៈពេលវែង(កម្ចីអាទិភាព)សម្រាប់ឆ្នាំ ២០២១។

៣៥.៤ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ សម្ព័ន្ធធនាគារ និងធនាគារមានក្របខ័ណ្ឌ និងគោលនយោបាយដែលបានបង្កើតឡើងដែលផ្តល់ការណែនាំទាក់ទងនឹងការពិចារណាជាក់ស្តែងគោលការណ៍ និងវិធីសាស្ត្រវិភាគសម្រាប់ការបង្កើតការវាយតម្លៃដោយប្រុងប្រយ័ត្នចំពោះឧបករណ៍ហិរញ្ញវត្ថុដែលបានវាស់វែងដោយតម្លៃសមស្រប។

តម្លៃសមស្របគឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសម្បត្តិ ឬបង់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការតាមលេខរៀងប្រតិបត្តិការ រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទកំណត់។

ការវាយតម្លៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយការយោងទៅលើតម្លៃដែលបានដកស្រង់នៅក្នុងទីផ្សារសកម្ម ឬដោយប្រើបច្ចេកទេសវាយតម្លៃដោយផ្អែកលើធាតុចូលដែលអាចសង្កេតបាន ឬការបញ្ចូលដែលមិនអាចគ្រប់គ្រងបាន ។ ការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រងត្រូវបានអនុវត្តក្នុងការជ្រើសរើស និងអនុវត្តប៉ារ៉ាម៉ែត្រសមស្របការសន្មត និងបច្ចេកទេសគំរូដែលការបញ្ចូលប៉ារ៉ាម៉ែត្រខ្លះ ឬទាំងអស់មិនត្រូវបានគេសង្កេតឃើញក្នុងការទទួលបានតម្លៃជាក់ស្តែង។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកែតម្រូវតម្លៃគឺជាផ្នែកសំខាន់មួយនៃដំណើរការវាយតម្លៃ។ ការកែតម្រូវតម្លៃគឺដើម្បីឆ្លុះបញ្ចាំងពីភាពមិនប្រាកដប្រជានៃការវាយតម្លៃជាទូទៅចំពោះផលិតផលដែលមិនសូវមានលក្ខណៈស្តង់ដារ មិនត្រូវបានគេជួញដូរតិចនិងមានលក្ខណៈស្មុគស្មាញ។ ការកែតម្រូវការវាយតម្លៃ សម្ព័ន្ធនាគារ និងធនាគារអនុវត្តតាមវិធីសាស្ត្រដែលពិចារណាលើកត្តាផ្សេងៗដូចជាសន្ទនីយភាពការទិញលក់ Spread និងតម្លៃដែលមិនអាចស្ទង់បាន និងធាតុផ្សំនៅក្នុងទីផ្សារ និងភាពមិនច្បាស់លាស់នៅក្នុងការសន្មត និងប៉ារ៉ាម៉ែត្រ។

សម្ព័ន្ធនាគារ និងធនាគារបន្តលើកស្ទួយការបង្កើត វិធីសាស្ត្រវាយតម្លៃ និងដំណើរការដើម្បីធានាថាការវាយតម្លៃមានលក្ខណៈឆ្លុះបញ្ចាំង។ ម៉ូដែលវាយតម្លៃត្រូវបានធ្វើឲ្យមានសុពលភាពទាំងខាងក្នុង និងខាងក្រៅដោយមានការត្រួតពិនិត្យតាមកាលកំណត់ ដើម្បីធានាថាគំរូនៅតែសមស្របសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។

ការកំណត់តម្លៃសមស្រប៖

សម្ព័ន្ធនាគារ និងធនាគារចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុដោយរាស់វែងតាមតម្លៃសមស្រប តាមឋានានុក្រមដូចខាងក្រោមដែលឆ្លុះបញ្ចាំង ធាតុចូលសំខាន់ៗ ក្នុងការវាស់វែងតម្លៃសមស្រប៖

កម្រិតទី១ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃដែលបានតម្លៃដកស្រង់ (មិនទាន់មាននិយ័តកម្មកែតម្រូវ) ចំពោះទ្រព្យសកម្ម ឬបំណុលនៅក្នុងទីផ្សារស្រដៀងគ្នា។

កម្រិតទី២ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃរួមមាន៖

- សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលស្រដៀងគ្នានៅក្នុងទីផ្សារសកម្ម។ ឬ
- សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលដូចគ្នា ឬប្រហាក់ប្រហែលនៅក្នុងទីផ្សារមិនសកម្ម។ ឬ
- ធាតុចូលដែលអាចសង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល ការទទួលខុសត្រូវដោយផ្ទាល់ ឬដោយប្រយោលសម្រាប់រយៈពេលពេញមួយឆ្នាំនៃឧបករណ៍ហិរញ្ញវត្ថុ។

កម្រិតទី៣ ធាតុចូលមួយ ឬច្រើនទៅវិធីសាស្ត្រវាយតម្លៃគឺមិនអាចមើលឃើញច្បាស់ និងសំខាន់ចំពោះការវាស់វែងតម្លៃសមស្រប។

ទ្រព្យសកម្ម និងបំណុលត្រូវបានចាត់ថ្នាក់ជាកម្រិត១ នៅពេលដែលការវាយតម្លៃផ្អែកលើតម្លៃដែលបានដកស្រង់សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នានៅក្នុងទីផ្សារសកម្ម។

ទ្រព្យសកម្ម និងបំណុលត្រូវបានចាត់ទុកថា គេដកស្រង់នៅក្នុងទីផ្សារសកម្ម ប្រសិនបើតម្លៃអាចរកបានពីប្រភពដែលបានបោះពុម្ពផ្សាយ និងអាចទុកចិត្តបានហើយតម្លៃទាំងនោះតំណាងឲ្យប្រតិបត្តិការជាក់ស្តែង និងកើតឡើងទៀងទាត់ ក្នុងទីផ្សារផ្តល់លើមូលដ្ឋានជំហោងដៃ (Arm's Length Basis)។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

ការកំណត់តម្លៃសមស្រប៖ (ត)

នៅពេលដែលតម្លៃសមស្រប ត្រូវបានកំណត់ដោយប្រើប្រាស់សម្រង់តម្លៃ នៃទ្រព្យសកម្មនិងបំណុល ស្រដៀងគ្នានៅក្នុងទីផ្សារសកម្ម ឬសម្រង់តម្លៃនៃទ្រព្យសកម្ម និងបំណុលដូចគ្នា ឬប្រហាក់ប្រហែលនៅក្នុងទីផ្សារមិនសកម្ម ទ្រព្យសកម្ម និងបំណុលទាំងនោះ ត្រូវបានចាត់ថ្នាក់ជាកម្រិតទី២ ក្នុងករណីដែលថ្លៃទៅមិនអាចរកបាន សម្ព័ន្ធធនាគារ និងធនាគារកំណត់តម្លៃសមស្របដោយផ្អែកលើ បច្ចេកទេសវាយតម្លៃដែលប្រើប្រាស់ម៉ូដែលជាធាតុចូល។ បច្ចេកទេសវាយតម្លៃភាគច្រើនប្រើទិន្នន័យទីផ្សារដែលអាចអង្កេតបានរាប់បញ្ចូល តែមិនកំណត់ចំពោះខ្សែកោងទិន្នផលតម្លៃភាគហ៊ុន ភាពប្រែប្រួល និងអត្រាប្តូរប្រាក់បរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានចាត់ថ្នាក់ជាកម្រិតទី៣ ប្រសិនបើការវាយតម្លៃរបស់ពួកគេរួមបញ្ចូលធាតុចូលសំខាន់ៗដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន។ ធាតុចូលបែបនេះត្រូវបានកំណត់ដោយផ្អែកលើធាតុចូលដែលអាចសង្កេតបានមានលក្ខណៈស្រដៀងគ្នាតាម ការសង្កេតជាប្រវត្តិសាស្ត្រ ឬបច្ចេកទេសវិភាគផ្សេងៗ។

ប្រសិនបើតម្លៃ ឬសម្រង់តម្លៃមិនអាចរកបានសម្រាប់ឧបករណ៍ ឬឧបករណ៍ប្រហាក់ប្រហែលតម្លៃសមស្រប នឹងត្រូវបានបង្កើតឡើងដោយប្រើបច្ចេកទេសវាយតម្លៃ ឬ Mark-to-Model។ ការវិនិច្ឆ័យអាចត្រូវបានទាមទារដើម្បីវាយតម្លៃតម្រូវការសម្រាប់ការកែតម្រូវការវាយតម្លៃ ដើម្បីឆ្លុះបញ្ចាំងឲ្យបានត្រឹមត្រូវនូវប៉ារ៉ាម៉ែត្រដែលមិនអាចគ្រប់គ្រងបាន។ ម៉ូដែលវាយតម្លៃត្រូវពិចារណាលើទិន្នន័យប្រតិបត្តិការ ដូចជា ឥណ្ឌូប្រតិទាន។ ធាតុចូលត្រូវបានកំណត់មូលដ្ឋាន និងបន្ថែមដើម្បីទទួលបានតម្លៃសមស្រប។

(ក) ឧបករណ៍ហិរញ្ញវត្ថុរវាស់វែងតាមតម្លៃសមស្រប

សម្ព័ន្ធធនាគារ និងធនាគារ មិនមានចំនួនឧបករណ៍ហិរញ្ញវត្ថុជាសារវន្តដែលវាស់វែងតាមតម្លៃសមស្របនោះទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប

ដូចកាលបរិច្ឆេទរបាយការណ៍តម្លៃទីផ្សារនៃឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានតម្លៃប្រហែលរបស់ពួកគេ។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប (ត)

i. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

តម្លៃដែលបានប៉ាន់ស្មាន គឺផ្អែកលើវិធីសាស្ត្រនិងការសន្មតដូចខាងក្រោម៖

ប្រាក់បញ្ញើនៅធនាគារផ្សេងៗរួមមាន គណនីចរន្តដែលមិនមែនជាការប្រាក់ ប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើចរន្ត។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅធនាគារផ្សេងៗ គឺតម្លៃយោងរបស់ខ្លួននៅកាលបរិច្ឆេទរបាយការណ៍ដោយសារឥណ្ឌូបត្ថិទាននៃឧបករណ៍ទាំងនេះ។

ii. ការវិនិយោគហិរញ្ញវត្ថុ

- ការវិនិយោគហិរញ្ញវត្ថុនៅ FVOCI

តំណាងឲ្យការវិនិយោគរបស់ធនាគារនៅក្នុង Credit Bureau Holding (Cambodia) Ltd ដោយ ៥% ជាការវិនិយោគសាច់ប្រាក់មូលធន និង ១% តាមរយៈសមាគមធនាគារនៅកម្ពុជា។ គ្មានការបង្ហាញពីតម្លៃសមស្របណាមួយត្រូវបានផ្តល់សម្រាប់មូលបត្រវិនិយោគទុនចំនួន ១៥៣.៥២៩ ដុល្លារអាមេរិក (ឆ្នាំ ២០១៩៖ ១៥៣.៥២៩ ដុល្លារអាមេរិក) ដែលត្រូវបានវាស់ដោយថ្លៃដើមពីព្រោះតម្លៃសមស្របរបស់ពួកគេមិនអាចវាស់វែងបានទេ។ ការវិនិយោគមិនអាចប្រមូលទិញទៅវិញ ឬផ្ទេរបានទេ ហើយក៏មិនមានទីផ្សារសម្រាប់ពួកគេដែរ។ សម្ព័ន្ធធនាគារ និងធនាគារមិនមានបំណងលក់ការវិនិយោគឡើយ។

- ការវិនិយោគហិរញ្ញវត្ថុតាមតម្លៃដករំលស់

ការវិនិយោគហិរញ្ញវត្ថុដោយតម្លៃដករំលស់រួមមាន មូលបត្រអាចជួញដូរបាន ដែលបោះផ្សាយដោយធនាគារជាតិនៃកម្ពុជា ដែលមានឥណ្ឌូបត្ថិទានតិចជាងមួយឆ្នាំ។ តម្លៃសមស្របនៃការវិនិយោគហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ខ្លួននៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយសារឥណ្ឌូបត្ថិទានរបស់ឧបករណ៍ទាំងនេះរយៈពេលខ្លី។

iii. ឥណទាន និងបុរេប្រទាន

តម្លៃសមស្របនៃឥណទាន និងបុរេប្រទានគឺ ផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចសង្កេតបាន។ នៅកន្លែងដែលមិនមានប្រតិបត្តិការទីផ្សារដែលអាចកត់សម្គាល់បាន តម្លៃប៉ាន់ស្មានត្រូវបានប៉ាន់ប្រមាណដោយប្រើគំរូវាយតម្លៃដូចជាបច្ចេកទេសលំហូរសាច់ប្រាក់ដែលមានអប្បបរមានៃតម្លៃ។ ការបញ្ចូលទៅក្នុងបច្ចេកទេសវាយតម្លៃរួមមានការបាត់បង់អាយុកាលដែលរំពឹងទុកអត្រាការប្រាក់ជាមុន និងប្រភពដើម ឬការរាលដាលទីផ្សារបន្ទាប់។ ចំពោះឱនភាពនៃតម្លៃឥណទានផ្អែកលើតួបញ្ជាក់តម្លៃថេរ ត្រូវបានវាស់វែងដោយផ្អែកលើតម្លៃនៃតួបញ្ជាក់មូលដ្ឋាន។ ការបញ្ចូលទៅក្នុងម៉ូដែលអាចរួមបញ្ចូលទិន្នន័យពីភាគីទីបី និងព័ត៌មានដែលទទួលបានពីអ្នកចូលរួមទីផ្សារផ្សេងៗ ដែលរួមបញ្ចូលទាំងទិន្នន័យជំហ្មង និងបន្ទាប់នៃប្រតិបត្តិការដែលបានសង្កេត។ តម្លៃយោងរបស់វាប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របនៅកាលបរិច្ឆេទនៃការរាយការណ៍។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៤ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប (ត)

iv. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន ដែលមាន ឥណទានតិចជាង ១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារប្រាក់បញ្ញើទាំងនេះមានរយៈ ពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជនដែល មានឥណទានលើសពី ១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារសម្ព័ន្ធ ធនាគារ និងធនាគារ បានផ្តល់អត្រាការប្រាក់ប្រហែលគ្នា ទៅនឹងឧបករណ៍ដែលមានឥណទាន និង លក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ ប្រាក់ បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាការបរិច្ឆេទរាយការណ៍។

v. ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាប្រហាក់ប្រហែលនឹង តម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ ។

vi. ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ

តម្លៃសមស្របនៃប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ ត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ ស្មាននាពេលអនាគត ដោយប្រើអត្រាការប្រាក់លើទីផ្សារដែលអនុវត្តទៅ ចំពោះប្រាក់កម្ចី ដែលមានទម្រង់ហានិភ័យ ប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណាក៏ដោយមានតែអត្រាការប្រាក់ដែលមានចុះកិច្ចសន្យាដែលត្រូវបានអះអាង និង ត្រូវបានផ្តល់ដោយម្ចាស់បំណុលតែប៉ុណ្ណោះ ដែលអាចរកបាននាការបរិច្ឆេទរាយការណ៍ ជំនួសឱ្យអត្រាការប្រាក់ដែល អនុវត្តទៅ។ សម្ព័ន្ធធនាគារ និងធនាគារជឿជាក់ថា អត្រាការប្រាក់ដែលមានចុះកិច្ចសន្យាមិនមានភាពខុសគ្នាជាសារវន្ត ពីអត្រាការប្រាក់លើទីផ្សារជាមូលដ្ឋានទេ ដូចនេះ មិនមានការប្រែប្រួលអត្រាការប្រាក់ ចំពោះហានិភ័យឥណទានរបស់ សម្ព័ន្ធធនាគារ និងធនាគារ នាការបរិច្ឆេទរាយការណ៍នោះទេ ដោយយោងទៅតាមការពិចារណារបស់ម្ចាស់ប្រាក់កម្ចី។ តាមមូលដ្ឋាននេះ តម្លៃសមស្របរបស់ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាការបរិច្ឆេទរាយការណ៍។

ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៥.៥ ការគ្រប់គ្រងដើមទុន

វត្ថុវិស័យរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន គឺមានលក្ខណៈ ទូលំទូលាយជាង “មូលធន” ដែលបានបង្ហាញនៅលើតារាងតុល្យការគឺ៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឲ្យធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគហ៊ុនិក និង ដល់ភាគីផ្សេងៗដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារជាតិ នៃ កម្ពុជា តម្រូវឲ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឲ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធារណៈអនុបាតក្របខ័ណ្ឌសន្ទនីយភាព និង អនុបាតប្រុងប្រយ័ត្នផ្សេងៗទៀត។

តារាងខាងក្រោម សង្ខេបពីសមាសភាពនៃមូលធនបទប្បញ្ញត្តិស្របតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជាហើយចំនួននេះផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុដោយឡែក សម្រាប់កាលបរិច្ឆេទដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

	ធនាគារ			
	២០២០ ដុល្លារអាមេរិក	២០១៩ ដុល្លារអាមេរិក	២០២០ ពាន់រៀល (កំណត់សម្គាល់ ៨)	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៨)
ដើមទុនថ្នាក់ទី១				
ដើមទុន	៤៣៣.១៦៣.០១៩	៥២៨.៨១៨.១៥៥	១.៧៥២.១៤៥.៤១២	១.៧៤៧.៤៣៣.៩៧៨
បុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	-	៤៧.៣៥១.៦៤០	-
ចំណេញរក្សាទុក	១៣៨.៤១៤.៧៦៩	១១៧.៨៨៦.៧៧៩	៥៥៩.៨៨៧.៧៤១	៤៨០.៣៨៤.៦២៤
ទុនប្រុងទូទៅ	៤៥៥.៤១៣.៦២៩	៣៨៨.៤៦៤.៣២៤	១.៨៤២.១៤៨.១២៩	១.៥៨២.៩៩២.១២០
ដក៖ ទ្រព្យសកម្មអរូបី	(១៣.៨៨៤.៥៥៨)	(៧.៩១៥.៣៦២)	(៥៦.១៦៣.០៣៧)	(៣២.២៥៥.១០០)
ដក៖ ឥណទានភាគីពាក់ព័ន្ធ	(១៩.៤៣៦.៧៥៩)	(១០.២៥២.១១៨)	(៧៨.៦២១.៦៩០)	(៤១.៧៣៦.៦៣១)
	១.០០៥.៣៧៦.៣១៥	៩១៧.០១១.៧៧៧	៤.០៦៦.៧៤៧.១៩៥	៣.៧៣៦.៨២២.៩៩១
ដើមទុនថ្នាក់ទី២ដើមទុនបំពេញបន្ថែម				
សំវិធានធនទូទៅ	៤៤.៨៦៧.៦៦០	៣៧.៨៤៣.៤០៣	១៧៩.៨៧១.៦៨៥	១៥៤.២១១.៨៦៧
បំណុលបន្ទាប់បន្សំ (*)	១៦៦.៧២៣.៨០២	១៣៨.៨៨៧.៤៩៨	៦៧៤.៣៩៧.៧៧៩	៥៦៥.៩៦៦.៥៥៤
ដក៖ ការចូលភាគកម្មតាមតម្លៃសុទ្ធចុះបញ្ជី				
ក្នុងគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ	(៧១.៣១០.៥៧១)	(៧១.៣១០.៥៧១)	(២៨៨.៤៥១.២៦០)	(២៩០.៥៩០.៥៧៧)
	១៣៩.៨៨០.៨៩១	១០៥.៤២០.៣៣០	៥៦៥.៨១៧.២០៤	៤២៩.៥៨៧.៨៤៤
	១.១៤៥.២៥៧.២០៦	១.០២២.៤៣២.១០៧	៤.៦៣២.៥៦៤.៣៩៩	៤.១៦៦.៤១០.៨៣៥

(*) បំណុលបន្ទាប់បន្សំនេះត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៦. បេឡាភាពនៃពន្ធ

នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ធនាគារបានទទួលលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញសម្រាប់ឆ្នាំ ហិរញ្ញវត្ថុ ២០០៩ ដល់ ២០១៣ ពីនាយកដ្ឋានសវនកម្មសហគ្រាសនៃអគ្គនាយកដ្ឋានពន្ធដារ ដែលក្នុងនោះធនាគារ ត្រូវបានតម្រូវឲ្យ បង់បំណុលពន្ធលើបញ្ហាពន្ធផ្សេងៗ។

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ធនាគារបានដាក់លិខិតតវ៉ានឹងការកំណត់ពន្ធឡើងវិញ ដោយផ្អែកលើបទបញ្ញត្តិ ពន្ធ។ លិខិតបដិសេធត្រូវបានធ្វើឡើងដោយធនាគារ ហើយបានផ្ញើជូនអគ្គនាយកដ្ឋានពន្ធដារដោយផ្អែក លើមូលដ្ឋានថា ការកំណត់ឡើងវិញមានភាពមិនត្រឹមត្រូវ។

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារបានទទួលលិខិតពីអគ្គនាយកដ្ឋានពន្ធដារស្តីពីការជូនដំណឹងអំពីបំណុល ពន្ធ ដែលទាក់ទងនឹងការកំណត់ពន្ធឡើងវិញខាងលើ ពីនាយកដ្ឋានសវនកម្មសហគ្រាសនៃអគ្គនាយកដ្ឋានពន្ធដារ។ នាថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារបានដាក់លិខិតតវ៉ានឹងការកំណត់ពន្ធឡើងវិញម្តងទៀត ហើយបានផ្ញើជូនអគ្គនាយក ដ្ឋានពន្ធដារដោយផ្អែកលើមូលដ្ឋានថាការកំណត់ឡើងវិញមានភាពមិនត្រឹមត្រូវ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារ បានទទួលលិខិតជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារ ស្តីពីការពន្យារពេលជាបណ្តោះអាសន្នលើការប្រមូលពន្ធទាក់ទងនឹង ការគណនាពន្ធឡើងវិញ។

លើសពីនេះទៀត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ធនាគារបានទទួលលិខិតជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើសវនកម្មពន្ធដារសម្រាប់ឆ្នាំសារពើពន្ធចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ហើយធនាគារ បានផ្តល់ឯកសារតាមការ ស្នើសុំទៅអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ រួចរាល់ហើយ។ មិនទាន់មានការឆ្លើយតបជាផ្លូវការ នឹងលិខិតតវ៉ាខាងលើ ព្រមទាំងលទ្ធផលនៃការធ្វើសវនកម្មពន្ធដារសម្រាប់ឆ្នាំសារពើពន្ធចាប់ពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០១៨ ពី អគ្គនាយកដ្ឋានពន្ធដារនៅឡើយទេ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។ គណៈគ្រប់គ្រងជឿជាក់ថា បំណុលពន្ធ ដែលធនាគារបានកត់ត្រា គឺគ្រប់គ្រាន់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

៣៧. ព្រឹត្តិការណ៍សំខាន់ៗ

ការបោះផ្សាយមូលបត្រកម្ពុជា ជាសាធារណៈដំបូង (IPO)

នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ ធនាគារទទួលបានការអនុម័តជាគោលការណ៍សម្រាប់ការបោះផ្សាយមូលបត្រកម្ពុជា ជាសាធារណៈដំបូង (IPO) ពីក្រុមប្រឹក្សាភិបាលរបស់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)។ ធនាគារ និងក្រុមហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី បានបើកដំណើរការប្រកបៀលឡើង (Book Building) ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមីនាឆ្នាំ២០២០។ នៅថ្ងៃទី២០ ខែមីនាឆ្នាំ២០២០ លទ្ធផលនៃប្រកបៀលឡើង ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីអ្នកវិនិយោគិនចំនួន ២.១៨០នាក់ ក្នុងនោះមានវិនិយោគិនក្នុងស្រុកចំនួន ៩៥,៥៥% និងវិនិយោគិនបរទេសចំនួន ៤,៤៥%។ តម្លៃភាគហ៊ុនចុងក្រោយដែលបានកំណត់ដោយអនុលោមតាមនីតិវិធីស្តីពីការធ្វើ ប្រកបៀលឡើង និងការធ្វើបរិសកម្ម ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) គឺ ១៦.២០០ រៀល (៣,៩៧ ដុល្លារអាមេរិក)។

ដំណើរការបរិសកម្ម ចាប់ផ្តើមពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ហើយលទ្ធផលនៃការធ្វើបរិសកម្មត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ហើយភាគហ៊ុនចំនួន ៤.៣៤៤.៨៦៥ ត្រូវបានធ្វើបរិសកម្ម។

ភាគហ៊ុនរបស់ធនាគារ ត្រូវបានចុះបញ្ជី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។